

បញ្ជីឈ្មោះសប្បុរសជន ដែលបានជួយចូលរួមឧបត្ថម្ភថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា (បញ្ជីឈ្មោះខាងក្នុង)

សប្បុរសជនជួយចូលរួមឧបត្ថម្ភថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា៖

១៖ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ២០ម៉ឺនដុល្លារ

២៖ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ១០ម៉ឺនដុល្លារ

៣៖ ក្រុមហ៊ុន ជីបម៉ុង ៥០ម៉ឺនដុល្លារ

៤៖ ឧកញ៉ា ពុងយារ៉ែស ៥០ម៉ឺនដុល្លារ

៥៖ លោកជំទាវ ទាវ ជីតា និងស្វាមី ៥ម៉ឺនដុល្លារ

៦៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ៥០ម៉ឺនដុល្លារ

៧៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ១ម៉ឺនដុល្លារ

៨៖ ឧកញ៉ា ថៃ ជាហួត ១០ម៉ឺនដុល្លារ

៩៖ ឯកឧត្តម អិត សំហេង ១ម៉ឺនដុល្លារ

១០៖ ឧកញ៉ា លី ហួរ ២០ម៉ឺនដុល្លារ

១១៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ ២ម៉ឺនដុល្លារ

១២៖ ឧកញ៉ា ទ្រី ភាព និងលោកជំទាវ ៥០ម៉ឺនដុល្លារ

១៣៖ ឯកឧត្តម ប៉ាន សូរស័ក្តិ និងលោកជំទាវ ១ម៉ឺនដុល្លារ

១៤៖ ឯកឧត្តម លឹម គានហោ និងលោកជំទាវ ២ម៉ឺនដុល្លារ

១៥៖ ឯកឧត្តម វេង សាខុន និងលោកជំទាវ ១ម៉ឺនដុល្លារ

១៦៖ ក្រុមហ៊ុន ពន់ជេស្នូ អិល ជី ឌី ១២៥ដុល្លារ

១៧៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និងលោកជំទាវ ៥០លានរៀល

១៨៖ ក្រុមហ៊ុន ម៉ែន សារុន ៥ម៉ឺនដុល្លារ

១៩៖ ក្រុមហ៊ុនសំណង់ លី ឈួង ១ម៉ឺនដុល្លារ

២០៖ ឯកឧត្តម យឹម រុស្សីជា និងលោកជំទាវ ២ពាន់ដុល្លារ

២១៖ លោក Him Sokcheat ២៥០ដុល្លារ

២២៖ លោក ជួន កុសល ២៥ដុល្លារ

២៣៖ ឧកញ៉ា ឡេង ណារ៉ាត្រា ២០០លានរៀល

២៤៖ ឯកឧត្តម អ៊ឹម ឈុនលឹម និងលោកជំទាវ ២០លានរៀល

២៥៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត យួន សុដារី ២០លានរៀល

២៦៖ ឯកឧត្តម អង្គ វង្សឡាន និងលោកជំទាវ ១ម៉ឺនដុល្លារ

២៧៖ លោកជំទាវ តឿង សកុណា ៥ពាន់ដុល្លារ

២៨៖ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ១ម៉ឺនដុល្លារ

២៩៖ ឯកឧត្តម អ៊ុក វ៉ាប៊ុន ១ម៉ឺនដុល្លារ

៣០៖ ឯកឧត្តម ត្រាក់ ថៃសៀង និងលោកជំទាវ អ៊ឹង កន្តាធារី ៥ពាន់ដុល្លារ

៣១៖ ឯកឧត្តម ជារ តាយ និងលោកជំទាវ ២ម៉ឺនដុល្លារ

៣២៖ លោក ហេង ឡាណីន និងលោកស្រី សេង សុរិវង្ស ១ពាន់ដុល្លារ.

៣៣៖ ឯកឧត្តម ទី សុគន្ធ លោកជំទាវ ២០លានរៀល

៣៤៖ លោក ចំរើន បញ្ញា ម្ចាស់ហាងកាហ្វេ Artwood តាខ្មៅ និងលោកស្រី ២៥០០ដុល្លារ

៣៥៖ ឯកឧត្តម វង់ សុត និងលោកជំទាវ ១ម៉ឺនដុល្លារ

៣៦៖ ស.ស.យ.ក ទីស្តីការគណៈរដ្ឋមន្ត្រី ២៥០ដុល្លារ

៣៧៖ វេជ្ជបណ្ឌិត សុរិន្ទី វ៉ារុន្ទី និងលោកស្រី ៥០០ដុល្លារ

៣៨៖ ឯកឧត្តម លី ឆេង និងលោកជំទាវ ១ម៉ឺនដុល្លារ

៣៩៖ លោកជំទាវ ហា សុខហារី ទ្រីហេង ៥០០០ដុល្លារ

- ៤០៖ លោកជំទាវ កង ណែម ៥០០ដុល្លារ
- ៤១៖ លោក លី ទ្រី ២០ដុល្លារ
- ៤២៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោកជំទាវ ១ម៉ឺនដុល្លារ
- ៤៣៖ ឯកឧត្តម ឆាយ ចន ៥០០០ដុល្លារ
- ៤៤៖ លោក ហេង ឡុង ១០០០ដុល្លារ
- ៤៥៖ ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ ១ម៉ឺនដុល្លារ
- ៤៦៖ ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ២ម៉ឺនដុល្លារ
- ៤៧៖ អ្នកឧកញ៉ា ហុង ពីរ និងអតិថិជនទាំងអស់នៃបុរីពិតថ្មី ២លានដុល្លារ
- ៤៨៖ ឯកឧត្តមបណ្ឌិត ដួង ហេង និងលោកជំទាវ ហេង ទាន់ ៥០០០ដុល្លារ
- ៤៩៖ ឯកឧត្តម ត្រាំ អ៊ុំតឹក ១ម៉ឺនដុល្លារ
- ៥០៖ ឯកឧត្តម កិត្តិបរិក្សបណ្ឌិត គាត ឈន់ និងលោកជំទាវ ១០លានរៀល
- ៥១៖ ឧកញ៉ា ផាត់ ប៊ុន និងលោកជំទាវ ១០ម៉ឺនដុល្លារ
- ៥២៖ ឯកឧត្តម ម៉ម សារិន និងលោកជំទាវ ៥០០ដុល្លារ
- ៥៣៖ ឯកឧត្តម ស៊ុន ចាន់ថុល និងលោកជំទាវ ២ម៉ឺនដុល្លារ
- ៥៤៖ ធនាគារ M.G.N EMPEROR BANK ១០ម៉ឺនដុល្លារ
- ៥៥៖ ឯកឧត្តម ញឹក ប៊ុនឆៃ ១០លានរៀល
- ៥៦៖ អ៊ុំស្រីម្ចាស់ផ្សារសាមូដីរ៉ា ខេត្តព្រះសីហនុ ១ម៉ឺនដុល្លារ
- ៥៧៖ ឯកឧត្តម ណៅ ធួក និងលោកជំទាវ ១០០០ដុល្លារ
- ៥៨៖ ម្ចាស់ហាងបាយ គុយទាវស្រែ១០០ នៅខេត្តបាត់ដំបង ១២ដុល្លារ
- ៥៩៖ លោកជំទាវ មិន មាណី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងស្វាមី ១លានរៀល
- ៦០៖ លោកស្រី ផាត់ ពិសិដ្ឋតារា ៤លានរៀល
- ៦១៖ តំណាងក្រុមហ៊ុន អិល អេស ខនស្ត្រាក់សិន ៥០០ដុល្លារ

- ៦២៖ ឧកញ៉ា ផៃ ហុកឈួន និងលោកជំទាវ ឧកញ៉ា អ៊ឹង ស៊ីស្រីន ២ម៉ឺនដុល្លារ
- ៦៣៖ លោកជំទាវ សុខ ស៊ីថន ជំនួយការសម្តេចតេជោ ៥០ម៉ឺនរៀល
- ៦៤៖ លោក ថៃ ដារា មន្ត្រីសាលារាជធានីភ្នំពេញ និងលោកស្រី ៥០ម៉ឺនរៀល
- ៦៥៖ លោកជំទាវ ប៉ែន ច័ន្ទដារី សមាជិកក្រុមលេខា ៤០ម៉ឺនរៀល
- ៦៦៖ លោក ប៉ែន ពិសិដ្ឋ មន្ត្រីក្រសួងមុខងារសាធារណៈ ៤០ម៉ឺនរៀល
- ៦៧៖ លោក យាង វណ្ណី ប្រធានក្រុមព្រះសុរិយា ៤០ម៉ឺនរៀល
- ៦៨៖ លោក ណែម វង្សសានិត មន្ត្រីក្រសួងការពារជាតិ និងលោកស្រី ២០ម៉ឺនរៀល
- ៦៩៖ ឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ៥០ម៉ឺនដុល្លារ
- ៧០៖ ឧកញ៉ា ស៊ីវ គង់ទ្រីវ និងលោកជំទាវ ហុង ស្ទិន ១០ម៉ឺនដុល្លារ
- ៧១៖ ឧកញ៉ា កុក អាន និងលោកជំទាវ ១០ម៉ឺនដុល្លារ
- ៧២៖ ក្រុមហ៊ុន ស៊ីម៉ង់ត៍ ខនស៍ ស៊ីមេន បាត់ដំបង ៥ម៉ឺនដុល្លារ
- ៧៣៖ ឧកញ៉ា តៃ តាំងប៉ ប្រធាន ក្រុមហ៊ុន ជី.ជី.ភី គ្រុប ១០០លានរៀល
- ៧៤៖ ឧកញ៉ា ហាន់ យៀង ប្រធានក្រុមហ៊ុន ម៉ូហ៊ីបា អេនជីនារីង ៨០លានរៀល
- ៧៥៖ ឧកញ៉ា លាង ហ៊ី ប្រធានក្រុមហ៊ុន KHOU INVESTMENT CO., LTD ៤០លានរៀល
- ៧៦៖ ឧកញ៉ា លឹម ហ៊ុយឡេង ៤០លានរៀល
- ៧៧៖ ឧកញ៉ា ឈិន កេន អគ្គនាយកក្រុមហ៊ុន APP Group Co., Ltd ១២លានរៀល
- ៧៨៖ ឧកញ៉ា ទុយ គី អគ្គនាយក សណ្ឋាគារខេអឹម ១០លានរៀល
- ៧៩៖ លោក ប៊ុន ហៀង និងលោកស្រី ១០លានរៀល
- ៨០៖ ឧកញ៉ា ស៊ីវ ថៃ ប្រធានក្រុមហ៊ុន OMC ៨លានរៀល
- ៨១៖ ឧកញ៉ា យ៉ែន ស្រីន់ ប្រធាន Standard Construction & Engineering Co., Ltd ៨លានរៀល
- ៨២៖ លោកស្រី អ៊ឹង មុយតាង ម្ចាស់ហាងគ្រឿងអលង្កាពេជ្រ ៨លានរៀល
- ៨៣៖ ឧកញ៉ា សុក ដារ៉ា ម្ចាស់ភោជនីយដ្ឋាន រង្សីហ្វ កំពង់សោម ៤លានរៀល

- ៨៤៖ ឧកញ៉ា ឡាយ ប៉ហ្គ ប្រធានក្រុមហ៊ុន ឡាយ ប៉េ គ្រុប ៤លានរៀល
- ៨៥៖ ឧកញ៉ា អ៊ឹង យាង ប្រធាន UNG KHEAN GROUP CO., LTD ៤លានរៀល
- ៨៦៖ ឯកឧត្តម បណ្ឌិត ហេង វុទ្ធី ៤លានរៀល
- ៨៧៖ បណ្ឌិត សេង វិទ្ធី អគ្គនាយកសាលាអន្តរជាតិហ្គោលជិនប្រីជត្តំពេញ ២លានរៀល
- ៨៨៖ ជំទាវ សំអឿន សុគន្ធារី ប្រធានសាខា Fasmec ខេត្តកណ្តាល ២លានរៀល
- ៨៩៖ ឧកញ៉ា ស្រីយ ម៉ៅ ប្រធានសាខា Fasmec ខេត្តត្បូងឃ្មុំ ២លានរៀល
- ៩០៖ ឧកញ៉ា ហង់ សុគន្ធា ប្រធានសាខា Fasmec ខេត្តកំពង់ធំ ២លានរៀល
- ៩១៖ ឧកញ៉ា ឆាយ សុធា ប្រធានសាខា Fasmec ខេត្តកំពង់ស្ពឺ ២លានរៀល
- ៩២៖ ឯកឧត្តម អ៊ុត ធាង ១លានរៀល
- ៩៣៖ លោក លាង ឡេង ម្ចាស់សិប្បកម្មទឹកត្រីលាងឡេង ១លានរៀល
- ៩៤៖ បណ្ឌិត វង្ស សំអាង អនុប្រធាន World Bridge Industrial Developments ៥០ម៉ឺនរៀល
- ៩៥៖ ឯកឧត្តម ភីន ផល្លា និងលោកជំទាវ ១០លានរៀល
- ៩៦៖ លោក ឈៀង គឹមសាយ និលោកស្រី នៅ សុខ ៥០០ដុល្លារ
- ៩៧៖ ឧកញ៉ា សៀ វិទ្ធី និងលោកជំទាវ ១០ម៉ឺនដុល្លារ
- ៩៨៖ សមាគមអ្នកលក់យានយន្តកម្ពុជា (CADA) ៥ពាន់ដុល្លារ
- ៩៩៖ ក្រុមហ៊ុន ជានហ្សុង យូតុង ហ្សឺយី ហ្វាហ្សាន ឯ.ក ២ពាន់ដុល្លារ
- ១០០៖ ឯកឧត្តម លឹម សុគន្ធា អគ្គព្រះរាជអាជ្ញារង សាលាឧទ្ធរណ៍ភ្នំពេញ និងលោកជំទាវ ១០០០ដុល្លារ
- ១០១៖ លោក កាន់ សុភារៈ ជំនួយការ គ.ជ.ប និងភរិយា ៥០ម៉ឺនរៀល
- ១០២៖ លោក អ៊ុក រដ្ឋា អគ្គនាយកក្រុមហ៊ុនមហាវេជ្ជាត្រីឌីង ៥០០ដុល្លារ
- ១០៣៖ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ២ពាន់ដុល្លារ
- ១០៤៖ ឯកឧត្តម សេត មូហាំម៉ាត់ស៊ីស អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ១លានរៀល
- ១០៥៖ លោកជំទាវ កិត្តិសិង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ២០លានរៀល

១០៦៖ ឯកឧត្តម ហាំង ហ្វុយ អគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ៥ពាន់ដុល្លារ

១០៧៖ ឧកញ៉ា លឹម លាង និងលោកជំទាវ ៥ពាន់ដុល្លារ

១០៨៖ លោក សុផាន់ តារាជឿ ៥០០ដុល្លារ

១០៩៖ ឯកឧត្តម អ៊ុត ឈន និងលោកជំទាវ ៥ពាន់ដុល្លារ

១១០៖ ឧកញ៉ា ស៊ុយ សុផាន់ និងស្វាមី ២ម៉ឺនដុល្លារ

១១១៖ ឧកញ៉ា ចេន ហ្សឺ ប្រធានក្រុមហ៊ុន ព្រីនស៍គ្រុប ៥០ម៉ឺនដុល្លារ

១១២៖ ឧកញ៉ា ឡាវ ម៉េងយ៉ិន និងលោកជំទាវ ឧកញ៉ា ជិន សុភាព ៥០ម៉ឺនដុល្លារ

១១៣៖ ឧកញ៉ា យុន ម៉េង និងលោកជំទាវ ៥ពាន់ដុល្លារ

១១៤៖ លោកជំទាវ នូវ ចាន់ដារ៉ា អ៊ុក យួច អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី ៥០០០ដុល្លារ

១១៥៖ ក្រុមហ៊ុន Westline Education Group ១ម៉ឺនដុល្លារ

១១៦៖ សហព័ន្ធសេវាអប់រំនៃកម្ពុជា ១ម៉ឺនដុល្លារ

១១៧៖ ភ្លីបអ្នកកាសែតកម្ពុជា ១លានរៀល

១១៨៖ លោក ម៉ៅ ដារិន នៅខេត្តសៀមរាប ១០០ដុល្លារ

១១៩៖ សមាគមបញ្ញាវន្តដើម្បីសន្តិភាព ១០០ដុល្លារ

១២០៖ ឯកឧត្តម យ៉េត វីណែល ១០០ដុល្លារ

១២១៖ លោក ភិន ឈុនឡែង មេធាវី ២៥០ដុល្លារ

១២២៖ លោក ស្រ៊ុន ងួន និងលោកស្រី ១០០០ដុល្លារ

១២៣៖ ឯកឧត្តម ប៊ុន សម និងលោកជំទាវ ដូ ញ ៥០០ដុល្លារ

១២៤៖ លោក ម៉ឺង ពិសាល មន្ត្រី គ.ជ.ប និងភរិយា ៤០ម៉ឺនរៀល

១២៥៖ ឯកឧត្តម ស៊ុក ប៊ុនហុក ប្រធាន គ.ជ.ប និងលោកជំទាវ ១ម៉ឺនដុល្លារ

១២៦៖ ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម អនុប្រធាន គ.ជ.ប និងលោកជំទាវ ១៥០០ដុល្លារ

១២៧៖ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ២ពាន់ដុល្លារ

១២៨៖ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ២ពាន់ដុល្លារ

១២៩៖ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម និងលោកជំទាវ ១ពាន់ដុល្លារ

១៣០៖ ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន ២ពាន់ដុល្លារ

១៣១៖ ឯកឧត្តម ញ៉ែម វ៉ាលី ២៥០ដុល្លារ

១៣២៖ ក្រុមគ្រួសារលោកតា ឡាយ ថេង ភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៖ លោកស្រី ថេង លីមឈន់ និងស្វាមី, លោក ថេង ញ៉ូ និងភរិយា, លោក ថេង ម៉េងឆាយ និងភរិយា, លោក ថេង ម៉េងថៃ និង ភរិយា, លោក ថេង កុយ និងភរិយា, លោក ថេង ម៉េងយី និងភរិយា, លោក ថេង ម៉េងទ្រី និងភរិយា, លោក ថេង ម៉េងអុង និងភរិយា ៤លានរៀល

១៣៣៖ លោក ងួន វិទូ និងលោកស្រី ឆោម សោភ័ណ្ណី ១ម៉ឺនដុល្លារ

១៣៤៖ លោក ជា ហ៊ុយ អគ្គនាយករង ក្រុមហ៊ុន អិន ស៊ី អិច ៥ម៉ឺនដុល្លារ

១៣៥៖ លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ ១ពាន់ដុល្លារ

១៣៦៖ អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ១ពាន់ដុល្លារ

១៣៧៖ អ្នកនាង អេនជី និងស្វាមី ១ពាន់ដុល្លារ

១៣៨៖ លោក ខេមរៈ សិរីមន្ត និងភរិយា ៥០០ដុល្លារ

១៣៩៖ កញ្ញា ឌួង ហ្សូរីជា ៥០០ដុល្លារ

១៤០៖ អ្នកនាង សួស វីសា និងស្វាមី ៥០០ដុល្លារ

១៤១៖ លោក ហៀវ ៥០០ដុល្លារ

១៤២៖ លោក មាន សំអុល ៥០០ដុល្លារ

១៤៣៖ លោក ខាន់ ជេមស៍ ៣០០ដុល្លារ

១៤៤៖ លោក ឆាយ វី:យុទ្ធ និងភរិយា ២៥០ដុល្លារ

១៤៥៖ នាយ កុយ ១០០ដុល្លារ

១៤៦៖ នាយ ពែកមី ១០០ដុល្លារ

- ១៤៧៖ លោក ខេម ១០០ដុល្លារ
- ១៤៨៖ លោក ចាន់ មករា ១០០ដុល្លារ
- ១៤៩៖ កញ្ញា មាស សុវណ្ណតនា ១០០ដុល្លារ
- ១៥០៖ លោក ចាន់ មករា (ប្តីចោមច័ន្ទ) ៥០ដុល្លារ
- ១៥១៖ លោក យ៉ែម សំអូន ៥០ដុល្លារ
- ១៥២៖ អ្នកនាង យិន ស្រីពៅ ១០ដុល្លារ
- ១៥៣៖ លោក គីសាន់ វ៉ែយ៉ា ១០ដុល្លារ
- ១៥៤៖ កញ្ញា ស្រីពេជ្រ ១០ដុល្លារ
- ១៥៥៖ លោក ស៊ី វុត្តា ១០ដុល្លារ
- ១៥៦៖ លោក សាត វិទ្ធ ៥ដុល្លារ
- ១៥៧៖ ឯកឧត្តម កែវ វ៉ែមី និងលោកជំទាវ ១០០ដុល្លារ
- ១៥៨៖ ឧត្តមសេនីយ៍ទោ ហួរ សុខហេង ១ម៉ឺនដុល្លារ
- ១៥៩៖ ឯកឧត្តម យួង ស្រេង និងលោកជំទាវ ១ម៉ឺនដុល្លារ
- ១៦០៖ ក្រុមមេធាវី រាជរដ្ឋាភិបាល ២ពាន់ដុល្លារ
- ១៦១៖ ក្រុមមេធាវី ស្ម័គ្រចិត្តសម្តេចតេជោសែន ៤ពាន់ដុល្លារ
- ១៦២៖ អ្នកឧកញ៉ា យុន សៀ និងលោកជំទាវ ១០ម៉ឺនដុល្លារ
- ១៦៣៖ ក្រុមហ៊ុន 7NG ឧបត្ថម្ភ១ម៉ឺនដុល្លារ
- ១៦៤៖ លោកជំទាវ ទី បូរ៉ាស៊ី និងបុត្រាបុត្រី ១០០០ដុល្លារ
- ១៦៥៖ ឯកឧត្តម ជីវ កេង និងលោកជំទាវ ៥០០០ដុល្លារ
- ១៦៦៖ លោក ម៉េង ប៉ុនវិទ្ធ និងភរិយា ១០០០ដុល្លារ
- ១៦៧៖ អ្នកស្រី អែម ចន្ទា និងលោក មាយ ប៉ុង ឧបត្ថម្ភ ១លានរៀល
- ១៦៨៖ ឯកឧត្តម ម៉ុក ម៉ាវត និងលោកជំទាវ ២០០០ដុល្លារ

- ១៦៩៖ លោក លឹម ហេង និងលោកស្រី ម្ចាស់ទីក្រុងថ្មី ១០០០ដុល្លារ
- ១៧០៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ១០០លានរៀល
- ១៧១៖ លោក ថៃ សង្ហារៀម និងភរិយា ១០០ដុល្លារ
- ១៧២៖ ឯកឧត្តម ឡាយ ណារ៉ា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ២០០ដុល្លារ
- ១៧៣៖ ឧកញ៉ា ជា សារ៉ន និងលោកជំទាវ ក្រុមហ៊ុន ជាសារ៉ន គ្រុប ១ម៉ឺនដុល្លារ
- ១៧៤៖ ឯកឧត្តម ទិត ថារីទ្ធី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ ២លានរៀល
- ១៧៥៖ ឯកឧត្តម ឆាយ ឬទ្ធីសែន និងលោកជំទាវ វង គន្ធារី ១ពាន់ដុល្លារ
- ១៧៦៖ ឯកឧត្តម ជា វ៉ាន់ដេត និងលោកជំទាវ ១ម៉ឺនដុល្លារ
- ១៧៧៖ កញ្ញា ស៊ុន បូប៊ិន ៤០០០ដុល្លារ
- ១៧៨៖ លោក ផែង វណ្ណៈ ៥០០ដុល្លារ
- ១៧៩៖ លោក ថៃ ហ៊ី និងភរិយា មេភូមិតាជេស ៥០០ដុល្លារ
- ១៨០៖ លោកជំទាវ ហូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ៥០ម៉ឺនរៀល
- ១៨១៖ លោកជំទាវ ទេស ច័ន្ទសារីន អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ៥០ម៉ឺនរៀល
- ១៨២៖ លោក គឹម រស្មី អតីតមេបញ្ជាការអាវុធហ្មេត្តរតនគិរី ២ម៉ឺនដុល្លារ
- ១៨៣៖ ឯកឧត្តម ឆេង គឹមស៊ុន និងលោកជំទាវ ៥០០០ដុល្លារ
- ១៨៤៖ ឧកញ៉ាបណ្ឌិត ឡាច សំរោង ១០០០ដុល្លារ
- ១៨៥៖ ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ៥០០ដុល្លារ
- ១៨៦៖ ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលកណ្តាល ២០០០ដុល្លារ
- ១៨៧៖ ព្រះគ្រូ ច័ន្ទ ភិន អនុគុណស្រុកឯកភ្នំ ខេត្តបាត់ដំបង រត្នកែវ ២០ដុល្លារ
- ១៨៨៖ ឯកឧត្តម ស៊ូ ភិរិន្ទ និងលោកជំទាវ ៣០០០ដុល្លារ
- ១៨៩៖ លោកជំទាវ និន សាផុន ថវិកា ១០០០ដុល្លារ
- ១៩០៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោកជំទាវ ១ម៉ឺនដុល្លារ

- ១៩១៖ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច ខេត្តកណ្តាល ១០០០ដុល្លារ
- ១៩២៖ ធនាគារវឌ្ឍនៈតំណាងដោយឧកញ៉ា សំ អាង ២០ម៉ឺនដុល្លារ
- ១៩៣៖ ឧកញ៉ា ជឿម ផែន និងលោកជំទាវ ២ម៉ឺនដុល្លារ
- ១៩៤៖ ក្រុមហ៊ុន គួបិល ហៅស៍ តំណាងដោយលោកជំទាវ គឹម ហាំង ២ម៉ឺនដុល្លារ
- ១៩៥៖ ក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) តំណាងដោយលោកជំទាវ គឹម ហាំង ២ម៉ឺនដុល្លារ
- ១៩៦៖ លោក សុខ ហេង អនុប្រធានក្រុមហ៊ុនស្រាបៀរ Ganzberg ២០ម៉ឺនដុល្លារ
- ១៩៧៖ ក្រុមមនុស្សធម៌ឧកញ៉ា ទៀ វិចិត្រ ទឹកប្រាក់សរុប ១៩៤៤០ដុល្លារ
- ១៩៨៖ ឯកឧត្តម លន់ លីមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ ១០០០ដុល្លារ
- ១៩៩៖ ក្រុមអ្នកឧកញ៉ា ហ៊ុន តូ ៣០ម៉ឺនដុល្លារ
- ២០០៖ ផ្សារថៃហ្គត ១ម៉ឺនដុល្លារ
- ២០១៖ ឯកឧត្តម យិន ប៊ុនណាង តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ១០០០ដុល្លារ
- ២០២៖ លោក អ៊ឹង ឆៃដួន អគ្គនាយកទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស ៣ម៉ឺនដុល្លារ
- ២០៣៖ ឯកឧត្តម អ៊ុជ គឹមអន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវ ៥០០ដុល្លារ
- ២០៤៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប និងលោកជំទាវ មាស ភានុន ឧបត្ថម្ភ ១លានរៀល
- ២០៥៖ ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោកជំទាវ ឧបត្ថម្ភ ១លានរៀល
- ២០៦៖ ឯកឧត្តម វង្ស ពិសេន និងលោកជំទាវ ៥០០០ដុល្លារ
- ២០៧៖ ឯកឧត្តម ឥត សារ៉ាត់ និងលោកជំទាវ ៥០០០ដុល្លារ
- ២០៨៖ ឯកឧត្តម ឌិត មន្ទី ប្រធានតុលាការកំពូល ២០លានរៀល
- ២០៩៖ ឯកឧត្តម ស ចាន់ជី និងលោកជំទាវ ១លានរៀល
- ២១០៖ លោក កែវ ថេន និងលោកស្រី សិន សារី ៥០ម៉ឺនរៀល
- ២១១៖ អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ ១០ម៉ឺនដុល្លារ
- ២១២៖ ឯកឧត្តម ម៉ម ប៊ុននាង ១ម៉ឺនដុល្លារ

២១៣៖ ឧកញ៉ា អ៊ឹង ប៊ុនហ៊ុរ និងលោកជំទាវ ១០ម៉ឺនដុល្លារ

២១៤៖ ឯកឧត្តម ម៉ម អំណត់ ៥០ម៉ឺនរៀល

២១៥៖ លោកជំទាវ ម៉ម រមនា ៥០ម៉ឺនរៀល

២១៦៖ ឯកឧត្តម តូច ចាន់កុសល និងលោកជំទាវ យាង យ៉ាណែត ៥០០ដុល្លារ

២១៧៖ ឯកឧត្តម បួន លឹមហេង និងលោកជំទាវ ១លានរៀល

២១៨៖ ឯកឧត្តម ស្វាយ ដុត និងលោកជំទាវ ១លានរៀល

២១៩៖ ឯកឧត្តម ពុត ចន្ទារិទ្ធ និងលោកជំទាវ ១ពាន់ដុល្លារ

២២០៖ ឯកឧត្តម ខៀវ កាញារិទ្ធ និងលោកជំទាវ ១ម៉ឺនដុល្លារ

២២១៖ លោក ច័ន្ទចេង ថានរៈ និងលោកស្រី ១លានរៀល

២២២៖ ឯកឧត្តម ចោង វលក្ខណ៍ និងលោកជំទាវ ២០០០ដុល្លារ

២២៣៖ ឯកឧត្តម សួស គង់ និងលោកជំទាវ ២០០០ដុល្លារ

២២៤៖ លោកសាស្ត្រាចារ្យ ទូច គឹមស្រង ប្រធានក្រុមអ្នកស្រាវជ្រាវ និពន្ធសៀវភៅ H.S កម្ពុជា ៥០ម៉ឺនរៀល

២២៥៖ ឯកឧត្តម ឈន ប៉ុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងលោកជំទាវ ២០០ដុល្លារ

២២៦៖ លោក អៀង ពិសី អ្នកនិពន្ធសៀវភៅ H.S កម្ពុជា ៥០ម៉ឺនរៀល

២២៧៖ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ ក្រសួងធម្មការ និងសាសនា និងលោកជំទាវ ម៉ៅ រិទ្ធិ ២លាន
រៀល

២២៨៖ ប្រៃសណីយ៍កម្ពុជា ២០លានរៀល

២២៩៖ ឯកឧត្តម អោក បូរ៉ា អគ្គនាយក ប្រៃសណីយ៍កម្ពុជា និងលោកជំទាវ ២០០០ដុល្លារ

២៣០៖ លោក នុត មុន្នីរត្ន និងលោកស្រី ណឹម ចូ ១លានរៀល

២៣១៖ លោកស្រី ស៊ឹម សៀងលី និងស្វាមី ១០ម៉ឺនរៀល

២៣២៖ កញ្ញា នុត មុនីនាថ និងកញ្ញា នុត មុនីកា ១០ម៉ឺនរៀល

២៣៣៖ ឯកឧត្តម ឯក សំអុល ប្រធាន សមាគមមិត្តភាពកម្ពុជា-ចិន ១២លានរៀល

២៣៤៖ ឯកឧត្តម យិន សារ៉ាន់ និងលោកជំទាវ អ៊ាន អេឡែន ១ម៉ឺនដុល្លារ

២៣៥៖ ព្រះវិសុទ្ធិញ្ញាណ ម៉ុ សយ ព្រះមេគុណ ខេត្តស្វាយរៀង ៥០០ដុល្លារ

២៣៦៖ ឯកឧត្តម វង្សី វិសុត និងលោកជំទាវ ៥០០០ដុល្លារ

២៣៧៖ ឯកឧត្តម ចាន់ សុធី និងលោកជំទាវ ១០០០ដុល្លារ

២៣៨៖ ឯកឧត្តម ហែម វណ្ណឌី និងលោកជំទាវ ១០០០ដុល្លារ

២៣៩៖ ឯកឧត្តម ផាន់ ផល្លា និងលោកជំទាវ ១០០០ដុល្លារ

២៤០៖ ឯកឧត្តម ហាវ រតនៈ និងលោកជំទាវ ១០០០ដុល្លារ

២៤១៖ ឯកឧត្តម ហេង ស៊ីនឿន និងលោកជំទាវ ១០០០ដុល្លារ

២៤២៖ ឧត្តមសេនីយ៍ ជា គឹមវង់ នាយករងទីចាត់ការ ចលនូប្បត្តម្ភ ៥០០ដុល្លារ

២៤៣៖ លោក Matthew Robinson (ផលិតកម្មខ្មែរមេគង្គ) ៥០០០ដុល្លារ

២៤៤៖ នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការកាំភ្លើងធំ និងលោកជំទាវ
២២,៣០០,០០០រៀល

២៤៥៖ លោក នង វាសនា តំណាងរាស្ត្រ មណ្ឌលកំពង់ធំ ៥០០០ដុល្លារ

២៤៦៖ ឯកឧត្តម ច័ន្ទ តានី រដ្ឋលេខាធិការ គណៈរដ្ឋមន្ត្រី ១០០០ដុល្លារ

២៤៧៖ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ១០០០
ដុល្លារ

២៤៨៖ ឯកឧត្តម តាក ស៊ុនអ៊ី ៥០ម៉ឺនរៀល

២៤៩៖ ឯកឧត្តម កែ ប៊ុនខៀង ៥០ម៉ឺនរៀល

២៥០៖ ឯកឧត្តម ជាម សុផល ៥០ម៉ឺនរៀល

២៥១៖ ឯកឧត្តម ខៀវ ណារី ៥០ម៉ឺនរៀល

២៥២៖ ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ១ម៉ឺនដុល្លារ

២៥៣៖ លោកជំទាវ សោម គឹមស្លឹក អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ៥០០០ដុល្លារ

២៥៤៖ ឯកឧត្តម យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងលោកជំទាវ ១០០០ដុល្លារ

២៥៥៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ៨លានរៀល

២៥៦៖ ក្រុមហ៊ុនមេធាវី ខេមជិន ៤លានរៀល

២៥៧៖ ឯកឧត្តម ច័ន្ទ តុងអីវ ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ ៥០ម៉ឺនរៀល

២៥៨៖ លោកជំទាវ ឧកញ៉ា ស៊ុន គឹមស្រីន ប្រធានក្រុមហ៊ុន CMVIC និងស្វាមី ១ម៉ឺនដុល្លារ

២៥៩៖ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោកជំទាវ យិន សំភា ១០០០ដុល្លារ

២៦០៖ ឯកឧត្តម បណ្ឌិត ហ៊ឺ វីវៈ និងលោកជំទាវ យី សុភា ៥០០០ដុល្លារ

២៦១៖ ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ ១ម៉ឺនដុល្លារ

២៦២៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ និងលោកជំទាវ ៥លានរៀល

២៦៣៖ ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ២០លាន រៀល

២៦៤៖ លោកឧកញ៉ា សុខ សំណាង អគ្គនាយក ក្រុមហ៊ុន POCARI SWEAT ៥ម៉ឺនដុល្លារ

២៦៥៖ ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ៥លានរៀល

២៦៦៖ លោក សារិន វីវៈ ១០០ដុល្លារ

២៦៧៖ លោកឧកញ៉ា ចុង អ៊ុយប៉ាង និងលោកជំទាវ ២លានរៀល

២៦៨៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ១,៣៨៥ដុល្លារ

២៦៩៖ ឯកឧត្តម ស្នង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ១លានរៀល

២៧០៖ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ១លានរៀល

២៧១៖ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ៥០ម៉ឺនរៀល

២៧២៖ ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ៥០ម៉ឺនរៀល

២៧៣៖ លោក ឡៅ ម៉ូលីណា នាយកវិទ្យាល័យសន្ទរម៉ុក ១០ម៉ឺនរៀល

២៧៤៖ លោក ជុំ លី និងលោកស្រី ទិស្តីការគណៈរដ្ឋមន្ត្រី ៣០ម៉ឺនរៀល

២៧៥៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ុនឡែង និងលោកជំទាវ ឡុង វិសាខា ៤០លានរៀល

២៧៦៖ ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា ១០០០ដុល្លារ

២៧៧៖ លោក ភួង ផលគុណ និងក្រុមគ្រួសារ ៥ម៉ឺនរៀល

២៧៨៖ លោកជំទាវ រស់ ច័ន្ទស្រស់ ៥០០ដុល្លារ

២៧៩៖ លោកជំទាវ ឧកញ៉ា គូ គឹមឡុង ២ម៉ឺនដុល្លារ

២៨០៖ ផ្សារអាហារធម្មជាតិ ២០ម៉ឺនរៀល

២៨១៖ លោក ជឹម អូន និងភរិយា ភេន រចនា ១០០ដុល្លារ

២៨២៖ ឧកញ៉ា ជឹង ជាងគាត និងលោកជំទាវ ៥០០០ដុល្លារ

២៨៣៖ លោក ឆេង ផែន ២៥០ដុល្លារ

២៨៤៖ ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ២០០
ដុល្លារ

២៨៥៖ ឯកឧត្តម ឆាន់ សាឆាន់ និងលោកជំទាវ កុលណី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង
សំណង់ ២៥០០ដុល្លារ

២៨៦៖ ឯកឧត្តម ឡៅ ទិព្វសីហា និងលោកជំទាវ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១០០០ដុល្លារ

២៨៧៖ លោក មាស ប៉ាង អគ្គនាយក ក្រុមហ៊ុនផលិតបំពង់ទឹបដំរី KAP ២ម៉ឺនដុល្លារ

២៨៨៖ លោក សុខ ពិសាល និងលោកស្រី យូ សុខហួង (ប្តី អេង-អេង) ១០០០ដុល្លារ

២៨៩៖ លោក អ៊ាវ ម៉េង អគ្គនាយក ក្រុមហ៊ុនសំណង់ E.M អាហារីណ នីហ្វរណ ព្រមទាំងបុគ្គលិកទាំងអស់ ៤០
លានរៀល

២៩០៖ ឯកឧត្តម ឈាង រុន និងលោកជំទាវ ១០០០ដុល្លារ

២៩១៖ ឯកឧត្តម នូ សុវត្ថិ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ១០០០ដុល្លារ

២៩២៖ លោកស្រី នូសុវត្ថិ ចាន់វត្តិ នាយិការងារ ខុទ្ទកាល័យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

១០០០ដុល្លារ

២៩៣៖ ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងលោកជំទាវ ៥០០ដុល្លារ

២៩៤៖ លោក កឹម សុខា ៥០០០ដុល្លារ

២៩៥៖ ឯកឧត្តម អ៊ុង សំអាត ១០០០ដុល្លារ

២៩៦៖ ឯកឧត្តម គុយ ម៉ារិនឌី និងលោកជំទាវ ៥០០ដុល្លារ

២៩៧៖ ឯកឧត្តម ប៉ាវ ហាមផាន និងលោកជំទាវ សន ម៉ារ៉ាដា ៥លានរៀល

២៩៨៖ ឯកឧត្តម ប៊ុន សំបូរ ១០០ដុល្លារ

២៩៩៖ ការិយាល័យរដ្ឋបាលសរុប នាយកដ្ឋាន អគ្គសញ្ញាណបណ្ណសញ្ញាតិខ្មែរ ១៦០,០០០រៀល

៣០០៖ ឯកឧត្តម ហ៊ឹម វិបុលឫទ្ធិ អគ្គនាយកកិច្ចការសាសនា និងលោកជំទាវ ឈី ប្រាថ្នា ១លានរៀល

៣០១៖ ព្រះសង្ឃ នាម ឱប ពុំសែន គង់នៅវត្តស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៤០ម៉ឺនរៀល

៣០២៖ ឯកឧត្តម ប្រាក់ ផល្លា និងលោកជំទាវ ទីប្រឹក្សាសម្តេច ១លានរៀល

៣០៣៖ ឯកឧត្តម យុន ឈុនី និងលោកជំទាវ ទី មុំ ៥០០ដុល្លារ

៣០៤៖ លោក ស៊ឹម ជី អគ្គនាយករង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ ១លានរៀល

៣០៥៖ ឯកឧត្តម កុយ ពុំ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ ១លានរៀល

៣០៦៖ លោកស្រី ឌុក សានិត្យ និងស្វាមី ៥ម៉ឺនរៀល

៣០៧៖ លោក បើង មុយ និងភរិយា ២០ដុល្លារ

៣០៨៖ ឧកញ៉ា ឈុន អូន អគ្គនាយក ក្រុមហ៊ុនកម្ពុជា តេលា ២០ម៉ឺនដុល្លារ

៣០៩៖ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន ២០លានរៀល

៣១០៖ ឯកឧត្តម អ៊ុំ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១លានរៀល

៣១១៖ ឯកឧត្តម ប្លង់ ឆ្លាម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១លានរៀល

៣១២៖ លោកជំទាវ ប៊ុន្ទីញ ប៊ុន្ទារី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១លានរៀល

៣១៣៖ ឯកឧត្តម ចាយ ច័ន្ទតារាវណ្ណ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១លានរៀល

- ៣១៤៖ ឯកឧត្តម សេង ប៊ុនយាង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១លានរៀល
- ៣១៥៖ ឯកឧត្តម អ៊ីវ បូរិន្ទ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១លានរៀល
- ៣១៦៖ ឯកឧត្តម ស្រី រតនៈ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១លានរៀល
- ៣១៧៖ ឯកឧត្តម សំ ប្រជាមនិត អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១លានរៀល
- ៣១៨៖ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ១០លានរៀល
- ៣១៩៖ ឯកឧត្តម បណ្ឌិត ទី ថានី សមាជិកទី១ អាជ្ញាធរអគ្គិសនីកម្ពុជា ៥លានរៀល
- ៣២០៖ ឯកឧត្តម សំអឿន គឹមហឿន សមាជិកទី២ អាជ្ញាធរអគ្គិសនីកម្ពុជា ៥លានរៀល
- ៣២១៖ កញ្ញា ចាប ស៊ីថា និងកញ្ញា សុខ ដានី ២០ដុល្លារ
- ៣២២៖ លោក ឡាយ ម៉េងជុន និងក្រុមគ្រួសារ ១០០ដុល្លារ
- ៣២៣៖ លោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូ មានឋានៈស្មើរដ្ឋមន្ត្រី និងទីប្រឹក្សារាជរដ្ឋាភិបាល ១លានរៀល
- ៣២៤៖ ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ១លានរៀល
- ៣២៥៖ ឯកឧត្តម ជួន ដារ៉ូ និងលោកជំទាវ ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ១លានរៀល
- ៣២៦៖ ឯកឧត្តម រ័ត្ន មុនី និងលោកជំទាវ ហៃ សុម៉ាលី ១០០០ដុល្លារ
- ៣២៧៖ លោក សៀង ស៊ីថា និងភរិយា ២០០ដុល្លារ
- ៣២៨៖ លោក តៃ ហ្សឺឌី និងភរិយា ២០០ដុល្លារ
- ៣២៩៖ លោក ស៊ីយ៉ុន សុធារក្ស និងភរិយា ១០០ដុល្លារ
- ៣៣០៖ លោក អ៊ុន ស៊ីណាត និងភរិយា ១០០ដុល្លារ
- ៣៣១៖ លោក ធួន ឯកសុវណ្ណរតនៈ ៥០ដុល្លារ
- ៣៣២៖ លោក សាន់ វណ្ណារដ្ឋ និងភរិយា ២៥ដុល្លារ
- ៣៣៣៖ លោក គង់ ពិសិដ្ឋ និងភរិយា ២០ម៉ឺនរៀល
- ៣៣៤៖ លោក កាំង សុខសូមេត្តា និងភរិយា ២០ម៉ឺនរៀល

៣៣៥៖ លោក គឹម គន្ធបានន្តរ និងភរិយា ១០ម៉ឺនរៀល

៣៣៦៖ លោក ឡាង សុលីណា និងភរិយា ១០ម៉ឺនរៀល

៣៣៧៖ លោក ងួន ម៉ាដូលី និងភរិយា ១០ម៉ឺនរៀល

៣៣៨៖ លោក រៀម រដ្ឋា និងក្រុមគ្រួសារ ២លានរៀល

៣៣៩៖ លោក ប៉ូ សណ្តាប់ និងភរិយា ១លានរៀល

៣៤០៖ លោក ជុំ សុលីវណ្ណ និងភរិយា ២០០ដុល្លារ

៣៤១៖ លោក កែ ឈុំបញ្ញា និងភរិយា ២០០ដុល្លារ

៣៤២៖ លោក យ៉េត កុលកិត្យា និងភរិយា ៥០ម៉ឺនរៀល

៣៤៣៖ លោក សំរិទ្ធិ មករា ៥០ដុល្លារ

៣៤៤៖ លោក ម៉ែន វ៉ាសេត និងភរិយា ៥០ដុល្លារ

៣៤៥៖ លោក តាំង ហៀងប៊ុង ៥០ដុល្លារ

៣៤៦៖ លោក គង់ សេងហុង ៥០ដុល្លារ

៣៤៧៖ លោក កែវ ប៉ងតា និងភរិយា ៥០ដុល្លារ

៣៤៨៖ លោក កែវ វ៉ាម៉ូ ៥០ដុល្លារ

៣៤៩៖ កញ្ញា ឈុំ ស៊ីដេនីន ៤០ដុល្លារ

៣៥០៖ ឯកឧត្តម ហង្ស វិចិត្រ និងលោកជំទាវ មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ១០០០ដុល្លារ

៣៥១៖ ឯកឧត្តម ធម្មបណ្ឌិត ញឹក ប៊ុន ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ៣០០០ដុល្លារ

៣៥២៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ៤លានរៀល

៣៥៣៖ ឯកឧត្តម ម៉ក់ គឹមហុង អគ្គនាយកចំការកៅស៊ូ និងលោកជំទាវ ទុយ រស្មី ២ម៉ឺនដុល្លារ

៣៥៤៖ ឯកឧត្តម តាក់ វណ្ណថា តំណាងរាស្ត្រ មណ្ឌលខេត្តព្រះសីហនុ ៤លានរៀល

៣៥៥៖ ឯកឧត្តម សុះ មូហាំម៉ាត់ ប្រធានសមាគមប្រភពល្អកម្ពុជា ៥០០០ដុល្លារ

៣៥៦៖ ឯកឧត្តម ហ៊ុន ជា ៤០០០ដុល្លារ

៣៥៧៖ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី ខេត្តកំពង់ស្ពឺ ១០០០ដុល្លារ

៣៥៨៖ លោក ហួន លីមីង និងភរិយា ព្រមទាំងកូនៗ ១០០០ដុល្លារ

៣៥៩៖ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា ១លានរៀល

៣៦០៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ១០០០ដុល្លារ

៣៦១៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ តាន់ ម៉ាលី ២ម៉ឺនដុល្លារ

៣៦២៖ លោកឧកញ៉ា លឹម ហេង ប្រធានក្រុមហ៊ុន លឹម ហេង គ្រុប និងលោកជំទាវ ១៥ម៉ឺនដុល្លារ

៣៦៣៖ លោកស្រី កែវ មន្ត្រី សិល្បៈការិនីជំនាន់ដើម ២០០ដុល្លារ

៣៦៤៖ កញ្ញា ស្រីង ស្រីមុំ ព្រមទាំងក្រុមគ្រួសារ ៥០០ដុល្លារ

៣៦៥៖ មន្ទីរព្យាបាលធ្មេញបន្ទីម ១០លានរៀល

៣៦៦៖ ឯកឧត្តម តូច ប៊ុនហួរ និងលោកជំទាវ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១លានរៀល

៣៦៧៖ ក្រុមហ៊ុន ប៊ី អេស ភី ហ្វាយនែន (ខេមបូឌា) ម.ក BSP Finance (Cambodia) Plc ១ម៉ឺនដុល្លារ

៣៦៨៖ ឯកឧត្តម ថា យ៉ាង អគ្គបេឡាធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ១០លានរៀល

៣៦៩៖ ឯកឧត្តម សុខ កល្យាណ ប្រធានសាលាដំបូង ខេត្តព្រះសីហនុ និងលោកជំទាវ ២០០០ដុល្លារ

៣៧០៖ ឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកជំទាវ ១ម៉ឺនដុល្លារ

៣៧១៖ លោក ចន ចំរើន លក់ម៉ូតូនៅរតនគិរី ៥០០ដុល្លារ

៣៧២៖ លោក ម៉េង បុង និងលោកស្រី ខូរ សុគន្ធី អាជីវកម្មផលិតទឹកកកព្រែកតាមាក់ ភូមិក្នុង ឃុំព្រែកតាមាក់

ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៤លានរៀល

៣៧៣៖ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ៣០០ដុល្លារ

៣៧៤៖ ឯកឧត្តម នួន ដាញីល ៥០០ដុល្លារ

៣៧៥៖ ឯកឧត្តម ចាន់ ដារ៉ុង ៥០០ដុល្លារ

៣៧៦៖ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ ៣០០ដុល្លារ

៣៧៧៖ ឯកឧត្តម ភួង សោភា ២០០ដុល្លារ

- ៣៧៨៖ ឯកឧត្តម អ៊ុក ពញ្ញា ៣០០ដុល្លារ
- ៣៧៩៖ ឯកឧត្តម លាង សេង ៥០០ដុល្លារ
- ៣៨០៖ ឯកឧត្តម ជ្រាយ ប៉ុម ៣០០ដុល្លារ
- ៣៨១៖ ឯកឧត្តម គឹម វាសនា ៣០០ដុល្លារ
- ៣៨២៖ លោក គឹម សេរីវុធ ១០០ដុល្លារ
- ៣៨៣៖ លោក ស៊ីយ៉ុង សុចិត្រ ១០០ដុល្លារ
- ៣៨៤៖ លោក បាន សុម៉ារ៉ា ៣០០ដុល្លារ
- ៣៨៥៖ លោក គង់ ភឿន ៣០០ដុល្លារ
- ៣៨៦៖ លោក លាត សំណាង ១០០ដុល្លារ
- ៣៨៧៖ កញ្ញា ស៊ឹម វលក្សណ៍ ៥០ដុល្លារ
- ៣៨៨៖ លោក ឈិត លីហាក់ឈុន ៥០ដុល្លារ
- ៣៨៩៖ លោក សាង សុគន្ធា ១០០ដុល្លារ
- ៣៩០៖ លោក មាន វ៉ារ៉ុធ ២០០ដុល្លារ
- ៣៩១៖ លោក បាន បូរីត្ថ ២០០ដុល្លារ
- ៣៩២៖ លោក ហាក់ សុខមឿន ៥០ដុល្លារ
- ៣៩៣៖ លោកស្រី ហួន សុខសាន្ត ហៅស្រីប៉ុច ៤០ម៉ឺនរៀល
- ៣៩៤៖ ឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ ស៊ី អាយ អេ និងលោកជំទាវ ១ម៉ឺនដុល្លារ
- ៣៩៥៖ លោក លាង សំណាត់ ចៅក្រមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ និងលោកស្រី ឧបត្ថមចំនួន១លានរៀល
- ៣៩៦៖ ឯកឧត្តម សាយ សំអាល់ ១០ម៉ឺនដុល្លារ
- ៣៩៧៖ ក្រុមការងារ ឯកឧត្តម ស្វាយ ស៊ីថា ១ម៉ឺនដុល្លារ
- ៣៩៨៖ ឯកឧត្តម គឹម វឌ្ឍនសោភ័ណ និងលោកជំទាវ ១ម៉ឺនដុល្លារ

៣៩៩៖ លោក រស់ ភីរុណា និងលោកស្រី ១ពាន់ដុល្លារ

៤០០៖ ឯកឧត្តម ឡុង វិសាល និងលោកជំទាវ ១លានរៀល

៤០១៖ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ៤លានរៀល

៤០២៖ ហាងលក់ម៉ូតូ Suzuki សៀមហេង កំពង់ធំ ៥០ដុល្លារ

៤០៣៖ លោក ហួន លីមីង និងភរិយា ព្រមទាំងកូនៗ ១ពាន់ដុល្លារ

៤០៤៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣ម៉ឺនដុល្លារ

៤០៥៖ ឯកឧត្តម ជូ វិធីត្ត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៥០០០ដុល្លារ

៤០៦៖ ឧបាសិកា យឹម ឡាង ៥០០ដុល្លារ

៤០៧៖ ឯកឧត្តមបណ្ឌិត ប៉ា មេងហុក ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា ៥០០ដុល្លារ

៤០៨៖ វិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ ១លានរៀល

៤០៩៖ ឧកញ៉ា ឡុច សាវ៉ត ក្រុមហ៊ុន ឆាយណា កាង ជៀ ស្ទីល ១ម៉ឺនដុល្លារ

៤១០៖ ឧកញ៉ា លី ហុង និងលោកជំទាវ ១ម៉ឺនដុល្លារ

៤១១៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មីង សំផន និងលោកជំទាវចំនួន ១ម៉ឺនដុល្លារ

៤១២៖ លោកស្រី នួន ពៅ ភូមិ១០ សង្កាត់មិត្តភាព ៥ម៉ឺនរៀល

៤១៣៖ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ១០០០ដុល្លារ

៤១៤៖ លោក មួង ម៉ាវឿន និងសហការី នៅក្រសួងអប់រំ យុវជន និងកីឡា ១០ម៉ឺនរៀល

៤១៥៖ ឯកឧត្តម នាយឧត្តមសេនីយ៍ យុន វុធ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ២លានរៀល

៤១៦៖ លោកស្រី ឡុង ផល្លី ចៅសង្កាត់មិត្តភាព ៥០ដុល្លារ

៤១៧៖ លោកគ្រូ ម៉ៅ កន ៥ម៉ឺនរៀល

៤១៨៖ លោក សរ ស៊ីនឿន ៥ម៉ឺនរៀល

៤១៩៖ លោក អ៊ុក ណែម និងលោកស្រី ៥ម៉ឺនរៀល

៤២០៖ លោក ជាន់ ភូមិន្ទ ៧ម៉ឺនរៀល

៤២១៖ ឧបាសិកា អ៊ុក នួន ២០ម៉ឺនរៀល

៤២២៖ ឧបាសិកា ថាយ សេងហាម ២០ម៉ឺនរៀល

៤២៣៖ លោក វ៉ាន់ សុត និងលោកស្រី ១០ម៉ឺនរៀល

៤២៤៖ ឯកឧត្តម ជួន ជីវន និងលោកជំទាវ ១លានរៀល

៤២៥៖ លោក ហាយ វណ្ណវិន និងលោកស្រី ឈរ ហុងឆាយ ១ម៉ឺនដុល្លារ

៤២៦៖ ក្រុមហ៊ុន វីប៊ីអិនឌី ប៊ីលមេន ឌីវឡូបម៉ឺន ឯ.ក និងបុគ្គលិក ១០០០ដុល្លារ

៤២៧៖ ឯកឧត្តម ង៉ាន់ ភិរម្យ និងលោកជំទាវ ៥០០ដុល្លារ

៤២៨៖ ឯកឧត្តម លី ផល្លារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងលោកជំទាវ ៤លានរៀល

៤២៩៖ លោក ខែ ដារ៉ាវិទ្ធ មន្ត្រីគយចូលនិវត្តន៍ ៥០ម៉ឺនរៀល

៤៣០៖ ឯកឧត្តម ហែម ខន សមាជិកព្រឹទ្ធសភា ១លានរៀល

៤៣១៖ ឯកឧត្តម ម៉ែន ស៊ីជាន់ សមាជិកព្រឹទ្ធសភា ១លានរៀល

៤៣២៖ លោកជំទាវ យួន យុនឌី សមាជិកព្រឹទ្ធសភា ១លានរៀល

៤៣៣៖ លោកជំទាវ ជា ច័ន្ទទេវី សមាជិកព្រឹទ្ធសភា ១លានរៀល

៤៣៤៖ លោកជំទាវ ម៉ុំ សណ្តាប់ សមាជិកព្រឹទ្ធសភា ១លានរៀល

៤៣៥៖ លោកជំទាវ ស៊ី វណ្ណថា សមាជិកព្រឹទ្ធសភា ១លានរៀល

៤៣៦៖ លោកជំទាវ កង សៅវធន សមាជិកព្រឹទ្ធសភា ១លានរៀល

៤៣៧៖ ឯកឧត្តម ចាន់ ណាវ៉េត សមាជិកព្រឹទ្ធសភា ១លានរៀល

៤៣៨៖ ឯកឧត្តម គង់ សារាជ សមាជិកព្រឹទ្ធសភា ១លានរៀល

៤៣៩៖ ឯកឧត្តម ប៉ុល លីម សមាជិកព្រឹទ្ធសភា ១លានរៀល

៤៤០៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ១០លានរៀល

៤៤១៖ សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ១លានរៀល

- ៤៤២៖ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ២លានរៀល
- ៤៤៣៖ លោកជំទាវ ទី បូរ៉ាស៊ី សមាជិកព្រឹទ្ធសភា ១លានរៀល
- ៤៤៤៖ លោកជំទាវ មាន សំអាន សមាជិកព្រឹទ្ធសភា ១លានរៀល
- ៤៤៥៖ ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា ១លានរៀល
- ៤៤៦៖ ឯកឧត្តម សុន គន្ធរ និងលោកជំទាវ ១០០០ដុល្លារ
- ៤៤៧៖ លោកឧកញ៉ា លី យូកៀក និងលោកជំទាវ ២ម៉ឺនដុល្លារ
- ៤៤៨៖ លោកស្រី តាំង សាំងលី លក់គ្រឿងអគ្គិសនី ផ្លូវជាតិលេខ១ ផ្សារច្បារអំពៅ និងស្វាមី ៥០០ដុល្លារ
- ៤៤៩៖ លោកស្រី អូន សុតិ ប្រធាន Shipping រោងចក្រ International Fashion Royal Co., Ltd និងស្វាមី ២០០ដុល្លារ
- ៤៥០៖ លោក នៅ សីហា អគ្គនាយករង និងជាប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Westline Education Group និងភរិយា ២០០ដុល្លារ
- ៤៥១៖ លោកជំទាវបណ្ឌិត ហ៊ុន សេងនី អគ្គនាយិកា ក្រុមហ៊ុន សន្តិសុខ ហ្គរូដា ១ម៉ឺនដុល្លារ
- ៤៥២៖ មហាឧបាសិកា វិច ហុង (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៥៣៖ លោកជំទាវ អាន្ទី សម្តេចវិបុលបញ្ញា សុខ អាន (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៥៤៖ លោកស្រី សុខ សុផា (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៥៥៖ ឯកឧត្តម សុខ ផេង និងលោកជំទាវ (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៥៦៖ លោកស្រី ទា កូឡែត (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៥៧៖ ឯកឧត្តម ទា ជុប និងលោកជំទាវ (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៥៨៖ លោក ម៉ៅ ប៊ុននិន និងភរិយា (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៥៩៖ លោក សៃ សាមុត និងភរិយា (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៦០៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្ការី (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៦១៖ ឯកឧត្តម សេង សក្តា និងលោកជំទាវ (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)

- ៤៦២៖ លោកឧកញ៉ា ខៀប បូរ៉ាឌី និងលោកជំទាវ (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៦៣៖ លោក ខៀប សេរីសិទ្ធិ និងភរិយា (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៦៤៖ លោក សង់ ស៊ីណារីឡូ និងលោកជំទាវ (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៦៥៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ សុទិវា និងលោកជំទាវ (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៦៦៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សេង មហា និងលោកជំទាវ (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៦៧៖ លោកស្រី សុខ សោម៉ា (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៦៨៖ ឯកឧត្តម សុខ ខាវ៉ាន់ និងលោកជំទាវ (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៦៩៖ ឯកឧត្តម សុខ ពុទ្ធិរុជ និងលោកជំទាវ (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៧០៖ ឯកឧត្តម សុខ សូកាន និងលោកជំទាវ (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៧១៖ ឯកឧត្តម សុខ សូកេន និងលោកជំទាវ (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៧២៖ ឯកឧត្តម សុខ សង្ហារ (ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន)
- ៤៧៣៖ ឯកឧត្តម សុខ សប្បាយណា ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន សរុប២២នាក់ ៥ម៉ឺនដុល្លារ
- ៤៧៤៖ លោកជំទាវ តាំង ម៉េង លីម ២០០ដុល្លារ
- ៤៧៥៖ លោកជំទាវ ណា ទូច ១០០ដុល្លារ
- ៤៧៦៖ លោកជំទាវ លីម សំបូរ ១០០ដុល្លារ
- ៤៧៧៖ លោកជំទាវ តាំង គឹមឆេង (ហានងពេជ្យហុងកុង) ១០០ដុល្លារ
- ៤៧៨៖ លោកជំទាវ ឡៃ ស៊ី ៥០ដុល្លារ
- ៤៧៩៖ លោកជំទាវ ហ៊ុំ សុភី ៥០ដុល្លារ
- ៤៨០៖ លោកជំទាវ ប៉ោ វ៉ានណេត ៥០ដុល្លារ
- ៤៨១៖ លោកជំទាវ លីម សៀកងីម ២០០ដុល្លារ
- ៤៨២៖ លោកជំទាវ លីម លីឡេង ២០០ដុល្លារ
- ៤៨៣៖ លោកជំទាវ ពីង ចាន់ជី ៥០ដុល្លារ

៤៨៤៖ លោកជំទាវ សុខ សុវណ្ណី ៥០ដុល្លារ

៤៨៥៖ លោកជំទាវ សុវណ្ណ ចុល ១០០ដុល្លារ

៤៨៦៖ លោកជំទាវ ហេង ម៉ានិត ៥០ដុល្លារ

៤៨៧៖ លោកជំទាវ ហាក់ វណ្ណនី ១០០ដុល្លារ

៤៨៨៖ លោកស្រី ជា ធីតា (ហាងពេជ្រអន្តរជាតិ) ១០០ដុល្លារ

៤៨៩៖ លោកស្រី ហុង សិម ២០០ដុល្លារ

៤៩០៖ លោកស្រី ផាន់ ថារី (លក់ឡាន) ២០០ដុល្លារ

៤៩១៖ លោកស្រី ហេង សៀងម៉ែ ៥០ដុល្លារ

៤៩២៖ លោកស្រី ស៊ី យឹម (ម៉ាមី) ៥០ដុល្លារ

៤៩៣៖ លោកស្រី កែវ សុធារី ៥០ដុល្លារ

៤៩៤៖ លោកស្រី ណែ យៀង ៥០ដុល្លារ

៤៩៥៖ លោកស្រី យន់ ចន្ទា ១០០ដុល្លារ

៤៩៦៖ លោកស្រី លី ហ៊ុយចេង ៥០ដុល្លារ

៤៩៧៖ លោកស្រី នាង ជា ១០០ដុល្លារ

៤៩៨៖ លោកស្រី អ៊ុំ ទៀង ៣០ដុល្លារ

៤៩៩៖ លោកស្រី តាំង ស៊ីហៀង ៥០ដុល្លារ

៥០០៖ លោកស្រី ហេង សុគីម ១០០ដុល្លារ

៥០១៖ លោកស្រី ជៀប អូន ៥០ដុល្លារ

៥០២៖ លោកស្រី លី ហាំង ៣០ដុល្លារ

៥០៣៖ លោកជំទាវ សុខ ជួ ១០០ដុល្លារ

៥០៤៖ បុគ្គលិកសមាគមប្រភពល្អកម្ពុជា ៨២៦,២០០រៀល

៥០៥៖ ឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា និងលោក

ជំទាវ អ៊ឹង ហ្គេកមួយ ២០ម៉ឺនរៀល

៥០៦៖ អង្គការអ៊ីគីនតារកម្ពុជា ៣៥០០ដុល្លារ

៥០៧៖ សមាគមអ៊ីគីនតារកម្ពុជា ១ម៉ឺនដុល្លារ

៥០៨៖ លោក សេង ភារ៉ូ ប្រធាន ក្រុមហ៊ុន អ៊ិច ហ្គីវ អាស៊ី ឯ.ក ១០០០ដុល្លារ

៥០៩៖ នាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ១,២៥០,០០០រៀល

៥១០៖ ហាង Kami Sushi and BBQ ១០០០ដុល្លារ

៥១១៖ ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងលោកជំទាវ សៀង សុខណា ១០០០ដុល្លារ

៥១២៖ លោកជំទាវ ឡុង ឆរី និងស្វាមី ព្រមទាំងបុត្រ ៥០០ដុល្លារ

៥១៣៖ លោក ស៊ឹម សុខលាង និងភរិយា ព្រមទាំងបុត្រ ១០០ដុល្លារ

៥១៤៖ លោក ធី សន និងលោកស្រី ហ្គីវ ច័ន្ទសុភា ១០០ដុល្លារ

៥១៥៖ លោក ហ្គីវ មិថុនា និងលោកស្រី សេង ចន្ទសុវណ្ណារី ៥០ដុល្លារ

៥១៦៖ លោក ណាត កាណានុដា និងលោកស្រី ហ្គីវ ស្រីនិត្យ ៥០ដុល្លារ

៥១៧៖ កញ្ញា សន សុភាតា ២០ដុល្លារ

៥១៨៖ កញ្ញា សន សុភាពិសី ២០ដុល្លារ

៥១៩៖ កញ្ញា សន បុរីវត្ត ២០ដុល្លារ

៥២០៖ កញ្ញា សន សុពុទ្ធី ២០ដុល្លារ

៥២១៖ កញ្ញា ខុយ មុន្នីរតនា ២០ដុល្លារ

៥២២៖ កុមារា ខុយ យុនធនិន ២០ដុល្លារ

៥២៣៖ កុមារា ណាត សុខវឌ្ឍន ២០ដុល្លារ

៥២៤៖ លោកស្រី ស្រេង ឈុនហ្វឹយ ២០ដុល្លារ

៥២៥៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ៥០០០ដុល្លារ

៥២៦៖ លោក អ៊ុំ ពិសិដ្ឋ និងភរិយា ៤០០ដុល្លារ

៥២៧៖ លោកជំទាវ ម៉ាល ណារី តំណាងរាស្ត្រមណ្ឌលភ្នំពេញ ១០លានរៀល

៥២៨៖ K.C.N ហាងលក់ហូលជាម្តង នៅផ្សារទំនើបសូរិយា ១លានរៀល

៥២៩៖ ឯកឧត្តម ហាក់ ចាន់ធឿន លោកជំទាវ ១០០ដុល្លារ

៥៣០៖ ឯកឧត្តម អ៊ូច ឌីណា និងលោកជំទាវ ១០០ដុល្លារ

៥៣១៖ ឯកឧត្តម ឡុញ ហិល និងលោកជំទាវ ១០០ដុល្លារ

៥៣២៖ លោក តាំង ស៊ុយជា និងលោកស្រី ១០០ដុល្លារ

៥៣៣៖ ឯកឧត្តម គឹម ស្រង ទីប្រឹក្សារាជរដ្ឋាភិបាល ១០០ដុល្លារ

៥៣៤៖ ក្រុមហ៊ុន ហាំង អង្គរ ឯ.ក ១០០០ដុល្លារ

៥៣៥៖ លោក ហុង ហ្គាន់ នាយកសាលាបច្ចេកវិទ្យាយូធូន (UST) ២០ម៉ឺនរៀល

៥៣៦៖ ឧកញ៉ា ឡាង ទីលាង និងលោកជំទាវ យួន បូរ៉ាលីន ១០០០ដុល្លារ

៥៣៧៖ ឧកញ៉ា ហេង ជាវ ក្រុមហ៊ុននាគព័ន្ធគ្រឿងសង្ហារឹម ៥០០០ដុល្លារ

៥៣៨៖ មន្ទីរសម្ភពល្អប៊ែល ៥០០០ដុល្លារ

៥៣៩៖ លោក ង៉ាវ ឡេងគង និងលោកស្រី គឹម ត្រង នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក ៥០០ដុល្លារ

៥៤០៖ ឯកឧត្តម សោម ស្ទីដា អគ្គលេខាធិការរង គ.ជ.ប និងលោកជំទាវ ប្រាក់ សុមាលី ២០០ដុល្លារ

៥៤១៖ ឯកឧត្តម លាង មុនីវិទ្ធ និងលោកជំទាវ ១០០០ដុល្លារ

៥៤២៖ ឯកឧត្តម ជិត គន្ធា និងលោកជំទាវ ១០០០ដុល្លារ

៥៤៣៖ លោក សៅ សុខនី និងលោកស្រី ១០០០ដុល្លារ

៥៤៤៖ លោក សាលី យ៉ាន់សីក្រាវ៉ែន និងលោកស្រី ១០០០ដុល្លារ

៥៤៥៖ លោក ហ៊ុន ចាន់សាន និងលោកស្រី ១០០០ដុល្លារ

៥៤៦៖ លោក កៅ រតនា និងលោកស្រី ១០០០ដុល្លារ

៥៤៧៖ ឯកឧត្តម អ៊ុំ ដារុន ២០០ដុល្លារ

៥៤៨៖ លោក សាម សុខហេង និងលោកស្រី ២០០ដុល្លារ

៥៤៩៖ លោក សៀក គឹមសាត និងលោកស្រី ២០០ដុល្លារ

៥៥០៖ លោក វណ្ណ ប៊ុនណារឿង និងលោកស្រី ១០០ដុល្លារ

៥៥១៖ លោក សៀន មុនីវត្ត និងលោកស្រី ៥០ម៉ឺនរៀល

៥៥២៖ លោក ទូច សុភី និងលោកស្រី ២០ម៉ឺនរៀល

៥៥៣៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ១៣លានរៀល

៥៥៤៖ ភូមិខេមាខេត្តព្រះសីហនុ ៥ម៉ឺនដុល្លារ

៥៥៥៖ ឯកឧត្តម ង៉ោ សុវណ្ណ ១០០០ដុល្លារ

៥៥៦៖ ឯកឧត្តម សរ សិទ្ធិ ៣៥០ដុល្លារ

៥៥៧៖ ឯកឧត្តម ហេង ហាលីម ២៥០ដុល្លារ

៥៥៨៖ ឯកឧត្តម ហៀង សុខេង ១០០ដុល្លារ

៥៥ ៩៖ លោកជំទាវ សុខ វិឡាយ ៥០០ដុល្លារ

៥៦០៖ ឯកឧត្តម ម៉ម វណ្ណៈ ២៧៥ដុល្លារ

៥៦១៖ ឯកឧត្តម កយ បូរី ១០០ដុល្លារ

៥៦២៖ ឯកឧត្តម អ៊ុន ធៀង ២០០ដុល្លារ

៥៦៣៖ ឯកឧត្តម ប៊ុនី វឌ្ឍនៈបញ្ញា ១០០ដុល្លារ

៥៦៤៖ ឯកឧត្តម ប្រាក់ ចាន់ធី ២០០០ដុល្លារ

៥៦៥៖ លោកជំទាវ លី គឹមអេង ១០០ដុល្លារ

៥៦៦៖ លោកជំទាវ ប្រាក់ ច័ន្ទណាយ ២៥០ដុល្លារ

៥៦៧៖ ឯកឧត្តម អ៊ឹម វិចិត្រ ១០០ដុល្លារ

៥៦៨៖ ឯកឧត្តម ជ័យ សុវណ្ណ ១០០ដុល្លារ

៥៦៩៖ លោក ហ៊ី បូរី ៥០ដុល្លារ

៥៧០៖ ឯកឧត្តម ស៊ុយ សាវ៉ត ១០០ដុល្លារ

- ៥៧១៖ ឯកឧត្តម កឹង ម៉ៅ ១០០ដុល្លារ
- ៥៧២៖ ឯកឧត្តម ម៉ុំ ប៊ុនថន ៥០ដុល្លារ
- ៥៧៣៖ ឯកឧត្តម លី ឈួង ១០០ដុល្លារ
- ៥៧៤៖ ឯកឧត្តម ម៉ែ វឌ្ឍនា ៥០ដុល្លារ
- ៥៧៥៖ លោក ភឿក គឹមស្នួ ២៥ដុល្លារ
- ៥៧៦៖ ឯកឧត្តម ឡាយ ចាន់ណារ៉េត ៥០ដុល្លារ
- ៥៧៧៖ ឯកឧត្តម ប្រាក់ វណ្ណ ៥០ដុល្លារ
- ៥៧៨៖ ឯកឧត្តម ហាន រដ្ឋា ៥០ដុល្លារ
- ៥៧៩៖ ឯកឧត្តម គឹម ស្វិយា ១០០ដុល្លារ
- ៥៨០៖ ឯកឧត្តម សៀន លី ហាក់ ៥០ដុល្លារ
- ៥៨១៖ ឯកឧត្តម យួន ផុនរតនៈ ១០០ដុល្លារ
- ៥៨២៖ ឯកឧត្តម សិ សុវង្ស ២៥ដុល្លារ
- ៥៨៣៖ ឯកឧត្តម គង់ សំអុន ៥០ដុល្លារ
- ៥៨៤៖ ឯកឧត្តម សៅ ខុសាតូ ៥០ដុល្លារ
- ៥៨៥៖ កញ្ញា ឈឹម សុភា ២៥ដុល្លារ
- ៥៨៦៖ លោក ម៉ៅ វាសនា ២៥ដុល្លារ
- ៥៨៧៖ ឯកឧត្តម សាយ ហេង ៥០ដុល្លារ
- ៥៨៨៖ លោក ជ័យ សំអុន ២៥ដុល្លារ
- ៥៨៩៖ ឯកឧត្តម មឿន ប៊ុនហេង ៥០ដុល្លារ
- ៥៩០៖ លោកជំទាវ ធីង ស៊ឹមន ១០០ដុល្លារ
- ៥៩១៖ ឯកឧត្តម ខិន វីរៈ ២៥ដុល្លារ
- ៥៩២៖ ឯកឧត្តម ពៅ សារ៉ាត ១០០ដុល្លារ

- ៥៩៣៖ ឯកឧត្តម ទូច វិទ្ធី ៥០ដុល្លារ
- ៥៩៤៖ លោក គី ពិសិដ្ឋ ២៥ដុល្លារ
- ៥៩៥៖ កញ្ញា នាង លក្ខិណា ២៥ដុល្លារ
- ៥៩៦៖ លោក លឿង ឆាយ ១០០ដុល្លារ
- ៥៩៧៖ លោក មាស ស៊ីណា ៣០ដុល្លារ
- ៥៩៨៖ លោក មាស សាប៊ិន ២៥ដុល្លារ
- ៥៩៩៖ លោក មុំ ស៊ីណេត ២០ដុល្លារ
- ៦០០៖ ឯកឧត្តម ចៅង ញាដ ៥០ដុល្លារ
- ៦០១៖ ឯកឧត្តម កែ ឧត្តម ៥០ដុល្លារ
- ៦០២៖ ឯកឧត្តម កង សុវណ្ណអង្គារ ៥០ដុល្លារ
- ៦០៣៖ ឯកឧត្តម ថេន ជឿន ១០០ដុល្លារ
- ៦០៤៖ កញ្ញា គង់ សុភី ២០ដុល្លារ
- ៦០៥៖ លោកស្រី មួង វុត្តា ២០ដុល្លារ
- ៦០៦៖ លោកស្រី លី ស្រីឡែន ២០ដុល្លារ
- ៦០៧៖ លោក អ៊ួច សំបូរ ៥០ដុល្លារ
- ៦០៨៖ លោកជំទាវ ប៉ែន ឆជា ៥០ដុល្លារ
- ៦០៩៖ ឯកឧត្តម អ៊ុក ណារ៉ា ៥០ដុល្លារ
- ៦១០៖ ឯកឧត្តម ឆឹង ស៊ីនៀង ១០០ដុល្លារ
- ៦១១៖ ឯកឧត្តម បូយ សុចិន្តា ៥០ដុល្លារ
- ៦១២៖ ឯកឧត្តម យឹម យ៉ាន់ ៥០ដុល្លារ
- ៦១៣៖ ឯកឧត្តម កុច និមល ៥០ដុល្លារ

៦១៤៖ លោកស្រី ស៊ីម ស្រីលក្ខណ៍ ៣០០ដុល្លារ

៦១៥៖ លោក សុភាព បណ្ឌិត ៥០ដុល្លារ

៦១៦៖ ព្រះសង្ឃនាម សេខ ឧត្តមបញ្ញា វត្តជ្រោយថ្ម ក្រុងកំពង់ចាម ៣០ដុល្លារ

៦១៧៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ម្ចាស់សាកលវិទ្យាល័យ សៅស៊ីស៊ីអេមសៀ ៤លានរៀល

៦១៨៖ ឯកឧត្តម ចា សង្ហា អគ្គនាយកប្រៃសណីយ៍ និងលោកជំទាវ ៥០០ដុល្លារ

៦១៩៖ ឯកឧត្តម ន័យ បុល និងលោកជំទាវ ខឹម សម្បត្តិ ២០០ដុល្លារ

៦២០៖ លោក អ៊ុក ស៊ីឌិន មន្ត្រីសវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ ៥០ដុល្លារ

៦២១៖ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ២០០០ដុល្លារ

៦២២៖ ឧកញ៉ា ហេង ឡុង និងលោកជំទាវ ក្រុមហ៊ុនចំការកៅស៊ូបឹងកេត ១០០០០ដុល្លារ

៦២៣៖ ថ្នាក់ដឹកនាំ និងមន្ត្រីការទូត មន្ត្រីរាជការ និងបុគ្គលិករបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ២ម៉ឺនដុល្លារ

៦២៤៖ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ សែម សម្បជ័យ ៥០០០ដុល្លារ

៦២៥៖ លោកស្រី ទួន ថេរ និងស្វាមី ១០ដុល្លារ

៦២៦៖ លោកស្រី អាន អក្ខរា និងស្វាមី ១០ដុល្លារ

៦២៧៖ លោកស្រី ង៉ែត សុថា និងស្វាមី ៥ម៉ឺនរៀល

៦២៨៖ ឯកឧត្តម អ៊ឹម ចាន់ថុល និងក្រុមគ្រួសារ ២៥០០ដុល្លារ

៦២៩៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និងលោកជំទាវ ២០០០ដុល្លារ

៦៣០៖ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ១លានរៀល

៦៣១៖ ឯកឧត្តម ជួន វន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកជំទាវ ៥០០០ដុល្លារ

៦៣២៖ លោក ម៉ក់ រតនា និងលោកស្រី ៥ម៉ឺនរៀល

៦៣៣៖ លោក សុទ្ធ ផល្លី និងលោកស្រី ៥ម៉ឺនរៀល

៦៣៤៖ សហព័ន្ធកីឡាតៃក្លាន់ដូរ ITF ១លានរៀល

៦៣៥៖ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ១០០០ដុល្លារ

៦៣៦៖ លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ៣០០ដុល្លារ

៦៣៧៖ លោកស្រី សំ សុម៉ាលី ១០ដុល្លារ

៦៣៨៖ ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រ ១,២០០,០០០រៀល

៦៣៩៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ១០០លានរៀល

៦៤០៖ លោក ហ៊ាន់ សេងអ៊ាម VGO Network Solutions ២០ដុល្លារ

៦៤១៖ ឯកឧត្តម លី ច័ន្ទរង្សី ទីប្រឹក្សាបច្ចេកទេស លោកជំទាវកិត្តិសង្គហបណ្ឌិត យួន សុដារី ១លានរៀល

៦៤២៖ លោក សួស រុណ និងភរិយា ៥០០ដុល្លារ

៦៤៣៖ លោកស្រី សួស សោភា និងស្វាមី ១០០ដុល្លារ

៦៤៤៖ លោកស្រី សួស សុភី និងស្វាមី ១០០ដុល្លារ

៦៤៥៖ លោកស្រី សួស សោភិន និងស្វាមី ១០០ដុល្លារ

៦៤៦៖ លោកស្រី សួស មន្តា និងស្វាមី ១០០ដុល្លារ

៦៤៧៖ កញ្ញា សួស វិច្ឆិកា ១០០ដុល្លារ

៦៤៨៖ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកជំទាវ ៣០០០ដុល្លារ

៦៤៩៖ លោកជំទាវឧកញ៉ាភិក្ខុបណ្ឌិត សៀង ចាន់ហេង ១០លានរៀល

៦៥០៖ ឯកឧត្តម យ៉េត ចរិយា និងលោកជំទាវ ១០០០ដុល្លារ

៦៥១៖ លោកជំទាវ ហាក់ ណៃ ២លានរៀល

៦៥២៖ ឯកឧត្តម ថៃ ប៊ុនចន អគ្គរាជទូត នៃស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការពិភពលោក នៅទីក្រុងហ្សឺណែវ និង

លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ១០០០ដុល្លារ

៦៥៣៖ ព្រះព្រហ្មវិជ្ជា នីសុវណ្ណមុនីវេត វត្តនាគវ័ន រាជានីត្តិពេញ ៥លានរៀល

៦៥៤៖ លោក ដួង ខេមរិន ១០ដុល្លារ

៦៥៥៖ លោក ម៉ៅ ស៊ីថា ធ្វើការនៅសាលាស្រុកឈូក ខេត្តកំពត ២៥ដុល្លារ

- ៦៥៦៖ ឧកញ៉ា ខ្នង ឆាយ ក្រុមការងារឯកឧត្តម ហ៊ុន ម៉ានិត ៤០លានរៀល
- ៦៥៧៖ លោក Hamaya Tsutomu ប្រធានក្រុមហ៊ុន Plus Hama Co., Ltd ២០០០ដុល្លារ
- ៦៥៨៖ កញ្ញា សោម សូមាលីកា ប្រធានក្រុមហ៊ុន Emario Shonan Marine Corporation., Ltd ២០០០ដុល្លារ
- ៦៥៩៖ លោក សំអឿន សុភារង្ស ក្រុមហ៊ុន Alpha International Corporation., Ltd ៥០០ដុល្លារ
- ៦៦០៖ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ៣,៩៥០,០០០រៀល ២៥០ដុល្លារ
- ៦៦១៖ ឯកឧត្តម យស មុនីរ៉ត់ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ និងលោកជំទាវ ១០០០ដុល្លារ
- ៦៦២៖ លោកជំទាវ កុល ធារិន សមាជិកសភា ១លានរៀល
- ៦៦៣៖ ក្រុមហ៊ុន CTK Co., Ltd ១ម៉ឺនដុល្លារ
- ៦៦៤៖ ឯកឧត្តម អ៊ឹម ស្នួស្តី និងលោកជំទាវ ៤លានរៀល
- ៦៦៥៖ ឯកឧត្តម សំ ព្រហ្មនា ៤លានរៀល
- ៦៦៦៖ ឯកឧត្តម ហ៊ី សោភា និងលោកជំទាវ ៤លានរៀល
- ៦៦៧៖ លោកជំទាវ លី រួចឡេង ៤លានរៀល
- ៦៦៨៖ លោក អ៊ុក កាម៉ាច និងលោកស្រី ២០ម៉ឺនរៀល
- ៦៦៩៖ លោកឧកញ៉ា យុន ប៊ុនលី និងលោកជំទាវ ហៀវ លន់ ១០លានរៀល
- ៦៧០៖ លោក អៀ អេងថុង កសិករចិញ្ចឹមជ្រូក និងភិរយា នៅខេត្តបាត់ដំបង ១លានរៀល
- ៦៧១៖ លោក ទូច ឆាំ មន្ត្រីជាប់កិច្ចសន្យា នៅអង្គភាពក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ១០ដុល្លារ
- ៦៧២៖ លោក ជិន សុភ័ស ប្រធានការិយាល័យនៃគណៈវិស្វករកម្ពុជា ១៥៥,០០០រៀល
- ៦៧៣៖ លោក សុខ រតនា ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក នៃគណៈវិស្វករកម្ពុជា ១៥៥,០០០រៀល
- ៦៧៤៖ លោក ថោង ច័ន្ទថា ម្ចាស់អគារស្នាក់នៅឈ្មោះ Modena Residence ២០០ដុល្លារ
- ៦៧៥៖ លោក ចាប ចាន់ណារិត និងលោកស្រី ២៥,០០០រៀល
- ៦៧៦៖ ឯកឧត្តមអ៊ុង ឌីប៉ូឡា និងលោកជំទាវ ១០០០ដុល្លារ
- ៦៧៧៖ ឧបាសិកា ម៉ឹង ហួយ ខេត្តតាកែវ ១០ម៉ឺនរៀល

- ៦៧៨៖ លោក ងួន លីណា និងភរិយា មន្ត្រីក្រសួងមហាផ្ទៃ ៤០ម៉ឺនរៀល
- ៦៧៩៖ លោក ងួន សុខហាំង និងភរិយា នាយរងប៉ុស្តិ៍ (តាកែវ) ១០ម៉ឺនរៀល
- ៦៨០៖ ឧបាសិកា ខោល សុផាត ព្រមទាំងកូនចៅ ៥០ម៉ឺនរៀល
- ៦៨១៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ៥លានរៀល
- ៦៨២៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ២២,៤៥៥,០០០រៀល
- ៦៨៣៖ ក្រុមជំនួយការ ឯកឧត្តមប្រធាន គ.ជ.ប ៧០ម៉ឺនរៀល
- ៦៨៤៖ ឧកញ៉ា សុង សារ៉ន ក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd ១០០០ដុល្លារ
- ៦៨៥៖ លោក ភូ វ៉ាសនា ក្រុមហ៊ុន Baitang (Kampuchea) ១០០០ដុល្លារ
- ៦៨៦៖ លោក ហេង ផេង ក្រុមហ៊ុន Thmor Korl Rice Import Export Co., Ltd ៥០០ដុល្លារ
- ៦៨៧៖ លោក យ៉ន សុវណ្ណ ក្រុមហ៊ុនបាយ៉ន សៀមរាប ៥០០ដុល្លារ
- ៦៨៨៖ ឧកញ៉ា ចាន់ សុយ៉ាំង ក្រុមហ៊ុន Signatures of Asia Co., Ltd ៥០០ដុល្លារ
- ៦៨៩៖ លោក យិន វេងអាន រោងម៉ាស៊ីនកិនស្រូវ យិន ម៉ាន់ ៥០០ដុល្លារ
- ៦៩០៖ លោក ម៉េង បូរ៉ាន់ រោងម៉ាស៊ីនកិនស្រូវ ស៊ីវី ឡាយ ៥០០ដុល្លារ
- ៦៩១៖ លោក រស់ សុផាវិទ្ធ ក្រុមហ៊ុន Kampongthom Rice Mill Limited ៥០០ដុល្លារ
- ៦៩២៖ លោក ឡាយ ឈុនហ្លួ ក្រុមហ៊ុន City Rice Import Export Co., Ltd ១,០០៩ដុល្លារ
- ៦៩៣៖ លោក តៃ សៀផាន់ ក្រុមហ៊ុន Meas Sor (Kampuchea) Co., Ltd ៥០០ដុល្លារ
- ៦៩៤៖ លោក កួយ គាំងហៀង ក្រុមហ៊ុន Tech Soon Agro-Industry Co., Ltd ៥០០ដុល្លារ
- ៦៩៥៖ កញ្ញា ស្រី ទុំចរិយា ក្រុមហ៊ុន Puzzle Solution Co., Ltd ២០០ដុល្លារ
- ៦៩៦៖ លោក គី ឌីណា ក្រុមហ៊ុន White Gold Import Export Co., Ltd ៥០០ដុល្លារ
- ៦៩៧៖ លោក ប៊ូ វិបុល ក្រុមហ៊ុន Monita Trading Import Export Co., Ltd ២៥០ដុល្លារ
- ៦៩៨៖ លោក ហុង តុង ក្រុមហ៊ុន T.M.K Investment Co., Ltd ៥០០ដុល្លារ
- ៦៩៩៖ លោក សួន សែត ក្រុមហ៊ុន RL Co., Ltd ២៩០ដុល្លារ

- ៧០០៖ លោក ឡាន វណ្ណវឌ្ឍនា ក្រុមហ៊ុន Speed Logistics & Transportation Co., Ltd ២៥០ដុល្លារ
- ៧០១៖ ឧកញ៉ា ហ៊ឹម ប៉ៅហឿង ក្រុមហ៊ុន Primalis Corportation Ltd ២០០០ដុល្លារ
- ៧០២៖ លោក ហុង នីកូលីន ក្រុមហ៊ុន Nikoline Investment Co., Ltd ៥០០ដុល្លារ
- ៧០៣៖ លោកស្រី គឹម ស្រីវិគ្គ ក្រុមហ៊ុន Khmer Foods Group Co., Ltd ៥០០ដុល្លារ
- ៧០៤៖ លោក ចាន់ វុទ្ធី ក្រុមហ៊ុន T.O.T (Trust of Trade) Co., Ltd ២០០ដុល្លារ
- ៧០៥៖ ឧកញ៉ា ហ៊ុន ឡាក់ ក្រុមហ៊ុន Mekong Oryza Trading Co., Ltd ២០២០ដុល្លារ
- ៧០៦៖ កញ្ញា សៅ ខេណ្ណវិគ្គ ក្រុមហ៊ុន Golden Rice (Cambodia) Co., Ltd ៦១៩ដុល្លារ
- ៧០៧៖ លោក ហ៊ី ហិត រោងម៉ាស៊ីនកិនស្រូវ ណម ស្រីម ២០០ដុល្លារ
- ៧០៨៖ ឧកញ៉ា វង្ស ប៊ុនហេង ក្រុមហ៊ុន Vong Bunheng Import Export Co., Ltd ៥០០ដុល្លារ
- ៧០៩៖ លោក ហាំង គឹមសួរ ក្រុមហ៊ុន Eang Heang Import Export Co., Ltd ៣០០ដុល្លារ
- ៧១០៖ លោក ឈុន ធំ រោងម៉ាស៊ីនកិនស្រូវ ឈុន ធំ ៣០០ដុល្លារ
- ៧១១៖ លោក ថន ជា រោងម៉ាស៊ីនកិនស្រូវ ថន ជា ២០០ដុល្លារ
- ៧១២៖ កញ្ញា ឈៀវ លី ក្រុមហ៊ុន Guohong (Cambodia) Industry Co., Ltd ៣៣៥ដុល្លារ
- ៧១៣៖ លោក អ៊ឹង ឆេងសៀ ក្រុមហ៊ុន Laor Eak Heng Sek Meas RICE Co., Ltd ៣០០ដុល្លារ
- ៧១៤៖ លោក យ៉ង់ ប៉ាក់ ក្រុមហ៊ុន Agribee (Cambodia) Plc ១០០ដុល្លារ
- ៧១៥៖ លោក Pagasit Sutcharit ក្រុមហ៊ុន Buhler (Cambodia) Co., Ltd ៣០០ដុល្លារ
- ៧១៦៖ ឯកឧត្តម គង់ អៀង ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវ ហួត សុម៉ាលី ក្រុមលេខា សម្តេច
តេជោនាយករដ្ឋមន្ត្រី ២០លានរៀល
- ៧១៧៖ PS Mart និង PS សាឡន នៅផ្លូវ៣១០ មុំផ្សារដើមអំពិល សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជ
ធានីភ្នំពេញ ៥លានរៀល
- ៧១៨៖ ឯកឧត្តម ខួយ គឹមទួ និងលោកជំទាវ ២៥០ដុល្លារ
- ៧១៩៖ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា មហាអយ្យការអមតុលាការកំពូល ១០០០ដុល្លារ

៧២០៖ លោកតា លីវ លោម និង លោកយាយ ឈន ភុង ម្ចាស់ដេប៉ូតេលា កុងលោម ផ្សារកំពង់ច្រៃ ឃុំស្មោង ស្រុក ទ្រាំង ខេត្តកែវ ២០០ដុល្លារ

៧២១៖ និស្សិត លីវ ម៉េងហុង សាកលវិទ្យាល័យ AUPP ៥០ដុល្លារ

៧២២៖ កុមារា លីវ ម៉េងហ៊ុយ សិស្សថ្នាក់ទី៨ សាលា ICS ៥០ដុល្លារ

៧២៣៖ លោកយាយ សំ យឿន និងលោកយាយ សំ យ៉ា ភូមិស្វាយត្បូង ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម ៥០ដុល្លារ

៧២៤៖ លោក សាយ វ៉ៃ សមាជិកមេធាវី នៃការិយាល័យពិគ្រោះច្បាប់ B.S.W និងភរិយា អ៊ឹង សម្បូណ៍ ២០០ ដុល្លារ

៧២៥៖ លោកស្រី សោម ភាជនីយ៍ មន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្វាមី ២០០ដុល្លារ

៧២៦៖ លោក ស្រីន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ២០០ដុល្លារ

៧២៧៖ លោកស្រី លឹម ស៊ីវហ្គេច ម្ចាស់ឱសថស្ថានបាយ័ន (អូឡាំពិក) ២០០ដុល្លារ

៧២៨៖ ឧកញ៉ា លី សេងយាង និងលោកជំទាវ ប្រធានក្រុមហ៊ុន BS Land and Home Co., Ltd ១០០លាន រៀល

៧២៩៖ ឧកញ៉ា តៃ តាំងប៉, ឧកញ៉ា លាង ហ៊ី, ឧកញ៉ា តាំង គួង, បណ្ឌិត អ៊ុយ ដារីន, លោក តៃ សៀផាន់ តំណាង ក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ផ្តល់ទឹកលាងដៃ ៥០លីត្រ ក្នុងមួយក្រសួង (៣០ក្រសួង x ៧៥០\$ = ២២,៥០០\$) ៩០លានរៀល

៧៣០៖ ឧកញ៉ា អ៊ឹង យាង ក្រុមប្រឹក្សាពិគ្រោះយោបល់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ផ្តល់សណ្ឋាគារព្រះវិហារជ័យ (៤២បន្ទប់) ទាំងទឹកភ្លើងប្រើប្រាស់ជាមន្ទីរពេទ្យសម្រាប់ពិនិត្យថែទាំ និង ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ

៧៣១៖ លោក យិន ម៉ាន់ និងភរិយា ប្រធានរោងម៉ាស៊ីនកិនស្រូវ យិន ម៉ាន់ ១២លានរៀល

៧៣២៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ុន ហួរ និងលោកជំទាវ ៤លានរៀល

៧៣៣៖ លោក ឈុន កុយ និងភរិយា ប្រធានសាខា FASMEC ខេត្តព្រៃវែង ២លានរៀល

៧៣៤៖ លោកស្រី សេង ណារី និងស្វាមី ២លានរៀល

៧៣៥៖ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច និងលោកជំទាវ អគ្គនាយក សភាពាណិជ្ជកម្មកម្ពុជា ២លានរៀល

៧៣៦៖ លោកជំទាវ នួន ពេជ្រសុផល និងស្វាមី អគ្គនាយករង ជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ១លានរៀល

៧៣៧៖ លោកស្រី សេង ភីរ៉ា និងស្វាមី ១លានរៀល

៧៣៨៖ លោក ហម សំខាន់ និងលោកស្រី ឡុង ឆេង ម៉េង ១លានរៀល

៧៣៩៖ លោក តៃ ភ័ណ្ណណូរ៉ា អនុប្រធាន ជី.ជី.ភី គ្រុប ១លានរៀល

៧៤០៖ លោកស្រី តៃ កលិកា អនុប្រធាន ជី.ជី.ភី គ្រុប ១លានរៀល

៧៤១៖ លោក តៃ ប៉ែហុង អនុប្រធាន ជី.ជី.ភី គ្រុប ១លានរៀល

៧៤២៖ ក្រុមហ៊ុន MT Engineering Cambodia ៤០ម៉ឺនរៀល

៧៤៣៖ លោក Lim Kim Seng ជនជាតិម៉ាឡេស៊ី នាយក កាស៊ីណូឡាក់គី៨៩ (Lucky89 Border Casino)

និងកាស៊ីណូឡាក់គីរ៉ូប៊ី (Lucky Ruby Border Casino) ២ម៉ឺនដុល្លារ

៧៤៤៖ ឯកឧត្តម កែវ បេងវឌ្ឍន៍ និងលោកជំទាវ១០០០ដុល្លារ

៧៤៥៖ ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងលោកជំទាវ ២០០០ដុល្លារ

៧៤៦៖ ឯកឧត្តម ជួង វណ្ណបុទ្ធី និងលោកជំទាវ ១០០ដុល្លារ

៧៤៧៖ លោកស្រី ខ្លឹង ចាន់ឌី និងស្វាមី ១លានរៀល

៧៤៨៖ លោក ជឹម ម៉េងអាន និងលោកស្រី ញិល ស្រីមោម ៥០ម៉ឺនរៀល

៧៤៩៖ កុមារី ហេង មុនីរិក្ខ ១០ម៉ឺនរៀល

៧៥០៖ កុមារី ហេង មុនីរិក្ខ ១០ម៉ឺនរៀល

៧៥១៖ កុមារី វិន ណូរី ១០ម៉ឺនរៀល

៧៥២៖ កុមារី វិន កុលវឌ្ឍិនី ១០ម៉ឺនរៀល

៧៥៣៖ កុមារី វិន កញ្ចនា ១០ម៉ឺនរៀល

៧៥៤៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ឹង ចូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រី ១លានរៀល

៧៥៥៖ ឯកឧត្តម យ៉ាក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ១០០០ដុល្លារ

៧៥៦៖ លោកស្រី ឈាង សុខណា អគ្គនាយករង នៃក្រសួងអភិវឌ្ឍន៍ជនបទ ១០០ដុល្លារ

៧៥៧៖ ព្រះគ្រូតបសីលោ ហៀក ឡឹង ព្រះចៅអធិការវត្ត ព្រះពោធិសត្វគិរីរម្យ ខេត្តកំពង់ស្ពឺ ២០០០ដុល្លារ

៧៥៨៖ ឧបាសក ឌី ណាន និងឧបាសិកា ទួន សាមៀន ១០ម៉ឺនរៀល

៧៥៩៖ លោក ឌី សុខខែម និងលោកស្រី អ៊ូ យីកា ព្រមទាំងបុត្រ ១០ម៉ឺនរៀល

៧៦០៖ លោក ឌី សុខដុមរមនា និងលោកស្រី សល់ ឌីណា ព្រមទាំងបុត្រ ១០ម៉ឺនរៀល

៧៦១៖ លោក ឌី វាសនា និងលោកស្រី សម្បត្តិ បុប្ផា ព្រមទាំងបុត្រ ១០ម៉ឺនរៀល

៧៦២៖ លោក ឌី ប៊ុនលី និងលោកស្រី ច័ន្ទ សុវណ្ណគិរី ព្រមទាំងបុត្រ ១០ម៉ឺនរៀល

៧៦៣៖ ឯកឧត្តម ទួន ស៊ីផាន់ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងបុត្រ ១លានរៀល

៧៦៤៖ លោកជំទាវ ភុល ចន្ទី ម៉ក់ជីតូ ២០០០ដុល្លារ

៧៦៥៖ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការ ប្រចាំការក្រសួងពាណិជ្ជកម្ម ១លានរៀល

៧៦៦៖ លោកជំទាវ ទូង សុគន្ធ អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ១លានរៀល

៧៦៧៖ ឯកឧត្តម ផួង វត្តា រដ្ឋលេខាធិការ និងលោកជំទាវ ២លានរៀល

៧៦៨៖ លោកស្រី ឌី ចាន់រឿន ៥០ដុល្លារ

៧៦៩៖ ឯកឧត្តម ពេជ្រ កៅ ទីប្រឹក្សាសម្តេចប្រធានសភា ៥០០ដុល្លារ

៧៧០៖ ឯកឧត្តម កឹមវត្ត វិសិដ្ឋ នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ២លានរៀល

៧៧១៖ ឯកឧត្តម អ៊ុក សារុំធី អគ្គព្រះរាជអាជ្ញា សាលាឧទ្ធរណ៍ និងលោកជំទាវ ១០០០ដុល្លារ

៧៧២៖ ក្រុមហ៊ុន CB General Insurance Plc ១ម៉ឺនដុល្លារ

៧៧៣៖ ផ្សារបាយ័ន ១ម៉ឺនដុល្លារ

៧៧៤៖ ឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ៥៧៩០ដុល្លារ

៧៧៥៖ ឯកឧត្តម យុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ១០០០ដុល្លារ

៧៧៦៖ ឯកឧត្តម សេង ស៊ីវុត្តា អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ៥០០ដុល្លារ

៧៧៧៖ ឯកឧត្តម ប៉ាក ច័ន្ទសំបូរ អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ៥០០ដុល្លារ

៧៧៨៖ ឯកឧត្តម ញុង ធុល ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ២០០ដុល្លារ

៧៧៩៖ ឯកឧត្តម ជួ មណី ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ១០០ដុល្លារ

៧៨០៖ លោក យូ ប៊ុនណា ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ៥០០ដុល្លារ

៧៨១៖ លោកស្រី យ៉េត ម៉ូលីន ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ២០០ដុល្លារ

៧៨២៖ លោក សួស សំអាត ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ១០០ដុល្លារ

៧៨៣៖ លោក ភូ ពៅស៊ុន ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ១០០ដុល្លារ

៧៨៤៖ លោក លាង សំណាត់ ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ១០០ដុល្លារ

៧៨៥៖ លោក ស៊ុន វិសាល ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ១០០ដុល្លារ

៧៨៦៖ លោកស្រី ទិតសុទ្ធី បូរ៉ាល័ក្ខណ ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ១០០ដុល្លារ

៧៨៧៖ លោក យន់ ណារ៉ុង ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ១០០ដុល្លារ

៧៨៨៖ លោកស្រី គឹម ដានី ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ១០០ដុល្លារ

៧៨៩៖ លោក ងួន រតនា ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ១០០ដុល្លារ

៧៩០៖ លោក អិន វ៉ានវិបុល ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ១០០ដុល្លារ

៧៩១៖ លោក ប៉ុល សំអឿន ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ១០០ដុល្លារ

៧៩២៖ លោកស្រី ចាន់ ម៉ាឌីណា ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ១០០ដុល្លារ

៧៩៣៖ ឯកឧត្តម ទូច ថារិទ្ធិ អគ្គលេខាធិការសាលាឧទ្ធរណ៍ភ្នំពេញ ១លានរៀល

៧៩៤៖ លោកស្រី ស្រេង សូយ៉េត អគ្គលេខាធិការសាលាឧទ្ធរណ៍ភ្នំពេញ ២០ម៉ឺនរៀល

៧៩៥៖ លោក ជូ ប៊ុនរីន ប្រធាននាយកដ្ឋានសាលាឧទ្ធរណ៍ភ្នំពេញ ១៥ម៉ឺនរៀល

៧៩៦៖ លោក សែម សុផាត ប្រធាននាយកដ្ឋានសាលាឧទ្ធរណ៍ភ្នំពេញ ១០ម៉ឺនរៀល

៧៩៧៖ លោក ទឹម ឆេងឡុង ប្រធាននាយកដ្ឋានសាលាឧទ្ធរណ៍ភ្នំពេញ ៥ម៉ឺនរៀល

- ៧៩៨៖ កញ្ញា ណុប សុធាវ៉ានី អនុប្រធាននាយកដ្ឋានសាលាឧទ្ធរណ៍ភ្នំពេញ ១៥ម៉ឺនរៀល
- ៧៩៩៖ លោក ប៉ែន ដែន អនុប្រធាននាយកដ្ឋានសាលាឧទ្ធរណ៍ភ្នំពេញ ៤ម៉ឺនរៀល
- ៨០០៖ លោក ឡាយ វិសាល អនុប្រធាននាយកដ្ឋានសាលាឧទ្ធរណ៍ភ្នំពេញ ៥ម៉ឺនរៀល
- ៨០១៖ លោក ធ្លក វុត្តា អនុប្រធាននាយកដ្ឋានសាលាឧទ្ធរណ៍ភ្នំពេញ ៥ម៉ឺនរៀល
- ៨០២៖ លោក ឈឿង វណ្ណៈ អនុប្រធាននាយកដ្ឋានសាលាឧទ្ធរណ៍ភ្នំពេញ ២ម៉ឺនរៀល
- ៨០៣៖ លោកស្រី សុខ ស្រីណែត ប្រធានការិយាល័យសាលាឧទ្ធរណ៍ភ្នំពេញ ៤ម៉ឺនរៀល
- ៨០៤៖ លោកស្រី ឆ្លុយ យុនលីដា ប្រធានការិយាល័យសាលាឧទ្ធរណ៍ភ្នំពេញ ១០ម៉ឺនរៀល
- ៨០៥៖ លោក ជា ឆៃវីរៈ ប្រធានការិយាល័យសាលាឧទ្ធរណ៍ភ្នំពេញ ២ម៉ឺនរៀល
- ៨០៦៖ លោក ម៉ែន ចាន់ណា ប្រធានការិយាល័យសាលាឧទ្ធរណ៍ភ្នំពេញ ១០ដុល្លារ
- ៨០៧៖ លោកស្រី ផល សុភ័ក្ត្រ អនុប្រធានការិយាល័យសាលាឧទ្ធរណ៍ភ្នំពេញ ៤ម៉ឺនរៀល
- ៨០៨៖ លោក សក ស័ក្តិសម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ២០ដុល្លារ
- ៨០៩៖ លោកស្រី ខ្មែន កិន្ទរី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៥ម៉ឺនរៀល
- ៨១០៖ លោកស្រី វង្ស ច័ន្ទបុប្ផា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៥ម៉ឺនរៀល
- ៨១១៖ លោកស្រី ហ៊ុយ ច័ន្ទរស្មី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៥ម៉ឺនរៀល
- ៨១២៖ លោកស្រី ប៊ិច ស៊ីហ៊ិន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៥ម៉ឺនរៀល
- ៨១៣៖ លោក ឯម សុធន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៥ម៉ឺនរៀល
- ៨១៤៖ កញ្ញា ហុង ស្រីពេជ្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៥ម៉ឺនរៀល
- ៨១៥៖ លោកស្រី ប៉េស រីណា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៥ម៉ឺនរៀល
- ៨១៦៖ លោក វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៥ម៉ឺនរៀល
- ៨១៧៖ លោក លី ស្រេង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៤ម៉ឺនរៀល
- ៨១៨៖ លោក តាំង សុភ័ក្ត្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៤ម៉ឺនរៀល
- ៨១៩៖ លោក លីវ ដារ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ១០ដុល្លារ

- ៨២០៖ លោក ជុត ប៊ុនគឹម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ១០ដុល្លារ
- ៨២១៖ លោក ស ចំរើន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ១០ដុល្លារ
- ៨២២៖ កញ្ញា លី និរតី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៤ម៉ឺនរៀល
- ៨២៣៖ លោក ចន រដ្ឋា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ១០ដុល្លារ
- ៨២៤៖ លោក ប៉ោ សុន្ទរ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ១០ដុល្លារ
- ៨២៥៖ លោក ពេញ សុភត្តិ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៤ម៉ឺនរៀល
- ៨២៦៖ លោក ផាត់ មិថុនា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ១០ដុល្លារ
- ៨២៧៖ លោក កែវ វណ្ណៈ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ១០ដុល្លារ
- ៨២៨៖ លោក សាយ សុខហៀង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ១០ដុល្លារ
- ៨២៩៖ លោក ផង់ សាញ់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៤ម៉ឺនរៀល
- ៨៣០៖ លោក អ៊ុយ កែនបូ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ៣ម៉ឺនរៀល
- ៨៣១៖ លោក ជួន រុទ្ធី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ២ម៉ឺនរៀល
- ៨៣២៖ លោកស្រី លី គឹមឡេង មន្ត្រីរដ្ឋបាល ២ម៉ឺនរៀល
- ៨៣៣៖ លោក កែន ណាវ៉េន មន្ត្រីរដ្ឋបាល ២ម៉ឺនរៀល
- ៨៣៤៖ លោក សាយ សុខហៀន មន្ត្រីរដ្ឋបាល ២ម៉ឺនរៀល
- ៨៣៥៖ លោក ទួន ច័ន្ទកុសល្យ មន្ត្រីរដ្ឋបាល ២ម៉ឺនរៀល
- ៨៣៦៖ កញ្ញា ឆាន់ សុពនីតា បុគ្គលិកកិច្ចសន្យា ២ម៉ឺនរៀល
- ៨៣៧៖ លោក មុត រតនា បុគ្គលិកកិច្ចសន្យា ២ម៉ឺនរៀល
- ៨៣៨៖ លោក តាំង មុន្នីរត្ន បុគ្គលិកកិច្ចសន្យា ២ម៉ឺនរៀល
- ៨៣៩៖ ឯកឧត្តម ឧកញ៉ា សំ បិន ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ យ៉ាន នី ១០លានរៀល
- ៨៤០៖ ឯកឧត្តម ហៀ ហ៊ុន ទីប្រឹក្សា សម្តេចវិបុលសេនា សាយ ឈុំ និងលោកជំទាវ សុខ សោភ័ណ្ណ ១០លានរៀល
- ៨៤១៖ លោក តាំង ប៉េងហុង និងភរិយា ព្រមទាំងក្រុមគ្រួសារ ៨លានរៀល

៨៤២៖ ឯកឧត្តមបណ្ឌិត ថៅ គឿន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា (អតីតក្មេងវត្ត) និងលោកជំទាវ ម៉ុក សុភា ១០០ដុល្លារ

៨៤៣៖ លោក ហ៊ុយ សុងយ៉ឹម និងភរិយា ៥០០ដុល្លារ

៨៤៤៖ លោក ចាប គឹមឆេង និងភរិយា ព្រមទាំងក្រុមគ្រួសារ ៤០ម៉ឺនរៀល

៨៤៥៖ លោកស្រី អ៊ឹម ស្រីស្រស់ ចំនួន៥ដុល្លារ

៨៤៦៖ ឯកឧត្តម អ៊ឹង ឌីប៉ូឡា និងលោកជំទាវ ១០០០ដុល្លារ

៨៤៧៖ សហគមន៍ពលរដ្ឋល្អ សមាគមន៍ល្អ ១០លានរៀល

៨៤៨៖ លោកជំទាវ កុល ធារិន សមាជិកសភា ១លានរៀល

៨៤៩៖ ឯកឧត្តម ឯម សំណាង និងលោកជំទាវ យឹម សុទ្ធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ២០០ដុល្លារ

៨៥០៖ លោកឧកញ៉ា ប៊ុន ហៃ អគ្គនាយក បុរីភ្នំពេញថ្មី ១ម៉ឺនដុល្លារ

៨៥១ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រវរ្ម័ន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារ រជាតិ និងលោកជំទាវ ៤៥០០ដុល្លារ

៨៥២៖ ឯកឧត្តម មិញ បានសុវណ្ណអាទិច្ចាសីលា អគ្គនាយករង ៤លានរៀល

៨៥៣៖ ឯកឧត្តម នួន វិទ្យា អគ្គនាយករង ៤លានរៀល

៨៥៤៖ ឯកឧត្តម ហេង សុខណា អគ្គនាយករង ៤លានរៀល

៨៥៥៖ លោកស្រី យឹម ដារីយ៉ា អគ្គនាយករង ៤លានរៀល

៨៥៦៖ លោក សួន វិចិត្រ អគ្គនាយករង ៥០ម៉ឺនរៀល

៨៥៧៖ ឯកឧត្តម ឈាន ហៀង ទីប្រឹក្សា ១,៥០០,០០០រៀល

៨៥៨៖ លោក ខឹម វិទ្ធីសែន ប្រធាននាយកដ្ឋានចំណាយថវិកា ៣លានរៀល

៨៥៩៖ លោក មាស ចាន់ដេត ប្រធាននាយកដ្ឋានគណនេយ្យ ៣លានរៀល

៨៦០៖ លោក អ៊ឹង ពង្សបញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាន ៣លានរៀល

៨៦១៖ លោកស្រី ឡាំ យសខិណា ប្រធាននាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់និងវិភាគការអនុវត្តថវិកា ១លានរៀល

៨៦២៖ លោក វ៉ា ស៊ី ប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក ២២០,០០០រៀល

៨៦៣៖ លោក ប៊ុន វង្សវិសាល ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ២០ម៉ឺនរៀល

៨៦៤៖ លោក ហ៊ុយ បញ្ញាសិទ្ធិ ប្រធានអធិការកិច្ចរតនាគារ ១៥ម៉ឺនរៀល

៨៦៥៖ លោក ជា វណ្ណវិគ្គ ប្រធាននាយកដ្ឋានចំណូលថវិកា ១០ម៉ឺនរៀល

៨៦៦៖ លោក ធុល ស៊ីបូរ៉ាន់ ប្រធានលេខាធិការដ្ឋាន ៥០ម៉ឺនរៀល

៨៦៧៖ លោក សាន សុខិដា ២លានរៀល

៨៦៨៖ លោកស្រី អ៊ុង កញ្ញា ហ្គោលីនី ២លានរៀល

៨៦៩៖ លោក វង្ស ប៊ុនវិបុល ២លានរៀល

៨៧០៖ លោក សំកុល សុខា ៥០ម៉ឺនរៀល

៨៧១៖ លោកស្រី ម៉ឹង សុវណ្ណារី ៥០ម៉ឺនរៀល

៨៧២៖ លោក ឆាយ ច័ន្ទឆាយា ៥០ម៉ឺនរៀល

៨៧៣៖ លោក តូច គន្ធា ៤០ម៉ឺនរៀល

៨៧៤៖ លោក មី សុជាតិ ២០ម៉ឺនរៀល

៨៧៥៖ លោក ស៊ុន ច័ន្ទកក្កដា ២០ម៉ឺនរៀល

៨៧៦៖ លោក អឿន ច័ន្ទវិសុទ្ធ ១០ម៉ឺនរៀល

៨៧៧៖ លោក ផេង សុផាន់ណា ១០ម៉ឺនរៀល

៨៧៨៖ លោក ជា សុជាតិ ១០ម៉ឺនរៀល

៨៧៩៖ លោក គិត ប៊ុនហឿន ១០ម៉ឺនរៀល

៨៨០៖ លោក ជុំ កោសលមុនី ១០ម៉ឺនរៀល

៨៨១៖ លោក ចិន សម្បត្តិវាហា ១០ម៉ឺនរៀល

៨៨២៖ លោក ហ៊ុន តិចឡេង ១០ម៉ឺនរៀល

៨៨៣៖ លោក ផន ចាន់ដារ៉ា ១០ម៉ឺនរៀល

៨៨៤៖ លោកស្រី ប្រាក់ រមណី ១០ម៉ឺនរៀល

៨៨៥៖ លោក អ៊ុក វណ្ណារ៉ា ៥ម៉ឺនរៀល

៨៨៦៖ លោក យុត ស្វិនី ២លានរៀល

៨៨៧៖ លោក ស៊ីរ៉ុន ខេមរុន ២លានរៀល

៨៨៨៖ លោក ស៊ុន សេងងន ២លានរៀល

៨៨៩៖ លោក កាណុល ចិត្រា ២លានរៀល

៨៩០៖ លោក ទ្រី វ៉ាន់ឌី ២លានរៀល

៨៩១៖ លោក ពត សាន ២លានរៀល

៨៩២៖ លោក ដែក ទីវណ្ណា ២លានរៀល

៨៩៣៖ លោកស្រី តុប ស៊ីថា ២លានរៀល

៨៩៤៖ លោក យិន ពិទាយ ២លានរៀល

៨៩៥៖ លោក បេ គីមឡាយ ២លានរៀល

៨៩៦៖ លោក ដួច ដារ៉ា ២លានរៀល

៨៩៧៖ លោក ស៊ាង ដារ៉ា ២លានរៀល

៨៩៨៖ លោក អាំង វណ្ណថា ២លានរៀល

៨៩៩៖ លោក ស៊ុន ចំណាន ២លានរៀល

៩០០៖ លោក ម៉ៅ នរិទ្ធ ២លានរៀល

៩០១៖ លោក កេន ចាន់ធី ២លានរៀល

៩០២៖ លោក ចាន់ ភក្ត្រា ២លានរៀល

៩០៣៖ លោក សួន ដារ៉ាវិទ្ធ ២លានរៀល

៩០៤៖ លោក សេង ម៉ៅ ២លានរៀល

៩០៥៖ លោក គៀក សៀមហេង ២លានរៀល

- ៩០៦៖ លោក សុខ ស្រុយ ២លានរៀល
- ៩០៧៖ លោក មឿន លីន ២លានរៀល
- ៩០៨៖ លោក ឈុន ហេង ២លានរៀល
- ៩០៩៖ លោក ហៀង សុងហ្គត ២លានរៀល
- ៩១០៖ លោក សុខ ភក្ដី ២លានរៀល
- ៩១១៖ លោក ជា វណ្ណា ២០ម៉ឺនរៀល
- ៩១២៖ លោក ខៀវ ស៊ីណា ២០ម៉ឺនរៀល
- ៩១៣៖ លោក សាំង ចិត្រា ៤០ម៉ឺនរៀល
- ៩១៤៖ លោក ឈិន លីមពិសាល ២០ម៉ឺនរៀល
- ៩១៥៖ លោក មិន សុផល ១០ម៉ឺនរៀល
- ៩១៦៖ លោក ប៉ុក បូរិន ១០ម៉ឺនរៀល
- ៩១៧៖ លោក តាំង គឹមឡុង ២ម៉ឺនរៀល
- ៩១៨៖ លោក ហេង ផារី ២ម៉ឺនរៀល
- ៩១៩៖ លោក អ៊ុំ ចាន់ណារិន ២ម៉ឺនរៀល
- ៩២០៖ លោក ភិន វិសាល ២ម៉ឺនរៀល
- ៩២១៖ លោក អ៊ូច ចំរើន ២ម៉ឺនរៀល
- ៩២២៖ លោក ញឹម ប៊ុនចុន ២ម៉ឺនរៀល
- ៩២៣៖ លោក ស្រីន់ រុទ្ធា ២ម៉ឺនរៀល
- ៩២៤៖ លោក ពុន ហង្សេន ១០ម៉ឺនរៀល
- ៩២៥៖ លោក ប៉ាងប៉ុន មករា ៨ម៉ឺនរៀល
- ៩២៦៖ លោកស្រី ឯក តារានី ១០ម៉ឺនរៀល
- ៩២៧៖ លោក ប៉ក់ សុភាព ៤ម៉ឺនរៀល

- ៩២៨៖ លោកស្រី កឹម ខាណារី ៤ម៉ឺនរៀល
- ៩២៩៖ លោកស្រី នាង សុគន្ធា ៤ម៉ឺនរៀល
- ៩៣០៖ លោកស្រី អ៊ុង ធារី ៤ម៉ឺនរៀល
- ៩៣១៖ លោកស្រី ប៊ុត ជាប័ន្ទធី ២ម៉ឺនរៀល
- ៩៣២៖ លោកស្រី ហួន វ៉ាដេត ៤ម៉ឺនរៀល
- ៩៣៣៖ លោក ហេង ម៉ាលីដា ២ម៉ឺនរៀល
- ៩៣៤៖ លោកស្រី កែវ មនីរត្នន៍ ៥ម៉ឺនរៀល
- ៩៣៥៖ កញ្ញា សោម ច័ន្ទសម្បត្តិ ៤ម៉ឺនរៀល
- ៩៣៦៖ លោក យឹម សេងត្រី ២ម៉ឺនរៀល
- ៩៣៧៖ លោក ខេម ដារ៉ា ២ម៉ឺនរៀល
- ៩៣៨៖ លោក សុខ សំណាង ៤ម៉ឺនរៀល
- ៩៣៩៖ លោក ឡុង វីរៈ ៤ម៉ឺនរៀល
- ៩៤០៖ លោក ណុប សុវណ្ណ ៤ម៉ឺនរៀល
- ៩៤១៖ លោក នូ វណ្ណា ៤ម៉ឺនរៀល
- ៩៤២៖ លោកស្រី រុន សោភា ៤ម៉ឺនរៀល
- ៩៤៣៖ លោកស្រី ទេស ចន្ទដានី ២ម៉ឺនរៀល
- ៩៤៤៖ លោក ឆាយ ធី ២ម៉ឺនរៀល
- ៩៤៥៖ លោក កែវ វុត្តា ២ម៉ឺនរៀល
- ៩៤៦៖ លោក លី រតនៈ ១ម៉ឺនរៀល
- ៩៤៧៖ លោក គៀត ហេង ២ម៉ឺនរៀល
- ៩៤៨៖ លោកស្រី តេង បុណ្ណារី ៤ម៉ឺនរៀល
- ៩៤៩៖ កញ្ញា ឌីការ សុខន្តី ២ម៉ឺនរៀល

- ៩៥០៖ កញ្ញា លន់ ដេលីណា ២ម៉ឺនរៀល
- ៩៥១៖ កញ្ញា ភន់ ស៊ាងហ៊ី ២ម៉ឺនរៀល
- ៩៥២៖ លោកស្រី រន ម៉ារ៉ា ២ម៉ឺនរៀល
- ៩៥៣៖ លោក ហួត សេរីមង្គល ៤០ម៉ឺនរៀល
- ៩៥៤៖ លោក ប៊ុន សុខមេនា ២០ម៉ឺនរៀល
- ៩៥៥៖ លោកស្រី សារ សីលី ២០ម៉ឺនរៀល
- ៩៥៦៖ លោកស្រី ស៊ឹម សុភ័ក្រ ១៥ម៉ឺនរៀល
- ៩៥៧៖ លោកស្រី ចាន់ ពិសី ១៥ម៉ឺនរៀល
- ៩៥៨៖ លោក សុខ ពុទ្ធី ១០ម៉ឺនរៀល
- ៩៥៩៖ លោក ប៉ែន ភីរម្យ ១០ម៉ឺនរៀល
- ៩៦០៖ លោកស្រី សារឿន វីរីយ៉ង់ ១០ម៉ឺនរៀល
- ៩៦១៖ លោក យូ រុទ្ធី ៤០ម៉ឺនរៀល
- ៩៦២៖ លោកស្រី គុណ សៅមិនា ២០ម៉ឺនរៀល
- ៩៦៣៖ លោក សុខ ពេជ្រ និល ១៥ម៉ឺនរៀល
- ៩៦៤៖ លោកស្រី អ៊ុច លក្ខិណា ១៥ម៉ឺនរៀល
- ៩៦៥៖ លោក រិទ្ធ សុភីរម្យ ១៥ម៉ឺនរៀល
- ៩៦៦៖ លោកស្រី ញ៉ែម សារីណេត ១០ម៉ឺនរៀល
- ៩៦៧៖ លោកស្រី កេង រស្មី ១៥ម៉ឺនរៀល
- ៩៦៨៖ លោក កែវ គឹម ហុង ១០ម៉ឺនរៀល
- ៩៦៩៖ លោកស្រី តឹក ដារី ១៥ម៉ឺនរៀល
- ៩៧០៖ លោក អាង ណាក់ ២០ម៉ឺនរៀល
- ៩៧១៖ លោក យុត ច័ន្ទយ៉ាវ៉ែន ១០ម៉ឺនរៀល

- ៩៧២៖ លោក អ៊ុក ប៉ូលីវីន្ត ១០ម៉ឺនរៀល
- ៩៧៣៖ លោក ឆេង វុត្តា ៥ម៉ឺនរៀល
- ៩៧៤៖ លោកស្រី កុច សុភារុណ ៥ម៉ឺនរៀល
- ៩៧៥៖ លោក ដួង សុផី ១០ម៉ឺនរៀល
- ៩៧៦៖ លោកស្រី មាន ទូច ៥ម៉ឺនរៀល
- ៩៧៧៖ លោក ហែម សាងម ៥ម៉ឺនរៀល
- ៩៧៨៖ លោកស្រី ភូ ស៊ីដានី ១០ម៉ឺនរៀល
- ៩៧៩៖ លោកស្រី សុក សេរីតន៍ ៤ម៉ឺនរៀល
- ៩៨០៖ លោកស្រី ឡាយ ចន្ទា ៤ម៉ឺនរៀល
- ៩៨១៖ កញ្ញា រស់ ងៃ ៤ម៉ឺនរៀល
- ៩៨២៖ លោក តែ យូរត្ន ៦ម៉ឺនរៀល
- ៩៨៣៖ លោកស្រី ណាន ផែនុន ១០ម៉ឺនរៀល
- ៩៨៤៖ លោក ស្រីន ណារ៉ូ ៥ម៉ឺនរៀល
- ៩៨៥៖ លោក កុល លីវុធ ៥ម៉ឺនរៀល
- ៩៨៦៖ លោកស្រី ប៊ុច ឆោមម៉ានិត ២ម៉ឺនរៀល
- ៩៨៧៖ លោកស្រី ម៉ម សុភី ៥ម៉ឺនរៀល
- ៩៨៨៖ លោក តឹក កក្កដា ១០ម៉ឺនរៀល
- ៩៨៩៖ លោកស្រី សោម ម៉ារឌី ១០ម៉ឺនរៀល
- ៩៩០៖ លោក ហឿង ហុងដារ ១០ម៉ឺនរៀល
- ៩៩១៖ លោក ឡាំ សុភ័ក្ត្រ ១០ម៉ឺនរៀល
- ៩៩២៖ លោក ឡេង ពីឡុត ៥ម៉ឺនរៀល
- ៩៩៣៖ លោក ម៉ី សំអាត ១០ម៉ឺនរៀល

៩៩៤៖ លោកស្រី សេង លីណា ៥ម៉ឺនរៀល

៩៩៥៖ លោក សូ សាងជាតិ ៥ម៉ឺនរៀល

៩៩៦៖ លោក ង៉ែម មុន្នី ៥ម៉ឺនរៀល

៩៩៧៖ លោក ហាស សារ៉ន ៥ម៉ឺនរៀល

៩៩៨៖ លោក លាង ឆៃហ៊ិន ៥ម៉ឺនរៀល

៩៩៩៖ លោកស្រី សួន សំភី ៥ម៉ឺនរៀល

១០០០៖ លោក ទូច ជារិន ៤ម៉ឺនរៀល

១០០១៖ លោកស្រី ហេង ឆរី ១០ម៉ឺនរៀល

១០០២៖ លោកស្រី ទេស កុសលធីតា ២ម៉ឺនរៀល

១០០៣៖ លោកស្រី ស្រី សុផារី ៣ម៉ឺនរៀល

១០០៤៖ លោកស្រី កើត ស៊ីន្នន ៤ម៉ឺនរៀល

១០០៥៖ លោកស្រី ហួយ ហេង ១ម៉ឺនរៀល

១០០៦៖ លោកស្រី ស៊ុក ស៊ុនលី ២ម៉ឺនរៀល

១០០៧៖ លោកស្រី យឹម ម៉ារ៉ុ ២ម៉ឺនរៀល

១០០៨៖ លោកស្រី លាស់ វ៉ាស៊ី ២ម៉ឺនរៀល

១០០៩៖ លោកស្រី ស៊ុន ប៊ុនមី ២ម៉ឺនរៀល

១០១០៖ លោក លាង សុភាព ៤ម៉ឺនរៀល

១០១១៖ លោក ស៊ាង តារាវិទូ ៥ម៉ឺនរៀល

១០១២៖ លោក វ៉ា សុច ៥ម៉ឺនរៀល

១០១៣៖ កញ្ញា តាំង មុយអេង ២ម៉ឺនរៀល

១០១៤៖ កញ្ញា លី សុភ័ក្រសុនីតា ២ម៉ឺនរៀល

១០១៥៖ កញ្ញា ចន ម៉ាម្លិះ ៤ម៉ឺនរៀល

១០១៦៖ កញ្ញា ម៉ម ចាន់សូលីណែត ៥ម៉ឺនរៀល

១០១៧៖ កញ្ញា តិច ម៉ារ៉ាឌី ៥ម៉ឺនរៀល

១០១៨៖ លោក អ៊ិត ឆេងហេង ២ម៉ឺនរៀល

១០១៩៖ លោក ណាត ផាន់ណាត់ ៥០ម៉ឺនរៀល

១០២០៖ លោកស្រី ឈៀ សោភ័ណ ៤០ម៉ឺនរៀល

១០២១៖ លោក អៀង សុខឃៀង ៤០ម៉ឺនរៀល

១០២២៖ លោកស្រី ហោ ផល្លា ៤០ម៉ឺនរៀល

១០២៣៖ លោកស្រី ព្រុំ សីមា ៤០ម៉ឺនរៀល

១០២៤៖ លោក អ៊ុ សុភ័ក្រ ៣០ម៉ឺនរៀល

១០២៥៖ លោក ស៊ុន សៀង ១០ម៉ឺនរៀល

១០២៦៖ លោក ហួត សុទ្ធី ១០ម៉ឺនរៀល

១០២៧៖ លោកស្រី ស៊ុន សម្បត្តិភារតី ១០ម៉ឺនរៀល

១០២៨៖ លោកស្រី ជរ សុរជាណ្ណវត្ត ១០ម៉ឺនរៀល

១០២៩៖ លោកស្រី ភោគ ភីនី ១០ម៉ឺនរៀល

១០៣០៖ លោក ស្រី សុធីវិទ្ធី ១០ម៉ឺនរៀល

១០៣១៖ លោក យុន ឧត្តម ៥ម៉ឺនរៀល

១០៣២៖ លោក យិន រតនា ១០ម៉ឺនរៀល

១០៣៣៖ លោក យុគ សុវណ្ណដារ៉ា ៨ម៉ឺនរៀល

១០៣៤៖ លោក ហេង នីរិយ៉ា ៨ម៉ឺនរៀល

១០៣៥៖ លោក ណុប រចនា ៤ម៉ឺនរៀល

១០៣៦៖ កញ្ញា លីវ ដាឡែន ៨ម៉ឺនរៀល

១០៣៧៖ លោក លឹម សុភ័ក្រ ៤០ម៉ឺនរៀល

១០៣៨៖ លោក ប្រាក់ វីរៈ ៥ម៉ឺនរៀល

១០៣៩៖ លោកស្រី ស៊ឹម ស៊ីផល្លីស ១០ម៉ឺនរៀល

១០៤០៖ លោក អ៊ុន ស៊ីណាង ៥ម៉ឺនរៀល

១០៤១៖ លោកស្រី ណុប ចិន្តា ៥ម៉ឺនរៀល

១០៤២៖ លោកស្រី តាក់ សុវណ្ណលីនី ៥ម៉ឺនរៀល

១០៤៣៖ លោក សាន សុជាតិ ១០ម៉ឺនរៀល

១០៤៤៖ លោក ភាព សោភ័ណ្ណ ៥ម៉ឺនរៀល

១០៤៥៖ លោក ហៃ វណ្ណវុធ ១០ម៉ឺនរៀល

១០៤៦៖ លោក ជឹម វិទ្ធី ៥ម៉ឺនរៀល

១០៤៧៖ លោកស្រី ជួប វត្ត ៤ម៉ឺនរៀល

១០៤៨៖ លោក វង្ស វុទ្ធី ១៥ម៉ឺនរៀល

១០៤៩៖ លោក លី សុភាព ១០ម៉ឺនរៀល

១០៥០៖ លោកស្រី គៀត ដារី ១០ម៉ឺនរៀល

១០៥១៖ លោក វ៉ាន់ ពិសិដ្ឋ ១០ម៉ឺនរៀល

១០៥២៖ លោក ខេង ហុង ៥ម៉ឺនរៀល

១០៥៣៖ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងលោកជំទាវឡុង សោភា ៥០
ម៉ឺនរៀល

១០៥៤៖ លោក ឡាយ ម៉េងស៊ុន និងលោកស្រី ហេង សុខទៀង ក្រុមហ៊ុន ភ្នំពេញសិរី (Phnom Penh Center)
៥ម៉ឺនដុល្លារ

១០៥៥៖ លោកជំទាវ ជូ ដារ៉ាវ៉េត សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី ១,២០០,០០០រៀល

១០៥៦៖ លោក សុំ វណ្ណៈ មន្ត្រីអគ្គនាយកដ្ឋានពន្ធដារ និងកញ្ញា ឈា ប៊ុនសុវណ្ណទ័យ ១០ម៉ឺនរៀល

១០៥៧៖ កញ្ញា គង់ នរនាថ ១០ម៉ឺនរៀល

១០៥៨៖ កុមារ គង់ មុនិរាជ ១០ម៉ឺនរៀល

១០៥៩៖ កុមារ គង់ មុនីកិត្យា ១០ម៉ឺនរៀល

១០៦០៖ កុមារ គង់ ពុទ្ធិមង្គល ១០ម៉ឺនរៀល

១០៦១៖ នាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុ នៃទីស្តីការគណៈរដ្ឋមន្ត្រី ៤,២០០,០០០រៀល

១០៦២៖ លោក ស ពិសិដ្ឋ អគ្គនាយកប្រតិបត្តិ គ្រឹះស្ថានគ្រួសារឥណទាន ភីអិលស៊ី ៥លានរៀល

១០៦៣៖ លោក ទី វ៉ា ប្រធាននាយកដ្ឋានទេសចរណ៍ គ.វ.ម ៨ម៉ឺនរៀល

១០៦៤៖ ក្រុមហ៊ុន អេឌី អេតស្តើក ឯ.ក ២លានរៀល

១០៦៥៖ ឯកឧត្តម មាស សារឹម និងលោកជំទាវ នាយរងខុទ្ទកាល័យ ឯកឧត្តម ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ១លានរៀល

១០៦៦៖ លោក ហ៊ឺ ជីហ្គត ១១០ដុល្លារ

១០៦៧៖ «អតីតសិស្សវិទ្យាល័យបឹងត្របែក (បាក់ឌុបឆ្នាំ១៩៨៧) ចាប់ពីលេខរៀង១០៦៧ ដល់ ១១២០»

ឧកញ៉ា ប៉ោ ឌី ២០០០ដុល្លារ

១០៦៨៖ លោក លឹម ប៊ុនផល ១០០ដុល្លារ

១០៦៩៖ ឯកឧត្តម ជិន សុភា ១០០ដុល្លារ

១០៧០៖ លោក កុល ជីតា ២០ដុល្លារ

១០៧១៖ លោក កែវ ដារិន ២៥ដុល្លារ

១០៧២៖ លោក ម៉ាន់ គឹមឡេង ១០ម៉ឺនរៀល

១០៧៣៖ លោក នេត ស៊ីវុត្តា ៥០ដុល្លារ

១០៧៤៖ លោកស្រី គង់ ម៉ារ៉ា ១០ម៉ឺនរៀល

១០៧៥៖ លោក ផេង ផល ៥០ដុល្លារ

១០៧៦៖ លោកស្រី អេង សុថានី ៥០ដុល្លារ

១០៧៧៖ ឯកឧត្តម តាំង ម៉េងលាន ១០០ដុល្លារ

១០៧៨៖ លោកស្រី សំ សុភាព ៥០ដុល្លារ

- ១០៧៩៖ លោក វង្ស វិស្សត ២០ដុល្លារ
- ១០៨០៖ លោក អ៊ុង ពង្សបញ្ញា ១០០ដុល្លារ
- ១០៨១៖ លោក លាង ហៃ ១០០ដុល្លារ
- ១០៨២៖ ឯកឧត្តម ខៀវ សុផល ១០០ដុល្លារ
- ១០៨៣៖ លោក ហួត ហាក់ ៥០ដុល្លារ
- ១០៨៤៖ លោក អ៊ឹម សហវុឌ្ឍី ២០ដុល្លារ
- ១០៨៥៖ លោក សុខ ប៊ុន ១០០ដុល្លារ
- ១០៨៦៖ លោក ប៉ាវ សាមុត ៥០ដុល្លារ
- ១០៨៧៖ លោក សៀន សុយានី ១០០ដុល្លារ
- ១០៨៨៖ លោក សួន ប៉ុណ្ណារិទ្ធ ៥០ដុល្លារ
- ១០៨៩៖ លោក ពុត សុខា និងលោកស្រី កាន់ សុធារី ១០០ដុល្លារ
- ១០៩០៖ លោក ជិន គឹមស្រេង ៥០ដុល្លារ
- ១០៩១៖ ឧកញ៉ា យាង វណ្ណា ៥០០ដុល្លារ
- ១០៩២៖ លោកស្រី វត្ត និមល ២០ម៉ឺនរៀល
- ១០៩៣៖ លោកស្រី កុក សុធារ៉ា ៥០ដុល្លារ
- ១០៩៤៖ លោក ហុក ប៉ុង ៥០ដុល្លារ
- ១០៩៥៖ វេជ្ជបណ្ឌិត លឹម តាំង ៥០ម៉ឺនរៀល
- ១០៩៦៖ លោកស្រី អ៊ុំ និមល ២០ម៉ឺនរៀល
- ១០៩៧៖ លោក គឹម ម៉េងលី ២៥ដុល្លារ
- ១០៩៨៖ អ្នកស្រី ខៀវ ណារិន ១០០ដុល្លារ
- ១០៩៩៖ លោក លាស់ រី ៥០ដុល្លារ
- ១១០០៖ អ្នកស្រី ផាង ចាន់មុន្នី ២៥ដុល្លារ

- ១១០១៖ លោក យី សំភី ២០ដុល្លារ
- ១១០២៖ លោក នូ សំណាង ២០ដុល្លារ
- ១១០៣៖ លោក ឆេង សុផាត ៥ម៉ឺនរៀល
- ១១០៤៖ លោក កាំង លាងហ៊្វិរ ៤០ដុល្លារ
- ១១០៥៖ លោក យូ ហេង ១០០ដុល្លារ
- ១១០៦៖ លោក យិន សុផល ១០ម៉ឺនរៀល
- ១១០៧៖ លោក ជីវ ស៊ីវផេង ៥០ដុល្លារ
- ១១០៨៖ លោក ម៉ក់ ប៉ូលីប៉ាត់ ៥ដុល្លារ
- ១១០៩៖ លោក កែម ស៊ីណា ៥០ដុល្លារ
- ១១១០៖ លោក ឥន ឆី ១០ម៉ឺនរៀល
- ១១១១៖ លោក ស្រ៊ុន សុខយិន ៥០ដុល្លារ
- ១១១២៖ លោកស្រី លឹម ស៊ីថា និងស្វាមី ១០ម៉ឺនរៀល
- ១១១៣៖ លោក អៀវ ទៀកឡេង និងភរិយា ១០ម៉ឺនរៀល
- ១១១៤៖ លោក ហេ វ៉ាន់ថន ២៥ដុល្លារ
- ១១១៥៖ លោក សេក ភិន ៥០ដុល្លារ
- ១១១៦៖ ឧកញ៉ា គឹម ម៉េងហួត ១០០ដុល្លារ
- ១១១៧៖ លោក ប៊ុន រិទ្ធី ២០ដុល្លារ
- ១១១៨៖ លោក ធុក ធារិទ្ធ ៥០ដុល្លារ
- ១១១៩៖ លោកស្រី កែវ លី ១០ម៉ឺនរៀល
- ១១២០៖ លោកជំទាវ ខៀវ ណារ៉េត ១០ម៉ឺនរៀល
- ១១២១៖ លោក ហ៊ួត ហៃ និងលោកស្រី ប៉ែន សុភក្រា ១លានរៀល
- ១១២២៖ ឯកឧត្តម យួន វ៉ានីន និងលោកជំទាវ មាស ផល្លី ២លានរៀល

១១២៣៖ លោក ស្រី ប៉ោយាន នាយកក្រុមហ៊ុន Greenomic Co., Ltd ១០០០ដុល្លារ

១១២៤៖ ឯកឧត្តមឧកញ៉ា ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា និងលោកជំទាវឧកញ៉ា បណ្ឌិត សេង ពុទ្ធិឆាត ២ម៉ឺនដុល្លារ

១១២៥៖ ឯកឧត្តម សួន លន់ សមាជិកព្រឹទ្ធសភា ១លានរៀល

១១២៦៖ ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា ១លានរៀល

១១២៧៖ ឯកឧត្តម ម៉ុម ឈឿន សមាជិកព្រឹទ្ធសភា ១លានរៀល

១១២៨៖ ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ១លានរៀល

១១២៩៖ ឯកឧត្តម ឡៅ ឆន សមាជិកព្រឹទ្ធសភា ១លានរៀល

១១៣០៖ ឯកឧត្តម សុខ យាត សមាជិកព្រឹទ្ធសភា ១លានរៀល

១១៣១៖ ឯកឧត្តម ព្រ័ម សាម៉ន សមាជិកព្រឹទ្ធសភា ១លានរៀល

១១៣២៖ លោកជំទាវ អ៊ុ សូម៉ានីន សមាជិកព្រឹទ្ធសភា ១លានរៀល

១១៣៣៖ ឯកឧត្តម អ៊ុក ប៊ុនឈឿក សមាជិកព្រឹទ្ធសភា ១លានរៀល

១១៣៤៖ ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភា ១លានរៀល

១១៣៥៖ ឯកឧត្តម គឹម ធាសមាជិកព្រឹទ្ធសភា ១លានរៀល

១១៣៦៖ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ១លានរៀល

១១៣៧៖ ឯកឧត្តម គឹម ណែត សមាជិកព្រឹទ្ធសភា ១លានរៀល

១១៣៨៖ ឯកឧត្តម ទេព យុទ្ធិ សមាជិកព្រឹទ្ធសភា ១លានរៀល

១១៣៩៖ ឯកឧត្តម ស្រី បេន សមាជិកព្រឹទ្ធសភា ១លានរៀល

១១៤០៖ ឯកឧត្តម លី សារី សមាជិកព្រឹទ្ធសភា ១លានរៀល

១១៤១៖ ឯកឧត្តម កុក អាន សមាជិកព្រឹទ្ធសភា ១លានរៀល

១១៤២៖ ឯកឧត្តម សត ណាឌី សមាជិកព្រឹទ្ធសភា ១លានរៀល

១១៤៣៖ លោក តិច ឧសភា ១០ម៉ឺនរៀល

- ១១៤៤៖ លោកស្រី ភោក ច័ន្ទរតនា ១០ម៉ឺនរៀល
- ១១៤៥៖ ឧត្តមសេនីយ៍ត្រី ម៉ៅ សុបញ្ញា និងលោកស្រី ៤០ម៉ឺនរៀល
- ១១៤៦៖ សហគមន៍ភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ៩១០០ដុល្លារ
- ១១៤៧៖ ក្រុមការងារវិមានសន្តិភាព ៤០ម៉ឺនរៀល
- ១១៤៨៖ ឧកញ៉ា លី ប៉ាយ និងលោកជំទាវ ព្រមទាំងបុត្រ ៨០០០ដុល្លារ
- ១១៤៩៖ ឯកឧត្តម អ៊ិន វីរជាតិ រដ្ឋលេខាធិការ និងលោកជំទាវ ២លានរៀល
- ១១៥០៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ១ម៉ឺនដុល្លារ និង ២,៨០០,០០០រៀល
- ១១៥១៖ លោកឧកញ៉ា លឹម រស់ និងលោកជំទាវ ១ម៉ឺនដុល្លារ
- ១១៥២៖ លោកឧកញ៉ា លឹម ប៊ុនសួរ និងលោកជំទាវ ១ម៉ឺនដុល្លារ
- ១១៥៣៖ ឯកឧត្តម បណ្ឌិត ម៉ា ឈឿន និងលោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី ១ម៉ឺនដុល្លារ
- ១១៥៤៖ ឯកឧត្តម ឈឿន កុសលវីរៈ និងលោកជំទាវ ២០០០ដុល្លារ
- ១១៥៥៖ ឯកឧត្តម សន្តិបណ្ឌិត ខុល គឿន និងលោកជំទាវ សម លក្ខិណា ១ម៉ឺនដុល្លារ
- ១១៥៦៖ ឯកឧត្តម ពេជ សោភ័ន និងលោកជំទាវ ៥លានរៀល
- ១១៥៧៖ លោក សេង នាង ចៅក្រមតុលាការកំពូល និងលោកស្រី ១លានរៀល
- ១១៥៨៖ លោកជំទាវឧកញ៉ា ង៉ុវ ម៉ុច និងលោកឧកញ៉ា ង៉ុវ ស្រីន ១០០លានរៀល
- ១១៥៩៖ សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមឧបត្ថម្ភ ១០ម៉ឺនដុល្លារ
- ១១៦០៖ ឯកឧត្តម អ៊ុំ បុង អនុប្រធានក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ទីស្តីការគណៈរដ្ឋមន្ត្រី ២លាន
រៀល
- ១១៦១៖ លោក ធុច បញ្ចៈកំពូល អនុប្រធាននាយកដ្ឋាន នៃអាជ្ញាធរសវនកម្មជាតិ ១លានរៀល
- ១១៦២៖ កញ្ញា ឈិត សុវណ្ណបញ្ញា ១០០០ដុល្លារ
- ១១៦៣៖ លោក Teab Samnang ១០ដុល្លារ
- ១១៦៤៖ នាយឧត្តមសេនីយ៍ សម តារា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ៥០០ដុល្លារ

- ១១៦៥៖ ឯកឧត្តម គឹម សន្តិភាព និងលោកជំទាវ ៥លានរៀល
- ១១៦៦៖ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត និងលោកជំទាវ ៥លានរៀល
- ១១៦៧៖ ឯកឧត្តម សុខ វាសនា និងលោកជំទាវ ៥លានរៀល
- ១១៦៨៖ ឯកឧត្តម ស៊ិនី វង្សវិសិដ្ឋ ៥លានរៀល
- ១១៦៩៖ លោកឧកញ៉ា អ៊ុក គឹមសាន និងលោកជំទាវ ៥លានរៀល
- ១១៧០៖ ក្រុមហ៊ុន Camwill Global Co., Ltd ១០លានរៀល
- ១១៧១៖ ឯកឧត្តម អ៊ឹម សិទ្ធិរ៉ា និងលោកជំទាវ ៥លានរៀល
- ១១៧២៖ ឯកឧត្តម មាន ចាន់យ៉ាដា និងលោកជំទាវ ២លានរៀល
- ១១៧៣៖ ក្រុមហ៊ុន 555-Auto Premium Cars ១លានរៀល
- ១១៧៤៖ ឯកឧត្តម សុខ សុមនា និងលោកជំទាវ ១លានរៀល
- ១១៧៥៖ ឯកឧត្តម លឹម សៀងហេង ១លានរៀល
- ១១៧៦៖ លោក អ៊ុត សំអាន និងភរិយា ១លានរៀល
- ១១៧៧៖ លោក ឡាយ សាយ និងភរិយា ១លានរៀល
- ១១៧៨៖ លោក ស សារិន និងភរិយា ១លានរៀល
- ១១៧៩៖ លោក លី សារុន និងភរិយា ១លានរៀល
- ១១៨០៖ ឯកឧត្តម ស៊ុយ ជីហ៊ាង និងលោកជំទាវ ១០០០ដុល្លារ
- ១១៨១៖ ឯកឧត្តម កៅ ថាច និងលោកជំទាវ ៤លានរៀល
- ១១៨២៖ ឯកឧត្តម អ៊ុក ភារៈ និងលោកជំទាវ ៥០០ដុល្លារ
- ១១៨៣៖ ឯកឧត្តម យន ជី និងលោកជំទាវ ១០០ដុល្លារ
- ១១៨៤៖ ឯកឧត្តម វ៉ា សុធា និងលោកជំទាវ ១០០០ដុល្លារ
- ១១៨៥៖ លោក ញ៉ែម ដារិទ្ធ និងភរិយា ១០០ដុល្លារ
- ១១៨៦៖ ឯកឧត្តម គង់ ច័ន្ទវាសនា និងក្រុមការងារ ទទួលបន្ទុកប្រទេសជប៉ុន ១០០ដុល្លារ

- ១១៨៧៖ លោកស្រី វី ច័ន្ទសុនិការ និងស្វាមី ១០០ដុល្លារ
- ១១៨៨៖ ឯកឧត្តម ឡេង ចាន់វីរៈ និងលោកជំទាវ ២០០ដុល្លារ
- ១១៨៩៖ លោក ឯក យុនឡឿន និងភរិយា ១០០ដុល្លារ
- ១១៩០៖ លោក ស៊ីវ វិសេស និងភរិយា ១០០ដុល្លារ
- ១១៩១៖ លោក ចាន់ ដេវីត និងភរិយា ១០០ដុល្លារ
- ១១៩២៖ លោក សែម វណ្ណៈ និងភរិយា ១០០ដុល្លារ
- ១១៩៣៖ ឯកឧត្តម ហ៊ុល ប៊ុនថា និងលោកជំទាវ ៥០០ដុល្លារ
- ១១៩៤៖ លោក ចាន់ ហុង និងភរិយា ២០០ដុល្លារ
- ១១៩៥៖ ឯកឧត្តម សំរិត សាត និងលោកជំទាវ ១០០ដុល្លារ
- ១១៩៦៖ ឯកឧត្តម ប៉ៅ ពុទ្ធវិទ្ធ និងលោកជំទាវ ១០០ដុល្លារ
- ១១៩៧៖ លោក នាង សំអូន និងភរិយា ២០០ដុល្លារ
- ១១៩៨៖ ឯកឧត្តម ញឹក វណ្ណារ៉ា និងលោកជំទាវ ១០០ដុល្លារ
- ១១៩៩៖ លោក ជុន សុភាព និងភរិយា ១០០ដុល្លារ
- ១២០០៖ លោកឧកញ៉ា សុង សារ៉ន និងលោកជំទាវ ៥០០ដុល្លារ
- ១២០១៖ ឯកឧត្តម ច័ន្ទ សត្តា និងលោកជំទាវ ១០០ដុល្លារ
- ១២០២៖ ឯកឧត្តម រាជ សម្រេច និងលោកជំទាវ ១០០ដុល្លារ
- ១២០៣៖ លោក ឈៀង គឹមសាយ និងភរិយា ១០០ដុល្លារ
- ១២០៤៖ ឯកឧត្តម សាយ ម៉េងឈាង និងលោកជំទាវ ១០០ដុល្លារ
- ១២០៥៖ ឯកឧត្តម ប្រាក់ សុខយូ និងលោកជំទាវ ១លានរៀល
- ១២០៦៖ លោក ហេង កាវ៉ូ និងភរិយា ១លានរៀល
- ១២០៧៖ លោកបណ្ឌិត លាប ប៉ូឡូ និងភរិយា ១លានរៀល
- ១២០៨៖ ឧត្តមសេនីយ៍ទោ ប៊ី ណាស៊ី អនុប្រធានលេខាធិការដ្ឋាន គ.ប.ជ.ក ក្រសួងមហាផ្ទៃ ១០០ដុល្លារ

- ១២០៩៖ ឯកឧត្តម អ៊ុំ សីហា និងលោកជំទាវ ១០០០ដុល្លារ
- ១២១០៖ ឯកឧត្តម មុឺញ បានកុសល និងលោកជំទាវ ១០០០ដុល្លារ
- ១២១១៖ ឯកឧត្តម អេង រតនា និងលោកជំទាវ ១០០០ដុល្លារ
- ១២១២៖ ឯកឧត្តម មៀច សម្បើន ទីប្រឹក្សាក្រសួងមហាផ្ទៃ ២៥ដុល្លារ
- ១២១៣៖ លោក ណាយ គឹមហុង និងលោកស្រី ឆេង ស៊ីវហ៊ុច នៅទូរទស្សន៍ជាតិកម្ពុជា (ទទក) ១៨ដុល្លារ
- ១២១៤៖ លោក លន់ រដ្ឋា មគ្គុទ្ទេសទេសចរណ៍ភាសាចិនខេត្តសៀមរាប ១០០ដុល្លារ
- ១២១៥៖ ឧកញ៉ា ខូរ គឹមបាក់ និងលោកជំទាវ ៤ម៉ឺនដុល្លារ
- ១២១៦៖ ហាងលក់ពេជ្រប្រាសាទពេជ្រ ១០០០ដុល្លារ
- ១២១៧៖ លោកជំទាវ មាយ ឡាញ់ នៃប៉េណា ១លានរៀល
- ១២១៨៖ លោកជំទាវ ម៉ូល សាលីម ប៉ែនយ៉េត ១លានរៀល
- ១២១៩៖ ឯកឧត្តម មាស សារិន និងលោកជំទាវ ៥០ម៉ឺនរៀល
- ១២២០៖ ឯកឧត្តម ម៉ៅ ចូរ៉ា និងលោកជំទាវ ៥០ម៉ឺនរៀល
- ១២២១៖ ឯកឧត្តម ឌី ពៅ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ១០លានរៀល
- ១២២២៖ លោកស្រី ចូ លី ប្រធានក្រុមហ៊ុន ហ្សូត. អិល ខនសាល់ធនស៊ី ស៊ីវីស ឯ.ក ១ម៉ឺនដុល្លារ
- ១២២៣៖ ក្រុមហ៊ុន ORKIDE GROUP ១០ម៉ឺនដុល្លារ
- ១២២៤៖ លោក សូ សីហា និងលោកស្រី ជា សុជាតា ១លានរៀល
- ១២២៥៖ លោក អ៊ុំ នី និងលោកស្រី ប៉ា សុគន្ធារី ១០ម៉ឺនរៀល
- ១២២៦៖ កុមារា ឌីណាន ខេមរាបុត្រ និងកុមារា ឌីណាន សុវណ្ណភូមិ ១០ម៉ឺនរៀល
- ១២២៧៖ លោកឧកញ៉ា យ៉ន សេងហាន និងលោកជំទាវ ម៉ៃ សុម៉ាលី អគ្គនាយកក្រុមហ៊ុន សេងហាង ឯ.ក ១០លានរៀល
- ១២២៨៖ លោក សេង លី និងលោកស្រី គឹម ឈីន ៩០០ដុល្លារ

១២២៩៖ លោកជំទាវ ស៊ី ម៉ានិត និងក្រុមគ្រួសារ ៥០០០ដុល្លារ

១២៣០៖ លោក ខៀវ សារិទ្ធិ សមាជិកក្រុមប្រឹក្សា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងជាសមាជិក សសយក ស្រុកភ្នំព្រឹក ២០០ដុល្លារ

១២៣១៖ លោក អ៊ុន សាលីន និងលោកស្រី វណ្ណ សូដាលាត ១លានរៀល

១២៣២៖ ថ្នាក់ដឹកនាំ និងមន្ត្រីសវនករទាំងអស់ នៃនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ ៨,៨១០,០០០រៀល និង ៣១១០ដុល្លារ

១២៣៣៖ សហគមន៍នៃអគ្គនាយកដ្ឋានពន្ធដារ ៩,០០៥,០០០រៀល

១២៣៤៖ ឧកញ៉ា ជាម យុនណាត និងលោកជំទាវ ១ម៉ឺនដុល្លារ

១២៣៥៖ ឯកឧត្តម ពេជ្រ គឹមស្រីវង់ និងលោកជំទាវ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ១លានរៀល

១២៣៦៖ ឯកឧត្តម ជៀប ស៊ីវន និងលោកជំទាវ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ១លានរៀល

១២៣៧៖ លោក ឆៃ សុខឡេង ៤០ដុល្លារ

១២៣៨៖ លោកនាយ អាកាសយានិក បេ ផល ក្រុមហ៊ុន JC International Airline ២០០ដុល្លារ

១២៣៩៖ លោកជំទាវ ខេង សំរ៉ាដា ២លានរៀល

១២៤០៖ លោកជំទាវ គឹម ស៊ីផាត់ ៥០ម៉ឺនរៀល

១២៤១៖ លោកជំទាវ ស៊ីវណ្ណ បុទុម ៥០ម៉ឺនរៀល

១២៤២៖ លោកជំទាវ អ៊ឹម ស៊ីថៃ ៤០ម៉ឺនរៀល

១២៤៣៖ លោកជំទាវ សាន្ត អរុណ ៤០ម៉ឺនរៀល

១២៤៤៖ លោកជំទាវ ម៉ាន ចិន្ដា ៤០ម៉ឺនរៀល

១២៤៥៖ លោកជំទាវ រុន សុវណ្ណទេវី ៤០ម៉ឺនរៀល

១២៤៦៖ លោកជំទាវ ប៊ុន ពុទ្ធិ ២០ម៉ឺនរៀល

១២៤៧៖ លោកជំទាវ ពេជ ពិទ្ធករដ្ឋា ២០ម៉ឺនរៀល

១២៤៨៖ លោកជំទាវ សុខ មុនី ១០ម៉ឺនរៀល

- ១២៤៩៖ លោកជំទាវ ឡុង សុផលី ១០ម៉ឺនរៀល
- ១២៥០៖ លោកជំទាវ មាន ស្រីណូ ១០ម៉ឺនរៀល
- ១២៥១៖ លោកជំទាវ ជា ហ្វឺង ៤០ម៉ឺនរៀល
- ១២៥២៖ លោកជំទាវ ញាណ សុចិត្រា ២០ម៉ឺនរៀល
- ១២៥៣៖ លោកជំទាវ ចាន់ សុធាវី ២០ម៉ឺនរៀល
- ១២៥៤៖ លោកជំទាវ ប៊ុនឈិត វាសនា ២០ម៉ឺនរៀល
- ១២៥៥៖ ឯកឧត្តម ថេ ឈុនហាក់ ២០ម៉ឺនរៀល
- ១២៥៦៖ លោកជំទាវ ឆាយ សន និងលោកជំទាវ ហេង ស៊ីបុន ២០ម៉ឺនរៀល
- ១២៥៧៖ លោកជំទាវ កេត សំអាត ១០ម៉ឺនរៀល
- ១២៥៨៖ លោកជំទាវ ឆុយ គឹមសិរ ១០ម៉ឺនរៀល
- ១២៥៩៖ លោកជំទាវ គង់ សំអូន ១០ម៉ឺនរៀល
- ១២៦០៖ លោកជំទាវ ជិន ស៊ីវេត ១០ម៉ឺនរៀល
- ១២៦១៖ ឯកឧត្តម ឡេវ ណាល់ ១០ម៉ឺនរៀល
- ១២៦២៖ ឯកឧត្តម យឹម សាម៉ន ១០ម៉ឺនរៀល
- ១២៦៣៖ លោកជំទាវ កែ ច័ន្ទដួង ១០ម៉ឺនរៀល
- ១២៦៤៖ លោកជំទាវ កេត ម៉ារឌី ១០ម៉ឺនរៀល
- ១២៦៥៖ លោកជំទាវ ខៀវ សិរីវិទ្យា ១០ម៉ឺនរៀល
- ១២៦៦៖ លោកជំទាវ ប៉ូអាន ស៊ីវុត្តា ១០ម៉ឺនរៀល
- ១២៦៧៖ លោកស្រី ដើក ហន ១លានរៀល
- ១២៦៨៖ លោកស្រី គង់ ឫទ្ធិ ២០ម៉ឺនរៀល
- ១២៦៩៖ លោកស្រី និត ស្រីយ៉ា ១០ម៉ឺនរៀល
- ១២៧០៖ លោកស្រី យិន សារ៉ាត់ ១០ម៉ឺនរៀល

- ១២៧១៖ លោកស្រី ឌី វ៉ានី ១០ម៉ឺនរៀល
- ១២៧២៖ លោកស្រី សុត ស៊ីផុន ១០ម៉ឺនរៀល
- ១២៧៣៖ លោកស្រី សេង ផលដារិន ១០ម៉ឺនរៀល
- ១២៧៤៖ លោកស្រី ស ស៊ីណេត ៥ម៉ឺនរៀល
- ១២៧៥៖ លោក ស៊ី សុវណ្ណសាន ៥ម៉ឺនរៀល
- ១២៧៦៖ លោកស្រី ជូ សុខផានី ១០ម៉ឺនរៀល
- ១២៧៧៖ លោកស្រី អ៊ុក ណានី ១០ម៉ឺនរៀល
- ១២៧៨៖ លោក ធៀម គឹមហួ ១៥ម៉ឺនរៀល
- ១២៧៩៖ លោកស្រី សារូ រដ្ឋចរិយា ១០ម៉ឺនរៀល
- ១២៨០៖ លោកស្រី ស្នង ម៉ារ៉ាដា ១០ម៉ឺនរៀល
- ១២៨១៖ លោក ហ៊ី សុផានី ៤ម៉ឺនរៀល
- ១២៨២៖ លោក សុខ កុសល ២ម៉ឺនរៀល
- ១២៨៣៖ លោកស្រី ចេង ជិនណេត ១០ម៉ឺនរៀល
- ១២៨៤៖ លោកស្រី កង់ វីយ៉ា ៤០ម៉ឺនរៀល
- ១២៨៥៖ លោកស្រី មៀច សុទ្ធារី ២០ម៉ឺនរៀល
- ១២៨៦៖ លោកស្រី សៅ ស៊ីចូ ៥ម៉ឺនរៀល
- ១២៨៧៖ លោក មាស ជីវុធ ៥ម៉ឺនរៀល
- ១២៨៨៖ លោក ញីប លក្ខណា ៨ម៉ឺនរៀល
- ១២៨៩៖ លោកស្រី ទេស ស្រីតូច ៥ម៉ឺនរៀល
- ១២៩០៖ កញ្ញា សិទ្ធិ ចាន់ណារតន៍ ៥ម៉ឺនរៀល
- ១២៩១៖ កញ្ញា លន់ សុភា ៥ម៉ឺនរៀល
- ១២៩២៖ លោកស្រី លឹម ស្រីនី ៤ម៉ឺនរៀល

- ១២៩៣៖ កញ្ញា សរ សុំម្ល ៤ម៉ឺនរៀល
- ១២៩៤៖ កញ្ញា ទេព សាវស្វម៉ានិតា ២ម៉ឺនរៀល
- ១២៩៥៖ កញ្ញា វិទ្ធុ ច័ន្ទម៉ូនីកា ១ម៉ឺនរៀល
- ១២៩៦៖ លោក យឹម វិចិត្រតារ៉ា ៤ម៉ឺនរៀល
- ១២៩៧៖ លោកស្រី ចាន់ សាមីឌី ៥ម៉ឺនរៀល
- ១២៩៨៖ លោកស្រី លាង ចាន់ធី ៥ម៉ឺនរៀល
- ១២៩៩៖ លោកស្រី មន ណារី ២ម៉ឺនរៀល
- ១៣០០៖ លោកស្រី រាជ ប៊ូណារ៉ា ២ម៉ឺនរៀល
- ១៣០១៖ លោកស្រី ចាប ធីតា ១ម៉ឺនរៀល
- ១៣០២៖ លោកស្រី ប៉ោង សុធី ៥ម៉ឺនរៀល
- ១៣០៣៖ លោកស្រី អាយ សោភា ៤ម៉ឺនរៀល
- ១៣០៤៖ លោកស្រី ថន ភាពជានិតា ២២២០០រៀល
- ១៣០៥៖ លោក ជា ហាន់ ៥ម៉ឺនរៀល
- ១៣០៦៖ លោក ហុង ភូម៉ា ២ម៉ឺនរៀល
- ១៣០៧៖ លោកស្រី គឹម ជានី ១០ម៉ឺនរៀល
- ១៣០៨៖ លោកស្រី តៃ រួចលីម ១០ម៉ឺនរៀល
- ១៣០៩៖ លោកស្រី យឹម សុវណ្ណនី ៥ម៉ឺនរៀល
- ១៣១០៖ លោកស្រី តៃ ទេវី ១០ម៉ឺនរៀល
- ១៣១១៖ លោកស្រី អ៊ុក កុសុមៈកេសី ២ម៉ឺនរៀល
- ១៣១២៖ លោកស្រី ជា សុជាតា ២ម៉ឺនរៀល
- ១៣១៣៖ លោកស្រី សូរ ណារិកា ២ម៉ឺនរៀល
- ១៣១៤៖ លោកស្រី ម៉េង ឌីណា ២ម៉ឺនរៀល

១៣១៥៖ លោកស្រី សាយ សុភា ២ម៉ឺនរៀល

១៣១៦៖ លោកស្រី ឌឹម និតី ២ម៉ឺនរៀល

១៣១៧៖ លោកស្រី សោមធន ច័ន្ទចរិយា ១ម៉ឺនរៀល

១៣១៨៖ កញ្ញា ហេង សម្បស្ស ១ម៉ឺនរៀល

១៣១៩៖ លោក ឌឹម ណាលីម ១ម៉ឺនរៀល

១៣២០៖ លោកស្រី វ៉ែន ស៊ីថា ១ម៉ឺនរៀល

១៣២១៖ លោកស្រី ពៅសូនី ១ម៉ឺនរៀល

១៣២២៖ កញ្ញា ស្នង មិនា ១ម៉ឺនរៀល

១៣២៣៖ លោកស្រី កែវ វង្សនា ២០ម៉ឺនរៀល

១៣២៤៖ លោកស្រី ប៉ែន គន្ធា ១០ម៉ឺនរៀល

១៣២៥៖ លោកស្រី អ៊ុង ខេមរា ៣ម៉ឺនរៀល

១៣២៦៖ លោកស្រី ហេង នារីផល ៣ម៉ឺនរៀល

១៣២៧៖ លោកស្រី មាស ពិសី ១ម៉ឺនរៀល

១៣២៨៖ កញ្ញា ទឹម ពេជ្រកេស្សី ១ម៉ឺនរៀល

១៣២៩៖ លោក អ៊ិន បុត្រ ១ម៉ឺនរៀល

១៣៣០៖ លោកស្រី តែ សុខខេង ១ម៉ឺនរៀល

១៣៣១៖ លោក ប៉េង សុធីណា ២ម៉ឺនរៀល

១៣៣២៖ លោកស្រី ប្រាក់ សោភា ៣ម៉ឺនរៀល

១៣៣៣៖ លោក សៀន វណ្ណារ៉ូ ១ម៉ឺនរៀល

១៣៣៤៖ លោកស្រី ឆយ ឡារី ២ម៉ឺនរៀល

១៣៣៥៖ លោក ម៉ម វណ្ណៈ ២ម៉ឺនរៀល

១៣៣៦៖ កញ្ញា វ៉ាត ឈុនលាង ២ម៉ឺនរៀល

- ១៣៣៧៖ លោក ប៉ែន សម្បត្តិ ៥ម៉ឺនរៀល
- ១៣៣៨៖ លោកស្រី រស់ សុវណ្ណា ២ម៉ឺនរៀល
- ១៣៣៩៖ លោកស្រី ប៉េង ស្រីភ័ស្ស ៤ម៉ឺនរៀល
- ១៣៤០៖ លោកស្រី ប៉ែន សំអុល ២ម៉ឺនរៀល
- ១៣៤១៖ លោកស្រី សៀង សុខចំរើន ២ម៉ឺនរៀល
- ១៣៤២៖ កញ្ញា ឆន រដ្ឋា ៤ម៉ឺនរៀល
- ១៣៤៣៖ លោកស្រី គាំ សុថានី ២ម៉ឺនរៀល
- ១៣៤៤៖ លោកស្រី ម៉ៅ វណ្ណថា ២ម៉ឺនរៀល
- ១៣៤៥៖ លោកស្រី ឆិន ទិត្យទិនី ២ម៉ឺនរៀល
- ១៣៤៦៖ កញ្ញា អ៊ុក ច័ន្ទស៊ីថា ២ម៉ឺនរៀល
- ១៣៤៧៖ កញ្ញា ផៃ ច័ន្ទមករា ៤ម៉ឺនរៀល
- ១៣៤៨៖ លោកស្រី តៃ ដាលិន ៥ម៉ឺនរៀល
- ១៣៤៩៖ កញ្ញា ឌី ឆវ៉ាន់ ១ម៉ឺនរៀល
- ១៣៥០៖ កញ្ញា គឹម សុខណ្ណារី ២ម៉ឺនរៀល
- ១៣៥១៖ លោក ផុន ពុធ បូរី ២០ម៉ឺនរៀល
- ១៣៥២៖ លោកស្រី សំសោភ័ណ ៥ម៉ឺនរៀល
- ១៣៥៣៖ លោកស្រី ទី រស្មី ១០ម៉ឺនរៀល
- ១៣៥៤៖ លោក ទេព ស៊ីមន ៥ម៉ឺនរៀល
- ១៣៥៥៖ លោកស្រី ស៊ុន ម៉ូនិច ១០ម៉ឺនរៀល
- ១៣៥៦៖ លោកស្រី ហុង សុគន្ធ ៣ម៉ឺនរៀល
- ១៣៥៧៖ លោកស្រី សុខ ចាន់រស្មី ២ម៉ឺនរៀល
- ១៣៥៨៖ លោកស្រី ហ៊ឹង ឌីម៉ង់ ៣ម៉ឺនរៀល

- ១៣៥៩៖ កញ្ញា សន សុណាន ៥ម៉ឺនរៀល
- ១៣៦០៖ លោកស្រី អ៊ុំ សុវណ្ណវាសនា ៥ម៉ឺនរៀល
- ១៣៦១៖ កញ្ញា ឯម សេដ្ឋវិសាល ៤ម៉ឺនរៀល
- ១៣៦២៖ កញ្ញា តោ ស្រីមុំ ២ម៉ឺនរៀល
- ១៣៦៣៖ លោក ហេង ប៊ុនខេង ៤ម៉ឺនរៀល
- ១៣៦៤៖ លោក អ៊ុំ កក្កដា ១ម៉ឺនរៀល
- ១៣៦៥៖ លោកស្រី ប្រាក់ សុម៉ាលី ២ម៉ឺនរៀល
- ១៣៦៦៖ កញ្ញា តូអង្ការ៉ា ធួចង ២ម៉ឺនរៀល
- ១៣៦៧៖ ប្រាក់ក្នុងនាយកដ្ឋាន (នា.ការពារផ្លូវច្បាប់) ៥០ម៉ឺនរៀល
- ១៣៦៨៖ លោក សោម ពិសិដ្ឋ ១០ម៉ឺនរៀល
- ១៣៦៩៖ លោកស្រី ជា ណាលីន ៨ម៉ឺនរៀល
- ១៣៧០៖ លោកស្រី គង់ សំនិត ១០ម៉ឺនរៀល
- ១៣៧១៖ លោកស្រី ម៉ុញ ទឹមសុផារិន ៥ម៉ឺនរៀល
- ១៣៧២៖ លោក ទេព ដារាបញ្ញា ២ម៉ឺនរៀល
- ១៣៧៣៖ លោកស្រី ហ៊ឹម សារឿន ២ម៉ឺនរៀល
- ១៣៧៤៖ កញ្ញា សុផាន វល័ក្ខ ៥ម៉ឺនរៀល
- ១៣៧៥៖ លោកស្រី ណុប សុខហាក់ ៥ម៉ឺនរៀល
- ១៣៧៦៖ អ្នកស្រី ខាត់ ណារ៉េត ៥ម៉ឺនរៀល
- ១៣៧៧៖ លោកស្រី ឌុក ម៉ាឡានី ៥ម៉ឺនរៀល
- ១៣៧៨៖ លោកស្រី ទូច មករា ២ម៉ឺនរៀល
- ១៣៧៩៖ ផ្នែកនីតិកម្ម ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ២០ម៉ឺនរៀល
- ១៣៨០៖ ផ្នែកផែនការនិងសហប្រតិបត្តិការ (ក្រុមប្រឹក្សាជាតិ) ២០ម៉ឺនរៀល

១៣៨១៖ លោកស្រី អ៊ុក ណានូ ៥ម៉ឺនរៀល

១៣៨២៖ លោក ស៊ឹម សុផារិទ្ធ ៤ម៉ឺនរៀល

១៣៨៣៖ លោកស្រី ហ៊ូ ចិន្តា ៤ម៉ឺនរៀល

១៣៨៤៖ លោក ជ័រ ច័ន្ទដារ៉ា ៤ម៉ឺនរៀល

១៣៨៥៖ លោកស្រី ខុន វ៉ាលីន ១ម៉ឺនរៀល

១៣៨៦៖ កញ្ញា សំបូរ សុភ័ក្រិរិដា ១ម៉ឺនរៀល

១៣៨៧៖ លោកស្រី យន ឱនរ៉ាវី ៥ម៉ឺនរៀល

១៣៨៨៖ លោកស្រី ចងកៀន ឆ័យម៉ាលី ១០ម៉ឺនរៀល

១៣៨៩៖ លោកស្រី អ៊ុក សុខមុនី ២ម៉ឺនរៀល

១៣៩០៖ លោកស្រី សោម អង្ការ៉ា ៦ម៉ឺនរៀល

១៣៩១៖ លោក យិន កន្ទិកា ៥ម៉ឺនរៀល

១៣៩២៖ លោក ហារ សុវណ្ណ ៥ម៉ឺនរៀល

១៣៩៣៖ លោកស្រី យ៉ាន់ ម៉ូនិកា ៤ម៉ឺនរៀល

១៣៩៤៖ លោកស្រី នាង ណារី ៤ម៉ឺនរៀល

១៣៩៥៖ លោកស្រី សោម មុន្នីចិន្តា ៤ម៉ឺនរៀល

១៣៩៦៖ លោកស្រី ព្រាប ស្រីលក្ខិណា ២ម៉ឺនរៀល

១៣៩៧៖ លោកស្រី គិន ឈាដាវេត ២ម៉ឺនរៀល

១៣៩៨៖ លោកស្រី ហិន កញ្ជុនា ១ម៉ឺនរៀល

១៣៩៩៖ កញ្ញា សៅ អុណម៉ារ៉ាឌី ២ម៉ឺនរៀល

១៤០០៖ លោកស្រី ស៊ុន ចន្ទា ១ម៉ឺនរៀល

១៤០១៖ កញ្ញា ហេង ស្រីនិច ២ម៉ឺនរៀល

១៤០២៖ លោកស្រី យិល កែវ ២ម៉ឺនរៀល

១៤០៣៖ លោកស្រី ធៀន សមនា ៣ម៉ឺនរៀល

១៤០៤៖ លោកស្រី សាវ គឹមសៀន ៨ម៉ឺនរៀល

១៤០៥៖ លោកស្រី គី ណារ៉ែន ៥ម៉ឺនរៀល

១៤០៦៖ លោកស្រី ស មិនា ៥ម៉ឺនរៀល

១៤០៧៖ លោកស្រី ហឿប ធិបធីដាវី ៤ម៉ឺនរៀល

១៤០៨៖ លោកស្រី មុំ លក្ខិណា ៤ម៉ឺនរៀល

១៤០៩៖ លោក ព្រំ សិរីកុសល់ ២ម៉ឺនរៀល

១៤១០៖ លោកស្រី សៅ សុភារ៉នី ៤ម៉ឺនរៀល

១៤១១៖ កញ្ញា ឆាប់ នីកា ២ម៉ឺនរៀល

១៤១២៖ លោកស្រី ទេព មន្តី ៣ម៉ឺនរៀល

១៤១៣៖ នាយកដ្ឋានស្ត្រី និងសុខភាព ២០ម៉ឺនរៀល

១៤១៤៖ លោក សៅ វង្សវិរៈ ៥ម៉ឺនរៀល

១៤១៥៖ លោក តុង តុលា ៥ម៉ឺនរៀល

១៤១៦៖ លោក ស៊ី សុវណ្ណរត្នី ២ម៉ឺនរៀល

១៤១៧៖ កញ្ញា សួន ខាន់រា ១ម៉ឺនរៀល

១៤១៨៖ កញ្ញា ស្នង សុភក្រី ១ម៉ឺនរៀល

១៤១៩៖ លោកស្រី បុណ្យនី មល្លិកា ១ម៉ឺនរៀល

១៤២០៖ លោកស្រី ប៊ុន សុគន្ធិ ៥ម៉ឺនរៀល

១៤២១៖ កញ្ញា យឿង ចាន់ឌី ៥ម៉ឺនរៀល

១៤២២៖ មូលនិធិក្តីបបាលទាត់ ជីវិតសុខសែនជ័យ ២៦៤០០០រៀល ៤៥០ដុល្លារ

១៤២៣៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ៤០លានរៀល

១៤២៤៖ ឯកឧត្តម ហួត ចាន់យ៉ាវ៉ត និងលោកជំទាវ សូ ស្រីមុំ ២លានរៀល

- ១៤២៥៖ ក្រុមសមាជិកគណៈកម្មការទី៤ នៃព្រឹទ្ធសភា ៤លានរៀល
- ១៤២៦៖ ឯកឧត្តម ឆាយ វណ្ណា និងលោកជំទាវសមាជិកព្រឹទ្ធសភា ១លានរៀល
- ១៤២៧៖ លោក ផែន ដារ៉ា និងលោក ឡេង ឡៃ ១លានរៀល
- ១៤២៨៖ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ៦,៧០០,០០០រៀល ៣១៥ដុល្លារ
- ១៤២៩៖ លោកស្រី ចិន្តា លក្ខិណា បុគ្គលិកទូរទស្សន៍បាយ័ន និងស្វាមី ១០ម៉ឺនរៀល
- ១៤៣០៖ ឯកឧត្តម ជា ពៅ អគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ៣០ម៉ឺនរៀល
- ១៤៣១៖ លោកស្រី សាន់ ស្រីកែវ អ្នកអានព័ត៌មានទូរទស្សន៍បាយ័ន និងស្វាមី ១០ម៉ឺនរៀល
- ១៤៣២៖ លោក រិទ្ធ ណារ៉ា បុគ្គលិកក្រសួងផែនការ ៥ម៉ឺនរៀល
- ១៤៣៣៖ លោកស្រី សុខ ចាន់សុខា និងស្វាមី ៦ម៉ឺនរៀល
- ១៤៣៤៖ កញ្ញា ពៅ រក្សា អ្នកអានព័ត៌មានទូរទស្សន៍បាយ័ន ១០ម៉ឺនរៀល
- ១៤៣៥៖ កញ្ញា អាន សំណាង អ្នកអានព័ត៌មានទូរទស្សន៍បាយ័ន ១០ម៉ឺនរៀល
- ១៤៣៦៖ ឯកឧត្តម លឹម សុថាវ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១លានរៀល
- ១៤៣៧៖ ឯកឧត្តម សុខុម វិទ្ធីវ័ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ៨០ម៉ឺនរៀល
- ១៤៣៨៖ ឯកឧត្តម តុប ចាន់រី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ៤០ម៉ឺនរៀល
- ១៤៣៩៖ ឯកឧត្តម ហែម សុវិញ្ញ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ២០ម៉ឺនរៀល
- ១៤៤០៖ ឯកឧត្តម សុខ សារ៉ន ទីប្រឹក្សា នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១០០ដុល្លារ
- ១៤៤១៖ ឯកឧត្តម កោ ជុន ទីប្រឹក្សា នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ៤ម៉ឺនរៀល
- ១៤៤២៖ ឯកឧត្តម សរ ឈុនលឹម ទីប្រឹក្សា នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ៤ម៉ឺនរៀល
- ១៤៤៣៖ ឯកឧត្តម លឹម ម៉េងស្រួយ ទីប្រឹក្សា នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ៥០ដុល្លារ
- ១៤៤៤៖ ឯកឧត្តម លី សុវណ្ណវិទ្ធ អគ្គនាយករង នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ៥០ម៉ឺនរៀល
- ១៤៤៥៖ លោក នួន ចំណូល ប្រធានផ្នែក នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១៥ម៉ឺនរៀល

- ១៤៤៦៖ លោក អ៊ិត សុមេធប ប្រធានផ្នែក នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១០ដុល្លារ
- ១៤៤៧៖ លោកស្រី លឹម សុភា អនុប្រធានផ្នែក នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ២០ម៉ឺនរៀល
- ១៤៤៨៖ លោក អិន ស៊ុន អនុប្រធានផ្នែក នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ៥ម៉ឺនរៀល
- ១៤៤៩៖ លោក ឈឹម សួនី អនុប្រធានផ្នែក នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ៥ម៉ឺនរៀល
- ១៤៥០៖ លោក វង្ស សុវណ្ណតារា ប្រធានការិយាល័យ នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១០ដុល្លារ
- ១៤៥១៖ កញ្ញា ឡៅហ៊ុម វិជ្ជុលតា ប្រធានការិយាល័យ នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១០ដុល្លារ
- ១៤៥២៖ លោក អ៊ី សុខជា សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១៥ដុល្លារ
- ១៤៥៣៖ លោក អ៊ី សំ សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ២០ដុល្លារ
- ១៤៥៤៖ លោក ជុំ ច័ន្ទសារិទ្ធ សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ៥០ដុល្លារ
- ១៤៥៥៖ លោក ជាំង ច័ន្ទតារា និងភរិយា សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១០០ដុល្លារ
- ១៤៥៦៖ លោក វ៉ាត សុខជាតិ សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១០ដុល្លារ
- ១៤៥៧៖ លោក ផល សុវណ្ណារិទ្ធ សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១០ដុល្លារ
- ១៤៥៨៖ លោក ជុន បញ្ញា សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១០០ដុល្លារ
- ១៤៥៩៖ លោក ការឹម ស្រឡះ សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១០ដុល្លារ
- ១៤៦០៖ លោក ឈុន សិរី សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ២០ដុល្លារ
- ១៤៦១៖ លោក រុន មេសា សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១០ដុល្លារ
- ១៤៦២៖ លោក ស៊ុន ប៉ូលីន សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ២៥ដុល្លារ
- ១៤៦៣៖ លោក ហេង បញ្ញា សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ១៥ដុល្លារ
- ១៤៦៤៖ លោក ទឹម ច័ន្ទផលរិទ្ធ សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ៥ដុល្លារ
- ១៤៦៥៖ លោក យុន ជាវិត ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ១០ដុល្លារ
- ១៤៦៦៖ លោក ម៉ៅ វីរៈ សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ២០ដុល្លារ
- ១៤៦៧៖ លោក សេក ភិន សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ២៥ដុល្លារ

១៤៦៨៖ លោក ព្រំ ប្តេជ្ញា និងភរិយា សំណង់ស៊ីវិល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា ២០ដុល្លារ

១៤៦៩៖ លោក តូច សាហៀង និងលោកស្រី, លោក ឃ្លោក ប៉េងហុង និងលោកស្រី, លោក តូច បូទិត្យា និង
លោកស្រី,

លោក តូច ដារីត និងលោកស្រី, កញ្ញា តូច ច័ន្ទបូជា ២០០០ដុល្លារ

១៤៧០៖ លោកស្រី VONG Christian និងក្រុមឱសថការី Nextypharm តាមរយៈស្ថានទូតកម្ពុជា ប្រចាំបារាំង ១
ម៉ឺនអឺរ៉ូ

១៤៧១៖ ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ១ម៉ឺនដុល្លារ

១៤៧២៖ លោក គឹម ឡាយ និងអ្នកស្រី សេង លី ៣០០ដុល្លារ

១៤៧៣៖ អង្គភាពអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ៨លានរៀល ៤២៥០ដុល្លារ

១៤៧៤៖ ឯកឧត្តម ម៉ុម ជឹមហ៊ុយ សមាជិកព្រឹទ្ធសភា ១លានរៀល

១៤៧៥៖ ឯកឧត្តម ស្នង ម៉េងតា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២០០០ដុល្លារ

១៤៧៦៖ លោកជំទាវឧកញ៉ា សេង គាង និងស្វាមី ៥០០០ដុល្លារ

១៤៧៧៖ លោកឧកញ៉ា សៀក ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូក្រែក និងលោកជំទាវ ២ម៉ឺនដុល្លារ

១៤៧៨៖ ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ ២ម៉ឺនដុល្លារ

១៤៧៩៖ ឯកឧត្តម កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងលោកជំទាវ ១០០០ដុល្លារ

១៤៨០៖ លោក ហេ សុផាន់ណារ៉ា និងអ្នកស្រី ម៉ែន ស៊ីវត្តា ១០០០ដុល្លារ

១៤៨១ ៖ ឯកឧត្តម ឯក សុខចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវ ៥០០ដុល្លារ

១៤៨២៖ ឯកឧត្តម ឌឹម ឈុនឡេង ទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោកជំទាវ អោក ម៉ារឌី ៣០០ដុល្លារ

១៤៨៣៖ កញ្ញា យ៉ង់ ខេមរា និងក្រុមគ្រួសារ ១លានរៀល

១៤៨៤៖ ឯកឧត្តម ចេវ គឹមហេង និងលោកជំទាវ តំណាងរាស្ត្រមណ្ឌលព្រះសីហនុ ១លានរៀល

១៤៨៥៖ លោក ចាន់ ពុទ្ធិធរណិន្ទ និងលោក ចាន់ ពុទ្ធិអភិពល ២៥០ដុល្លារ

១៤៨៦៖ លោក ហេង ភូមិរ៉ា និងលោកស្រី ស្វាយ ច័ន្ទនិមល ព្រមទាំងបុត្រ ៤០ម៉ឺនរៀល

- ១៤៨៧៖ លោក ឡែក សុណាល់ ៥០០ដុល្លារ
- ១៤៨៨៖ ឯកឧត្តម សុក ជា និងលោកជំទាវ ៥០០ដុល្លារ
- ១៤៨៩៖ កញ្ញា ឡេង ម៉ាលីស អ្នកអានព័ត៌មានទូរទស្សន៍បាយ័ន ២០ម៉ឺនរៀល
- ១៤៩០៖ លោក កា សុដី ៥០ដុល្លារ
- ១៤៩១៖ លោក យឹម កវី មន្ត្រីរាជការនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ១០ម៉ឺនរៀល
- ១៤៩២៖ ឯកឧត្តម ខៀវ សម្បត្តិ អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងលោកជំទាវ ៤០ម៉ឺនរៀល
- ១៤៩៣៖ លោក គឹម លាន ២៥ដុល្លារ
- ១៤៩៤៖ លោក ដួង ខេមរិន ១០ដុល្លារ
- ១៤៩៥៖ ឧកញ៉ា ឡាង ទីលាង និងលោកជំទាវ យួន បូរ៉ាលីន ១០០០ដុល្លារ
- ១៤៩៦៖ លាង ផល្លា នៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ៥ដុល្លារ
- ១៤៩៧៖ លោក ឌី សុបិន គ្រូបង្រៀននៅអនុវិទ្យាល័យមោងឫស្សី ខេត្តបាត់ដំបង ៤០ម៉ឺនរៀល
- ១៤៩៨៖ ឧបាសិកា នៃ សុមុនី និងលោកយាយ នៃ គង់ ១០ម៉ឺនរៀល
- ១៤៩៩៖ លោក ចាន់ សារិន ប្រធានអង្គការ HHC ក្រុងតាខ្មៅ ១០០ដុល្លារ
- ១៥០០៖ លោក លី ប៉ាត់ទ្រី ២៥០ដុល្លារ
- ១៥០១៖ លោក គឹម ឡាយ និងលោកស្រី សេង លី ៣០០ដុល្លារ
- ១៥០២៖ ឯកឧត្តម ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម ៤លានរៀល
- ១៥០៣៖ លោក នួន អង្គារប្រទ្វិ ៥០ដុល្លារ
- ១៥០៤៖ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត តេង សារ៉ង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ២លានរៀល
- ១៥០៥៖ លោកស្រី ទ្រី ច័ន្ទរ៉ាឌី និងស្វាមី គឹម ម៉េងយី ម្ចាស់សាលារៀន យឹង យីដ ២០០ដុល្លារ
- ១៥០៦៖ លោក សាំង សុធា អ្នកការសែតរស្មីកម្ពុជា ៥០ដុល្លារ
- ១៥០៧៖ ឯកឧត្តម មាស បូរ៉ា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងលោកជំទាវ ១០០ដុល្លារ
- ១៥០៨៖ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សា និងលោកជំទាវ ១លាន

រៀល

១៥០៩៖ លោកស្រី តៃ មុយអេង និងស្វាមី នៅប្រទេសបារាំង ១០០ដុល្លារ

១៥១០៖ លោក តៃ ស៊ាងវ៉ានីន និងលោកស្រី អ៊ឹង លៀងយៀក អាជីវករលក់ម៉ូតូហាងសាងវ៉ាណែត ៥០០ដុល្លារ

១៥១១៖ លោក សី សុគន្ធ និងលោកស្រី ស៊ាង វ៉ាណែត អាជីវករលក់ម៉ូតូហាងសុខគា (ស្តាន់) ៥០០ដុល្លារ

១៥១២៖ លោក សែម សេរីស្នួស្តី និងលោកស្រី ១០ដុល្លារ

១៥១៣៖ លោក ស៊ឹម សុជា និងលោកស្រី ១០ដុល្លារ

១៥១៤៖ លោក ឡុងក វិបុល និងលោកស្រី ១០ដុល្លារ

១៥១៥៖ លោក យឹម ផ្កា និងលោកស្រី ទួន យ៉ាន់ណា ១០ម៉ឺនរៀល

១៥១៦៖ លោក នាក់ សុភ័ក្ត្រ កញ្ញា នាក់ ពិសិ និងកញ្ញា នាក់ សំផល់ ១៥ដុល្លារ

១៥១៧៖ លោក ប៊ុន ឆាយ និងលោកស្រី តាន់ សុខា ១០ម៉ឺនរៀល

១៥១៨៖ លោក អ៊ុន សាលីន និងលោកស្រី វណ្ណ សុដាលាត ១លានរៀល

១៥១៩៖ ឯកឧត្តម ឡុយ សុផាត និងលោកជំទាវ ៥០០ដុល្លារ

១៥២០៖ កុមារី ពិសិដ្ឋ បញ្ញាស័ក្ត ៥ម៉ឺនរៀល

១៥២១៖ កុមារី មុនី សុម៉ារី ៥ម៉ឺនរៀល

១៥២២៖ កុមារី មុនី សុម៉ានីតា ៥ម៉ឺនរៀល

១៥២៣៖ ធនាគារ ស្ថាបនា ៥ម៉ឺនដុល្លារ

១៥២៤៖ ស.ស.យ.ក អង្គភាពសាលារាជធានីភ្នំពេញ ៥០០ដុល្លារ

១៥២៥៖ លោក អ៊ឹង វ៉ា និងលោកស្រី ជួន ស៊ឹមធាង ១០០ដុល្លារ

១៥២៦៖ ឯកឧត្តម ហ៊ី ប៉ារី និងលោកជំទាវ ២ម៉ឺនដុល្លារ

១៥២៧៖ លោកស្រី តាំង ស៊ាង ឡេង និង ស្វាមី ១០ម៉ឺនរៀល

១៥២៨៖ លោកស្រី តាំង ឈុនហៀង លក់គ្រឿងអគ្គិសនី និងស្វាមី ១០ម៉ឺនរៀល

១៥២៩៖ លោក តាំង ឆេង សុង និង ភរិយា ១០ម៉ឺនរៀល

១៥៣០៖ លោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក (B.I.C (Cambodia) Bank Plc) ១០ម៉ឺនដុល្លារ

១៥៣១៖ ក្រុមហ៊ុន គ្លូប៊ិល លីយ៉ូឌីធី អ៊ិកឆេង ឯ.ក (Global Liquidity Exchange Co., Ltd) ២ម៉ឺនដុល្លារ

១៥៣២៖ លោក ZHOU HENGFENG ២ម៉ឺនដុល្លារ

១៥៣៣៖ លោក ZHOU LIAN ២ម៉ឺនដុល្លារ

១៥៣៤៖ លោក ZHANG KUN ២ម៉ឺនដុល្លារ

១៥៣៥៖ លោក MA MAOYUN ២ម៉ឺនដុល្លារ

១៥៣៦៖ លោក DENG PIBING ២ម៉ឺនដុល្លារ

១៥៣៧៖ លោក LI HONG TU ២ម៉ឺនដុល្លារ

១៥៣៨៖ លោក CHEN YONGQUAN ២ម៉ឺនដុល្លារ

១៥៣៩៖ លោក LIN JIANWEI ២ម៉ឺនដុល្លារ

១៥៤០៖ លោក LI YONGGUI ២ម៉ឺនដុល្លារ

១៥៤១៖ នាយឧត្តមសេនីយ៍ ទូច ណារ៉ុច អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ១០០០ដុល្លារ

១៥៤២៖ Lsh Cambodia Pte Ltd ១០០០ដុល្លារ

១៥៤៣៖ Lsh Cambodia Staff ១៧០ដុល្លារ

១៥៤៤៖ Mr. Ng Lian Hua and Mr. Ng Chor Yee's Family ៥០០ដុល្លារ

១៥៤៥៖ លោកជំទាវ ឡុង មល្លីណា ប្រធានវិទ្យុបាយ័ន ១០ម៉ឺនរៀល

១៥៤៦៖ លោក លាង សិរីវឌ្ឍ នគរបាល ១០ម៉ឺនរៀល

១៥៤៧៖ លោកមេធាវី ពុធ ឌីម៉ង់ និងភរិយា ២០ម៉ឺនរៀល

១៥៤៨៖ លោក សាំង សុវណ្ណារិន និងភរិយា (យោធា) ១០ម៉ឺនរៀល

១៥៤៩៖ លោកជំទាវ ចែម វេយ្យរិទ្ធ និងស្វាមី ៣០០ដុល្លារ

១៥៥០៖ ឧបាសិកា ទួន សាមៀន ព្រមទាំងសមាជិកសមាគមជូនជីកម្ពុជរដ្ឋ ក្រុងស្ទឹង ១៦ម៉ឺនរៀល

- ១៥៥១៖ ដូនធី អែល ហ៊ាន់ ២ម៉ឺនរៀល
- ១៥៥២៖ ដូនធី ព្រំ យ៉ាន់នី ២ម៉ឺនរៀល
- ១៥៥៣៖ លោក ព្រិល សូរៀត ៥០ដុល្លារ
- ១៥៥៤៖ លោក រុន សុធន និងលោកស្រី ឈន សុភាព ៥០ដុល្លារ
- ១៥៥៥៖ លោក តូច សំបូរ និងលោកស្រី ១០ដុល្លារ
- ១៥៥៦៖ លោក រស់ ច័ន្ទពិសី និងលោកស្រី ១០ដុល្លារ
- ១៥៥៧៖ កញ្ញា ហេង ថាវីន ១០ដុល្លារ
- ១៥៥៨៖ លោក ខៀវ សំណាង និងលោកស្រី ឡុង ឡាយហួយ ២៥០ដុល្លារ
- ១៥៥៩៖ លោក សុភិន ពិសិដ្ឋ ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី ឌឹម ណារី កូនស្រី សុភិន វិសាល ១០០ដុល្លារ
- ១៥៦០៖ លោក លាង សុភ័ក្ត្រ ប្រធានស្តីទីភ្នាក់ងារអ្នកកាសែតឯករាជ្យ(ក.អ.ង) ១០ម៉ឺនរៀល
- ១៥៦១៖ លោក ម៉េង សិរីវឌ្ឍនា បាងហ្វាងកាសែតវិជាតិ និងជាអគ្គលេខាធិការរងភ្នាក់ងារអ្នកកាសែតឯករាជ្យ ១០ម៉ឺនរៀល
- ១៥៦២៖ ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ និងសហការី ២០លានរៀល
- ១៥៦៣៖ មន្ត្រី និងបុគ្គលិកក្រុមហ៊ុន អេស៊ានីរៀល អែតវ៉ាយហ្សឺ អិន ឯ.ក ៥០០ដុល្លារ
- ១៥៦៤៖ ឧកញ៉ា ជឹម សុខ និងលោកជំទាវ ១០លានរៀល
- ១៥៦៥៖ លោកគ្រូ ជា សុខហេង និងលោកស្រី ឡុង ផល្លា ៥០០ដុល្លារ
- ១៥៦៦៖ ឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា និងថ្នាក់ដឹកនាំ ទីប្រឹក្សាបច្ចេកទេស សមាជិក សមាជិកា កសវ ២១,១៧៦,៥០០រៀល
- ១៥៦៧៖ លោក សេក ឧត្តម និងភរិយា ១០ដុល្លារ
- ១៥៦៨៖ ក្រុមប្រឹក្សាអ្នកច្បាប់ ១០លានរៀល

១៥៦៩៖ ឯកឧត្តម ឈួន ឡេង និងលោកជំទាវ សមាជិកព្រឹទ្ធសភា ១លានរៀល

១៥៧០៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃ រដ្ឋសភា និង ឯកឧត្តម លោកជំទាវក្នុងគណៈកម្មការ ៥លានរៀល

១៥៧១៖ សមាគម សិស្ស និស្សិត បញ្ញាវន្ត ក្មេងវត្ត ៣២,៩៨៨,០០០រៀល

១៥៧២៖ ឧកញ៉ា បាយ ស៊ាងអី និងលោកជំទាវ ២លានរៀល

១៥៧៣៖ ឧកញ៉ា សិន សុខណា និងលោកជំទាវ ១០០០០ដុល្លារ

១៥៧៤៖ ឯកឧត្តម ជា ដែប និងលោកជំទាវ សោម ស៊ុនចា ៥០ម៉ឺនរៀល

១៥៧៥៖ លោក ប៊ុន ណាំហេង ៥០ដុល្លារ

១៥៧៦៖ លោក យុត យុនវៈវឌ្ឍន៍ ៥០ដុល្លារ

១៥៧៧៖ លោក ភូ សំបូរ ១០០ដុល្លារ

១៥៧៨៖ ឯកឧត្តម ឆាយ វ៉ាន់ឆន និងលោកជំទាវ ១០០ដុល្លារ

១៥៧៩៖ ឯកឧត្តម តូច សុធារ៉ា និងលោកជំទាវ ជា សាម៉ឺន ១០០ដុល្លារ

១៥៨០៖ ឯកឧត្តម ពៅ ម៉ាលី និងលោកជំទាវ ហ៊ឹម ស៊ីវន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ៤ លានរៀល

១៥៨១៖ លោក ជី សុគន្ធី និងភរិយា ៥០០ដុល្លារ

១៥៨២៖ លោក សុខ ឆាយ និង ភរិយា អគ្គនាយកក្រុមហ៊ុន IBC បណ្ណាគារអន្តរជាតិ ១០០០ដុល្លារ

១៥៨៣៖ ឧទ្ធកាលវ័យឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ១០០០ដុល្លារ

១៥៨៤៖ លោក អ៊ុំ រុទ្ធី ស្ថាបនិក និងប្រធានកិត្តិយស សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ១លានរៀល

១៥៨៥៖ គណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ១៣៤៥ដុល្លារ ៤ លានរៀល

- ១៥៨៦៖ ឯកឧត្តម អាំង សុផល្លែត និងលោកជំទាវ ២លានរៀល
- ១៥៨៧៖ លោក ធីន សុភា និងលោកជំទាវ (ទទក) ៤២ម៉ឺនរៀល
- ១៥៨៨៖ លោក អនយួន សំអូន (ទទក) ២០ម៉ឺនរៀល
- ១៥៨៩៖ លោក វ៉ាន់ សារាយ (Fresh News) ៤០ម៉ឺនរៀល
- ១៥៩០៖ លោក ហ៊ុន យុទ្ធកុណ (AKP) ៥ម៉ឺនរៀល
- ១៥៩១៖ លោក សោម ចន្ទា (TV3) ៤ម៉ឺនរៀល
- ១៥៩២៖ លោក អ៊ិន ប៊ុនរ៉ា (HTV) ៤ម៉ឺនរៀល
- ១៥៩៣៖ លោក សំ វណ្ណា (SeaTV) ៥ម៉ឺនរៀល
- ១៥៩៤៖ លោក ស៊ូ វណ្ណលុក (FM97) ៤ម៉ឺនរៀល
- ១៥៩៥៖ លោក ហ៊ិន សុភ័ក្រ (CNC) ១៥ម៉ឺនរៀល
- ១៥៩៦៖ លោក លឹម មុនី (CTN) ១០ម៉ឺនរៀល
- ១៥៩៧៖ លោក ខឹម សុវណ្ណារ៉ា (AKP) ៥ម៉ឺនរៀល
- ១៥៩៨៖ លោក អេង សុគុណ (CNC) ៥ម៉ឺនរៀល
- ១៥៩៩៖ លោក សន ពិសិដ្ឋ (CTN) ៥ម៉ឺនរៀល
- ១៦០០៖ លោក ប្រាក់ សុវណ្ណតារា (HTV) ៥ម៉ឺនរៀល
- ១៦០១៖ លោក មុត សុទ្ធ (BTV) ៥ម៉ឺនរៀល
- ១៦០២៖ លោក សំ សីហា (SMP Facebook Page) ៥ម៉ឺនរៀល
- ១៦០៣៖ លោក ម៉ក់ វ៉តនីតា (BTV) ៥ម៉ឺនរៀល
- ១៦០៤៖ លោក សួន កុសល (Fresh News) ៥ម៉ឺនរៀល
- ១៦០៥៖ លោក ចេង ធួក (TV5) ១០ម៉ឺនរៀល
- ១៦០៦៖ លោក កុក គី (SPM Photographer) ៥ម៉ឺនរៀល
- ១៦០៧៖ លោក ទៀង ប៊ុនថៃ (BTV) ៥ម៉ឺនរៀល

១៦០៨៖ លោក វ៉ែង លីមហ្គត (TV11) ៥ម៉ឺនរៀល

១៦០៩៖ លោក ស៊ី វឌ្ឍនៈ (FM96) ១០ម៉ឺនរៀល

១៦១០៖ លោក ឈាវ ប៊ុកវិរៈ (PNN) ៥ម៉ឺនរៀល

១៦១១៖ លោក បាន ច័ន្ទតារាវិទូ (វស្សីកម្ពុជា) ៥ម៉ឺនរៀល

១៦១២៖ លោក ហ៊ុន លីណូ (PNN) ៥ម៉ឺនរៀល

១៦១៣៖ លោក សៅ ជី (SeaTV) ១០ម៉ឺនរៀល

១៦១៤៖ លោក អ៊ូ ចន្តា (កោះសន្តិភាព) ៥ម៉ឺនរៀល

១៦១៥៖ លោក សុផាត វិរៈមុនី (វស្សីកម្ពុជា) ២០ម៉ឺនរៀល

១៦១៦៖ លោក ជៀង យ៉ាវ៉េត (វិទ្យុជាតិកម្ពុជា) ៥ម៉ឺនរៀល

១៦១៧៖ លោក ចាន់ សារី (ទទក) ៥ម៉ឺនរៀល

១៦១៨៖ លោក ម៉េង អាន (TV8) ៤ម៉ឺនរៀល

១៦១៩៖ លោក អ៊ុច សាខន (TV9) ៤ម៉ឺនរៀល

១៦២០៖ លោក ម៉ឺង កុសល (TV9) ៤ម៉ឺនរៀល

១៦២១៖ លោក គ្រីប វ៉ាន់ដា (TV9) ៤ម៉ឺនរៀល

១៦២២៖ លោកជំទាវ យុន ហៀង មាតាស្ថានិកអង្គការមូលនិធិ ជាំង ម៉េងហ៊ុយ ១ម៉ឺនដុល្លារ

១៦២៣៖ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា និងលោកជំទាវ ២០០០ដុល្លារ

១៦២៤៖ ឯកឧត្តម ចន្ទ សារុន និងលោកជំទាវ និងក្រុមគ្រួសារ ៣ម៉ឺនដុល្លារ

១៦២៥៖ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ៧៥០ដុល្លារ

១៦២៦៖ ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុតាងកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន

២០ម៉ឺនរៀល

១៦២៧៖ លោក សូរ ច័ន្ទវិទ្ធិ អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ភូមិបាលខ័

ណ្តកំបូល ៤០ម៉ឺនរៀល

១៦២៨៖ ឯកឧត្តម ជា ថោយ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ១០លានរៀល

១៦២៩៖ ក្រុមម៉ូតូកង់បីប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ១លានរៀល

១៦៣០៖ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា ១៦លានរៀល

១៦៣១៖ ឯកឧត្តមនាយឧត្តមសេនីយ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុតាង និងហិរញ្ញវត្ថុ និងលោក
ជំទាវ ៥លានរៀល

១៦៣២៖ Yang Cheng Yeh ១០៦.៦៧ដុល្លារ

១៦៣៣៖ ប៉ាល់ ស៊ីនាថ ៤៦.៦៧ដុល្លារ

១៦៣៤៖ សួន វិមាន ១៨.៣៣ដុល្លារ

១៦៣៥៖ យឹម សេរីកក្កដា ២១.៦៧ដុល្លារ

១៦៣៦៖ រី សុខលាង ២១.៦៧ដុល្លារ

១៦៣៧៖ មាន ថារី ៨.៣៣ដុល្លារ

១៦៣៨៖ ហុន ម៉េងហៀង ៥២.៦៧ដុល្លារ

១៦៣៩៖ សួន សារិទ្ធ ២៣.១៧ដុល្លារ

១៦៤០៖ ខឹម យុន ២០ដុល្លារ

១៦៤១៖ ចក់ សំរ៉ាត់ឌី ១៨.៣៣ដុល្លារ

១៦៤២៖ ពេជ្រ វិបុត្រ ១៦.៣៣ដុល្លារ

១៦៤៣៖ ណែ ស៊ីណាប់ ១០.៦៧ដុល្លារ

១៦៤៤៖ ឌី ដារ៉ាដាន់ ១២.៨៣ដុល្លារ

១៦៤៥៖ ហុន ម៉េងហ៊ាន ១៨.៦៧ដុល្លារ

១៦៤៦៖ សែម កុសល្យ ៨ដុល្លារ

១៦៤៧៖ ប៊ុត សុរិយា ៩.៦៧ដុល្លារ

១៦៤៨៖ Liu Hsiang Huei ៥០ដុល្លារ

១៦៤៩៖ Ryoko Onitsuka ៣០ដុល្លារ

១៦៥០៖ នួន ម៉ូលីដា ១៦ដុល្លារ

១៦៥១៖ ពៅ សុខដែន ១០ដុល្លារ

១៦៥២៖ ចារ៉ូ ប៊ុនតុង ២០ដុល្លារ

១៦៥៣៖ ស៊ារ៉ូ សាន្តី ១២.៦៧ដុល្លារ

១៦៥៤៖ ម៉ោល ចាន់រ៉ា ១១.៦៧ដុល្លារ

១៦៥៥៖ ហេង ថៃរ៉ុង ៦.៦៧ដុល្លារ

១៦៥៦៖ ខុម សុខុន ៦.៦៧

១៦៥៧៖ សេក ម៉ារីយ៉ា ៦.៦៧

១៦៥៨៖ យឹម សុភ័ន្ត ២០ដុល្លារ

១៦៥៩៖ ឡុង សុភារី ៩.៣៣ដុល្លារ

១៦៦០៖ ណែត ចន្ទ ៨.៣៣

១៦៦១៖ នីលី ហ្វឺង ៨ដុល្លារ

១៦៦២៖ នី លីដា ៨ដុល្លារ

១៦៦៣៖ ម៉ឹម លីនដា ៦.៦៧ដុល្លារ

១៦៦៤៖ ប្រាក់ ចិន្តា ៦.៧០ដុល្លារ

១៦៦៥៖ ស្រី ភី ៦.៨៣ដុល្លារ

១៦៦៦៖ ខេង ម៉ុន ៧.៤០ដុល្លារ

១៦៦៧៖ លឹម មៀង ៥.៨៣ដុល្លារ

១៦៦៨៖ យិន យ៉ូរ៉ា ៥.៥៣ដុល្លារ

១៦៦៩៖ រស់ សុភី ៥.៨៣ដុល្លារ

១៦៧០៖ ពក អិត ៥.៨៣ដុល្លារ

១៦៧១៖ សរ សុគន្ធិកា ៥.៨៣ដុល្លារ

១៦៧២៖ ម៉ាង ច័ន្ទធី ៥.៣៣ដុល្លារ

១៦៧៣៖ ញ សុខលីដា ៥.៨៣ដុល្លារ

១៦៧៤៖ Satoru Miyamoto ៥០ដុល្លារ

១៦៧៥៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន នៃក្រុមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី

២០០០ដុល្លារ

១៦៧៦៖ ហ៊ុន សុច្ឆរ៉ា ២០០ដុល្លារ

១៦៧៧៖ ច័ន្ទ ឆរី ១០០ដុល្លារ

១៦៧៨៖ យៀម កុលនាថ ៦៩ដុល្លារ

១៦៧៩៖ សាត វុទ្ធី ៥០ដុល្លារ

១៦៨០៖ ហេង ម្នី ១០ដុល្លារ

១៦៨១៖ ប៉ាល់ ឆន ២០ដុល្លារ

១៦៨២៖ ជា វុធសា ៥០ដុល្លារ

១៦៨៣៖ ម៉ាច ភូ ២០ដុល្លារ

១៦៨៤៖ មុំ ចន្ទី ២០ដុល្លារ

១៦៨៥៖ ញីល រដ្ឋា ២០ដុល្លារ

១៦៨៦៖ សេក ពៅ ២០ដុល្លារ

១៦៨៧៖ តឹកដូ សុខារិន ៣០ដុល្លារ

១៦៨៨៖ សួន សុខយឹម ២៥ដុល្លារ

១៦៨៩៖ ចាន់ កក្រា ៣០ដុល្លារ

១៦៩០៖ សោម គង្គា ១០០ដុល្លារ

១៦៩១៖ អ៊ុក សិទ្ធិជាតិ ៣០ដុល្លារ

- ១៦៩២៖ ថន វិទ្យា ២០ដុល្លារ
- ១៦៩៣៖ ចៅ ផ្កាយស៊ី ២០ដុល្លារ
- ១៦៩៤៖ យូ ឡាណា ៥០ដុល្លារ
- ១៦៩៥៖ ឆេង សុផាត ១៤ដុល្លារ
- ១៦៩៦៖ លីម សុវណ្ណា ៥០ដុល្លារ
- ១៦៩៧៖ សែន កុសល ២០ដុល្លារ
- ១៦៩៨៖ ស៊ាង សុផល្លា ៣០ដុល្លារ
- ១៦៩៩៖ អ៊ឹម វុត្តា ៣០ដុល្លារ
- ១៧០០៖ ស្វាយ ពុម្ពសាល ៥០ដុល្លារ
- ១៧០១៖ សួន បុប្ផារីន ៣០ដុល្លារ
- ១៧០២៖ ស៊ិន ស៊ីយ៉ា ២០ដុល្លារ
- ១៧០៣៖ ផាន់ កុសល ១០០ដុល្លារ
- ១៧០៤៖ ឡោ ប៉ុច ៥០ដុល្លារ
- ១៧០៥៖ សូ សុផា ៥០ដុល្លារ
- ១៧០៦៖ ទឹម ចណ្ណារិទ្ធ ២០ដុល្លារ
- ១៧០៧៖ ហង្ស សុផាន់ណារី ២០ដុល្លារ
- ១៧០៨៖ អ៊ិន ភិរម្យ ២០ដុល្លារ
- ១៧០៩៖ ថូ ប៊ុនថន ២០ដុល្លារ
- ១៧១០៖ ប្រាក់ សាម៉ុន ២០ដុល្លារ
- ១៧១១៖ ឆាយ សុវណ្ណារី ២០ដុល្លារ
- ១៧១២៖ លីម សុខយ៉េន ១២ដុល្លារ
- ១៧១៣៖ នូ ម៉ានីត ៣០ដុល្លារ

- ១៧១៤៖ ហ៊ាង ម៉ែង ២៥ដុល្លារ
- ១៧១៥៖ នូ ណង ២៥ដុល្លារ
- ១៧១៦៖ វង្ស ប៊ុនត្រាវុធ ២០០ដុល្លារ
- ១៧១៧៖ មាស ចាន់ដេត ៥០ដុល្លារ
- ១៧១៨៖ ម៉ារ សំបូរណា ១០០ដុល្លារ
- ១៧១៩៖ ថាប់ សូលីនី និងស្វាមី ៣៧ដុល្លារ
- ១៧២០៖ សិន ឌីដេនីន ៣០ដុល្លារ
- ១៧២១៖ វ៉ាន់ សុផល ៥០ដុល្លារ
- ១៧២២៖ ហួត រុទ្ធី ១០០ដុល្លារ
- ១៧២៣៖ នូ វឌ្ឍនៈ ៥០ដុល្លារ
- ១៧២៤៖ អៀង ស៊ុនលី ១០០ដុល្លារ
- ១៧២៥៖ ម៉ក់ ង៉យ ៥០ដុល្លារ
- ១៧២៦៖ យស់ សុវណ្ណា ១៧ដុល្លារ
- ១៧២៧៖ អ៊ឹម សុផាន ២០ដុល្លារ
- ១៧២៨៖ កោះ កល្យាណា ២០ដុល្លារ
- ១៧២៩៖ ស សុភាព ២០ដុល្លារ
- ១៧៣០៖ រស់ សណ្ឋាន ១៥ដុល្លារ
- ១៧៣១៖ តូច សេដ្ឋា ២០ដុល្លារ
- ១៧៣២៖ យូ វីរៈ ១២ដុល្លារ
- ១៧៣៣៖ អៀម គន្ធី ៣០ដុល្លារ
- ១៧៣៤៖ ប៉ែន វីរៈ ១២ដុល្លារ
- ១៧៣៥៖ ផន ប៊ូរី ២០ដុល្លារ

១៧៣៦៖ ហ៊ុន ចន្ទបុទ្ធិ ៣០ដុល្លារ

១៧៣៧៖ ឡឺ វាសនា ២០ដុល្លារ

១៧៣៨៖ ជីវ ស៊ីវិធី ២៥ដុល្លារ

១៧៣៩៖ យួន សេរី ២០ដុល្លារ

១៧៤០៖ ប៊ុន ចំណាន ២០ដុល្លារ

១៧៤១៖ ហូ ចន្ទា ២៥ដុល្លារ

១៧៤២៖ ឈុន ពហុ ២៥ដុល្លារ

១៧៤៣៖ ហង្ស រ៉ាវី ២០ដុល្លារ

១៧៤៤៖ អ៊ុម ច័ន្ទតារា ១២ដុល្លារ

១៧៤៥៖ ទិន ពន្លក ២៥ដុល្លារ

១៧៤៦៖ អ៊ុច សំអុល ២០ដុល្លារ

១៧៤៧៖ ហ៊ឹង ចូរ៉ាក់ស៊ី ៣០ដុល្លារ

១៧៤៨៖ ខឹម រុងដែន ២០ដុល្លារ

១៧៤៩៖ សាន ភិរុណ្ណា ២០ដុល្លារ

១៧៥០៖ នេត រស្មី ២៥ដុល្លារ

១៧៥១៖ យុត វុទ្ធាវិទ្ធិ ៥០ដុល្លារ

១៧៥២៖ មាស សុភក្តិ ៥០ដុល្លារ

១៧៥៣៖ សុខ ណាទី ៥០ដុល្លារ

១៧៥៤៖ សុខន សុផានី ២០ដុល្លារ

១៧៥៥៖ លោកស្រី ជៀប វិទ្ធិ ព្រមទាំងកូន ៥០០ដុល្លារ

១៧៥៦៖ ឯកឧត្តម សារិន រណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និង

លោកជំទាវ ៥០០ដុល្លារ

១៧៥៧៖ លោក លឹម ពី ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខណ្ឌច្បារអំពៅ និង
លោកស្រី ៣០០ដុល្លារ

១៧៥៨៖ លោក ឡាយ សុភ័ក្រ្ត និងលោកស្រី អាំ សម្បត្តិ ១០ម៉ឺនរៀល

១៧៥៩៖ លោកស្រី ស៊ុម ប៉ូឡែន និងស្វាមី ព្រមទាំងបុត្រ ១០ម៉ឺនរៀល

១៧៦០៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងក្រុមគ្រួសារកីឡា E.sports កម្ពុជា ១២៤០ដុល្លារ

១៧៦១៖ ក្រុមហ៊ុន ស៊ី ហ៊ីរ៉ាល់ប្រជីជីស៊ីស ឯ.ក C-Herald Property Service Co, Ltd ២០០០ដុល្លារ

១៧៦២៖ លោក ស៊ុម ជៀងលី និងក្រុមគ្រួសារ ជាមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ៧០ដុល្លារ

១៧៦៣៖ លោក មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង និងលោកស្រី ឧបត្ថម្ភ ២លានរៀល

១៧៦៤៖ លោក Dato' Sean H'ng Chun Hsiang Chairman of the Board of Directors of
Cambodian Energy Limited, Cambodian Energy II Co., Ltd និង Cambodian Transmission
Limited ឧបត្ថម្ភចំនួន ៥០ម៉ឺនដុល្លារ

១៧៦៥៖ ក្រុមហ៊ុន TEXAS TOBACCO (CAMBODIA) Co. Ltd ២ម៉ឺនដុល្លារ

១៧៦៦៖ លោក តៃ សុខហុង និងលោកស្រី ឡាំ អារ ២០០០ដុល្លារ

១៧៦៧៖ លោក តៃ សុខឡុង និងលោកស្រី ម៉េង រី ២លានរៀល

១៧៦៨៖ លោក តៃ សុខម៉ុង និងលោកស្រី អៀង សុខា ២លានរៀល

១៧៦៩៖ លោកស្រី តៃ ភិចហ៊ុន និងលោក សំ សារ៉ន ២លានរៀល

១៧៧០៖ លោក តៃ សុខស្រេង និងលោកស្រី អៀង លីណា ២លានរៀល

១៧៧១៖ ម៉ាក់ រិក្ខ លក់ធុរនមុខផ្សារត្រពាំងផ្លែឆៃ ១០ដុល្លារ

១៧៧២៖ កញ្ញា ឈិត សុវណ្ណនុកា ១០០ដុល្លារ

១៧៧៣៖ លោក ង៉ោ អេង អនុប្រធាន មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តបាត់ដំបង និងលោកស្រី
១,៥០០,០០០រៀល

១៧៧៤៖ សម្ពន្ធយុវជនស្រឡាញ់សន្តិភាព ៣០លានរៀល

១៧៧៥៖ លោកគ្រូអាចារ្យមង្គលការ ប៉ាន់ សេរីវិជ្ជា និងឧបាសិកា ឡុង សុជា ១លានរៀល

១៧៧៦៖ លោក សេក សិរីវិជ្ជា និងភរិយា ១លានរៀល

១៧៧៧៖ ព្រះយសលោកោ វិត ស៊ីធី ៣០០ដុល្លារ

១៧៧៨៖ លោកជំទាវ ឧកញ៉ា អ៊ីវ ស្រី ៥០០ដុល្លារ

១៧៧៩៖ លោក ស្រី សុវណ្ណមុនី និងលោកស្រី ព្រមទាំងបុត្រ ២០០ដុល្លារ

១៧៨០៖ លោក គឹម សុវណ្ណ និងលោកស្រី ២០ម៉ឺនរៀល

១៧៨១៖ លោកវេជ្ជបណ្ឌិត ជិន សំណាង ប្រធានសមាគមប្រឹក្សាសុភាពប្រជាជន ២០០ដុល្លារ

១៧៨២៖ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល ២លានរៀល

១៧៨៣៖ លោក ជា សំអាត និងភរិយា ១៥០ដុល្លារ

១៧៨៤៖ បណ្ឌិត ប៊ុច សុខេម នាយកប្រតិបត្តិវិទ្យាស្ថាន CDRI និងបុគ្គលិក ៣,២៦០,០០០រៀល

១៧៨៥៖ លោកស្រី គឹម ញឹម អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងមន្ត្រីរាជការ ៤លានរៀល

១៧៨៦៖ ឧបាសក គឹម គន់ និងឧបាសិកា ញឹម មឿន ៨០ម៉ឺនរៀល

១៧៨៧៖ លោក ជ ចាន់ស៊ាង និងលោកស្រី រស់ ច័ន្ទដារី ១លានរៀល

១៧៨៨៖ ឧបាសក កិៈ ជ ១០ម៉ឺនរៀល

១៧៨៩៖ លោក រស់ វិទ្ធី និងលោកស្រី ឡាក់ ច័ន្ទថន ១០ម៉ឺនរៀល

១៧៩០៖ លោកជំទាវ គ្រួច សំអាត អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ២លានរៀល

១៧៩១៖ ក្រុមសប្បុរសធម៌កម្ពុជា ២០០ដុល្លារ

១៧៩២៖ លោក កេង ថា និងលោកស្រី ២០ម៉ឺនរៀល

១៧៩៣៖ លោក ហ៊ុម ម៉ានីឡា ២០ម៉ឺនរៀល

១៧៩៤៖ លោក យាង វណ្ណៈ និងលោកស្រី ១០ម៉ឺនរៀល

១៧៩៥៖ លោក លី វិច្ឆិកា ១០ម៉ឺនរៀល

១៧៩៦៖ លោក អ៊ុន រាជសី ១០ម៉ឺនរៀល

- ១៧៩៧៖ លោក អ៊ុំ ខេមរិន្ទ និងលោកស្រី ១០ម៉ឺនរៀល
- ១៧៩៨៖ លោក ណុប ភី និងលោកស្រី ១០ម៉ឺនរៀល
- ១៧៩៩៖ លោកជំទាវ កែវ សុខពិសី និងស្វាមី ១លានរៀល
- ១៨០០៖ លោក ឈឹម ភិរុណ និងភរិយា ១លានរៀល
- ១៨០១៖ ចៅប្រុស សុត ចន្ទតារា ១០ម៉ឺនរៀល
- ១៨០២៖ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ១លានរៀល
- ១៨០៣៖ លោកបណ្ឌិត នង សុវណ្ណមុនី ប្រធានសមាគមគាំពារសង្គមកិច្ច ១លានរៀល
- ១៨០៤៖ ធនាគារអេស៊ីលីដា ភីអិលស៊ី ៨០០លានរៀល
- ១៨០៥៖ លោកស្រី ជួន សុភាព និងស្វាមី ១០ម៉ឺនរៀល
- ១៨០៦៖ លោកស្រី ជួន វណ្ណៈ ១០ម៉ឺនរៀល
- ១៨០៧៖ លោក ជួន ជីវិត ១០ម៉ឺនរៀល
- ១៨០៨៖ អនុសេនីយ៍ឯក ហួ ស៊ាងហេង មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៥ម៉ឺនរៀល
- ១៨០៩៖ លោក ម៉ែ ម៉ុន និងលោកស្រី ១លានរៀល
- ១៨១០៖ លោក ជា ធាវិទូ និងលោកស្រី ទុន សុខលេន ៤០ម៉ឺនរៀល
- ១៨១១៖ ឯកឧត្តម សយ អ៊ុង និងលោកជំទាវ ២០ម៉ឺនរៀល
- ១៨១២៖ លោក លី សុជីវិត្ត និងលោកស្រី វិត្ត ជីតា ២០ម៉ឺនរៀល
- ១៨១៣៖ កញ្ញា ឌឹម ធាវី ១០ម៉ឺនរៀល
- ១៨១៤៖ លោក ហាក់ ចាន់ណា និងលោកស្រី ១០ម៉ឺនរៀល
- ១៨១៥៖ លោក នន់ ជូ និងលោកស្រី ជៀក ស៊ុណា ១០ម៉ឺនរៀល
- ១៨១៦៖ លោក ស៊ឹម តុលា និងភរិយា ២០ម៉ឺនរៀល
- ១៨១៧៖ លោក ជឹម សក្ខណា និងភរិយា ១០ម៉ឺនរៀល

១៨១៨៖ លោក យន់ ឧបរាជ និងភរិយា ១០ម៉ឺនរៀល

១៨១៩៖ លោក តូច រតនា និងភរិយា ១០ម៉ឺនរៀល

១៨២០៖ លោកស្រី គ្រុយ សុគន្ធរដ្ឋរស្មី និងស្វាមី ៥ម៉ឺនរៀល

១៨២១៖ លោក ជៀក សុគន្ធរដ្ឋបូរ៉ា និងភរិយា ៥ម៉ឺនរៀល

១៨២២៖ លោកស្រី ងន គឹមហិរិ និងស្វាមី ៥ម៉ឺនរៀល

១៨២៣៖ កញ្ញា ជៀក សុខាមន្តី ៥ម៉ឺនរៀល

១៨២៤៖ លោក ហួត រ៉ា និងភរិយា ៥ម៉ឺនរៀល

១៨២៥៖ លោក ទ្រី សិទ្ធិ ៥ម៉ឺនរៀល

១៨២៦៖ លោក ជ គឹមវុត្តា និងភរិយា ៥ម៉ឺនរៀល

១៨២៧៖ អ្នកភូមិអំគីដេ ឌីវ៉ូយ៉ាល់(2) ៣៣០០ដុល្លារ

១៨២៨៖ លោក ស៊ឹម ជៀងលី និងលោកស្រី មន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ ៧០ដុល្លារ

១៨២៩៖ លោកជំទាវ សូ ស្រីមុច អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ១លានរៀល

១៨៣០៖ ឯកឧត្តម វេង សុខុន និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (លើកទី២) ៤២
លានរៀល

១៨៣១៖ ឯកឧត្តម បួន សុមុនី និងលោកជំទាវ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គ
ចៅក្រម ១លានរៀល

១៨៣២៖ លោក ចោង ថារិទ្ធ និងលោកស្រី ហៃ សុណារី ១០០០ដុល្លារ

១៨៣៣៖ ឯកឧត្តម ឈឹម យិនជាវ៉េត អគ្គលេខាធិការអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ១លានរៀល

១៨៣៤៖ ឯកឧត្តម ចាន់ ហេង និងលោកជំទាវ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៣លានរៀល

១៨៣៥៖ ឯកឧត្តម ម៉ែន វិវឌ្ឍវិទ្យា និងលោកជំទាវ ណែ រតនី ២លានរៀល

១៨៣៦៖ លោកស្រី ប៊ុន មណ្ឌិកា និងស្វាមី ឡេង រដ្ឋា ១លានរៀល

១៨៣៧៖ លោកយាយ នូ ស៊ីបុន (ហៅយាយទឹង) ១លានរៀល

- ១៨៣៨៖ លោកយាយ នូ ស៊ីថា (ហៅយាយម៉ក់) ១លានរៀល
- ១៨៣៩៖ ឯកឧត្តម អ៊ឹង លាងហួរ សមាជិកព្រឹទ្ធសភា ១លានរៀល
- ១៨៤០៖ ឯកឧត្តម ញ៉ូវ សុង សមាជិកព្រឹទ្ធសភា ១លានរៀល
- ១៨៤១៖ លោក ផាន់ វណ្ណវិគ្គ ព្រះរាជអាជ្ញានៃក្រសួងយុត្តិធម៌ និងភរិយា កី ម៉ានេ ១ម៉ឺនដុល្លារ
- ១៨៤២៖ ក្រុមហ៊ុន អេសសហ វ៉ាម៉ូស (ខាមបូឌា) ឯ.ក ៥០០ដុល្លារ
- ១៨៤៣៖ លោកស្រី ដួង គឹមហៃ ៥០០ដុល្លារ
- ១៨៤៤៖ លោកយាយ សួស ឡេង ១០០ដុល្លារ
- ១៨៤៥៖ ឧបាសិកា ទា ឈុងប៊ុយ ១០០ដុល្លារ
- ១៨៤៦៖ លោក ស៊ិន សារម្យ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លារ
- ១៨៤៧៖ លោក ហេង ចាន់ណារិន និងភរិយា ព្រមទាំងបុត្រ ក្រុមប្រឹក្សាសង្កាត់មិត្តភាព ៥០ដុល្លារ
- ១៨៤៨៖ លោក ហេង សុវឌ្ឍនា ក្រុមប្រឹក្សាសង្កាត់មិត្តភាព ១០ម៉ឺនរៀល
- ១៨៤៩៖ លោកស្រី រស់ សេងយាង ចៅសង្កាត់រងទី២ សង្កាត់មិត្តភាព ៥ម៉ឺនរៀល
- ១៨៥០៖ ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាគណៈគ្រប់គ្រងសាស្ត្រាចារ្យ មន្ត្រីកម្មសិក្សា សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ២០លានរៀល
- ១៨៥១៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ឹង តុងហៃ និងលោកជំទាវ ១០០ដុល្លារ
- ១៨៥២៖ សមាជិកខុទ្ទកាល័យឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល ២លានរៀល
- ១៨៥៣៖ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ១លានរៀល
- ១៨៥៤៖ អតីតសិស្សបាក់ឌុបជំនាន់ឆ្នាំ1990 នៅវិទ្យាល័យទួលទំពូង ៣០០០ដុល្លារ
- ១៨៥៥៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងនាយកដ្ឋានរដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី ១លានរៀល
- ១៨៥៦៖ ឯកឧត្តម ណាឌី តាន់ ទីប្រឹក្សារាជរដ្ឋាភិបាល ៥០ម៉ឺនរៀល
- ១៨៥៧៖ កញ្ញា គង់ លក្ខិណា អនុប្រធាននាយកដ្ឋានសវនកម្មទី១ នៃអាជ្ញាធរសវនកម្មជាតិ ១លានរៀល
- ១៨៥៨៖ លោក សុខ សារីន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា

ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី ១០០ដុល្លារ

១៨៥៩៖ ឯកឧត្តម សុខ សេងយ៉ែន នាយករងសាលាក្រុមមន្ទីររដ្ឋបាល និងលោកជំទាវ ១០០ដុល្លារ

១៨៦០៖ លោក ឈៀង ច័ន្ទតារា និងលោកស្រី គង់ ការីណា ១០ម៉ឺនរៀល

១៨៦១៖ លោក គង់ ភាវ និងលោកស្រី ង៉ែត ថា ១០ម៉ឺនរៀល

១៨៦២៖ ឯកឧត្តម ឡេង ធនយុទ្ធា និងលោកជំទាវ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ៤លានរៀល

១៨៦៣៖ លោក ម៉ែន បូរីកា និងលោកស្រី ឈ លក្ខិណា ១០០០ដុល្លារ

១៨៦៤៖ ឯកឧត្តម ប៊ុន សុផាត និងលោកជំទាវ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ៤លានរៀល

១៨៦៥៖ អតីតសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ឯកភាពជាតិ (ជាន់ទី២) នៃសាលាក្រុមមន្ទីររដ្ឋបាល (២០០០-២០០១)

៧,១០០ដុល្លារ

១៨៦៦៖ មូលនិធិរបស់អតីតសិស្សមន្ត្រីមជ្ឈមសាលាក្រុមមន្ទីររដ្ឋបាលជំនាន់សន្តិភាព២ ៤,៣៦០ដុល្លារ

១៨៦៧៖ លោក ហ៊ុត គឹមឡេង ១០០ដុល្លារ

១៨៦៨៖ ឯកឧត្តម សៀង គង់ ១០០ដុល្លារ

១៨៦៩៖ លោក ម៉ឺង សត្យា ៥០ដុល្លារ

១៨៧០៖ លោក យ៉ិន ស្រាង ៥០ដុល្លារ

១៨៧១៖ លោក ឡាយ សេរីពង្ស ១០០ដុល្លារ

១៨៧២៖ លោក សេង សីលា ៥០ដុល្លារ

១៨៧៣៖ លោក ឆាយ ជាហេង ៥០ដុល្លារ

១៨៧៤៖ លោក កឹក ចំរើន ១០០ដុល្លារ

១៨៧៥៖ ឯកឧត្តមនាយឧត្តមសេនីយ៍ កែវ វណ្ណថន និងលោកជំទាវ ៥០០០ដុល្លារ

១៨៧៦៖ ឯកឧត្តមនាយឧត្តមសេនីយ៍ កែវ ពង្ស និងលោកជំទាវ ១០០០ដុល្លារ

១៨៧៧៖ លោក លឹម សុខផៃ និងលោកស្រី ៥០ម៉ឺនរៀល

១៨៧៨៖ ចៅស្រី លឹម សុខុនមុទិតា ១០ម៉ឺនរៀល

១៨៧៩៖ ចៅស្រី លឹម សុខុននិរិយា ១០ម៉ឺនរៀល

១៨៨០៖ ឧត្តមសេនីយ៍ ឡុង សារឿន និងលោកជំទាវ ១០០ដុល្លារ

១៨៨១៖ ឯកឧត្តម ពិន អ៊ុច និងលោកជំទាវ ៥០ម៉ឺនរៀល

១៨៨២៖ ឯកឧត្តម ហូ មនោ និងលោកជំទាវ ៤០ម៉ឺនរៀល

១៨៨៣៖ លោកវរសេនីយ៍ទោ មាស សុផារ៉ា និងលោកស្រី ៤០ម៉ឺនរៀល

១៨៨៤៖ លោក ស ខន្តី និងលោកស្រី ២០ម៉ឺនរៀល

១៨៨៥៖ កញ្ញា ជី ម៉ូនីត ១០០ដុល្លារ

១៨៨៦៖ លោក ម៉ក់ ចាន់ដា ម្ចាស់ផ្ទះសំណាក់ដំណាក់ចន្ទ និងលោកស្រី យិន ចាន់សុខា ព្រមទាំងបុត្រ ៥០០ ដុល្លារ

១៨៨៧៖ លោកឧកញ៉ា ហុង ម៉ុងហេង និងលោកជំទាវ ១០០ដុល្លារ

១៨៨៨៖ ឯកឧត្តម ខាយ យុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ១លានរៀល

១៨៨៩៖ ក្រុមមេធាវីយ៉ាស់ ១០០០ដុល្លារ

១៨៩០៖ លោក ខែ សុវឌ្ឍន៍ និងគ្រួសារ ចៅសង្កាត់បឹងកេងកងI ៥០០ដុល្លារ

១៨៩១៖ លោកឧកញ៉ា លី យុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងសមាជិក សមាជិក ៨០លានរៀល

១៨៩២៖ លោក មាស រឺយ៉ា (សំណង់ស៊ីវិល) ២០ម៉ឺនរៀល

១៨៩៣៖ លោក នួន ចំណាន់ និងលោកស្រី ២០ម៉ឺនរៀល

១៨៩៤៖ លោក ងូ ពិសី (សំណង់ស៊ីវិល) ១០០ដុល្លារ

១៨៩៥៖ លោកស្រី អ៊ុវ សុគន្ធា និងស្វាមី ១០ម៉ឺនរៀល

១៨៩៦៖ លោកស្រី ប៊ុន ចន្ទបុត្រ (សំណង់ស៊ីវិល) ២៥ដុល្លារ

១៨៩៧៖ លោក យន សុខជា (សំណង់ស៊ីវិល) ២០ដុល្លារ

១៨៩៨៖ បណ្ឌិត យឹម គឹមឈាន ប្រធានក្រុមហ៊ុន យឹម គឹមឈាន គ្រុប ឯ.ក និងក្រុមហ៊ុនប្រជេកខនសាល់អ៊ិនស្ត្រី ជូតភីស៊ីអាយ ឯ.ក ១លាន២សែនរៀល

- ១៨៩៩៖ លោកជំទាវ អូរ ដារ៉ា សមាជិកក្រុមលេខា និងឯកឧត្តម ២០ម៉ឺនរៀល
- ១៩០០៖ លោក ស ចាន់ត្រា មន្ត្រីជាប់កិច្ចសន្យាទិស្តីការគណៈរដ្ឋមន្ត្រី ២០ម៉ឺនរៀល
- ១៩០១៖ លោក ជា ហាក់ និងលោកស្រី ៥០០ដុល្លារ
- ១៩០២៖ លោក អ៊ឹង ឆហៀង និងភរិយា (អគ្គនាយកក្រុមហ៊ុនអូស្ត្រូអ៊ីសម៉ែន) ៥០០ដុល្លារ
- ១៩០៣៖ ឯកឧត្តម ហាក់ សុទ្ធា និងលោកជំទាវ (សមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន) ៥០០ដុល្លារ
- ១៩០៤៖ គណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ២៥០០ដុល្លារ
- ១៩០៥៖ លោក ជា សុខហួរ ១០០ដុល្លារ
- ១៩០៦៖ មូលនិធិ ត្រៃ (TRI Foundation) ២លានរៀល
- ១៩០៧៖ ទីភ្នាក់ងារទេសចរណ៍ ភី ធី អឹម PTM (TRAVEL & TOURS) ២លានរៀល
- ១៩០៨៖ ឯកឧត្តម ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន ហេង វ៉ាន់ដា គណនេយ្យ ២០០០ដុល្លារ
- ១៩០៩៖ លោក កោះ ហាង និងអ្នកស្រី អ៊ឹង សាគីម ៤លានរៀល
- ១៩១០៖ អ្នកស្រី អ៊ឹង សាវណ្ណ និងស្វាមី ៤លានរៀល
- ១៩១១៖ ក្រុមហ៊ុន អិម៉ូ EAMLO Company ៣០០០ដុល្លារ
- ១៩១២៖ លោក យាន ស៊ីណា អគ្គលេខាធិការរងសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ១លានរៀល
- ១៩១៣៖ លោកស្រី ជាន់ ច័ន្ទលី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងយុត្តិធម៌ ១លានរៀល
- ១៩១៤៖ លោក ឈិន ចំរើន និងលោកស្រី លាង លីយាង ព្រមទាំងបុត្រ ១០០ដុល្លារ
- ១៩១៥៖ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន ៥,៥២០,០០០រៀល
- ១៩១៦៖ ឯកឧត្តម ស្បោង សារ៉ាត និងលោកជំទាវចំនួន ១ម៉ឺនដុល្លារ
- ១៩១៧៖ លោក កើត ឆៃ និងលោកស្រី យុត សុវណ្ណរីជា ១ម៉ឺនដុល្លារ
- ១៩១៨៖ លោក យូ ចាន់ថារិទ្ធ អាជីវករនៅរាជធានីភ្នំពេញ ១០០០ដុល្លារ
- ១៩១៩៖ លោក អ៊ុក សុភាព មន្ត្រីរដ្ឋបាលខណ្ឌកំបូល រាជធានីភ្នំពេញ និងភរិយា ១០ដុល្លារ

១៩២០៖ លោកស្រី ប៉ាង ចិន្តា ប្រធានការិយាល័យកម្មវិធីផ្សាយ នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ១០ ម៉ឺនរៀល

១៩២១៖ លោក ឯក សុភា ប្រធានការិយាល័យរដ្ឋបាល នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ១០ម៉ឺនរៀល

១៩២២៖ ម៉ៅ សំរុទ្ធវី មេធាវី ក្រុមមេធាវី អេច អឹម អិល & ខន់សាល់ចិន ២០០០ដុល្លារ

១៩២៣៖ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ១០០០ដុល្លារ

១៩២៤៖ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា CATA ៤លានរៀល

១៩២៥៖ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា ២លានរៀល

១៩២៦៖ លោក ទ្រាវ ជីវ៉ា ប្រធានក្រុមហ៊ុនទេសចរណ៍ World Pop និងភរិយា ព្រមទាំងបុត្រ ៦០០ដុល្លារ

១៩២៧៖ លោក លី យីណុល ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា CATA ១០០ដុល្លារ

១៩២៨៖ លោកស្រី ខេង ចិន្តា នាយកក្រុមហ៊ុន ៥អូសិន ខូអិលជីឌី ១០០ដុល្លារ

១៩២៩៖ លោកស្រី ម៉េង សុផាវត្តិ TNTO Travel and Tours ១០០ដុល្លារ

១៩៣០៖ លោក តាំង ទី K-York Travel Service ៥០០ដុល្លារ

១៩៣១៖ លោក ជា អ៊ាកសេង Hong Yi Travel Service Co., Ltd ១០០ដុល្លារ

១៩៣២៖ ក្រុមហ៊ុន Channel Sight Distribution Co., Ltd ១លានរៀល

១៩៣៣៖ ឯកឧត្តម ហ៊ុន សុផី និងលោកជំទាវ ហ៊ាង សុភាព ២០២០ដុល្លារ

១៩៣៤៖ លោកស្រី លាង ម៉ឺឈីញ និងស្វាមី ១លានរៀល

១៩៣៥៖ កញ្ញា ស៊ាន វិទូបុប្ផាវត្តិ ៨០ម៉ឺនរៀល

១៩៣៦៖ កញ្ញា ស៊ាន វិទូបុប្ផាពេជ្រ ៨០ម៉ឺនរៀល

១៩៣៧៖ លោក ហ៊ឹម កំផៃ (និស្សិតនៅចិន) ៥០ដុល្លារ

១៩៣៨៖ លោកឧកញ៉ា ឌី បញ្ញា និងលោកជំទាវ ស៊ុន សក្កដា ៥០០០ដុល្លារ

១៩៣៩៖ លោក ប្រាក់ រីខន និងភរិយា ជួន ស្រីនោ ៣០០០ដុល្លារ

១៩៤០៖ ឧកញ៉ា បណ្ឌិត ឡាយ លន់ និងលោកជំទាវ អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមាន

ជ័យ ៥លានរៀល

១៩៤១៖ ឧកញ៉ា បណ្ឌិត ហ៊ុយ តៀវ និងលោកជំទាវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ
៤លានរៀល

១៩៤២៖ លោក សុខ វ៉ាដូ និងលោកស្រី ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ២លានរៀល

១៩៤៣៖ លោក សេង ដុល្លារ និងភរិយា ប្រធានក្រុមហ៊ុនវេងហ្គីតអាណុយមីញ៉ូម ២លានរៀល

១៩៤៤៖ ឯកឧត្តម សុខ ហេង និងលោកជំទាវ ១០០០ដុល្លារ

១៩៤៥៖ ឯកឧត្តម ស៊ិន សិន និងលោកជំទាវ ១០០ដុល្លារ

១៩៤៦៖ លោកឧត្តមសេនីយ៍ត្រី មិន ធុន និងលោកស្រី ១០០ដុល្លារ

១៩៤៧៖ M D S HENGHEGHE INVESTMENT CO..LTD ១០ម៉ឺនដុល្លារ

១៩៤៨៖ XINCHUANGLI Technology Park ១ម៉ឺនដុល្លារ

១៩៤៩៖ លោក ទាវ វីណាំ និងលោកស្រី ចុង សុភា ៥០០០ដុល្លារ

១៩៥០៖ លោក ដូរ បូរីណា ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ១០០០ដុល្លារ

១៩៥១៖ លោក យុន សារឿន អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ១០០
ដុល្លារ

១៩៥២៖ លោកស្រី អ៊ឹង សុខគឹម ម្ចាស់ហាងខេប៊ីកាបូប ៥០០០ដុល្លារ

១៩៥៣៖ លោក ម៉ៅ ញ៉ានរតនៈ ២០ដុល្លារ

១៩៥៤៖ លោក ហូ វ៉ាន់ឌី (WORLD EXPRESS TOURS AND TRAVEL) ១លានរៀល

១៩៥៥៖ ក្រុមហ៊ុន DCK TRAVEL AND TOURS ១០០ដុល្លារ

១៩៥៦៖ ក្រុមហ៊ុន SUNSUNLY TOURISM AND TRADING CO., LTD ២០០ដុល្លារ

១៩៥៧៖ លោកស្រី គឹម ខេង (KK INTERNATIONAL TRAVEL AND TOURS CO., LTD) ១០០ដុល្លារ

១៩៥៨៖ ឯកឧត្តម ផូរ សុធារៈ និងលោកជំទាវ លី ជីតា ៥០០ដុល្លារ

១៩៥៩៖ ក្រុមហ៊ុន ខេយូ ទេសចរណ៍ ១០០ដុល្លារ

- ១៩៦០៖ លោកស្រី ហូ សុផា ប្រធានក្រុមហ៊ុន 2WORLD TRAVEL ២០០ដុល្លារ
- ១៩៦១៖ ក្រុមហ៊ុន WANLY TRAVEL ១០០ដុល្លារ
- ១៩៦២៖ ក្រុមហ៊ុន PARAMOUNT TRAVEL AND TOURS ២០០ដុល្លារ
- ១៩៦៣៖ ក្រុមហ៊ុន MYSTERY OF MEKONG TRAVEL ៣០០ដុល្លារ
- ១៩៦៤៖ ក្រុមហ៊ុន MEGA ASIA TRAVEL CO., LTD ១០០ដុល្លារ
- ១៩៦៥៖ លោកស្រី វីង ច័ន្ទ ដេស៊ីស (ASIA EXOTIC TOURS) ១០០ដុល្លារ
- ១៩៦៦៖ ក្រុមហ៊ុន WE GO TRAVEL AND TOUR ១០០ដុល្លារ
- ១៩៦៧៖ លោក MOHAN RAO GUNTI ADVISOR TO CAMBODIA TOURISM ASSOCIATION (CATA)
១០១ដុល្លារ
- ១៩៦៨៖ លោក យី លីណុល ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា CATA ១៥០ដុល្លារ
- ១៩៦៩៖ ក្រុមហ៊ុន MEKONG DISCOVERY CO., LTD ១លានរៀល
- ១៩៧០៖ លោកស្រី ឡា សុភ័: (DOUBLE L TRAVEL AND TOURS) ១២០ដុល្លារ
- ១៩៧១៖ លោក ទៀ សំណាង ប្រធានក្រុមហ៊ុន អេសធីប៊ី ទេសចរណ៍ ១លានរៀល
- ១៩៧២៖ លោកស្រី ទីន ចំណូល (ចំណូល ត្រាវែល) ៣០ម៉ឺនរៀល
- ១៩៧៣៖ ក្រុមហ៊ុន CAMBODIA DISTRIBUTION SYSTEM ៣០០ដុល្លារ
- ១៩៧៤៖ លោក សុខ យាង (អិម អេស ខេ ត្រាវែល) ១០០ដុល្លារ
- ១៩៧៥៖ លោកស្រី ម៉ែន សេដាវី (RAVY ANGKOR TOURS) ១០០ដុល្លារ
- ១៩៧៦៖ លោក លឹម ហួរ និងលោកស្រី ផាន់ ដានី (TEA HENG GOLDEN LUCK TRAVEL CO., LTD)
១០០ដុល្លារ
- ១៩៧៧៖ ក្រុមហ៊ុន PLUS TRAVEL ១០០ដុល្លារ
- ១៩៧៨៖ ក្រុមហ៊ុន C.H WORLD TRAVEL CO., LTD ១លានរៀល
- ១៩៧៩៖ ឯកឧត្តម សុខុម វិទ្ធិរុជ ប្រធានទន្លេពេទ្យកម្ពុជា និងសមាជិក សមាជិកាទាំងអស់ ៣០លានរៀល

១៩៨០៖ លោកស្រី ប្រសើរ ម៉ូលីកា និងស្វាមី ប្រធាននាយកដ្ឋានក្រសួងសាធារណៈការ និងដឹកជញ្ជូន ៤០ម៉ឺនរៀល

១៩៨១៖ ឯកឧត្តម ព្រហ្ម ឌិន និងលោកជំទាវ រដ្ឋលេខាធិការក្រសួងការពារជាតិ ១២០០ដុល្លារ

១៩៨២៖ លោកអនុសេនីយ៍ទោ ឆេង ជ័យប្ញទ្ធី ១០ម៉ឺនរៀល

១៩៨៣៖ លោកជំទាវឧកញ៉ា ស៊ី ចាន់រដ្ឋា អគ្គនាយិកាក្រុមហ៊ុនអគ្គិសនីព្រះវិហារ ១០លានរៀល

១៩៨៤៖ លោកវរសេនីយ៍ទោ យុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថកំពង់ធំ ៥០ម៉ឺនរៀល

១៩៨៥៖ លោកឧត្តមសេនីយ៍ត្រី ចាន់ ចិន្តា យោធិនពិការសម្តេចតេជោគូលេន ៣១៧ សៀមរាប ៥០ម៉ឺនរៀល

១៩៨៦៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធាភូមិភាគទី៤ ១លានរៀល

១៩៨៧៖ ចៅប្រុស ទាផល្លី វ៉ាមុនិន្ទ និងចៅប្រុស ទាផល្លី វ៉ាមុនិត្យ ១០០ដុល្លារ

១៩៨៨៖ ឧត្តមសេនីយ៍ ហ៊ុន សុវិទ្ធី អគ្គនាយករងនៃអគ្គនាយកអន្តោប្រវេសន៍ និងលោកជំទាវ ១០០០ដុល្លារ

១៩៨៩៖ លោក ជឹង យាងលី ស្នងការរងនៃស្នងការដ្ឋានខេត្តព្រះសីហនុ និងលោកស្រី ១០០០ដុល្លារ

១៩៩០៖ លោក គង់ កែដូ ស្នងការរងនៃស្នងការដ្ឋានខេត្តព្រះសីហនុ និងលោកស្រី ១០០០ដុល្លារ

១៩៩១៖ ឯកឧត្តម ពេជ្រ វីរៈ ទីប្រឹក្សាឯកឧត្តមបណ្ឌិតអនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ ហេង គាងឡេង ៥លានរៀល

១៩៩២៖ លោក មាស ទួក និងលោកស្រី ជិន សារិន ប្រធានក្រុមប្រឹក្សាស្រុកព្រៃឈរខេត្តកំពង់ចាម ៥លានរៀល

១៩៩៣៖ លោក ហេង ទូ និងលោកស្រី ប៉ា ហ្គេកលី ប្រជាពលរដ្ឋនៅភូមិព្រៃទទឹង ឃុំព្រៃរៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៥លានរៀល

១៩៩៤៖ ឯកឧត្តមសេនីយ៍ទោ ឈាង សារៈ រដ្ឋលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គនាយកដ្ឋានលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងលោកជំទាវ ២០០០ដុល្លារ

១៩៩៥៖ លោកជំទាវ ជ័យណារី អ៊ុកត្រី ភរិយាឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ១៥០០ដុល្លារ

១៩៩៦៖ លោក អ៊ុ វណារ៉ា សមាជិកក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ៣០០ដុល្លារ

១៩៩៧៖ លោក អ៊ុ រត្រីប្រសើរ និងភរិយា ២០០ដុល្លារ

១៩៩៨៖ កញ្ញា អ៊ុ សុគន្ធកន្ទិដ្ឋា ១០០ដុល្លារ

១៩៩៩៖ កញ្ញា អ៊ុ សុគន្ធបញ្ញា ១០០ដុល្លារ

២០០០៖ លោក ហាក់ ងួនឈាង ១លានរៀល

២០០១៖ លោក គ្រី ណារិទ្ធ និងលោកស្រី ១លានរៀល

២០០២៖ លោក ញាន សុភ័ស ២០ម៉ឺនរៀល

២០០៣៖ លោកវៈសេនីយ៍ឯក ប៉ែន ចាន់ដារ៉ា ស្នងការដ្ឋានខេត្តកំពង់ធំ ២០ម៉ឺនរៀល

២០០៤៖ ឯកឧត្តម អ៊ុ ឱហាត ទីប្រឹក្សារាជរដ្ឋាភិបាល ២០ម៉ឺនរៀល

២០០៥៖ កញ្ញា សុខ សេរីចំរើន មន្ត្រីក្រសួងយុត្តិធម៌ ១០ម៉ឺនរៀល

២០០៦៖ កញ្ញា លី ចាន់វត្ត មន្ត្រីក្រសួងយុត្តិធម៌ ៥ម៉ឺនរៀល

២០០៧៖ កញ្ញា អ៊ឹង លាងជូ មន្ត្រីក្រសួងយុត្តិធម៌ ១០ម៉ឺនរៀល

២០០៨៖ លោក កាអុន សុបញ្ញារិទ្ធ មន្ត្រីក្រសួងយុត្តិធម៌ ១០ម៉ឺនរៀល

២០០៩៖ លោក ហ៊ឹម ឧត្តម និងលោកស្រី ៤០ម៉ឺនរៀល

២០១០៖ លោក សំសៀង រតបុត្ត និងលោកស្រី ២០ម៉ឺនរៀល

២០១១៖ លោកវៈសេនីយ៍ ឈួន ស៊ុយន និងលោកស្រី អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ៣០០ដុល្លារ

២០១២៖ លោកវៈសេនីយ៍ ជា សុខន និងលោកស្រី អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ៣០០ដុល្លារ

២០១៣៖ លោកស្រី ឈិន វ្លចម៉េង ៥០ម៉ឺនរៀល

២០១៤៖ លោក គុយ ហ្គូ និងលោកស្រី មាស សុខចន្ទី ៣០០ដុល្លារ

២០១៥៖ លោក ម៉ៅ លាភ មគ្គុទេសក៍ទេសចរណ៍នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ២០ដុល្លារ

២០១៦៖ លោក ហ៊ុន សារ៉ុន សមាជិកក្រុមលេខាសម្តេចតេជោ ៥០ដុល្លារ

២០១៧៖ លោក ម៉ៅ សាកល អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី ២លានរៀល

២០១៨៖ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ

១៥០០ដុល្លារ

២០១៩៖ សហគ្រាស តាំង ឆេងហាំង ៥០០ដុល្លារ

២០២០៖ អនុសេនីយ៍ឯក ចេង បញ្ញាពណ៍ កងវិស្វកម្មកងពលតូចលេខ៧០ ៥០ដុល្លារ

២០២១៖ កញ្ញា ហ្គ លីន អនុប្រធានការិយាល័យនាយកដ្ឋានត្រួតពិនិត្យដល់ទឹកនៃឯកសារជាតិ នៃកម្ពុជា ២០ ម៉ឺនរៀល

២០២២៖ លោកស្រី ហាក់ ប៉ោលាង ប្រធាននាយកដ្ឋានពិធីការនៃទីស្តីការគណៈរដ្ឋមន្ត្រី ១លានរៀល

២០២៣៖ លោក សុទ្ធ ជី ប្រធាននាយកដ្ឋាន នាយកដ្ឋានឯកសារអេឡិចត្រូនិច និងព័ត៌មានវិទ្យា ២០០ដុល្លារ

២០២៤៖ លោក ចេប សុខហេង ១០ម៉ឺនរៀល

២០២៥៖ លោកមេធាវី ឡៅ លីហេង ១៩ម៉ឺនរៀល

២០២៦៖ លោក សៀ បញ្ញា និងភរិយា ១០ម៉ឺនរៀល

២០២៧៖ លោក សៅ ជាំរុំ និងភរិយា ២០ម៉ឺនរៀល

២០២៨៖ លោកជំទាវ ឡុងឌី សាន់ណារ៉ា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ២លានរៀល

២០២៩៖ ឧត្តមសេនីយ៍ទោ នួន សុផាត អនុប្រធាននាយកដ្ឋានប្រកួតប្រជែងទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៥០០ ដុល្លារ

២០៣០៖ លោកវៈសេនីយ៍ទោ លឹម ហុងសៃ នាយករងប៉ុស្តិ៍នគរបាលប្រកួតប្រជែង ព្រំដែនអន្តរជាតិកោះរកា ៥០០ ដុល្លារ

២០៣១៖ លោកស្រី លន់ សុនិតា និងស្វាមី ម្ចាស់ហាងសុនិតាគ្រឿងអលង្ការ ៥០០ដុល្លារ

២០៣២៖ លោកស្រី ចេង តុលា និងស្វាមី ម្ចាស់ក្រុមហ៊ុន MADAM TOLA COSMETICS ២០០ដុល្លារ

២០៣៣៖ ក្រុមហ៊ុន អេភីជីអេសអ៊ី &ស៊ី ខេមបូឌាវីសសស ខូ អិល ជី ឌី ២លានរៀល

២០៣៤៖ កញ្ញា កែវ នីសា សិល្បៈការនី និងជាពិធីការប្រចាំទូរទស្សន៍ CNC ៤៤៤៤ដុល្លារ

២០៣៥៖ លោកស្រី រស់ ឆា ម្ចាស់ហាងពេជ្រ រស់ គន្ធា ផ្សារសូរិយា ១០០០ដុល្លារ

២០៣៦៖ អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ ៥០០ដុល្លារ ៣,១១០,០០០រៀល

២០៣៧៖ លោក ធុយ រណ្ណា និងលោកស្រី យុន យ៉ាត ព្រមទាំងកូនចៅ ២០ម៉ឺនរៀល

២០៣៨៖ ឯកឧត្តម សោម ច័ន្ទឌីណា និងក្រុមការងារ ១០០០ដុល្លារ

២០៣៩៖ លោក ផល្លា ជាវិទូ និងលោកស្រី ហ៊ុន សុគីម (ទូរទស្សន៍ព័ត៌មាន BTV) ២០ម៉ឺនរៀល

២០៤០៖ ឯកឧត្តម សូ ខនប្បទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ១លានរៀល

២០៤១៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ១លានរៀល

២០៤២៖ ឯកឧត្តម ខៀវ បូរិន អគ្គនាយកអគ្គនាយកដ្ឋានសហមគ្គីភូមិ នៃក្រសួងបរិស្ថាន ១លានរៀល

២០៤៣៖ លោក អ៊ុក ណារ៉ាន់ អគ្គនាយកអគ្គនាយកដ្ឋានសហមគ្គីភូមិ នៃក្រសួងបរិស្ថាន ១លានរៀល

២០៤៤៖ នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន ១លានរៀល

២០៤៥៖ លោក សេង សោត ៦០ម៉ឺនរៀល

២០៤៦៖ លោក ងួន សែប ៥០ម៉ឺនរៀល

២០៤៧៖ លោក ហេង ហុង ២០២,៩០០រៀល

២០៤៨៖ លោក ស៊ី រ៉ាមុនី ២០ម៉ឺនរៀល

២០៤៩៖ លោក ជិន ម៉េងយាង ២០ម៉ឺនរៀល

២០៥០៖ លោក គង់ សៀកលី ២០ម៉ឺនរៀល

២០៥១៖ លោក រស់ ជីវ ២០ម៉ឺនរៀល

២០៥២៖ លោក ពួក ប៊ុនថេត ២០ម៉ឺនរៀល

២០៥៣៖ លោក គឹម សារិន ២០ម៉ឺនរៀល

២០៥៤៖ លោកស្រី ហ៊ុ កល្យាណ ២០ម៉ឺនរៀល

២០៥៥៖ លោក អាន ពុទ្ធារ៉ា ២០ម៉ឺនរៀល

២០៥៦៖ លោក គា ប៊ូ ២០ម៉ឺនរៀល

២០៥៧៖ លោក សុខ សាម៉េត ១៥ម៉ឺនរៀល

២០៥៨៖ លោក ឡាយ ស៊ុនចាន់ ១០ម៉ឺនរៀល

២០៥៩៖ លោក នៃ ចន្ទី ១០ម៉ឺនរៀល

- ២០៦០៖ លោក សុខ សុវឌ្ឍនា ១០ម៉ឺនរៀល
- ២០៦១៖ លោក ស្រីន សុខុន ១០ម៉ឺនរៀល
- ២០៦២៖ លោក មាស សុធនវឌ្ឍនៈ ១០ម៉ឺនរៀល
- ២០៦៣៖ កញ្ញា ខូ បុប្ផារត្ន ១០ម៉ឺនរៀល
- ២០៦៤៖ កញ្ញា ហែម ចាន់សុរិយា ១០ម៉ឺនរៀល
- ២០៦៥៖ លោក អ៊ុន ពិសី ១០ម៉ឺនរៀល
- ២០៦៦៖ ២០លោក មាស វីរៈ ១០ម៉ឺនរៀល
- ២០៦៧៖ លោកស្រី ឆិន រចនា ១០ម៉ឺនរៀល
- ២០៦៨៖ លោក ចាន់ ណារ៉ា ១០ម៉ឺនរៀល
- ២០៦៩៖ កញ្ញា ជីវ សិហនាថ ១០ម៉ឺនរៀល
- ២០៧០៖ លោក ទូច ប៊ុនឡុង ១០ម៉ឺនរៀល
- ២០៧១៖ លោក ខាត់ សេរីប្រិទ្ធិ ១០ម៉ឺនរៀល
- ២០៧២៖ លោក អៀង សុខសីហា ១០ម៉ឺនរៀល
- ២០៧៣៖ លោកស្រី ចាន់ ករុណា ៥ម៉ឺនរៀល
- ២០៧៤៖ លោកស្រី លី សារុន ៥ម៉ឺនរៀល
- ២០៧៥៖ លោកស្រី ប៊ុន ស្រីម៉ុច ៤ម៉ឺនរៀល
- ២០៧៦៖ លោកស្រី សុខ វណ្ណត ២ម៉ឺនរៀល
- ២០៧៧៖ លោកស្រី ឈា លីណា ២ម៉ឺនរៀល
- ២០៧៨៖ លោក សៅ សំណាង ២ម៉ឺនរៀល
- ២០៧៩៖ លោក នូ ម៉ាលីន ២ម៉ឺនរៀល
- ២០៨០៖ លោក កង ចាន់សុវណ្ណដេត ២ម៉ឺនរៀល
- ២០៨១៖ លោក វីរៈ វតធើរ លក់ស៊ីទែនអីណុកជ័រ ២លានរៀល

២០៨២៖ លោក ផាន់ ភូមិន្ទ ១០ម៉ឺនរៀល

២០៨៣៖ លោក ទុយ សុភ័ក្រ អភិបាលស្រុក បូរីជលសារ ខេត្តតាកែវ ៤លានរៀល

២០៨៤៖ លោក លី ប្រុស ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកគិរីវង់
ខេត្តតាកែវ ៦០ម៉ឺនរៀល

២០៨៥៖ ព្រះគ្រូរតនវង្ស សែម រុទ្ធិ ២០ម៉ឺនរៀល

២០៨៦៖ ព្រះគ្រូធម្មវង្ស ពុំ រតនៈ ១០០ដុល្លារ

២០៨៧៖ ព្រះមហា ហុង ពាន ២០ម៉ឺនរៀល

២០៨៨៖ ព្រះសតិវិរិយោ ពេជ្រ ឆវ័ន្ត ១០ម៉ឺនរៀល

២០៨៩៖ ព្រះគ្រូសង្ឃបាលមុនី អៀម សម្បត្តិ ១០ម៉ឺនរៀល

២០៩០៖ ព្រះគ្រូជោតិបាល ថៃ ជាន ១០ម៉ឺនរៀល

២០៩១៖ ព្រះគ្រូញាណវង្ស ហួរ ប៊ុនជឿន ១០ម៉ឺនរៀល

២០៩២៖ ព្រះគ្រូសិលវង្ស លឿន ស៊ុម ១០ម៉ឺនរៀល

២០៩៣៖ ព្រះគ្រូញាណសារៈ រឹង បូរី ១០ម៉ឺនរៀល

២០៩៤៖ ព្រះគ្រូសុមេធមុនី នួន លីម ១០ម៉ឺនរៀល

២០៩៥៖ ព្រះគ្រូបាតិមោក្ខសំរោ ញឹម បូរ៉ា ៥ម៉ឺនរៀល

២០៩៦៖ ព្រះគ្រូធម្មវង្ស ហ៊ឹម សុខហោង ៥ម៉ឺនរៀល

២០៩៧៖ ព្រះគ្រូឥន្ទមុនីវង្ស ហម សុខឡេង ៥ម៉ឺនរៀល

២០៩៨៖ ព្រះមហា សត់ សុភ័ក្រ ៥ម៉ឺនរៀល

២០៩៩៖ មហាឧបាសិកា អ៊ូច យ៉ាន់ ២០ម៉ឺនរៀល

២១០០៖ មហាឧបាសិកា លី គឹមហ៊ាន់ ព្រមទាំងបុត្រ និងចៅ ៤០ម៉ឺនរៀល

២១០១៖ លោកស្រី ប៉ាវ នី និងស្វាមី ព្រមទាំងបុត្រ និងចៅ ១០ម៉ឺនរៀល

២១០២៖ លោក ប៉ាវ ធារី និងស្វាមី ព្រមទាំងបុត្រ ១០ម៉ឺនរៀល

២១០៣៖ លោកស្រី ជួន ប្រាង ព្រមទាំងបុត្រ ១០ម៉ឺនរៀល

២១០៤៖ អ្នកគ្រូ កុយ សុជា ព្រមទាំងបុត្រ ១០ម៉ឺនរៀល

២១០៥៖ លោកស្រី គង់ ណារឿន ១០ម៉ឺនរៀល

២១០៦៖ លោកស្រី ជួន ណាត និងស្វាមី ព្រមទាំងបុត្រ ៥ម៉ឺនរៀល

២១០៧៖ លោក នៅ វុត្តា ៥ម៉ឺនរៀល

២១០៨៖ ឯកឧត្តម នៅ ហ៊ុយ៉ា ១០ម៉ឺនរៀល

២១០៩៖ លោក នៅ ប្រយុទ្ធ ៥ម៉ឺនរៀល

២១១០៖ លោក ខុន ច័ន្ទនី និងភរិយា ១០ម៉ឺនរៀល

២១១១៖ លោក សែន មនោវត្ត ១០ម៉ឺនរៀល

២១១២៖ លោក ជួន ជានៅ ៥ម៉ឺនរៀល

២១១៣៖ លោក ស្រី ច័ន្ទតារា ៥ម៉ឺនរៀល

២១១៤៖ លោក គុណ បូរ៉ា និងភរិយា ១០ម៉ឺនរៀល

២១១៥៖ លោក រឿង ចន្ទដារ៉ូ ៥ម៉ឺនរៀល

២១១៦៖ លោក រួន វ៉ាន់នី និពន្ធនាយកកាសែតវីរៈជាតិ ១០ម៉ឺនរៀល

២១១៧៖ លោក បាវ ថៃ និពន្ធនាយករងកាសែតវីរៈជាតិ ១០ម៉ឺនរៀល

២១១៨៖ ឯកឧត្តម តាំង ជុងលី និហលោកជំទាវ សារុន វិធីវត្ត ១០០០ដុល្លារ

២១១៩៖ ឧត្តមសេនីយ៍ ហ៊ុយ ប៉ូលីន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោក
ជំទាវ ៨០ម៉ឺនរៀល

២១២០៖ លោក ពៅ វិទូ និងលោកស្រី នាក់ សុភី ៥០ម៉ឺនរៀល

២១២១៖ លោក ម៉ាង ណាដេក និងលោកស្រី មាស កណ្តិកា ២០០ដុល្លារ

២១២២៖ លោកវរសេនីយ៍ឯក ឱក សុភា និងលោកស្រី ហិល ស៊ីណេត ១៥០ដុល្លារ

២១២៣៖ លោក កេត ស៊ីណេត ប្រធាននាយកដ្ឋានបុគ្គលិកសាលាជម្រះក្តី នៃក្រសួងយុត្តិធម៌ និងលោកស្រី ៦០

ម៉ឺនរៀល

២១២៤៖ លោកជំទាវ ឆាយ សំនៀង ២០ម៉ឺនរៀល

២១២៥៖ លោកស្រី ហង្ស ប៉ូរ៉ាវី ១០ម៉ឺនរៀល

២១២៦៖ សមាគមអតីតសិស្ស និងស្រីនៅកម្ពុជា ១,១០០,០០០រៀល

២១២៧៖ លោក ប៉ក ណារ៉ូន សមាជិកក្រុមលេខាសម្តេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង
លោកស្រី ៦០ម៉ឺនរៀល

២១២៨៖ លោក សុខ វិបុល មេធាវីតំណាងក្រុមហ៊ុនអនភ័ញ ឯ.ក ឧបត្ថម្ភវិធានលាងសម្អាតដៃម៉ាក LIYUAN
FLOWER ចំនួន ១០០កេស ១០០០ដុល្លារ

២១២៩៖ លោក ធន ពៅ អនុប្រធាននាយកដ្ឋាន និងលោកស្រី នន សុខហាំង ប្រធានការិយាល័យ នៃរដ្ឋ
លេខាធិការដ្ឋាន អាកាសចរស៊ីវិល ១លានរៀល

២១៣០៖ លោក លឹម ទាឡេង និងលោកស្រី ហោ យុយ ១០លានរៀល

២១៣១៖ លោក ហោ វ៉ាន់ដា និងលោកស្រី ស្ន សុទ្ធាវី ២៥០ដុល្លារ

២១៣២៖ លោកជំទាវឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុតាង-ហិរញ្ញវត្ថុ ក្រសួងការពារ
ជាតិ ៥លានរៀល

២១៣៣៖ ឧត្តមសេនីយ៍ទោ រៀម ទិត្យ មេបញ្ជាការរង កងពលតូចលេខ៧០ បញ្ជាការដ្ឋានកងទ័ពជើងគោក ៥លាន
រៀល

២១៣៤៖ លោក រៀម ឧត្តម ៥លានរៀល

២១៣៥៖ លោកស្រី ទិត្យរ៉ា លក្ខិណា និងស្វាមី ព្រមទាំងបុត្រ ៣លានរៀល

២១៣៦៖ កញ្ញាឧត្តមសេនីយ៍ត្រី ទិត្យរ៉ា ឬទ្ធីនី នាយរងសេនាធិការ កងពលតូចលេខ៧០ បញ្ជាការដ្ឋានកងទ័ព
ជើងគោក ១លានរៀល

២១៣៧៖ លោកឧត្តមសេនីយ៍ទោ រស់ សុខផល្គុណ និងក្រុមគ្រួសារ ១លានរៀល

២១៣៨៖ លោក ទ្រិញ ប៉ូចស្រ្ទាំង និងលោកស្រី តាំង ស៊ីវន ព្រមទាំងបុត្រាបុត្រី ១០០០ដុល្លារ

២១៣៩៖ ឯកឧត្តម ស ថារី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ, លោក ងួន លីណា និងភរិយា,
លោក ខូ ហ៊ាន់ និងភរិយា, លោក ម៉ឹង ស្រួច និងភរិយា ១០លានរៀល

២១៤០៖ លោក ឆៃ សុផា និងលោកស្រី គង់ ឡាង ១០០០ដុល្លារ

២១៤១៖ លោកឧកញ៉ា នុត រ៉ានី និងលោកជំទាវ អ៊ុន សោភា ១០លានរៀល

២១៤២៖ លោកស្រី ភា សុធារី ទីលំនៅ ស្រុកមេសាង ខេត្តព្រៃវែង ឧបត្ថម្ភ ម៉ាស៊ីនខ្មែរ ៣ស្រទាប់ ២៥ប្រអប់

២១៤៣៖ លោក សរ ខន្តី និងលោកស្រី ២០ម៉ឺនរៀល

២១៤៤៖ កញ្ញា ជី ម៉ូនីខេ ១០០ដុល្លារ

២១៤៥៖ លោក នុត រុត្តា ជំនួយការសម្តេចតេជោ និងលោកស្រី ២០លានរៀល

២១៤៦៖ ឧកញ៉ា ហួ សុផាតិ និងលោកជំទាវ ស៊ូ ដារី ៣០០០ដុល្លារ

២១៤៧៖ ឯកឧត្តម ស្រី ថាមរុង្គ និងលោកជំទាវ ថោង សុផាតា ៥០០ដុល្លារ

២១៤៨៖ ចៃស្រីត្បូងឃ្មុំ, លោក សរ សុខលី និងអ្នកស្រី យុន ឆេងលាង មុខរបរអាជីវករ នៅភូមិដីមាន់ ឃុំដីមាន់
ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ២០លានរៀល

២១៤៩៖ លោក លាង វិនឡុង ១លានរៀល

២១៥០៖ លោក ជូ អាំងត្រី និពន្ធនាយកអង្គការសារពត៌មានដំណឹងក្នុងស្រុក ២០ម៉ឺនរៀល

២១៥១៖ លោកស្រី ហិ មួយរួច ចៅកែស៊ុបចង្កាក់សាខាចោមចៅ និងសាខាកំបូល ២០ម៉ឺនរៀល

២១៥២៖ លោក ជូ អាំងត្រី សមាជិកក្រុមការងារចុះជួយប្រជាពលរដ្ឋរបស់ឯកឧត្តម នួន សុខាវី ២០ម៉ឺនរៀល

២១៥៣៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន ទេសរដ្ឋមន្ត្រី និងលោកជំទាវ លាង សារិទ្ធ ២០០០ដុល្លារ

២១៥៤៖ លោក សាន សុភា ស្នងការរងកំពង់ចាម ៥ម៉ឺនរៀល

២១៥៥៖ លោក លី ហុង តំណាងក្រុមហ៊ុន Simuong Investment Co Ltd និងក្រុមហ៊ុន B Grimm Power
Plc (thailand) ២ម៉ឺនដុល្លារ

២១៥៦៖ លោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល និងលោកស្រី នឹម វណ្ណៈ ២០០០ដុល្លារ

២១៥៧៖ ឯកឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម ១០០០ដុល្លារ

២១៥៨៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ជាថវិកានិងសម្ភារៈពេទ្យ) ៤៧,៦៤៥ដុល្លារ

២៨០,៣៥០,០០០រៀល

២១៥៩៖ នាយកដ្ឋានកសិកម្ម និងធនធានទឹកនៃទីស្តីការគណៈរដ្ឋមន្ត្រី ១លានរៀល

២១៦០៖ លោក ថៃ ស៊ុនលី និងលោកស្រី តិប សុគន្ធា ព្រមទាំងបុត្រ ១០០ដុល្លារ

២១៦១៖ គណៈកម្មការសាខាសមាគមកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៤លាន
រៀល

២១៦២៖ ឯកឧត្តម អូក ដូរ៉ានី និងលោកជំទាវសមាជិកក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី ១លានរៀល

២១៦៣៖ ក្រុមការងារយុវវិស្វករកម្ពុជា នៃគណៈវិស្វករកម្ពុជា ១,៣៩០,០០០រៀល

២១៦៤៖ លោក ជន សៅវណ្ណារម្មណ៍ និងលោកស្រី ព្រមទាំងបុត្រ ប្រធានគំរោង BMB&A Cambodia J.S
(Company) ១០០០ដុល្លារ

២១៦៥៖ លោក លាន់ ប៊ុនលឿន ប្រធានការិយាល័យ ភូគព្ភសាស្ត្រ (ម.ព.ស.ស) ១០០ដុល្លារ

២១៦៦៖ លោក ពៅ មាន សំណង់ស៊ីវិល ៥០ដុល្លារ

២១៦៧៖ លោកស្រី ស៊ី សុផល សំណង់ស៊ីវិល ៥០ដុល្លារ

២១៦៨៖ លោក នួន សុលា អគ្គិសនី ២០ដុល្លារ

២១៦៩៖ លោក ស្រេង ដាណង់ សំណង់ស៊ីវិល ១០ដុល្លារ

២១៧០៖ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ុង សំខាន់ និងលោកជំទាវ អគ្គមេបញ្ជាការរង អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ១០លានរៀល

២១៧១៖ លោក ម៉ៅ ច័ន្ទសីហា នាយករងទីបាត់ការកលយុទ្ធ អគ្គបញ្ជាការ ១០០ដុល្លារ

២១៧២៖ ក្រុមហ៊ុនមេធាវី អេស.វី.ភី ដែលមានឯកឧត្តម លី ច័ន្ទតុលា ជានាយកក្រុមហ៊ុន ១,២៤៥ដុល្លារ

២១៧៣៖ លោក មាស រុទ្ធី និងលោកស្រី ពេជ បូរ៉ា ព្រមទាំងបុត្រ ២០ម៉ឺនរៀល

២១៧៤៖ លោក កែវ បេងវឌ្ឍន៍វិស្ណុ និងលោកស្រី ឡាយ យ៉នយ៉ន ២លានរៀល

២១៧៥៖ ឧបាសក ជា លីមយាង និងឧបាសិកា ប៊ុន នាង ៥០ដុល្លារ

២១៧៦៖ លោក កែវ ទិត និងលោកស្រី ជា រូបដីម អាជីវករផ្សារអូបូស្សី ៥០ដុល្លារ

២១៧៧៖ លោក អាង មីនា ២០ម៉ឺនរៀល

២១៧៨៖ លោក ឃ្លោក រក្សី និងលោកស្រី សេង ស្រីមុំ ១លានរៀល

២១៧៩៖ លោក ឡេង ម៉ូរ និងលោកស្រី លីម គឹមឡាង ៤លានរៀល

២១៨០៖ កញ្ញា សុខ ហ្គេចណៃ ២០០ដុល្លារ

២១៨១៖ ឯកឧត្តម ឡុង ម៉េង និងលោកជំទាវ ៥០០០ដុល្លារ

២១៨២៖ គណៈកម្មការសមាគមមូលនិធិទ្រទ្រង់សហគន្ធិកម្ពុជា ៤៥,០៥៧,៥០០រៀល

២១៨៣៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី តាល់ សុខា នាយរងអធិការកិច្ចកងទ័ពជើងគោក ២៦ម៉ឺនរៀល

២១៨៤៖ លោកវីរៈសេនីយ៍ឯក គង់ ច័ន្ទទី នាយរងអធិការកិច្ចកងទ័ពជើងគោក ៤០ម៉ឺនរៀល

២១៨៥៖ លោក ណុប គា ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ២០ម៉ឺនរៀល

២១៨៦៖ មន្ត្រីខុទ្ទកាល័យ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន ២,១៥០,០០០រៀល

២១៨៧៖ ឧកញ៉ាបណ្ឌិត ឡាយ លន់ និងលោកជំទាវ អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ៥លានរៀល

២១៨៨៖ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ និងលោកជំទាវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ៤លានរៀល

២១៨៩៖ លោក សុខ រ៉ាដូ និងលោកស្រី ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ២លានរៀល

២១៩០៖ លោក សេង ដុល្លារ និងភរិយា ប្រធានក្រុមហ៊ុន វេង ហួត អាណុយមីញ៉ូម ២លានរៀល

២១៩១៖ ឧកញ៉ា ហួត ឈឿន និងលោកជំទាវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគីរី ២លានរៀល

២១៩២៖ លោកជំទាវ គឹម សុគន្ធារី ទីប្រឹក្សាក្រសួងព័ត៌មាន ១លានរៀល

២១៩៣៖ លោកជំទាវ ឈឿន សុមាលី ទីប្រឹក្សាក្រសួងព័ត៌មាន ១លានរៀល

២១៩៤៖ លោកជំទាវ ជា ស៊ុនជាណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ២លានរៀល

២១៩៥៖ លោកជំទាវ លឹម មុំ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ២លានរៀល

២១៩៦៖ លោកស្រី ប៊ុយពេជ្រ បញ្ជូនាវី មន្ត្រីក្រសួងយុត្តិធម៌ ៥ម៉ឺនរៀល

២១៩៧៖ លោក ថន ចំរើន និងភរិយា ព្រមទាំងបុត្រាបុត្រី សិប្បកម្មផលិតទឹកស៊ីអ៊ីវ លឿង ៥០០ដុល្លារ

២១៩៨៖ ឯកឧត្តម ឡុង សារ៉ន ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអគ្គនាយករងនៃអគ្គនាយក
ដ្ឋានទូរគមនាគមន៍ ៥០០ដុល្លារ

២១៩៩៖ ឯកឧត្តម អ៊ុន មាត្រា ២០០ដុល្លារ

២២០០៖ លោក អន ស៊ីន្ទន និងភរិយា ២០០ដុល្លារ

២២០១៖ លោក វ៉ូ វណ្ណា និងភរិយា ២០០ដុល្លារ

២២០២៖ ឯកឧត្តម ស៊ុម សារ៉េន និងលោកជំទាវ ១០០ដុល្លារ

២២០៣៖ ឯកឧត្តម ឫទ្ធី រស្មី និងលោកជំទាវ ២០០ដុល្លារ

២២០៤៖ លោក តុង ជឹងលី និងភរិយា ១០០ដុល្លារ

២២០៥៖ លោក ជារ វិបុល និងភរិយា ១០០ដុល្លារ

២២០៦៖ លោក លឹម សេង និងភរិយា ១០០ដុល្លារ

២២០៧៖ ឯកឧត្តម ស៊ីន យន និងលោកជំទាវ ២០០ដុល្លារ

២២០៨៖ លោក ហឿ ងៀបឡេង និងភរិយា ២០០ដុល្លារ

២២០៩៖ លោក ភិន សុភារក្ស និងភរិយា ២០០ដុល្លារ

២២១០៖ លោក តាំង ឆេងគ្រុយ និងភរិយា ១០០ដុល្លារ

២២១១៖ លោក សូ សុវណ្ណារ៉េត និងភរិយា ២០០ដុល្លារ

២២១២៖ លោកឧកញ៉ា អ៊ឹង សុង និងលោកជំទាវ ១០០ដុល្លារ

២២១៣៖ លោក ចាន់ ធន់ និងភរិយា ១០០ដុល្លារ

២២១៤៖ លោក ឡោក ចន្ទារ៉ា និងភរិយា ១០០ដុល្លារ

២២១៥៖ ឯកឧត្តម អ៊ឹង តុងហៃ និងលោកជំទាវ ១០០ដុល្លារ

- ២២១៦៖ លោក ឈួន តម្រា និងភរិយា ៥០ដុល្លារ
- ២២១៧៖ លោក ចាប ផល្លា និងភរិយា ១០០ដុល្លារ
- ២២១៨៖ លោកឧកញ៉ា ឡេង ភត្រា និងលោកជំទាវ ១៥០ដុល្លារ
- ២២១៩៖ លោក នួន សំបូរ និងភរិយា ១០០ដុល្លារ
- ២២២០៖ លោក ថេង សំណាង និងភរិយា ១០០ដុល្លារ
- ២២២១៖ លោក យ៉ាន់ ពន្លក និងភរិយា ១០០ដុល្លារ
- ២២២២៖ លោក សោ សំណាង និងភរិយា ១៥០ដុល្លារ
- ២២២៣៖ ឯកឧត្តម ហេង ជូ និងលោកជំទាវ ៣០០ដុល្លារ
- ២២២៤៖ លោកវៈសេនីយ៍ឯក យឹម ផេង និងលោកស្រី ពែក រតនៈ ៤លានរៀល
- ២២២៥៖ លោក គង់ សុខចេង និងភរិយា ១០០ដុល្លារ
- ២២២៦៖ ឯកឧត្តម ខាន់ វណ្ណៈ និងលោកជំទាវ ២០០ដុល្លារ
- ២២២៧៖ លោក ឌី សេរីវីរៈ និងគូរដណ្តឹង ៥០ដុល្លារ
- ២២២៨៖ ឯកឧត្តម អ៊ុក ពញ្ញា និងលោកជំទាវ ១លានរៀល
- ២២២៩៖ លោកឧកញ៉ា ឡាយ ប៉េហ្គូ និងលោកជំទាវ ២០០ដុល្លារ
- ២២៣០៖ លោក ប៊ុន សុធី និងភរិយា ១០០ដុល្លារ
- ២២៣១៖ លោក គា ប៊ុនថន និងភរិយា ១០០ដុល្លារ
- ២២៣២៖ ឯកឧត្តម ប៉ុន ផល្លី និងលោកជំទាវ ៤លានរៀល
- ២២៣៣៖ លោក សុខ ធី និងភរិយា ១០០ដុល្លារ
- ២២៣៤៖ ឯកឧត្តម ហេង ចាន់ជួន និងលោកជំទាវ ២លានរៀល
- ២២៣៥៖ ឯកឧត្តម យស មុនីរ៉ាត់ និងលោកជំទាវ ២លានរៀល
- ២២៣៦៖ ឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ ៤លានរៀល
- ២២៣៧៖ ឯកឧត្តម ឈឹម សាវ៉ត់ និងលោកជំទាវ ៤លានរៀល

២២៣៨៖ ឯកឧត្តម ម៉ៅ សោភ័ណ និងលោកជំទាវ ២លានរៀល

២២៣៩៖ លោក តៃ សៀងន់ និងភរិយា ៤០ម៉ឺនរៀល

២២៤០៖ លោក តាំង គឹមតេង និងភរិយា ២០០ដុល្លារ

២២៤១៖ លោកបណ្ឌិត ធាម រតនៈ និងភរិយា ៥០ដុល្លារ

២២៤២៖ ឯកឧត្តម ណិប សំផុន និងលោកជំទាវ ១លានរៀល

២២៤៣៖ ឯកឧត្តម ហួត វឌ្ឍនា និងលោកជំទាវ ២០០ដុល្លារ

២២៤៤៖ លោក សួន សុភាព និងភរិយា ១៥០ដុល្លារ

២២៤៥៖ ឯកឧត្តម ម៉ឺ ស៊ីប៊ុនធី ១០០ដុល្លារ

២២៤៦៖ លោក ចាន់ ភក្ត្រា និងភរិយា ១០០ដុល្លារ

២២៤៧៖ លោក ពិន និលឡា និងភរិយា ១០០ដុល្លារ

២២៤៨៖ ឯកឧត្តម នាក់ ដាង និងលោកជំទាវ ២០០ដុល្លារ

២២៤៩៖ លោក លឹម ហួរពៅ និងភរិយា ១០០ដុល្លារ

២២៥០៖ លោក ហ៊ិន សុរចនា និងភរិយា ៥លានរៀល

២២៥១៖ លោក ណែ សុមង្គល និងភរិយា ១០០ដុល្លារ

២២៥២៖ លោក គុយ ប៉ាន់ឆ័យ ស្ថាបនិក និង អគ្គនាយកក្រុមហ៊ុន Riellionaine ១លានរៀល

២២៥៣៖ ឧត្តមអគ្គនុរក្សថ្នាក់លេខ២ សុខ សុគន្ធា នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ១០០០ដុល្លារ

២២៥៤៖ BRONX TECHNOLOGY Co,Ltd ១០០០ដុល្លារ

២២៥៥៖ លោក ទូច ប៉ែត ចាងហ្វាងសាពីត៍មាន VOP News និងសមាគមអ្នកសាពីត៍មាន ២០០ដុល្លារ

២២៥៦៖ លោកជំទាវឧកញ៉ា សុខ សារឿន ១លានរៀល

២២៥៧៖ លោក ខាន់ សំបាន និងលោកស្រី ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ៣
លានរៀល

២២៥៨៖ Mr. SOK KIMNITH TA ៤០០០ដុល្លារ

២២៥៩៖ Mr. KIM VIBOL ៣០០ដុល្លារ

២២៦០៖ លោកជំទាវ អៀ ខាវច និងស្វាមី ៥០០ដុល្លារ

២២៦១៖ លោក ហុង វ៉ា ប្រយុវជនស្រលាញ់សន្តិភាព ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ១លានរៀល

២២៦២៖ ឯកឧត្តម ស៊ុន បញ្ញា ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ១លានរៀល

២២៦៣៖ លោកឧកញ៉ា អ៊ូ សាផុន និងលោកជំទាវ ជា សុខហ៊ុម (ក្រុមហ៊ុនអេអេអិឌី AAED) ៣០០០ដុល្លារ

២២៦៤៖ លោក លី ប៊ុនឆៃ អគ្គនាយករងប៉ែលធីគ្រុប ៣០០០ដុល្លារ

២២៦៥៖ លោក លី សុខឃួន ៥០០ដុល្លារ

២២៦៦៖ លោក ហួរ សេង ៥០០ដុល្លារ

២២៦៧៖ ឯកឧត្តម ធុន រាសី និងលោកជំទាវ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ១លានរៀល

២២៦៨៖ ឯកឧត្តម ងួន សុវណ្ណារិទ្ធ និងលោកជំទាវ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ១លានរៀល

២២៦៩៖ កញ្ញា គឹម ម៉ារីយ៉ាន ប្រធាននាយកដ្ឋានស្រាវជ្រាវ និងរៀបចំឯកសារគាំទ្រកិច្ចប្រជុំ ទិស្តីការគណៈរដ្ឋមន្ត្រី ៤០ម៉ឺនរៀល

២២៧០៖ លោក ទូច ធារិទ្ធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងរៀបចំឯកសារគាំទ្រកិច្ចប្រជុំ ទិស្តីការគណៈរដ្ឋមន្ត្រី ១៥ម៉ឺនរៀល

២២៧១៖ លោកស្រី ម៉ុ សុគន្ធា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងរៀបចំឯកសារគាំទ្រកិច្ចប្រជុំ ទិស្តីការគណៈរដ្ឋមន្ត្រី ១០ម៉ឺនរៀល

២២៧២៖ លោក ណី វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងរៀបចំឯកសារគាំទ្រកិច្ចប្រជុំ ទិស្តីការគណៈរដ្ឋមន្ត្រី ១០ម៉ឺនរៀល

២២៧៣៖ លោក សុង សុធន អនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងរៀបចំឯកសារគាំទ្រកិច្ចប្រជុំ ទិស្តីការគណៈរដ្ឋមន្ត្រី ១០ម៉ឺនរៀល

២២៧៤៖ កញ្ញា ខុំ ផាន់ណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងរៀបចំឯកសារគាំទ្រកិច្ចប្រជុំ ទិស្តីការគណៈរដ្ឋមន្ត្រី ៥ម៉ឺនរៀល

២២៧៥៖ លោកស្រី ហ៊ុយ ច័ន្ទសោភា ប្រធានការិ. នាយកដ្ឋានស្រាវជ្រាវ និងរៀបចំឯកសារគាំទ្រកិច្ចប្រជុំ ទិស្តីការគណៈរដ្ឋមន្ត្រី ៥ម៉ឺនរៀល

២២៧៦៖ លោក ម៉ៅ សុផាន់ណារ៉ា ប្រធានការិ. នាយកដ្ឋានស្រាវជ្រាវ និងរៀបចំឯកសារគាំទ្រកិច្ចប្រជុំ ទិស្តីការគណៈរដ្ឋមន្ត្រី ១៥ម៉ឺនរៀល

២២៧៧៖ លោក លាង ឈីរហ្គត អនុប្រធានការិ. នាយកដ្ឋានស្រាវជ្រាវ និងរៀបចំឯកសារគាំទ្រកិច្ចប្រជុំ ទិស្តីការគណៈរដ្ឋមន្ត្រី ១៦ម៉ឺនរៀល

២២៧៨៖ លោក ផុន បញ្ញា អនុប្រធានការិ. នាយកដ្ឋានស្រាវជ្រាវ និងរៀបចំឯកសារគាំទ្រកិច្ចប្រជុំ ទិស្តីការគណៈរដ្ឋមន្ត្រី ៥ម៉ឺនរៀល

២២៧៩៖ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ១០០ដុល្លារ

២២៨០៖ លោកមេធាវី ព្រហ្ម វិចិត្រសុភា សមាជិកក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ១០០ដុល្លារ

២២៨១៖ លោកមេធាវី ហុង ប៊ុនហួរ ប្រធានក្រុមមេធាវី ខេមររដ្ឋ និងសហភាព ២លានរៀល

២២៨២៖ ក្រុមហ៊ុនមេធាវី អេច ប៊ី អេស និងមន្ទីរសារការី អេច ប៊ី អេស ៣លានរៀល

២២៨៣៖ កញ្ញា សយ ម៉ូនីកា ៤ម៉ឺនរៀល

២២៨៤៖ លោក ចេក គា ផ្នែកសេវាកម្មម៉ាស៊ីនត្រជាក់សុខគាស៊ុបតើត្រជាក់ និងជាមន្ត្រីនៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ១០ម៉ឺនរៀល

២២៨៥៖ លោក នួន ធារ៉ាក់ មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ១០ម៉ឺនរៀល

២២៨៦៖ លោក រុំ វណ្ណ មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ១០ម៉ឺនរៀល

២២៨៧៖ លោក ឈាវ សុផាត ប្រធានការិយាល័យនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ១០ម៉ឺនរៀល

២២៨៨៖ ឯកឧត្តម ថៃ សេងឡុង ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ១លានរៀល

២២៨៩៖ សមាជិក សមាជិកា គ្រួសារអគ្គាធិការដ្ឋានក្រសួងបរិស្ថាន ២លានរៀល

២២៩០៖ លោក ហេង រតនា និងលោកស្រី អែល ជាវី ព្រមទាំងបុត្រ ១០ម៉ឺនរៀល

២២៩១៖ លោក លុយ តុងហាក់ ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ១០ម៉ឺនរៀល

២២៩២៖ កញ្ញា សេង ច័ន្ទពិសិ ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ១០ម៉ឺនរៀល

២២៩៣៖ លោកស្រី ប៉ែត សាវ័ន្ត ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ២០ម៉ឺនរៀល

២២៩៤៖ ក្រុមមេធាវី ដីហ្លួក និងក្រុមបណ្តាញកាតព្វកិច្ចសង្គម ៩,៣៥០,០០០រៀល

២២៩៥៖ ឯកឧត្តម ទៀ ស្យាម ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ
ជាតិ ១ម៉ឺនដុល្លារ

២២៩៦៖ ឯកឧត្តម ជា ទ្រី ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
២០០០ដុល្លារ

២២៩៧៖ ឯកឧត្តម លី ថាវ ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ១
ម៉ឺនដុល្លារ

២២៩៨៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា វណ្ណា ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងការពារជាតិ ១០០០ដុល្លារ

២២៩៩៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡាយ សិ ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងការពារជាតិ ១០០០ដុល្លារ

២៣០០៖ លោកស្រី បុង ណាត់ស្យា ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង
ការពារជាតិ ៥០០ដុល្លារ

២៣០១៖ កញ្ញា ថាំ អារីរ៉ាត់ ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
៣០ដុល្លារ

២៣០២៖ លោក កង ប៊ុនទូ ជំនួយការឯកឧត្តមបណ្ឌិត ងួន ញីល អនុប្រធានទី១ រដ្ឋសភា ២០០ដុល្លារ

២៣០៣៖ កសិករ រិន រ៉ីវី ១លានរៀល

២៣០៤៖ សម្តេចព្រះពុទ្ធជ័យមុនី យឹម សន ព្រះចតុម្មុខមង្គលវង្សី ព្រះមេគណរាជធានីភ្នំពេញ ៥លានរៀល

២៣០៥៖ លោក ពេជ្រ សុវិយា ជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ឋានៈស្មើអនុរដ្ឋលេខាធិការ
២០០ដុល្លារ

២៣០៦៖ លោក ង៉ាវ ឡេងគង និងលោកស្រី គឹម ត្រុង នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ៥០០ដុល្លារ

២៣០៧៖ ភិក្ខុវិបុល គូ សុភាព វត្តនិគ្រោធវ័ន គល់ទទឹង ៤លានរៀល

២៣០៨៖ លោក ឌី សុវណ្ណ និង ភរិយា អាជីវករលក់ទូរស័ព្ទសុវណ្ណ២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ១០០ដុល្លារ

២៣០៩៖ លោក គង់ ដារ៉ា និងភរិយា អាជីវករលក់ទូរស័ព្ទសុវណ្ណ៣ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ១០០ដុល្លារ

២៣១០៖ លោកស្រី ហេង រតនា និងក្រុមគ្រួសារ នៅអាមេរិក ១០០ដុល្លារ

២៣១១៖ មិត្តភក្តិ Facebook របស់លោក ផែង វណ្ណៈ ២,៤១០ដុល្លារ

២៣១២៖ លោក ឆៃ សុខឡេង ៤០ដុល្លារ

២៣១៣៖ លោកស្រី តាំង សាំង ឡេង និងស្វាមី ១០ម៉ឺនរៀល

២៣១៤៖ លោកស្រី តាំង ឈុនហៀង លក់គ្រឿងអគ្គិសនី និងស្វាមី ១០ម៉ឺនរៀល

២៣១៥៖ លោក តាំង ឆេង សុង និងភរិយា ១០ម៉ឺនរៀល

២៣១៦៖ លោក មិន មករា ប្រធានសាលាដំបូងខេត្តកោះកុង និងលោកស្រី ២លានរៀល

២៣១៧៖ ឯកឧត្តម ហ៊ុន សុផី និងលោកជំទាវ ហាំង សុភាព ២០២០ដុល្លារ

២៣១៨៖ អ្នកស្រី ពៅ ស្រីនីត និងស្វាមី ១ដុល្លារ

២៣១៩៖ អ្នកស្រី ជា សេរ៉ា និងស្វាមី ២.៥០ដុល្លារ

២៣២០៖ លោក ញ៉ុត សុភាព និងភរិយា ៥ដុល្លារ

២៣២១៖ កញ្ញា ញីល ស្រីណុច ៥ដុល្លារ

២៣២២៖ អ្នកស្រី ពៅ ស្រីណា និងស្វាមី ៥ដុល្លារ

២៣២៣៖ លោក លឹម ជារ៉ូ ៥ដុល្លារ

២៣២៤៖ លោក ស្រ៊ុន ម៉េងហុង និងភរិយា ១០ដុល្លារ

២៣២៥៖ អ្នកស្រី ជឹម ស្រី និងស្វាមី ១០ដុល្លារ

២៣២៦៖ លោក ផូ លីដា និងភរិយា ១០ដុល្លារ

២៣២៧៖ លោក វីន បូណា និងភរិយា ១០ដុល្លារ

២៣២៨៖ លោក នាង សុនិត និងភរិយា ១០ដុល្លារ

២៣២៩៖ កញ្ញា មាស សុធារី ១០ដុល្លារ

២៣៣០៖ លោក ប៉ា ផល្លី និងអ្នកស្រី សាំង ស៊ីណេត ១៥ដុល្លារ

២៣៣១៖ លោក ណៃ គាសេង ១៥ដុល្លារ

២៣៣២៖ អ្នកស្រី ជឹម ចំណាន និងស្វាមី ២០ដុល្លារ

២៣៣៣៖ អ្នកស្រី ឈួន រតនា និងស្វាមី ២០ដុល្លារ

២៣៣៤៖ ផ្នែកលក់ និងផ្នែកគូប្លង់ ២៦.៥០ដុល្លារ

២៣៣៥៖ លោក នូ សុនីរក្ស ៤៥ដុល្លារ

២៣៣៦៖ អ្នកស្រី ទូច គឹមលី និងស្វាមី ១ម៉ឺនរៀល

២៣៣៧៖ លោក ទុន សារីត្ថ ២ម៉ឺនរៀល

២៣៣៨៖ លោក ហួរ សង្ហា និងអ្នកស្រី ង៉ែត គន្ធា ២ម៉ឺនរៀល

២៣៣៩៖ កញ្ញា ហាម សុខហៀង ១ម៉ឺនរៀល

២៣៤០៖ អ្នកស្រី ឈឹម ចរិយា និងស្វាមី ១ម៉ឺនរៀល

២៣៤១៖ លោក យិន ភារុណា និងភរិយា ៥០០០រៀល

២៣៤២៖ ភោជនីយដ្ឋាន គ្រួសាររីករាយ នៅខេត្តកំពង់ធំ ២០០ដុល្លារ

២៣៤៣៖ លោក វេង សុខគុណ អតីតនិស្សិតអាហារូបករណ៍សាធារណៈរដ្ឋប្រជាមានិតចិន ២៥០០ដុល្លារ

២៣៤៤៖ លោកឧត្តមសេនីយ៍ត្រី ឆេង វណ្ណារ៉ា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងលោកស្រី តាំង លីគុយ ២លានរៀល

២៣៤៥៖ ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ី យាង នាយករងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ៣លានរៀល

២៣៤៦៖ លោក ស៊ឹម ជុំ សុខហេង (សិស្សចៅក្រម) និងលោកស្រី យន លក្ខ័តានី ៥០ម៉ឺនរៀល

២៣៤៧៖ សមាជិកគ្រួសារចំប៉ីសៀមរាប ៥០ម៉ឺនរៀល

២៣៤៨៖ លោក ប្រណិត ដារ៉ាន់ និងលោកស្រី សៅ ជីឡាភណ្ណ ៥០ម៉ឺនរៀល

២៣៤៩៖ ចៅស្រី អ៊ុក វង្សច័ន្ទទេពធីតា និងចៅប្រុស អ៊ុក ឧត្តម ៨០ម៉ឺនរៀល

២៣៥០៖ Pricewaterhouse Coopers (Cambodia) Ltd. ២០លានរៀល

២៣៥១៖ លោកឧត្តមសេនីយ៍ត្រី ខៀវ សុខា ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ៥០ម៉ឺនរៀល

២៣៥២៖ លោកវរសេនីយ៍ឯក សៀន សុភក្រ ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ៥០ម៉ឺនរៀល

២៣៥៣៖ លោកវរសេនីយ៍ទោ ឈុំ វាសនា ជំនួយការខុទ្ទកាល័យខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ៥០ម៉ឺន
រៀល

២៣៥៤៖ លោកវរសេនីយ៍ទោ សៀន សុភា ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ៣០ម៉ឺនរៀល

២៣៥៥៖ លោកវរសេនីយ៍ត្រី សំ ស៊ីថា ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ៣០ម៉ឺនរៀល

២៣៥៦៖ លោកវរសេនីយ៍ត្រី សៀន សុភឿន ជំនួយការខុទ្ទកាល័យសម្តេចសេនាពិជ័យសេនា ទៀ បាញ់ ២០ម៉ឺន
រៀល

២៣៥៧៖ ឯកឧត្តម ឃ្លោក ដារ៉ា ប្រធាននាយកដ្ឋាន ទ.អ.ដ. នៃក្រសួងយុត្តិធម៌ ៨០ម៉ឺនរៀល

២៣៥៨៖ លោក ង៉ូ សាឡុង អនុប្រធាននាយកដ្ឋាន ទ.អ.ដ. នៃក្រសួងយុត្តិធម៌ ៤០ម៉ឺនរៀល

២៣៥៩៖ កញ្ញា ហេង ស៊ីណែត អនុប្រធាននាយកដ្ឋាន ទ.អ.ដ. នៃក្រសួងយុត្តិធម៌ ៤០ម៉ឺនរៀល

២៣៦០៖ លោក កៅ សុខហេង ប្រធានការិយាល័យ នាយកដ្ឋាន ទ.អ.ដ. នៃក្រសួងយុត្តិធម៌ ៤០ម៉ឺនរៀល

២៣៦១៖ លោក ជិន មុនី ប្រធានការិយាល័យ នាយកដ្ឋាន ទ.អ.ដ. នៃក្រសួងយុត្តិធម៌ ៤០ម៉ឺនរៀល

២៣៦២៖ លោកស្រី តាំង រ៉ូចម៉េង មន្ត្រីគ្រប់គ្រងរដ្ឋបាលនាយកដ្ឋាន ទ.អ.ដ. . នៃក្រសួងយុត្តិធម៌ ៥ម៉ឺនរៀល

២៣៦៣៖ លោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតស្នេហាជាតិ ១០០ដុល្លារ

២៣៦៤៖ ឯកឧត្តម កេង សុម៉ារិទ្ធ នាយកសាលាភូមិន្ទចៅក្រម ១៣,៤១៥,០០០រៀល

២៣៦៥៖ ក្រុមអតីតសិស្សសាលារៀនវត្តកោះ ទសវត្ស 80 ១០២០ដុល្លារ

២៣៦៦៖ ឯកឧត្តម ប៊ិន ស៊ីនាថ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៥លានរៀល

២៣៦៧៖ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ និងមន្ត្រីរាជការក្រសួងផែនការ ៧២០ដុល្លារ
៥,៨២៥,០០០រៀល

២៣៦៨៖ ឯកឧត្តម អ៊ុង សួនរស្មី ២០០ដុល្លារ

២៣៦៩៖ ប្រជាពលរដ្ឋ ឃុំប៊ុស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៤០០ដុល្លារ

២៣៧០៖ ក្រុមហ៊ុនសាត្រេនស្ត័ត អិចប្រេស ២លានរៀល

២៣៧១៖ លោក លី គឹមយូ និងភរិយា ១លាន៦សែនរៀល

២៣៧២៖ លោក ហាំង ឈុនលី ភ្នាក់ងារសារព័ត៌មានសំលេងស្នេហាជាតិ ១០ម៉ឺនរៀល

២៣៧៣៖ លោកស្រី ភូ ឥន្ទរ៉ា ៥ម៉ឺនរៀល

២៣៧៤៖ លោកស្រី សោមាតារង់ អណិកជនខ្មែរនៅសហរដ្ឋអាមេរិក ៥០០០ដុល្លារ

២៣៧៥៖ លោកស្រី ទន់ ឡុង អណិកជនខ្មែរនៅកាណាដា ២០ម៉ឺនរៀល

២៣៧៦៖ លោកស្រី ទន់ គឹម អណិកជនខ្មែរនៅកាណាដា ២០ម៉ឺនរៀល

២៣៧៧៖ លោក ស៊ុន ពិសិដ្ឋ អគ្គនាយករង អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ៥០០
ដុល្លារ

២៣៧៨៖ លោក ឆន វាសនា ប្រធាននាយកដ្ឋានបច្ចេកទេសវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន ៥០ម៉ឺនរៀល

២៣៧៩៖ លោក អៀង គឹមលីន មន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២០ម៉ឺនរៀល

២៣៨០៖ លោក យិន ចាន់ដារ៉ា សមាជិករៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអឺរ៉ុប ២០
ម៉ឺនរៀល

២៣៨១៖ លោកអនុសេនីយ៍ឯក យិន វណ្ណារិទ្ធ អធិការរង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ១០ម៉ឺនរៀល

២៣៨២៖ ឯកឧត្តម ប៊ុន អ៊ុយ ទីប្រឹក្សារាជរដ្ឋាភិបាល ៨០ម៉ឺនរៀល

២៣៨៣៖ លោក លឹម ហាំងកៀង និងលោកស្រី គិត សុខហ៊ុន ១លានរៀល

២៣៨៤៖ លោកស្រី រៀម កញ្ញា និងស្វាមី ១លានរៀល

២៣៨៥៖ ឯកឧត្តម ឈឿន ចាន់ថន ៤លានរៀល

២៣៨៦៖ ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ ទីលីន និងលោកជំទាវ ៣០០ដុល្លារ

២៣៨៧៖ លោកឧត្តមសេនីយ៍ត្រី លឹម អៀង នាយករងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន និងលោកជំទាវ ១លានរៀល

២៣៨៨៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិខទ្ទេសបណ្ឌិត បួរ ត្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ៣២,២៤០,០០០រៀល

២៣៨៩៖ ឯកឧត្តម ជា សុខុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកជំទាវ ៥០០ដុល្លារ

២៣៩០៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ សុផល និងលោកស្រី សារឿន មកត៍ ស្នងការរងនគរបាលខេត្តតាកែវ ២លានរៀល

២៣៩១៖ លោកមេធាវី កែវ វណ្ណឡុង ៤០ម៉ឺនរៀល

២៣៩២៖ លោកស្រី សាំង ទិត្យដារីយ៉ា (ក្រឡាបញ្ជីនៃសាលាដំបូងខេត្តត្បូងឃ្មុំ) ២០ម៉ឺនរៀល

២៣៩៣៖ ឯកឧត្តម រ៉ូ ប៊ិនណែ ទីប្រឹក្សាក្រសួងមហាផ្ទៃ ២លានរៀល

២៣៩៤៖ មេធាវី កៅ សីហា និងសហការី នៃការិយាល័យមេធាវី កៅ សីហា និង ធីម ១លានរៀល

២៣៩៥៖ លោក សេង សារ៉ាត (និវត្តជនក្រសួងព័ត៌មាន) ៥ម៉ឺនរៀល

២៣៩៦៖ លោក សោម សំអឿ (និវត្តជនក្រសួងព័ត៌មាន) ១០០ដុល្លារ

២៣៩៧៖ លោកស្រី ចាន់ សុភារី (ប្រធានក្រុមហ៊ុន វីណា យីង អ៊ីមផត អិចផត) ២០០០ដុល្លារ

២៣៩៨៖ លោក កងរី ពេជ្រវង្សា អនុប្រធាននាយកដ្ឋានសរុប ១៥ម៉ឺនរៀល

២៣៩៩៖ លោក ប៉ាន់ ស៊ីវន ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី ១០ម៉ឺនរៀល

២៤០០៖ លោក អ៊ូ ងួនជរ ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី ១០ម៉ឺនរៀល

២៤០១៖ លោក នូ រិទ្ធី ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី ១០ម៉ឺនរៀល

២៤០២៖ លោក Savin Edward Richard និងភរិយា ជាម្ចាស់សណ្ឋាគារ សុភីអង្គរវ៉េស៊ីជិន (ខេត្តសៀមរាប) ១លានរៀល

២៤០៣៖ លោក លីហេង ប៊ុនឡែន មន្ត្រីកាំកុងត្រូល ១០ម៉ឺនរៀល

២៤០៤៖ លោក ណាង ចន្ទី អនុប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំង និងលោកស្រី ចន្ទី ណារិន ៣០ម៉ឺនរៀល

២៤០៥៖ លោក ជា គឹមសួរ និងលោកស្រី យិន សូលីជា ឧបត្ថម្ភអង្គចំនួន ២០០០គីឡូក្រាម

២៤០៦៖ ឯកឧត្តម អ៊ូ រតនា និងលោកជំទាវ យឹម ច័ន្ទម៉ូលីកា ឧបត្ថម្ភអង្គចំនួន ១០០០គីឡូក្រាម

២៤០៧៖ លោកស្រី ញឹម ម៉ី ឧបត្ថម្ភអង្គចំនួន ១តោន

២៤០៨៖ លោក លឹម ឆាង ឧបត្ថម្ភ អាកុលពេទ្យចំនួន ៥កាន

២៤០៩៖ លោកស្រី សោម ឆពណ្ណនារី ឧបត្ថម្ភ ភេសជ្ជៈហេលចំនួន ១០០កេស

២៤១០៖ លោក វ៉ែន ចាន់មករា មន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២០ម៉ឺនរៀល

២៤១១៖ ឯកឧត្តម យួន សុជាតិ និងលោកជំទាវ សាំង ធារ៉ា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ១លានរៀល

២៤១២៖ លោក ផល សុភព និងលោកស្រី សមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន ៤០ម៉ឺនរៀល

២៤១៣៖ លោកវរសេនីយ៍ឯក អេង លឹមហេង អនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដកម្មឆ្លងដែន អគ្គស្នងការដ្ឋាននគរបាលជាតិ ១លានរៀល

២៤១៤៖ លោក ចាន់ សុភារិទ្ធ និងលោកស្រី ៣០ម៉ឺនរៀល

២៤១៥៖ លោកស្រី លឹម សុផារី អនុការិយាល័យទំនាក់ទំនងរដ្ឋបរវេណីក្រសួងយុត្តិធម៌ ៦ម៉ឺនរៀល

២៤១៦៖ លោក គួច ឡាយហេង និងភរិយា (អាជីវករផ្សារអូឫស្សី) ៥០០ដុល្លារ

២៤១៧៖ លោក អ៊ុក ប៊ុនឈឿន (ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌) ៦លានរៀល

២៤១៨៖ មេធាវី យឹម សៀកឡុង និងភរិយា ៤០ម៉ឺនរៀល

២៤១៩៖ លោក នៅ វ៉ា សមាជិកក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី ១០ម៉ឺនរៀល

២៤២០៖ នាយកដ្ឋានរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ២០ម៉ឺនរៀល

២៤២១៖ លោកយាយ ទុន ស៊ុននី ព្រមទាំងកូនចៅ ២០០ដុល្លារ

២៤២២៖ លោក យឹម ប៊ុនណេ ១០ម៉ឺនរៀល

២៤២៣៖ លោកជំទាវ សួន ពុធហោរី ៥០ម៉ឺនរៀល

២៤២៤៖ ឯកឧត្តម ប៊ុន រុទ្ធា និងលោកជំទាវ ៥០ម៉ឺនរៀល

២៤២៥៖ លោក សំអាត សូស្តីវ៉ា និងភរិយា ២០ម៉ឺនរៀល

២៤២៦៖ លោក សុវត្ថិ សុខលាភ ៩ម៉ឺនរៀល

២៤២៧៖ អ្នកឧកញ៉ា ហួត វ៉ាន់ថន ១ម៉ឺនដុល្លារ

២៤២៨៖ លោក HUANG WEIXING (SING HE YI AGRICULTURE CO,LTD.) ១០លានរៀល

២៤២៩៖ លោកមេធាវី គឹម សុជាតិ ប្រធានក្រុមហ៊ុនមេធាវី ខេអិនស៊ី & អាសូស៊ីអេត ១លានរៀល

២៤៣០៖ លោក កង អាណាន់ ១០ម៉ឺនរៀល

២៤៣១៖ លោក កន សុខកាយ ២០ម៉ឺនរៀល

២៤៣២៖ លោក យុត ឧសភា ១៥ម៉ឺនរៀល

២៤៣៣៖ លោក ចូរី ឈុនឡាយ ១៥ម៉ឺនរៀល

២៤៣៤៖ លោកស្រី ទ្រី គឹមហេង ១៥ម៉ឺនរៀល

២៤៣៥៖ លោក ដួង ចាន់ថ្លា ៨ម៉ឺនរៀល

២៤៣៦៖ លោក ឌឹម សុវណ្ណារ៉ា ៨ម៉ឺនរៀល

២៤៣៧៖ លោក ទ្រី វ៉ែងឆាយ ១០ម៉ឺនរៀល

២៤៣៨៖ លោក ធិប សុវង់ ១០ម៉ឺនរៀល

២៤៣៩៖ លោក ប៉ាន់ សុវណ្ណឧត្តម ៨ម៉ឺនរៀល

២៤៤០៖ លោក ស៊ឹម សុទ្ធសម្រស់ ៨ម៉ឺនរៀល

២៤៤១៖ លោក អយ សុផានិត ៨ម៉ឺនរៀល

២៤៤២៖ លោក ពៅ រតនា ១០ម៉ឺនរៀល

២៤៤៣៖ លោក អ៊ុក រុទ្ធី ១០ម៉ឺនរៀល

២៤៤៤៖ លោក ផាន់ តុលា ១០ម៉ឺនរៀល

- ២៤៤៥៖ លោក ឈុំ វណ្ណៈ ៨ម៉ឺនរៀល
- ២៤៤៦៖ លោក ហេង សមរតនា ១០ម៉ឺនរៀល
- ២៤៤៧៖ លោក រឿន ប៊ុនថា ១០ម៉ឺនរៀល
- ២៤៤៨៖ លោក ហាង គឹមហួន ៨ម៉ឺនរៀល
- ២៤៤៩៖ លោក ស៊ីវី វិសេស ៨ម៉ឺនរៀល
- ២៤៥០៖ លោក ចាន់ ធរង ១០ម៉ឺនរៀល
- ២៤៥១៖ លោក រង វិបុល ១០ម៉ឺនរៀល
- ២៤៥២៖ លោក ធន សិទ្ធិកា ៨ម៉ឺនរៀល
- ២៤៥៣៖ លោក ជឿន សារុន ១០ម៉ឺនរៀល
- ២៤៥៤៖ លោក ម៉ែន វីរៈ ១៥ម៉ឺនរៀល
- ២៤៥៥៖ លោក ហៀង សូយ៉ាវ៉ូ ១០ម៉ឺនរៀល
- ២៤៥៦៖ កញ្ញា ឯក សេរីវត្តន៍ ១០ម៉ឺនរៀល
- ២៤៥៧៖ លោក សម ភារម្យ ១០ម៉ឺនរៀល
- ២៤៥៨៖ លោក នៅ រតនៈ ១០ម៉ឺនរៀល
- ២៤៥៩៖ លោក ប្រាជ្ញ ស្រីន ១០ម៉ឺនរៀល
- ២៤៦០៖ លោក ផន វុទ្ធី ១០ម៉ឺនរៀល
- ២៤៦១៖ លោក ធរង ភារម្យ ១០ម៉ឺនរៀល
- ២៤៦២៖ លោក វន សារុំ ៨ម៉ឺនរៀល
- ២៤៦៣៖ លោក ហម សុផល ៨ម៉ឺនរៀល
- ២៤៦៤៖ លោក សៀង ច័ន្ទសុវង្ស ៨ម៉ឺនរៀល
- ២៤៦៥៖ លោក ចៅ កំរ៉ាន់ ៨ម៉ឺនរៀល
- ២៤៦៦៖ លោក ជីវ ចាន់ ៨ម៉ឺនរៀល

២៤៦៧៖ លោក ម៉ី គង្គា ៨ម៉ឺនរៀល

២៤៦៨៖ លោក ហោ សុខជា ៨ម៉ឺនរៀល

២៤៦៩៖ លោក កែវ វុត្តា ៨ម៉ឺនរៀល

២៤៧០៖ លោក អ៊ឹង ចន្ទសុវណ្ណ ១០ម៉ឺនរៀល

២៤៧១៖ លោក នី សុខហេង ៦ម៉ឺនរៀល

២៤៧២៖ កញ្ញា ហ៊ុល ដាណេ ១០ម៉ឺនរៀល

២៤៧៣៖ លោក ណាត វណ្ណៈ ៨ម៉ឺនរៀល

២៤៧៤៖ លោក ហាំង ចាន់ដារ៉ា ១០ម៉ឺនរៀល

២៤៧៥៖ លោក និល មនោរា ១២ម៉ឺនរៀល

២៤៧៦៖ លោក ជុំ ភិរុណ ៨ម៉ឺនរៀល

២៤៧៧៖ លោក មាស សារិទ្ធ ១០ម៉ឺនរៀល

២៤៧៨៖ លោក Professeur Azedi ne BESCHAOUCH (ទីប្រឹក្សារាជរដ្ឋាភិបាល) ១០០០ដុល្លារ

២៤៧៩៖ កញ្ញា ទូច គន្ធា ពិធីការនិទូរទស្សន៍ BTV ១០ម៉ឺនរៀល

២៤៨០៖ លោក រ៉ុង សុខហេង ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ២០ម៉ឺនរៀល

២៤៨១៖ លោកវរសេនីយ៍ទោ ហ៊ិត ស៊ុនហេង ជំនួយការអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ៤០ម៉ឺនរៀល

២៤៨២៖ លោក វ៉ា បូរិន ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ១០ម៉ឺនរៀល

២៤៨៣៖ កញ្ញា ផុំ នីតា ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ១០ម៉ឺនរៀល

២៤៨៤៖ លោកអនុសេនីយ៍ឯក ស៊ុន គីមរ្លន ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ២០ម៉ឺនរៀល

២៤៨៥៖ លោកស្រី អ៊ឹង ពុទ្ធាវី ប្រធានការិយាល័យនាយកដ្ឋានផែនការ និងអភិវឌ្ឍន៍ ៥ម៉ឺនរៀល

២៤៨៦៖ លោកវរសេនីយ៍ឯក អាយ វ៉ាត់ជី អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ២លានរៀល

២៤៨៧៖ គណៈកម្មការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៤០លានរៀល

២៤៨៨៖ លោកជំទាវ ឆេង សុផារី សមាជិកក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី និងស្វាមី ៤០ម៉ឺនរៀល

២៤៨៩៖ លោកស្រីវេជ្ជបណ្ឌិត អិត ស្រីខ្ពុច និងស្វាមី (មន្ទីរសំរាកព្យាបាល និងសម្ភព សុខ សំណាង ក្រុង ស្ទឹង)
២០០០ដុល្លារ

២៤៩០៖ លោក អាំង សុខវាសនា និងលោកស្រី សុង សៀក ១លានរៀល

២៤៩១៖ លោក ភិន ណារ៉ុង ប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន
ក្រសួងបរិស្ថាន ៥០ម៉ឺនរៀល

២៤៩២៖ លោក ម៉ុក សុភា អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន
ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៤៩៣៖ លោក ទា ជីពា អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន
ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៤៩៤៖ លោកស្រី អឹង សុគន្ធមុនីវត្ត អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារ
បរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៤៩៥៖ លោក អ៊ូ គង់ផល អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន
ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៤៩៦៖ លោកស្រី មុនី ចរិយា ប្រធានការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន
ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៤៩៧៖ លោក យ៉ង់ យុទ្ធ អនុប្រធានការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន
ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៤៩៨៖ កញ្ញា ប៉ុន ចន្ទីដា អនុប្រធានការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន
ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៤៩៩៖ លោកស្រី សាម៉េង សេរីបុណ្យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងប
រិស្ថានអនុប្រធានការិយាល័យ ១០ម៉ឺនរៀល

២៥០០៖លោក ម៉ៅ វណ្ណច័ន្ទ អនុប្រធានការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន

ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥០១៖ លោកស្រី ឡេង ណារី មន្ត្រី រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥០២៖ កញ្ញា យ៉ង់ សុធឿន មន្ត្រី រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ ម៉ឺនរៀល

២៥០៣៖ លោក ឡេង គឹមស្រុង មន្ត្រី រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៥០៤៖ លោកស្រី ដេង ច័ន្ទបូរ៉ាមី មន្ត្រី រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៥០៥៖ លោកស្រី យួន ពុទ្ធិតា មន្ត្រី រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥០៦៖ លោក ម៉េង កុកផេង មន្ត្រីកិច្ចសន្យា រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៥០៧៖ លោក ភិន វ៉ាឌី ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១លានរៀល

២៥០៨៖ លោក លឹម សាយ អនុប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៣០ម៉ឺនរៀល

២៥០៩៖ លោកស្រី ស្រីន អ៊ឹម អនុប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១៥ម៉ឺនរៀល

២៥០៩៖ លោក ចាប ម៉ារិទ្ធិ អនុប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២៥ម៉ឺនរៀល

២៥១០៖ លោក សេង គ្រី អនុប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២៥ម៉ឺនរៀល

វិស្វាន ២៥ម៉ឺន

២៥១១៖ លោក គន់ ទី ប្រធានការិយាល័យគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន
២៥ម៉ឺនរៀល

៥២១២៖ លោក ប៊ុន ស៊ីខេត្ត ប្រធានការិយាល័យគ្រប់គ្រងគុណភាពទឹក ៥២១៣៖ អគ្គនាយកដ្ឋានគាំពារបរិស្ថាន
ក្រសួងបរិស្ថានគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២៥ម៉ឺនរៀល

២៥១៤៖ លោក ទុយ ម៉េងសឹង ប្រធានការិយាល័យគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងប
រិស្ថាន១៥ម៉ឺនរៀល

២៥១៥៖ លោក ចោង សុខវង្សា ប្រធានការិយាល័យគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងប
រិស្ថាន ១០ម៉ឺនរៀល

២៥១៦៖ លោក ឯម ចាន់ដេត អនុប្រធានការិយាល័យគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួង
បរិស្ថាន ១៥ម៉ឺនរៀល

៥២១៧៖ កញ្ញា ជុំ ម៉ៅលក្ខិណា អនុប្រធានការិយាល័យគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន
ក្រសួងបរិស្ថាន ១៥ម៉ឺនរៀល

២៥១៧៖ កញ្ញា ហួត ស៊ីរ៉ាដៃត អនុប្រធានការិយាល័យគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន
ក្រសួងបរិស្ថាន ១៥ម៉ឺនរៀល

២៥១៨៖ លោក រង សាយ អនុប្រធានការិយាល័យគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងប
រិស្ថាន ១០ម៉ឺនរៀល

២៥១៩៖ លោក ដោក ហាក់ មន្ត្រីគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺន

៥២២០៖ លោក ស៊ូ ផល្លា មន្ត្រីគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥២១៖ លោកស្រី ណៃ រតនា មន្ត្រីគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺន
រៀល

២៥២២៖ លោក យឹម បានសុខន មន្ត្រីគ្រប់គ្រងគុណភាពទឹក អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤៥ ម៉ឺនរៀល

២៥២៣៖ លោក ប៉ាក វណ្ណលីប៉ាក វណ្ណលី អនុប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥២៤៖ លោក លាង ម៉េងលាត អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥២៥៖ លោក ហ៊ឹម ច័ន្ទដេត អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥២៦៖ លោក អ៊ី សុផល អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥២៧៖ លោក ជិន ចំរើន ប្រធានការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៥២៨៖ លោក ផៃ សុផាន់ណា អនុប្រធានការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៥២៩៖ លោកស្រី សាន ដាណា អនុប្រធានការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៥៣០៖ លោក យឹម រស្មី អនុប្រធានការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៥៣១៖ លោក យ៉ាំ ណារិទ្ធ អនុប្រធានការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៥៣២៖ លោក សំ សុខយីម៉េង មន្ត្រី រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៥៣៣៖ លោក ទឹម សុខុម មន្ត្រី រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ ម៉ឺនរៀល 40,000

២៥៣៤៖ កញ្ញា ពិន សេរីរដ្ឋ មន្ត្រី រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ ម៉ឺនរៀល ៤ម៉ឺនរៀល

២៥៣៤៖ កញ្ញា លឹម គាមាន មន្ត្រី រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ ២៥៣៥៖ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួង បរិស្ថាន ៤ម៉ឺនរៀល

២៥៣៥៖ លោក សុផល ឡាស្កា ប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់គ្រោះថ្នាក់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន 1,310,000 រៀល

២៥៣៦៖ លោកស្រី ជា ស្រីនិត ប្រធានការិយាល័យគ្រប់គ្រងសំណល់គ្រោះថ្នាក់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គ នាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៣៧៖ លោក អ៊ុន សុគន្ធាអនុប្រធានការិយាល័យគ្រប់គ្រងសំណល់គ្រោះថ្នាក់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន 15ម៉ឺនរៀល

២៥៣៨៖ លោក សួន ពន្លកអនុប្រធានការិយាល័យគ្រប់គ្រងសំណល់គ្រោះថ្នាក់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គ នាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន 5ម៉ឺនរៀល

២៥៣៩៖លោកតែមសុខចាន់អនុប្រធានការិយាល័យគ្រប់គ្រងសំណល់គ្រោះថ្នាក់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន 5ម៉ឺនរៀល

២៥៤០៖ លោក សុផល ឌីយ៉ាណាណាល់ មន្ត្រី គ្រប់គ្រងសំណល់គ្រោះថ្នាក់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គ នាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន 1លានរៀល

២៥៤១៖ កញ្ញា ផាន់ ដាណែត មន្ត្រី គ្រប់គ្រងសំណល់គ្រោះថ្នាក់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន គាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៤២៖ កញ្ញា គន គឹមអន មន្ត្រី គ្រប់គ្រងសំណល់គ្រោះថ្នាក់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារ

បរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៤៣៖ លោក រ៉ូ ច័ន្ទណារិទ្ធ មន្ត្រី គ្រប់គ្រងសំណល់គ្រោះថ្នាក់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន
គាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៤៤៖ កញ្ញា សែន សុវឌ្ឍនា មន្ត្រី គ្រប់គ្រងសំណល់គ្រោះថ្នាក់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន
គាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៥៤៥៖ លោកស្រី ជា លាង ឡាមី មន្ត្រី គ្រប់គ្រងសំណល់គ្រោះថ្នាក់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយក
ដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៤៦៖ លោក ឱក សុផាណារម្យ មន្ត្រី គ្រប់គ្រងសំណល់គ្រោះថ្នាក់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយក
ដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

FN Samboo, [09.04.20 20:39]

២៥៤៧៖ លោក សុខ អូរី អនុប្រធាននាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥០ម៉ឺនរៀល

២៥៤៧៖ លោក ខ្លុង សំគៀត អនុប្រធាននាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញ
វត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០០ដុល្លារ

២៥៤៨៖ លោក ជ័យ យុទ្ធវិទ្ធ អនុប្រធាននាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០០ដុល្លារ

២៥៤៩៖ លោក ជា ឡេង អនុប្រធាននាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០០ដុល្លារ

២៥៥០៖ លោក ជួប ស៊ីវ៉ា អនុប្រធាននាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤០ម៉ឺនរៀល

២៥៥១៖ លោក សុក ពន្លក ប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គ
នាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០០ដុល្លារ

២៥៧៤៖ លោក ទូច ណារុន អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥៧៥៖ លោក ម៉ុម នូច អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥៧៦៖ លោកស្រី ថាន់ ពិសី អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញ
វត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥៧៧៖ លោក ជុំ រដ្ឋា អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គ
នាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥៧៨៖ កញ្ញា ទូច លក្ខិណា អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញ
វត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២៥ដុល្លារ

២៥៧៩៖ លោកស្រី ប្រាជ្ញ ម៉ារីយ៉ា អនុប្រធានការិយាល័យវាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និង
ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៨ម៉ឺនរៀល

២៥៨០៖ កញ្ញា ម៉េង គន្ធាបុប្ផា អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញ
វត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៨ម៉ឺនរៀល

២៥៨១៖ លោក ទេព ស៊ីបូតា អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញ
វត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៨ម៉ឺនរៀល

២៥៨២៖ លោក ឈុន សំណាង អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និង
ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៨៣៖ លោកស្រី សួន បញ្ញាស័ក្តិ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន
គាំពារបរិស្ថាន ក្រសួងបរិស្ថានអនុប្រធានការិយាល័យ ៥ម៉ឺនរៀល

២៥៨៤៖ លោកស្រី សែម សុម៉ាដាលីន អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ
និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៨៥៖ លោក សូត្រ ប្រុស អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៨៦៖ លោក ប៉ែន វិសិទ្ធ អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៨៧៖ លោក អ៊ុក សារ៉ាន់ អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញ
វត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៨៨៖ លោក ធាន សុវណ្ណារិន អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និង
ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៨៩៖ លោកស្រី សួន សុគុណ អនុប្រធានការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និង
ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ដុល្លារ

២៥៩០៖ លោក ជា រស្មី មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារ
បរិស្ថាន ក្រសួងបរិស្ថាន ៤០ម៉ឺនរៀន

២៥៩១៖ លោក យាង ដូណាល់ មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយក
ដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤០ម៉ឺនរៀល

២៥៩២៖ លោក អ៊ុក សមសុមុនី មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយក
ដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៥៩៣៖ លោក ថាច់ សុបិន្ត មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន
គាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥៩៤៖ លោកស្រី សារ៉េន សុខុមសង្កមសុម៉ាលី មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញ
វត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥៩៥៖ លោកស្រី ស៊ី សុជាតា មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយក
ដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៥៩៦៖ កញ្ញា នី លក្ខិណា មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន
គាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៩៧៖ កញ្ញា ឡាច ស្រីពេជ្រ មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន
គាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៩៨៖ កញ្ញា យ៉ាន វណ្ណនី មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន
គាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៥៩៩៖ លោក យ៉ាន ច័ន្ទជន មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន
គាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦០០៖ លោក ឈិន ចាន់ជន មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន
គាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦០១៖ លោក ប្រាជ្ញ ម៉ូនី មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន
គាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦០២៖ លោក លី ប៊ុណ្ណារ៉ា មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន
គាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦០៣៖ លោកស្រី សោម ច័ន្ទធារ៍ មន្ត្រី វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយក
ដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៦០៤៖ កញ្ញា ចាន់ វលក្ខណ៍ មន្ត្រីកិច្ចសន្យា វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គ
នាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦០៥៖ លោក នួន រដ្ឋសំណាងវបុត្រ មន្ត្រីកិច្ចសន្យា វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញ
វត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦០៦៖ កញ្ញា សេក ស្រីម៉ៅ មន្ត្រីស្ម័គ្រចិត្ត វាយតម្លៃហេតុប៉ះពាល់បរិស្ថាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គ
នាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៦០៧៖ លោក គីន យាងលី អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦០៨៖ លោក ដែន វិមានស្នី អនុប្រធាននាយកដ្ឋាន គ្រប់គ្រងសំណល់រឹង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៣០ម៉ឺនរៀល

២៦០៩៖ លោក តូច ចាន់ថា អនុប្រធាននាយកដ្ឋាន គ្រប់គ្រងសំណល់រឹង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៦១០៖ កញ្ញា មាស សុគុណ ប្រធានការិយាល័យ គ្រប់គ្រងសំណល់រឹង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៦១១៖ លោកស្រី អាង សុផា អនុប្រធានការិយាល័យ គ្រប់គ្រងសំណល់រឹង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦១២៖ លោក អែល សំអាត អនុប្រធានការិយាល័យ គ្រប់គ្រងសំណល់រឹង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៦១៣៖ លោក អ៊ឹង កុកយ៉ាង មន្ត្រី គ្រប់គ្រងសំណល់រឹង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៨ម៉ឺនរៀល

២៦១៤៖ កញ្ញា យឹម ច័ន្ទស្រីណុច មន្ត្រី គ្រប់គ្រងសំណល់រឹង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦១៥៖ លោកស្រី ង៉ាន សាន្តស្រីពៅ មន្ត្រី គ្រប់គ្រងសំណល់រឹង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦១៦៖ លោក គីង សេតម មន្ត្រី គ្រប់គ្រងសំណល់រឹង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦១៧៖ កញ្ញា ចន គឹមឡាយ មន្ត្រីកិច្ចសន្យា គ្រប់គ្រងសំណល់រឹង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន

គាំពារបរិស្ថាន ក្រសួងបរិស្ថាន ២,៥០០០រៀល

២៦១៨៖ លោកស្រី បុល សុចិត្រា មន្ត្រីកិច្ចសន្យា គ្រប់គ្រងសំណល់រឹង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២,៥០០០រៀល

២៦១៩ ៖ លោកស្រី ថៃ សិរីរតនា មន្ត្រីស្ម័គ្រចិត្ត គ្រប់គ្រងសំណល់រឹង រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦២០៖ លោក សារុន សំបូរ ប្រ.នាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៨៤០,០០០រៀល

២៦២០៖ លោក ងី វីរៈ អនុ. នាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥០ម៉ឺនរៀល

២៦២១៖ លោក ចាប យុធី អនុ. នាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦២២៖ លោក ជោ បុល អនុ. នាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦២៣៖ លោក អ៊ុង វុទ្ធី អនុ. នាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៦២៤៖លោក ឡៅ គឹមឈី អនុ. នាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៦២៥៖ លោក ដែក វិមានភក្តី ប្រធានការិយាល័យ អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦២៦៖ លោកស្រី ចៅង សុបញ្ញារ៉ា ប្រធានការិយាល័យ អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦២៧៖ លោក ស្រេង ចន្ទា ប្រធានការិយាល័យ អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញ

វត្ត អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៦២៨៖ លោក ស៊ុយ ចាន់រះ មន្ត្រី អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយក
ដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦២៩៖ លោក និល ជ្រឹង មន្ត្រី អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយក
ដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦៣០៖ លោក ញុង គុណ្ណា មន្ត្រី អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយក
ដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦៣១៖ លោក បុង គន្ធយូឡេង មន្ត្រី អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គ
នាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦៣២៖ លោក នៅ ច័ន្ទធី មន្ត្រី អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយក
ដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦៣៣៖ លោក យុត កែវចិន្តា មន្ត្រី អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គ
នាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៤ម៉ឺនរៀល

២៦៣៤៖ លោក សេង ប៊ុនធឿន មន្ត្រី អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គ
នាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦៣៥៖ លោក យ៉ែម ច័ន្ទដារ៉ា មន្ត្រី អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គ
នាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦៣៦៖ លោក ឆេក រដ្ឋ ប្រធានមន្ទីរពិសោធន៍ អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញ
វត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៣លានរៀល

២៦៣៧៖ លោក ស៊ីវ គង់ អនុប្រធានមន្ទីរពិសោធន៍ អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និង
ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១០ម៉ឺនរៀល

២៦៣៨៖ លោក ងួន គឹមទ្រី ប្រធានការិយាល័យ អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញ

វត្ត អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦៣៩៖ លោក ហេង សីហា ប្រធានការិយាល័យ អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និង ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៨ម៉ឺនរៀល

២៦៤០៖ លោក គង់ សារុជ ប្រធានការិយាល័យ អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញ វត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៦ម៉ឺនរៀល

២៦៤១៖ លោក យឹម ចំណាន ប្រធានការិយាល័យ អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និង ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦៤២៖ លោកស្រី ឆ្លក សិរីបញ្ញា ប្រធានការិយាល័យ អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និង ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦៤៣៖ លោក អាត់ ជាសុខសំអាត អនុប្រធានមន្ទីរពិសោធន៍ អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ១៥ម៉ឺនរៀល

២៦៤៤៖ លោកស្រី ជឹម សុគន្ធា អនុប្រធានមន្ទីរពិសោធន៍ អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២០ម៉ឺនរៀល

២៦៤៥៖ លោក ណាត ឌីវាសនា មន្ត្រី អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គ នាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៣ម៉ឺនរៀល

២៦៤៦៖ លោក វ៉ាត់ វិសាល មន្ត្រី អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយក ដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២ម៉ឺនរៀល

២៦៤៧៖ កញ្ញា ស្រុយ សុខលាង មន្ត្រីជាប់កិច្ចសន្យា អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និង ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ៥ម៉ឺនរៀល

២៦៤៨៖ លោក កៅ ងួនណូរ៉ា មន្ត្រីជាប់កិច្ចសន្យា អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រដ្ឋបាល ផែនការ និង ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ២ម៉ឺនរៀល

២៦៤៩៖ ឯកឧត្តម សាត សាមី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥០០

ដុល្លារ

២៦៥០៖ ឯកឧត្តម ភោគ សុវណ្ណវិទ្ធី និងលោកជំទាវ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង

អនុវត្តន៍ ៤០ម៉ឺនរៀល

២៦៥១៖ ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០០ដុល្លារ

២៦៥២៖ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥០០

ដុល្លារ

២៦៥៣៖ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥៥៥ដុល្លារ

២៦៥៤៖ លោកជំទាវ ឡាយ ណារីន និងស្វាមី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុ

វត្តន៍ ៤០ម៉ឺនរៀល

២៦៥៥៖ ឯកឧត្តម អ៊ុច បូរ៉ា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២០០ដុល្លារ

២៦៥៦៖ ឯកឧត្តម មាន សុភា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២០០

ដុល្លារ

២៦៥៧៖ ឯកឧត្តម កែ គី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០០ដុល្លារ

២៦៥៨៖ ឯកឧត្តម សយ ភីរម្យ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២០០

ដុល្លារ

២៦៥៩៖ ឯកឧត្តម សារុន ប្រទ្វា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១លាន

រៀល

២៦៦០៖ ឯកឧត្តម ចម បូរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០០

ដុល្លារ

២៦៦១៖ ឯកឧត្តម លឹម គង់ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២០០

ដុល្លារ

២៦៦២៖ ឯកឧត្តម សុន សេងហួត អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍
២០០ដុល្លារ

២៦៦៣៖ ឯកឧត្តម លីវ មិនច័ន្ទ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងអនុវត្តន៍១០០
ដុល្លារ

២៦៦៤៖ ឯកឧត្តម ព្រហ្ម ដូលីន អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០០
ដុល្លារ

២៦៦៥៖ ឯកឧត្តម សឹម ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១លាន
រៀល

២៦៦៦៖ ឯកឧត្តម ឡាំ គឹមឡេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១
លានរៀល

២៦៦៧៖ ឯកឧត្តម ហេង ណាន អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០០
ដុល្លារ

២៦៦៨៖ លោកជំទាវ យុន វ៉ារី អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០ម៉ឺន
រៀន

២៦៦៩៖ ឯកឧត្តម ស៊ីន សូថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកិច្ចការទូទៅ ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥០០ដុល្លារ

២៦៧០៖ ឯកឧត្តម មុំ ចន្ទតារ៉ា អគ្គាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០ម៉ឺនរៀល

២៦៧១៖ឯកឧត្តម ហិត ផេង អគ្គនាយកសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥០ម៉ឺនរៀល

២៦៧២៖ ឯកឧត្តម ប៊ី ពិឡ្យ ប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង
អនុវត្តន៍ ៤០ម៉ឺនរៀល

២៦៧៣៖ ឯកឧត្តម អ៊ិន ពៅ ទីប្រឹក្សាក្រសួង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥០ម៉ឺនរៀល

២៦៧៤៖ ឯកឧត្តម អ៊ូព្រ៉ាំ វីរៈ ទីប្រឹក្សាក្រសួង និងជាអគ្គនាយករងកិច្ចការទូទៅ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥០ដុល្លារ

២៦៧៥៖ ឯកឧត្តម ពៅ វណ្ណជា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានរដ្ឋបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២០ម៉ឺនរៀល

២៦៧៦៖ លោកជំទាវ ម៉ក់ បូលី ទីប្រឹក្សាក្រសួង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០ម៉ឺនរៀល

២៦៧៧៖ ឯកឧត្តម យក់ ប៊ុនសិន ទីប្រឹក្សាក្រសួង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០ម៉ឺនរៀល

២៦៧៨៖ ឯកឧត្តម ទឹង សុមិត្ត ទីប្រឹក្សាក្រសួង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០ម៉ឺនរៀល

២៦៧៩៖ លោកស្រី ជាន សោភា អគ្គនាយិការងារកិច្ចការទូទៅ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២០ម៉ឺនរៀល

២៦៨០៖ លោកស្រី ប៉េង ជាវុធកល្យាណ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផែនការ និងជំរុញការអភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២០ម៉ឺនរៀល

២៦៨១៖ លោក សុខ យ៉ានីមល អគ្គនាយករងទឹកស្អាត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២០ម៉ឺនរៀល

២៦៨២៖ លោក ជ្រៀន សេងគង់ អគ្គនាយករងឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥០០ដុល្លារ

២៦៨៣៖ សមាគមនារីកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២០ម៉ឺនរៀល

២៦៨៤៖ លោក ម៉ុក កិត្យា អគ្គាធិការរង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥ម៉ឺនរៀល

២៦៨៥៖ លោក ប៉ែន ភាវ៉ត ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានរដ្ឋបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២០ម៉ឺនរៀល

២៦៨៦៖ លោក ជន ឌីណា ទីប្រឹក្សាក្រសួង និងជាអនុប្រធាននាយកដ្ឋានរដ្ឋបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងអនុវត្តន៍ ២០ម៉ឺនរៀល

២៦៨៧៖ កញ្ញា គឹម ច័ន្ទមុនី អនុប្រធាននាយកដ្ឋានរដ្ឋបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្ត
ន៍ ៥ម៉ឺនរៀល

២៦៨៨៖ លោកស្រី ឆាយ ច័ន្ទនីរ៉ា អនុប្រធាននាយកដ្ឋានសរុប និងព័ត៌មាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក
វិទ្យា និងអនុវត្តន៍ ៥ម៉ឺនរៀល

២៦៨៩៖ លោក កែ សារី អនុប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង
អនុវត្តន៍ ៤ម៉ឺនរៀល

២៦៩០៖ លោក វ៉ាន់ ម៉ៅ អនុប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង
អនុវត្តន៍ ២ម៉ឺនរៀល

២៦៩១៖ លោក ម៉េង សេរីរ៉ាត់ អនុប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក
វិទ្យា និងអនុវត្តន៍ ៤ម៉ឺនរៀល

២៦៩២៖ លោក អ៊ុំ ពៅពិសី អនុប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា
និងអនុវត្តន៍ ៤ម៉ឺនរៀល

២៦៩៣៖ លោក គង់ បញ្ញាវិទូ ប្រធាននាយកដ្ឋាននៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងអនុវត្តន៍ ៦ម៉ឺនរៀល

២៦៩៤៖ លោក ជូ ប៊ុនសៀង អនុប្រធាននាយកដ្ឋាននៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៦៩៥៖ លោក ម៉ម សេដ្ឋា អនុប្រធាននាយកដ្ឋាននៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៦៩៦៖ លោក ប៉ាន់ សូណា ប្រធានការិយាល័យនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៦៩៧៖ លោក ស្រស់ រស្មី ប្រធានការិយាល័យនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៦៩៨៖ លោក តូ ចាន់សេដ្ឋាវុធ ប្រធានការិយាល័យនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៣ម៉ឺនរៀល

២៦៩៩៖ លោក ស្រឡីង វ៉ាន់ធឿន ប្រធានការិយាល័យនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៣ម៉ឺនរៀល

២៧០០៖ លោក យិន វណ្ណដេត ប្រធានការិយាល័យនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ៤ម៉ឺនរៀល

២៧០១ ៖ លោក ហុង សុខលីដា អនុប្រធានការិយាល័យនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧០២៖ លោក ទេព ចាន់សុខា មន្ត្រីនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា
និងអនុវត្តន៍ ១ម៉ឺនរៀល

២៧០៣៖ លោក ខួត ឧស្សាហ៍ ប្រធាននាយកដ្ឋាននៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២០ម៉ឺនរៀល

២៧០៤៖ លោក ជួប សុមេធ អនុប្រធាននាយកដ្ឋាននៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧០៥៖ លោក ឯក ណាំហុង ប្រធានការិយាល័យនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧០៦៖ លោក នួន សុផា អនុប្រធានការិយាល័យនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧០៧៖ លោក វ៉ាន់ ចាន់រ៉ាត់ អនុប្រធានការិយាល័យនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧០៨៖ លោកស្រី ហេង លក្ខិណា អនុប្រធានការិយាល័យនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧០៩៖ លោកស្រី រ៉េន សំណាង អនុប្រធានការិយាល័យនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧១០៖ លោក អ៊ឹង សុភារត្ន អនុប្រធានការិយាល័យនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យា

សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧១១៖ លោក មុយ សំរេច មន្ត្រីនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា

និងអនុវត្តន៍ ៥ម៉ឺនរៀល

២៧១២៖ លោក សេង បញ្ញា មន្ត្រីនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា

និងអនុវត្តន៍ ១ម៉ឺនរៀល

២៧១៣៖ លោក សុខ គង់ មន្ត្រីនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង

អនុវត្តន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧១៤៖ កញ្ញា ស៊ី កញ្ញា មន្ត្រីកិច្ចសន្យានៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក

វិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧១៥៖ កញ្ញា ផាន់ ស៊ីដេត មន្ត្រីកិច្ចសន្យានៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ ប

ច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧១៦៖ លោក នួន សុដុន មន្ត្រីកិច្ចសន្យានៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ ប

ច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧១៧៖ កញ្ញា ឯកណែហៀង មន្ត្រីកិច្ចសន្យានៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ ប

ច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧១៨៖ កញ្ញា ម៉េង ស៊ីអឺញ មន្ត្រីកិច្ចសន្យានៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ ប

ច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧១៩៖ នាយកដ្ឋានមាត្រាសាស្ត្រឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២០ម៉ឺន

រៀល

២៧២០៖ លោក សុខ ណារិទ្ធ ប្រធាននាយកដ្ឋាននៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧២១៖ លោក ពួន សំបូរ អនុប្រធាននាយកដ្ឋាននៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧២២៖ លោក សេង សុភ័ន្ត ប្រធាន.ការិ កិច្ចការច្បាប់នៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧២៣៖ លោកសុខប៊ុនសាយប្រធាន.ការិបណ្តុះបណ្តាលនិងផ្សព្វផ្សាយនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួង
ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧២៤៖ លោក ឈូ ចំរើន អនុប្រធានកា.គម្រោង និងហិរញ្ញកិច្ចនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហ
កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧២៥៖ លោក នួន ចាន់សុភាព មន្ត្រីនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក
វិទ្យា និងអនុវត្តន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥ពាន់រៀល

២៧២៦៖ លោក កែវ ដារ៉ា មន្ត្រីនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង
អនុវត្តន៍ ២ម៉ឺនរៀល

២៧២៧៖ កញ្ញា សរ សោភ័ណ្ណ មន្ត្រីកិច្ចសន្យានៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ ប
ច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧២៨៖ លោក សុខ សុវណ្ណបូរី មន្ត្រីកិច្ចសន្យានៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧២៩៖ លោក ឡុង ថុល មន្ត្រីកិច្ចសន្យានៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក
វិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧៣០៖ លោក ឡុង ចាន់ដេត មន្ត្រីកិច្ចសន្យានៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ ប

ប្រកាស និងអនុវត្តន៍ ១ម៉ឺនរៀល

២៧៣១៖ លោក ផល សុផល្លារិទ្ធ មន្ត្រីកិច្ចសន្យានៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧៣២៖ លោក ម៉ៅ ធីរ៉ា ប្រធាននាយកដ្ឋាននៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង
អនុវត្តន៍ ២០ម៉ឺនរៀល

២៧៣៣៖ លោក លី ចាជេន អនុប្រធាននាយកដ្ឋាននៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក
វិទ្យា និងអនុវត្តន៍ ១០ម៉ឺនរៀល

២៧៣៤៖ លោក សួន រតនៈ អនុប្រធាននាយកដ្ឋាននៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក
វិទ្យា និងអនុវត្តន៍ ៥ម៉ឺនរៀល

២៧៣៥៖ លោក ជា ថារក្ស អនុប្រធាននាយកដ្ឋាននៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា
និងអនុវត្តន៍ ៥ម៉ឺនរៀល

២៧៣៦៖ លោក ខៀវ វិចិត្រ អនុប្រធាននាយកដ្ឋាននៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក
វិទ្យា និងអនុវត្តន៍ ៥ម៉ឺនរៀល

២៧៣៧៖ លោក ម៉ូរ សុភា ប្រធានការិយាល័យនៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា
និងអនុវត្តន៍ ៥ម៉ឺនរៀល ២៧៣៨៖ លោក ស្នង ប៊ុណ្ណារិទ្ធត ប្រធានការិយាល័យនៃវិទ្យាស្ថានស្តង់ដារ ក្រសួង
ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥ម៉ឺនរៀល

២៧៣៩៖ លោក គឹម វិសៅភា ប្រធានការិយាល័យនៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា
និងអនុវត្តន៍ ៥ម៉ឺនរៀល

២៧៤០៖ លោក វ៉ា រដ្ឋា អនុប្រធានការិយាល័យនៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា
និងអនុវត្តន៍ ៥ម៉ឺនរៀល

២៧៤១៖ លោក លាង យឹម អនុប្រធានការិយាល័យនៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក
វិទ្យា និងអនុវត្តន៍ ៤ម៉ឺនរៀល

២៧៤២៖ លោក គង់ វ៉ែងស្រី អនុប្រធានការិយាល័យនៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺនរៀល

២៧៤៣៖ លោកស្រី ទិត សេរីលក្ខិណា មន្ត្រីនៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥ម៉ឺនរៀល

២៧៤៤៖ កញ្ញា បូរ ពេជ្រស្នី មន្ត្រីនៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧៤៥៖ កញ្ញា ភា ឆៃលីន មន្ត្រីជាប់កិច្ចសន្យានៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧៤៦៖ កញ្ញា ផាន់ណា ដាលីន មន្ត្រីជាប់កិច្ចសន្យានៃវិទ្យាស្ថានស្តង់ដារ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧៤៧៖ នាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០ម៉ឺនរៀល

២៧៤៨៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២លានរៀល

២៧៤៩៖ រដ្ឋាករទឹកស្វយ័តសៀមរាប ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១លានរៀល

២៧៥០៖ នាយកដ្ឋានកិច្ចការសិប្បកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ១០០ដុល្លារ

២៧៥១៖ លោក ហ៊ុន សាង ប្រធាននាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥ម៉ឺនរៀល

២៧៥២៖ លោក ជន វ៉ាន់ធួ អនុប្រធាននាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺនរៀល

២៧៥៣៖ លោក អ៊ុយ ខេមា ប្រធានការិយាល័យនៃនាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥ម៉ឺនរៀល

២៧៥៤៖ លោក ហួត ម៉ូលីកា ប្រធានការិយាល័យនៃនាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន

១៧៥៤៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥ម៉ឺនរៀល

២៧៥៥៖ លោក រុដ លីន ប្រធានការិយាល័យនៃនាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺនរៀល

២៧៥៦៖ លោក ស៊ី វ៉ាត អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺន រៀល

២៧៥៧៖ លោកស្រីទូច វ៉ាសនា អនុប្រធានការិយាល័យនៃនាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារ អាស៊ាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺនរៀល

២៧៥៨៖ លោក ង៉ូ ថានី អនុប្រធានការិយាល័យនៃនាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៣ម៉ឺនរៀល

២៧៥៩៖ លោកស្រី តិន សារ៉ាត់ មន្ត្រីនៃនាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧៦០៖ លោក ជា ហៀង មន្ត្រីនៃនាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន ក្រសួងឧស្សាហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧៦១៖ លោក សួន ផល្លីន មន្ត្រីនៃនាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧៦២៖ លោក អ៊ុច គឹមអឺ មន្ត្រីនៃនាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន ក្រសួងឧស្សាហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧៦៣៖ លោក ស៊ាន ធារិទ្ធ មន្ត្រីនៃនាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺនរៀល

២៧៦៤៖ លោក ស្រីទួន គន្ធា មន្ត្រីជាប់កិច្ចសន្យានៃនាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧៦៥៖ លោក គឹម សុគារ អធិការ នៃអគ្គាធិការដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍

១០ដុល្លារ

២៧៦៦៖ លោក ឆឹង គឹមនី ប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥ម៉ឺនរៀល

២៧៦៧៖ ឯកឧត្តម ប៉ែន គៀហាក់ អគ្គនាយករងឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥០ម៉ឺនរៀល

២៧៦៨៖ ឯកឧត្តម ង៉ែត វិបុល អគ្គនាយករងឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០ម៉ឺនរៀល

២៧៦៩៖ លោក ហេង អៀង អគ្គនាយករងឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០ម៉ឺនរៀល

២៧៧០៖ លោក ញឹក វីរៈអគ្គនាយករងឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០ម៉ឺនរៀល

២៧៧១៖ លោក សារី ផល្លា ប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០ម៉ឺនរៀល

២៧៧២៖ លោក សេង វិបុល អនុប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺនរៀល

២៧៧៣៖ លោកស្រី ងួន ផល្លា អនុប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺនរៀល

២៧៧៤៖ លោក សុខ សម្បត្តិ ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧៧៥៖ លោក អ៊ុន រតនៈ ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺនរៀល

២៧៧៦៖ លោក សុខ ភីរ៉ា ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន រៀល

២៧៧៧៖ លោក អុល ភារិទ្ធ អនុ.ការិយាល័យស្តីទី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺន រៀល

២៧៧៨៖ លោកស្រី សុខ ស៊ីណាត អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧៧៩៖ លោកស្រី ចាន់ ម៉ានី អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ ម៉ឺនរៀល

២៧៨០៖ លោក លាន ឡុង អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន រៀល

២៧៨១៖ លោក ង៉ែ ឡារី អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺន រៀល

២៧៨២៖ លោក ចឹក សុផល អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ ម៉ឺនរៀល

២៧៨៣៖ លោក ស្នង សំណាង អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧៨៤៖ លោក ស៊ាន រិទ្ធិ អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៣ម៉ឺន រៀល

២៧៨៥៖ លោក យឹម រិទ្ធិ អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺន រៀល

២៧៨៦៖ លោក មាន ជំនាញ អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ ម៉ឺនរៀល

២៧៨៧៖ លោក ប៉ែន សុភត្តា អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍
១៥,០០០រៀល

២៧៨៨៖ លោក ទេព លំអ មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧៨៩៖ លោកស្រី សារីម បូរី មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១៥,០០០រៀល

២៧៩០៖ លោកស៊ុន ទិត្យផល្លុន មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧៩១៖ លោក ពៅ យុទ្ធ មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧៩២៖ លោក ប៊ូ វណ្ណវិទ្ធ មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧៩៣៖ លោក ហឿន តូរ៉ា មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧៩៤៖ លោកស្រី ធុយ នរិនី មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧៩៥៖ លោក សុ ភក្តី មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧៩៦៖ លោក លី ហាក់ស៊ីម មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧៩៧៖ លោកស្រី ង៉ុវ សុខយូ មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៧៩៨៖ កញ្ញា ឆោម ស្រីមិថ មន្ត្រី កិច្ចសន្យា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៧៩៩៖ លោក ហ៊ុម ធានិត ប្រធានមជ្ឈមណ្ឌល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១១ម៉ឺន
រៀល

២៨០០៖ លោក អ៊ុំ សេរីវិទ្ធ អនុប្រធានមជ្ឈមណ្ឌល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺន
រៀល

២៨០១៖ លោកស្រី យុន រំយោល អនុប្រធានមជ្ឈមណ្ឌល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍
១ម៉ឺនរៀល

២៨០២៖ លោក វ៉ា ច័ន្ទមករាវុធ អនុប្រធានមជ្ឈមណ្ឌល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤
ម៉ឺនរៀល

២៨០៣៖ លោកស្រី ស៊ី សោភា អនុប្រធានមជ្ឈមណ្ឌល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២

ម៉ឺនរៀល

២៨០៤៖ លោកស្រី អ៊ិន ចាន់ធារី ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២

ម៉ឺនរៀល

២៨០៥៖ លោក អ៊ុន សុខហាំង ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺន

រៀល

២៨០៦៖ លោក ម៉ឺម សុខយ៉េម ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១

ម៉ឺនរៀល

២៨០៧៖ លោក ជ សុផាន់ណា ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន

រៀល

២៨០៨៖ លោកស្រីបាន សាំងលីន អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្ត

ន៍ ១ម៉ឺនរៀល

២៨០៩៖ កញ្ញា បែស ចន្រ្ទា អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺន

រៀល

២៨១០៖ លោក សុខ ប៊ុនស្រី អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២

ម៉ឺនរៀល

២៨១១៖ លោក ទឹម វិទ្ធី អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន

រៀល

២៨១២៖ លោក ស៊ុន វិទ្ធី អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន

រៀល

២៨១៣៖ លោកស្រីញាណ សល្យា អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្ត

ន៍ ១ម៉ឺនរៀល

២៨១៤៖ កញ្ញា លី ចាន់ថុល អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ ម៉ឺនរៀល

២៨១៥៖ លោកស្រី ចេង ផល្លិន មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៨១៦៖ លោក ផៃ ច័ន្ទត្រាវុឌ្ឍ ប្រធាន នាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១០ ម៉ឺនរៀល

២៨១៧៖ លោក ជេត សុភាព អនុប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ ម៉ឺនរៀល

២៨១៨៖ លោក ឈាន ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ ម៉ឺនរៀល

២៨១៩៖ លោកស្រី ឱ វណ្ណឌីម៉ា អនុប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៣ ម៉ឺនរៀល

២៨២០៖ លោក ជុំ សុពុទ្ធី អនុប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៨ម៉ឺន រៀល

២៨២១៖ លោក ស្វាយ វ៉ែន ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺន រៀល

២៨២២៖ កញ្ញា ទិ ច័ន្ទថាឌី ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺន រៀល

២៨២៣៖ លោក ប៊ិន ចំរើនសត្យា ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ ម៉ឺនរៀល

២៨២៤៖ លោកស្រី ប្រេម ប្រាថ្នា អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤,០០០រៀល

២៨២៥៖ លោក កើត សុភាព អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍

៥,០០០រៀល

២៨២៦៖ លោក ហេង ឧត្តម អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍

៦,០០០រៀល

២៨២៧៖ កញ្ញា ហេង អរុណកក្កដា អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៣ម៉ឺនរៀល

២៨២៨៖ លោក ម៉ៅ សុទ្ធាវិទ្ធិ មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៨២៩៖ កញ្ញា ធុក ច័ន្ទនីតា មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥,០០០រៀល

២៨៣០៖ លោក ហួយ សុភាព ប្រធាន នាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥ម៉ឺន រៀល

២៨៣១៖ លោក ធន់ ធុន អនុប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺន រៀល

២៨៣២៖ លោក ខួយ យឹម អនុប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺន រៀល

២៨៣៣៖ លោក ម៉ៅ ព្រហស្សត្ថី អនុប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺនរៀល

២៨៣៤៖ កញ្ញា ឡេង មេនីតា ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន រៀល

២៨៣៥៖ លោក ជឹម ឈាន់ ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន រៀល

២៨៣៦៖ លោក យ៉ុត វិចិត្រ ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន រៀល

២៨៣៧៖ លោក លឹម ហុង ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន

រៀល

២៨៣៨៖ លោក ឥន្ទ ដារ៉ា អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន

រៀល

២៨៣៩៖ លោក សំរិត ណារ៉ូ អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន

មរៀល

២៨៤០៖ លោកស្រី ស៊ីន ម៉ានិច្ច អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍

១ម៉ឺនរៀល

២៨៤១៖ លោកស្រី ម៉ៅ ចាន់ស្រីណាក់ មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៨៤២៖ កញ្ញា យ៉ិន វល័ក្ខណា មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៨៤៣៖ កញ្ញា ហុង ស៊ីណា មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥,០០០រៀល

២៨៤៤៖ លោក អ៊ូច ម៉ានី ប្រធាន នាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥ម៉ឺនរៀល

២៨៤៥៖ លោក សុខ ជា អនុប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ២ម៉ឺន

រៀល

២៨៤៦៖ លោកស្រី ទេព វ៉ានី អនុប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤

ម៉ឺនរៀល

២៨៤៧៖ លោក ចុង ប៊ូ អនុប្រធាននាយកដ្ឋាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៤ម៉ឺនរៀល

២៨៤៨៖ លោក លី ច័ន្ទជន ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន

រៀល

២៨៤៩៖ លោក ស្រ៊ុន លី ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៨៥០៖ លោក ឌី ដារិន ប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៨៥១៖ លោក ផៃ ដារ៉ា អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន

រៀល

២៨៥២៖ លោក ម៉ាន់ ចាន់ណារិទ្ធ អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍
១ម៉ឺនរៀល

២៨៥៣៖ លោក ភុំ មានពិឡ្យ អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៨
ពាន់រៀល

២៨៥៤៖ លោក ឆេង ភីរុណ អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១
ម៉ឺនរៀល

២៨៥៥៖ លោក កែន សុផា អនុប្រធានការិយាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺន
រៀល

២៨៥៦៖ លោក ប៉ែន សាម៉ន មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ៥ពាន់រៀល

២៨៥៧៖ លោក ង៉ូវ ម៉េងហុង មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ១ម៉ឺនរៀល

២៨៥៨៖ នាយកដ្ឋានបុគ្គលិក ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៤១៥,០០០រៀល

២៨៥៩៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ ១,៣៣០,០០០រៀល

២៨៦០៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត ២លានរៀល

២៨៦១៖ លោក នួន សុភ័ណ្ណ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ស្ពឺ ១លាន
រៀល

២៨៦២៖ នាយកដ្ឋាននីតិកម្មនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ
វត្តន៍ ២៥៥,០០០រៀល

២៨៦៣៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង ៥,៤៦០,០០រៀល

២៨៦៤៖ ឯកឧត្តម វ៉ាន់ ពុទ្ធិពល និងលោកជំទាវ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ២០០០ដុល្លារ

២៨៦៥៖ លោក ឌី ជោត និងលោកស្រី លាង ធារ៉ា ៥លានរៀល

២៨៦៦៖ ក្រុមបញ្ញវន្តព្រះសង្ឃខ្មែរ ៣,២០០,០០០រៀល

២៨៦៧៖ លោកជំទាវ ម៉ុក សំណាង ត្រូវជាភរិយានាយឧត្តមសេនីយ៍ ពិន ណារិទ្ធ (មេបញ្ជាការកងហោះដឹកជញ្ជូន ប្រតិភូជាន់ខ្ពស់ និងជាមេបញ្ជាការកងទ័ពជើងអាកាស ១០លានរៀល

២៨៦៨៖ ឧត្តមសេនីយ៍ទោ យូ សេងរដ្ឋា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងលោកស្រី ២ លានរៀល

២៨៦៩៖ ក្រុមហ៊ុន MING LIANG GROUP CO., LTD ១០០ដុល្លារ

២៨៧០៖ លោក ហេង ស្រីនហេង ប្រធានក្រុមហ៊ុន SOK CHAMROEUN LEAP TRADING CO., LTD ៥លាន រៀល

២៨៧១៖ លោក ហេង ស្រីហួត ក្រុមហ៊ុន SOK CHAMROEUN LEAP TRADING CO., LTD ៣លានរៀល

២៨៧២៖ លោក KONG KUOK LEONG អគ្គនាយកក្រុមហ៊ុន XIGANG V-CONTINENT INTERNATIONAL INVESTMENT CO., LTD (ក្រុមហ៊ុនវិនិយោគសណ្ឋាគារឈ្មោះ SIHANOUKVILLE V-CONTINENT INTERNATIONAL HOTEL) ឧបត្ថម្ភម៉ាស់ចំនួន ៨០,០០០ ម៉ាស និងអាល់កុលចំនួន ២០០កាន ៥ម៉ឺនដុល្លារ

២៨៧៣៖ ឧត្តមសេនីយ៍ទោ បិន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងលោកជំទាវ ស្រឿង វ៉ានី ប្រធានក្រុម ហ៊ុន មួយឡេង ប៊ីយូធី ឧបត្ថម្ភដែលលាងដៃ ៥០០០ដប ១០០០ដុល្លារ

២៨៧៤៖ កញ្ញា ម៉ា ស្រីពៅ ជំនួយការលោកជំទាវបណ្ឌិតសភាចារ្យ ខួត ធីតា ២០ម៉ឺនរៀល

២៨៧៥៖ លោក សក សាន និងលោកស្រី វេង ផលឡេង ព្រមទាំងបុត្រ ៨០ម៉ឺនរៀល

២៨៧៦៖ លោក អ៊ុក នាង និងលោកស្រី សុខ ភី ព្រមទាំងបុត្រ ១២ម៉ឺនរៀល

២៨៧៧៖ លោក ប៊ុត ចាន់រតនា អនុប្រធានការិយាល័យរាជកិច្ច នៃទីស្តីការគណៈរដ្ឋមន្ត្រី ១០ម៉ឺនរៀល

២៨៧៨៖ លោក សួន សុវណ្ណា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្តរមានជ័យ ១០ម៉ឺនរៀល

២៨៧៩៖ លោក ហេង ម៉ងអ៊ិន និងលោកស្រី ព្រមទាំងបុត្រ ជំនួយការឧទ្ធកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ២៥០ដុល្លារ

២៨៨០៖ លោក អៀង សុង និងលោកស្រី គឹម សុដ្ឋារី ព្រមទាំងបុត្រ ២០ម៉ឺនរៀល

២៨៨១៖ លោក ឆន ខេមរា មន្ត្រីពន្ធដារ ខេត្តកំពត ២០ម៉ឺនរៀល

២៨៨២៖ កញ្ញា យ៉ាន សុថារតន៍ មន្ត្រីពន្ធដារ ខេត្តព្រះសីហនុ ២០ម៉ឺនរៀល

២៨៨៣៖ លោក ពិន ប៊ុណ្ណារិទ្ធិ ១លានរៀល

២៨៨៤៖ ឯកឧត្តម ស៊ិន យិន ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ឋានៈស្មើអនុរដ្ឋលេខាធិការ ៥០ម៉ឺនរៀល

២៨៨៥៖ កញ្ញា តាន់ ទ្រីយ៉ា នាយិការក្រុមហ៊ុន តាន់ហ្វូត ២លានរៀល

២៨៨៦៖ លោក អ៊ុន ដារីខ សិស្សចៅក្រម ៤០ម៉ឺនរៀល

២៨៨៧៖ លោក អឿន សំអុល សិស្សចៅក្រម ៤០ម៉ឺនរៀល

២៨៨៨៖ លោក នួន លាន និងលោកស្រី ស៊ូ លីណា ៥ម៉ឺនរៀល

២៨៨៩៖ លោក សេង ចាន់ថុល និងលោកស្រី សាម៉ាន ចាន់ម៉ូលីនជា ព្រមទាំងបុត្រ ១៨ម៉ឺនរៀល

២៨៩០៖ លោក ហិន ជាលីន និងលោកស្រី គ្រី ស៊ីណា ព្រមទាំងបុត្រ ១០ម៉ឺនរៀល

២៨៩១៖ លោកស្រី ឯម រ៉ានី ព្រមទាំងក្រុមគ្រួសារ ១លានរៀល

២៨៩២៖ លោក ផែង ឆាំងផែង សមាជិកលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាបណ្ណសារ នៃទីស្តីការគណៈរដ្ឋមន្ត្រី ១០ម៉ឺន
រៀល

២៨៩៣៖ លោក ឈួន ហាវ៉ុន ប្រធានក្រុមហ៊ុន HAWON AUTO ១លានរៀល

២៨៩៤៖ លោក អ៊ឹង តៃហ៊ិត ប្រធានក្រុមហ៊ុន VTH 666 ១លានរៀល

២៨៩៥៖ ក្រុមហ៊ុន TOHO Brand Online Shop ១លានរៀល

២៨៩៦៖ លោក ស៊ា យាង និងលោកស្រី តាន់ ហុងយីម ខេត្តកំពង់ធំ ២០ម៉ឺនរៀល

២៨៩៧៖ លោក ជូ ប៊ុនរ៉ា ខេត្តកំពង់ធំ ២០ម៉ឺនរៀល

២៨៩៨៖ ចៅប្រុស រស្មី បែលហ្គេត ១០ម៉ឺនរៀល

២៨៩៩៖ លោកឧត្តមសេនីយ៍ ទិត្យ អាវ៉ាហ្វីន និងលោកស្រី អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប ២លានរៀល

២៩០០៖ លោកអនុសេនីយ៍ឯក វណ្ណ ស៊ីនេ និងលោកស្រី មន្ត្រីបំរើការងារនៅក្រសួងមហាផ្ទៃ ១,៥៥៦ដុល្លារ

២៩០១៖ ឯកឧត្តម កែវ ពៅ និងលោកជំទាវ ស្រី ណារី ១លានរៀល

២៩០២៖ លោក លី ចន្ទរិទ្ធិ ១លាន២សែនរៀល

២៩០៣៖ លោក វ៉ា លីមសុង ២៥ម៉ឺនរៀល

២៩០៤៖ ឧត្តមសេនីយ៍ទោ ហេង ហ៊ុយ និងលោកជំទាវ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តរប្រវេសន៍ ក្រសួងមហាផ្ទៃ ២លានរៀល

២៩០៥៖ ព្រះសោមវេទី អ៊ឹម សុភក្តិ ព្រះសាកលវិទ្យាធិការ ព្រមទាំងគណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ១លាន៥សែនរៀល

២៩០៦៖ លោកឧត្តមសេនីយ៍ត្រី កែវ ជា អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ និងជានាយប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិកោះរកា នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ ក្រសួងមហាផ្ទៃ ៤០០ដុល្លារ

២៩០៧៖ លោកឧត្តមសេនីយ៍ត្រី វេន ស៊ីត្តារិទ្ធិ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ២លានរៀល

២៩០៨៖ លោកវរសេនីយ៍ទោ សេង គឹមលាង អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ២លានរៀល

២៩០៩៖ លោកអនុសេនីយ៍ឯក ប្រាង ច័ន្ទប្រុស មន្ត្រីនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ១លានរៀល

២៩១០៖ ក្រុមហ៊ុន Suno Tech ២លានរៀល

២៩១១៖ លោក កែ តុលា ២លានរៀល

២៩១២៖ លោក កែវ ផុង និងភរិយា ៤០ម៉ឺនរៀល

២៩១៣៖ លោក ស្រីន ថៃស័រ អគ្គនាយកស្ថាប័នវិវឌ្ឍន៍ហ្គោលឌិន ហ្វាយនែន ម.ក ១០លានរៀល

២៩១៤៖ សភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពត-កែប ២,៦៥០ដុល្លារ

២៩១៥៖ លោកជំទាវ ស៊ឹម មិនា និងស្វាមី ១លានរៀល

២៩១៦៖ លោកវរសេនីយ៍ទោ ផុង កង នាយរងការិយាល័យភស្តុភារ និងគណនេយ្យ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ១លានរៀល

២៩១៧៖ លោក ហ៊ូ កំសាន្ត អនុការិយាល័យសំណង់នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី

រាជធានីភ្នំពេញ ៥០០ដុល្លារ

២៩១៨៖ ឯកឧត្តម នូវ សុវត្ថិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោកជំទាវ ៦០ម៉ឺនរៀល

២៩១៩៖ ឯកឧត្តម សៅ វលក្ខណ៍ ប្រធានក្រុមការងារ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ១ម៉ឺនរៀល

២៩២០៖ ឯកឧត្តម សាយ ប៊ុនសៀន និងលោកជំទាវ អនុប្រធានក្រុមការងារ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ៨០ម៉ឺនរៀល

២៩២១៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ភ័ក្រ វ៉ាន់ឌី សមាជិកក្រុមលេខាសម្តេចតេជោ និងជាអនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ១លានរៀល

២៩២២៖ ឧត្តមសេនីយ៍ត្រី ផាន សុភ័ក្រ ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលសន្តិសុខ ៥០០ដុល្លារ

២៩២៣៖ ក្រុមហ៊ុន Koober Engineering Co.Ltd ២០០០ដុល្លារ

២៩២៤៖ លោក សុខ សំអឿន និងលោកស្រី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនបទ សាធារណការនិងដឹកជញ្ជូន ២០ម៉ឺនរៀល

២៩២៥៖ អាជីវករ លី ហុង និងលោកស្រី អៅ គឹមចិន្តា ព្រមទាំងបុត្រ ១លានរៀល

២៩២៦៖ លោកវរសេនីយ៍ ញឹម វីរៈអនុប្រធានមន្ទីរយុត្តិធម៌ បញ្ជាការដ្ឋានអាវុធហត្ថ ខេត្តសៀមរាប ៥០ម៉ឺនរៀល

២៩២៧៖ លោកអនុសេនីយ៍ត្រី លី ជាហុង មន្ត្រីប៉ូលីសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ៥០ម៉ឺនរៀល

២៩២៨៖ លោកអនុសេនីយ៍ទោ ស៊ុន ពិសិដ្ឋជាឌីរ៉ិចទ័រ ជំនួយការការិយាល័យហិរញ្ញវត្ថុនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តសៀមរាប ៥០ម៉ឺនរៀល

២៩២៩៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ និងនាយកដ្ឋានការងារកុមារ ១៣,៥០០,០០០រៀល

២៩៣០៖ បុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ៤២៥ដុល្លារ ៥,៤៨០,០០០រៀល

២៩៣១៖ កញ្ញា ហេង ចរិយា មន្ត្រីជាប់កិច្ចសន្យា នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ១០ម៉ឺនរៀល

២៩៣២៖ កញ្ញា ផល គឹមសាន ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ៦០ម៉ឺនរៀល

២៩៣៣៖ លោកស្រី ចាន់ ម៉ារីសា មន្ត្រីនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ៦០ម៉ឺនរៀល

២៩៣៤៖ លោក ឡាច ផាន់ណា និងលោកស្រី លន់ ចាន់ថេន ព្រមទាំងបុត្រ ១០ម៉ឺនរៀល

២៩៣៥៖ ឃ្លាំងលក់រថយន្ត អេស អូតូ (S Auto Cambodia) ៥០០ដុល្លារ

២៩៣៦៖ លោក លឹម ស៊ីឡេង អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ស្រី ឡុង សុខសិទ្ធិណា ១លានរៀល

២៩៣៧៖ លោក ស៊ុត ឌីណា និងលោកស្រី ស៊ិន សុគន្ធមាលា ២៥០ដុល្លារ

២៩៣៨៖ ឧបាសក ចាន់ សំអុល ២០ម៉ឺនរៀល

២៩៣៩៖ លោកវរអគ្គនុរក្សថ្នាក់លេខ១ ប្រាជ្ញ សុភី អនុប្រធានមណ្ឌលអប់រំកែប្រែទី៤ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ៥៥ម៉ឺនរៀល

២៩៤០៖ លោក លាង សុភ័ក្ត្រា អនុប្រធានក្រុម Facebook និងមើល Website គណបក្សរាជធានីភ្នំពេញ ៥០ ដុល្លារ

២៩៤១៖ លោក សន សុភ័ក្ត្រា អនុប្រធានក្រុម Facebook និងមើល Website គណបក្សរាជធានីភ្នំពេញ ៣០ម៉ឺន រៀល

២៩៤២៖ លោកស្រី សយ ម៉េងលាប សមាជិកក្រុម Facebook និងមើល Website គណបក្សរាជធានីភ្នំពេញ ១០ម៉ឺនរៀល

២៩៤៣៖ លោក នូ សំណប់ សមាជិកក្រុម Facebook និងមើល Website គណបក្សរាជធានីភ្នំពេញ ៥ម៉ឺនរៀល

២៩៤៤៖ លោក លឹម ចន្ទាន សមាជិកក្រុម Facebook និងមើល Website គណបក្សរាជធានីភ្នំពេញ ១០ម៉ឺន រៀល

២៩៤៥៖ លោក ហុង វិស្សាឋានុពង្ស សមាជិកក្រុម Facebook និងមើល Website គណបក្សរាជធានីភ្នំពេញ ២០ ម៉ឺនរៀល

២៩៤៦៖ លោក លាយ ឧត្តម សមាជិកក្រុម Facebook និងមើល Website គណបក្សរាជធានីភ្នំពេញ ៥ម៉ឺនរៀល

២៩៤៧៖ កញ្ញា អ៊ឹង សេដ្ឋានាថ សមាជិកក្រុម Facebook និងមើល Website គណបក្សរាជធានីភ្នំពេញ ៦ម៉ឺន រៀល

២៩៤៨៖ លោក កែម ភក្ដី មន្ត្រីមន្ទីរការងាររាជធានីភ្នំពេញ ៥ម៉ឺនរៀល

២៩៤៩៖ លោកស្រី ប៊ី គឹមសែន និងសមាជិកការិយាល័យអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ
១,៥៥០,០០០រៀល

២៩៥០៖ លោក ស្រីាន សំណាង អគ្គនាយកក្រុមហ៊ុន សំណាងជូអ៊ីស៊ីញ អ៊ីមផត អិចផត ឯ.ក ៥០ម៉ឺនរៀល

២៩៥១៖ ឧត្តមសេនីយ៍ទោ បិន សំអុល អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងលោកស្រី ២០ម៉ឺនរៀល

២៩៥២៖ ឧត្តមសេនីយ៍ទោ មិច រុន្ស៊ី និងលោកស្រី ១០០ដុល្លារ

២៩៥៣៖ លោកវរសេនីយ៍ទោ អ៊ុយ ចាន់ថា និងលោកស្រី ១០០ដុល្លារ

២៩៥៤៖ លោកវរសេនីយ៍ត្រី ហង្ស ភីណារី៖ និងលោកស្រី ១០០ដុល្លារ

២៩៥៥៖ ឯកឧត្តម លី ឆេង ជាមេធាវី ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាស្ថាបនិកក្រុមហ៊ុន សន្តិសុខ 7
YHPS SOULUTION GROUP LTD ៣៥០ដុល្លារ

២៩៥៦៖ ក្រុមហ៊ុន ថ្នាំលាប នីបផន (NIPPON PAINT) ៥លានរៀល

២៩៥៧៖ លោក ឃិន យ៉ង់ លេខាអចិន្ត្រៃយ៍វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងលោកស្រី គឹម ផល្លា
៣០ម៉ឺនរៀល

២៩៥៨៖ លោក ស្ន ប៉ុណ្ណារ៉ាត់ ប្រធានផ្នែកប្រវត្តិវិទ្យា និងវិទ្យាសាស្ត្រនយោបាយ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និង
វិទ្យាសាស្ត្រសង្គម និងលោកស្រី រុន្ស៊ី សុវ៉ិន ២០ម៉ឺនរៀល

២៩៥៩៖ លោក សាន ចេង មន្ត្រីស្រាវជ្រាវ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងលោកស្រី ៣០ម៉ឺន
រៀល

២៩៦០៖ លោក ហៃ សុគន្ធា មន្ត្រីស្រាវជ្រាវ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងលោកស្រី ប្រាក់
សេរីរដ្ឋ ៣០ម៉ឺនរៀល

២៩៦១៖ លោកបណ្ឌិត ហ៊ុម ញាណរិទ្ធ មន្ត្រីស្រាវជ្រាវ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងលោកស្រី
អ៊ីមជុំ វិសាខា ១០ម៉ឺនរៀល

២៩៦២៖ លោក ស៊ីន សារ៉ាយ ប្រធានការិយាល័យនាយកដ្ឋានកិច្ចការពិព័រណ៍ក្រសួងពាណិជ្ជកម្ម និងលោកស្រី

យិន នារីត្ត ៤០ម៉ឺនរៀល

២៩៦៣៖ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ១,៨៥៥,០០០រៀល

២៩៦៤៖ លោក លឹម ប៉ោតាង និង លោកស្រី ជឹង មុយទៀង ៥ពាន់ដុល្លារ

២៩៦៥៖ លោក វណ្ណ ហុង និង លោកស្រី អឹមធាន វណ្ណឌី ១ម៉ឺនដុល្លារ

២៩៦៦៖ លោក សាស្ត្រាចារ្យ តេង សៀន និង លោកស្រី ២ពាន់ដុល្លារ

២៩៦៧៖ លោកជំទាវ ប៉ាន់ ត្រាប្រណី គុណ ញឹម ២ម៉ឺនដុល្លារ

២៩៦៨៖ លោកស្រី ទន់ ធារី ២៥០ដុល្លារ

២៩៦៩៖ លោកស្រី លឹម ស្រីស្រស់ ៥០០ដុល្លារ

២៩៧០៖ លោកស្រី សែ លីលី ៥០០ដុល្លារ

២៩៧១៖ លោកស្រី ច័ន្ទ បូរមី ៥០ដុល្លារ

២៩៧២៖ កញ្ញា វណ្ណ ជីតា ៥០០ដុល្លារ

២៩៧៣៖ លោកស្រី ហុង ពិសី ៥០០ដុល្លារ

២៩៧៤៖ លោកស្រី លឹម ហ៊ុយទៀង ២០០ដុល្លារ

២៩៧៥៖ លោកស្រី ឈួរ លីដូ ១០០ដុល្លារ

២៩៧៦៖ លោកស្រី នារីនារីបញ្ចពិសី ៥០០ដុល្លារ

២៩៧៧៖ លោកស្រី ហ៊ិន ចាន់រ៉ា ១០០ដុល្លារ

២៩៧៨៖ លោកស្រី អឹមធាន វណ្ណដា ២០០ដុល្លារ

២៩៧៩៖ លោកស្រី ចាន់ សារីតី ១០០ដុល្លារ

២៩៨០៖ លោកស្រី កែវ ដាលីស ១០០ដុល្លារ

២៩៨១៖ លោក រិន ភានុន និង ភរិយា ៥០០ដុល្លារ

២៩៨២៖ លោកស្រី ជូ ម៉ារីណេត ១០០ដុល្លារ

២៩៨៣៖ លោកស្រី ធៀង កតិកា ១០០ដុល្លារ

- ២៩៨៤៖ លោកស្រី ឈើយ ផល្លា ៥០ដុល្លារ
- ២៩៨៥៖ លោកស្រី ឈាង បូរ៉ានី ១០០ដុល្លារ
- ២៩៨៦៖ លោកស្រី ហួន ស្រីលី ១០០ដុល្លារ
- ២៩៨៧៖ លោកស្រី ប្រាក់ ចាន់សុធា ៥០ដុល្លារ
- ២៩៨៨៖ លោកស្រី កៅ សិរី ៥០ដុល្លារ
- ២៩៨៩៖ លោកស្រី រឿន វ៉ានី ១០០ដុល្លារ
- ២៩៩០៖ លោកស្រី ភ្នំ អង្គារលក្ខណ៍ ១០០ដុល្លារ
- ២៩៩១៖ លោកស្រី ស៊ូ សុណាត ១០០ដុល្លារ
- ២៩៩២៖ Mr Michal Sykulski ១០០ដុល្លារ
- ២៩៩៣៖ លោក ម៉ៅ បូរ៉ា ១០០ដុល្លារ
- ២៩៩៤៖ លោកស្រី ហ្គិច ហួង ៥០ដុល្លារ
- ២៩៩៥៖ លោក ផេង ច័ន្ទវិសាល ៥០ដុល្លារ
- ២៩៩៦៖ លោកស្រី រី ណារី ១០០ដុល្លារ
- ២៩៩៧៖ កញ្ញា សុទ្ធ ពេជ្រសោភា ៥០ដុល្លារ
- ២៩៩៨៖ លោកស្រី តាន់ សុគន្ធា ៥០០ដុល្លារ
- ២៩៩៩៖ លោក ម៉េង វណ្ណច័ន ៥០ដុល្លារ
- ៣០០០៖ លោក ហុង សុខអូន ៥០ដុល្លារ
- ៣០០១៖ លោកស្រី យឹម វ៉ានី ២២ដុល្លារ
- ៣០០២៖ លោក សុខ សេង ៣០ដុល្លារ
- ៣០០៣៖ លោកស្រី ហេង សុគន្ធា ៣០ដុល្លារ
- ៣០០៤៖ លោក សី ហ៊ុយ ៥០ដុល្លារ
- ៣០០៥៖ លោក សុខ រង្សី ៣០ដុល្លារ

- ៣០០៦៖ កញ្ញា ចំរើន រត្នី ៣០ដុល្លារ
- ៣០០៧៖ លោក ទិត្យ សុខារុណ ៥០ដុល្លារ
- ៣០០៨៖ លោកស្រី ចាន់ ថារី ៣០ដុល្លារ
- ៣០០៩៖ លោក គឿន ផល្លា ១០០ដុល្លារ
- ៣០១០៖ លោក ពេជ្រ មន្តី ២៥ដុល្លារ
- ៣០១១៖ លោកស្រី នួន ឌីម៉ង់ ៣០ដុល្លារ
- ៣០១២៖ លោកស្រី ម៉ាច សុខលីម ២៥ដុល្លារ
- ៣០១៣៖ លោក ឯម ឡេង ១០០ដុល្លារ
- ៣០១៤៖ លោក វណ្ណ ហុង ៥០០ដុល្លារ
- ៣០១៥៖ លោក ឈិន បូរិន ២០០ដុល្លារ
- ៣០១៦៖ លោក កែ សុធារ៉ា ៥០ដុល្លារ
- ៣០១៧៖ លោក ឈុយ ប៊ុនឡេង ១០០ដុល្លារ
- ៣០១៨៖ លោក ណុប ផុន ៥០ដុល្លារ
- ៣០១៩៖ លោក ឌី រ៉ាឌី ៥០ដុល្លារ
- ៣០២០៖ លោក យស់ ប៊ុនឡេង ៥០ដុល្លារ
- ៣០២១៖ លោក អឺ ម៉ានិត ២០០ដុល្លារ
- ៣០២២៖ លោក ជា ឌីណា ១០០ដុល្លារ
- ៣០២៣៖ លោក តាំង សំណាង ១០០ដុល្លារ
- ៣០២៤៖ លោក អ៊ូ គឹមសេង ៥០ដុល្លារ
- ៣០២៥៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អំ វិឡា ១ពាន់ដុល្លារ
- ៣០២៦៖ លោក លីម សុជាតិ និង ភរិយា ១៥០០ដុល្លារ
- ៣០២៧៖ លោក កែវ សុធា ១ពាន់ដុល្លារ

- ៣០២៨៖ លោក ថេង ម៉ុងហ្គិន ៣០០ដុល្លារ
- ៣០២៩៖ លោក ឡុង កេសភីរម្យ ៥០០ដុល្លារ
- ៣០៣០៖ លោក សំ ប៊ុនពៅ ៥០០ដុល្លារ
- ៣០៣១៖ លោក ជា វណ្ណៈ ៥០០ដុល្លារ
- ៣០៣២៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ុល រតនា ១ពាន់ដុល្លារ
- ៣០៣៣៖ លោក ប្លង់ សុផល ៥០០ដុល្លារ
- ៣០៣៤៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន សំណាង ១ពាន់ដុល្លារ
- ៣០៣៥៖ លោក ហោ គាឡេង ៥០០ដុល្លារ
- ៣០៣៦៖ លោក យ៉ុន ប៊ុនណា ៥០០ដុល្លារ
- ៣០៣៧៖ លោក គុជ គឹមឡុង ៥០០ដុល្លារ
- ៣០៣៨៖ លោក គួច សុខលី ៥០០ដុល្លារ
- ៣០៣៩៖ លោក ស្រីស អង្គរ៉េន 1,000,000.00
- ៣០៤០៖ លោកឧកញ៉ា លី ធាន ១ពាន់ដុល្លារ
- ៣០៤១៖ លោកជំទាវ សាយ សោភា ១ពាន់ដុល្លារ
- ៣០៤២៖ លោក អ៊ាន រស្មី ៣០០ដុល្លារ
- ៣០៤៣៖ កញ្ញា ឡេង ចាន់ភ្នង ១០០ដុល្លារ
- ៣០៤៤៖ លោក ដួង សោភ័ណ្ណ ៥០ដុល្លារ
- ៣០៤៥៖ លោក ទន្ធបណ្ឌិត ឡេង តុង និង លោកស្រី ១ពាន់ដុល្លារ
- ៣០៤៦៖ Cambodia Investor Club (CIC) ១៧០០ដុល្លារ
- ៣០៤៧៖ ឧកញ៉ា គួច ផេង ១ពាន់ដុល្លារ
- ៣០៤៨៖ លោក កាង ឡេង ១ពាន់ដុល្លារ
- ៣០៤៩៖ លោក ហុង លាងអី ៥០០ដុល្លារ

៣០៥០៖ លោក ទៀ សំណាង ៥០០ដុល្លារ

៣០៥១៖ លោក ឌីន សំធារិទ្ធ ៥០០ដុល្លារ

៣០៥២៖ លោក ជី សីលា ៣០០ដុល្លារ

៣០៥៣៖ លោក ប៊ិច បូឡែន ៣០០ដុល្លារ

៣០៥៤៖ អ្នកស្រី ប៊ុត កេវ៉ាឌី ៣០០ដុល្លារ

៣០៥៥៖ ឧកញ៉ា យន ឈុនដារា ៣០០ដុល្លារ

៣០៥៦៖ លោក ចាង ប៊ុនលាង ២៥០ដុល្លារ

៣០៥៧៖ លោក ញ៉ែប ទីណាល់ ២០០ដុល្លារ

៣០៥៨៖ លោក សេង ឡួន ២០០ដុល្លារ

៣០៥៩៖ លោក តាំ សុជាតិ ២០០ដុល្លារ

៣០៦០៖ អ្នកស្រី កែវ សុចិន្តា ២០០ដុល្លារ

៣០៦១៖ អ្នកស្រី ថេត កណ្តិកា ២០០ដុល្លារ

៣០៦២៖ លោក ជា ហ្គារូដា ១៥០ដុល្លារ

៣០៦៣៖ អ្នកស្រី យូ ប៊ុរី ១០២ដុល្លារ

៣០៦៤៖ លោក ចាន់ វ៉ាសនា ១០០ដុល្លារ

៣០៦៥៖ លោក ហាក់ លាងហិ ១០០ដុល្លារ

៣០៦៦៖ លោក ហេង ប៊ុរិន ១០០ដុល្លារ

៣០៦៧៖ លោក ហុក សុវណ្ណ ១០០ដុល្លារ

៣០៦៨៖ លោក ហ៊ុយ ប៊ុនទិត្យ ១០០ដុល្លារ

៣០៦៩៖ លោក គឹម សុខអេង ១០០ដុល្លារ

៣០៧០៖ លោក គឹម វិជ្ជា ១០០ដុល្លារ

៣០៧១៖ លោក លឹម ប្រទ្ធី ១០០ដុល្លារ

៣០៧២៖ លោក ឡោ ចន ១០០ដុល្លារ

៣០៧៣៖ លោក លី សែនសេរី ១០០ដុល្លារ

៣០៧៤៖ លោក ណា សុផី ១០០ដុល្លារ

៣០៧៥៖ លោក វ៉ែន ស៊ីណា ១០០ដុល្លារ

៣០៧៦៖ លោក ស គីណាល់ ១០០ដុល្លារ

៣០៧៧៖ លោក ស សំបូរ ១០០ដុល្លារ

៣០៧៨៖ លោក សៀត ស៊ីសុភក្តិ ១០០ដុល្លារ

៣០៧៩៖ លោក សុខ សុផេង ១០០ដុល្លារ

៣០៨០៖ លោក រឿន រដ្ឋា ១០០ដុល្លារ

៣០៨១៖ អ្នកស្រី មឿង លក្ខិណា ១០០ដុល្លារ

៣០៨២៖ អ្នកស្រី ស្រស់ ចរិយា ១០០ដុល្លារ

៣០៨៣៖ អ្នកស្រី ជា សុខហៀក ១០០ដុល្លារ

៣០៨៤៖ អ្នកស្រី ឡុង សុខឡាយ ១០០ដុល្លារ

៣០៨៥៖ លោក ឈុន ពេជ្រ ២៥ដុល្លារ

៣០៨៦៖ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ៥០លានរៀល

៣០៨៧៖ លោក ហោ សេង និង លោកស្រី លីម ប៉ោសៀក ៥ពាន់ដុល្លារ

៣០៨៨៖ Mr MA Jiangrong Chaimman of the board / Executive Director / Chairman of the

CR&S Committee of Shenzhen (Cambodia)co.,Ltd. ២០ម៉ឺនដុល្លារ

៣០៨៩៖ ឱសថការី ហ៊ុល សូយ៉ាន និង ស្វាមី ១ពាន់ដុល្លារ

៣០៩០៖ ឱសថការី ហោ ឆាយ និង ភរិយា ១ពាន់ដុល្លារ

៣០៩១៖ កញ្ញា តៃ រចនា (ហាង លីណា លក់សំលៀកបំពាក់) ១ពាន់ដុល្លារ

៣០៩២៖ ឯកឧត្តម ជា ពិសី អភិបាលខ័ណ្ឌឫស្សីកែវ ២០លានរៀល

៣០៩៣៖ លោកជំទាវ ខាន់ ម៉ានីដា ១ពាន់ដុល្លារ

៣០៩៤៖ លោកជំទាវ គង់ លក្សី ១ពាន់ដុល្លារ

៣០៩៥៖ ឯកឧត្តម ជូ ហេង និង លោកជំទាវ ១៥០០ដុល្លារ

៣០៩៦៖ លោកជំទាវបណ្ឌិត កេង ច័ន្ទសុភក្រ ៣ពាន់ដុល្លារ

៣០៩៧៖ លោក នង គន្ធាវី ១ពាន់ដុល្លារ

៣០៩៨៖ លោក សែន ពិដេត ១ពាន់ដុល្លារ

៣០៩៩៖ លោកស្រី ឆួរ ផល្លី ១ពាន់ដុល្លារ

៣១០០៖ លោកជំទាវ ហ៊ុន ផល្លីន ១ពាន់ដុល្លារ

៣១០១៖ លោកជំទាវ ដួរ ពិសី ២ពាន់ដុល្លារ

៣១០២៖ លោក ជា មុនី ១ពាន់ដុល្លារ

៣១០៣៖ លោក សុខ ចេង និង លោកស្រី ប្រាជ្ញ លក្ខិណា ១ពាន់ដុល្លារ

៣១០៤៖ លោក ម៉ុក ច័ន្ទកុណា និង ភរិយា ៥០០ដុល្លារ

៣១០៥៖ កញ្ញា សី យូស្ស៊ា ៣០០ដុល្លារ

៣១០៦៖ ក្រុមហ៊ុន MUDHITA Trading Co.LTD ៥០០ដុល្លារ

៣១០៧៖ លោកឱសថការី ឡេង ប៊ុនលី និង លោកស្រី ១០០ដុល្លារ

៣១០៨៖ លោកឱសថការី គង់ ម៉េង និង លោកស្រី ២០០ដុល្លារ

៣១០៩៖ លោកជំទាវឱសថការី សារត សុខុម និងឯកឧត្តម ព្រមទាំងកូនៗ ៥០ដុល្លារ

៣១១០៖ ឱសថបណ្ឌិត ឆាយ គន្ធី និងលោកស្រី ១០០ដុល្លារ

៣១១១៖ លោកស្រី ឱសថការី អ៊ុច មេនីភាព និង ស្វាមី ១០០ដុល្លារ

៣១១២៖ លោកជំទាវ ឱសថការី កាន់ សុឡេង និង ស្វាមី ១ពាន់ដុល្លារ

៣១១៣៖ លោកស្រី ឱសថការី ឈឹម សុគន្ធា និង ស្វាមី ៥០ដុល្លារ

៣១១៤៖ លោកស្រី ឱសថការី អី ដារី និង ស្វាមី ៥០០ដុល្លារ

- ៣១១៥៖ លោកស្រី ឱសថការី ជា ចាន់ធី និង ស្វាមី ៥០ដុល្លារ
- ៣១១៦៖ លោកស្រី ឱសថការី ស៊ិន សុខខី និង ស្វាមី ៥០ដុល្លារ
- ៣១១៧៖ លោកស្រី ឱសថការី កោះ ជួបជុំ និង ស្វាមី ៥០ដុល្លារ
- ៣១១៨៖ ឱសថការី ហាំង ស៊ីវឡេង ៥០ដុល្លារ
- ៣១១៩៖ លោកឱសថការី ស្រ៊ិន ពុទ្ធី និង លោកស្រី ២០០ដុល្លារ
- ៣១២០៖ លោកស្រីឱសថការី សាន រីណា និង ស្វាមី ២០០ដុល្លារ
- ៣១២១៖ G Gear Group Co., Ltd ២ម៉ឺនដុល្លារ
- ៣១២២៖ ឧកញ៉ា សុខ ពិសិដ្ឋ និង លោកជំទាវ ៣ពាន់ដុល្លារ
- ៣១២៣៖ លោក លាង ប៊ុនប៉ា ២០ដុល្លារ
- ៣១២៤៖ អ្នកស្រី បូ មុន្នី និង ស្វាមី ២៥០ដុល្លារ
- ៣១២៥៖ អ្នកស្រី អីវ សុគន្ធាវត្ត និង ស្វាមី ៣០ដុល្លារ
- ៣១២៦៖ លោក ប៊ុច សារ៉ាវឿន និង ភរិយា ៥០ដុល្លារ
- ៣១២៧៖ កញ្ញា រស់ ខេមរតី ៣០ដុល្លារ
- ៣១២៨៖ អ្នកស្រី វ៉ាន់ រួចអែម និង ស្វាមី ២០ដុល្លារ
- ៣១២៩៖ អ្នកស្រី សេង មួយគាង និង ស្វាមី ២០ដុល្លារ
- ៣១៣០៖ លោក ហឺ ធីឡា និង ភរិយា ៥០ដុល្លារ
- ៣១៣១៖ លោក ឈិន សម្បត្តិ និង ភរិយា ២០ដុល្លារ
- ៣១៣២៖ លោក យុន សុចិត្រា និង ភរិយា ៥០ដុល្លារ
- ៣១៣៣៖ លោក ផុន សំណាង និង ភរិយា ៣០ដុល្លារ
- ៣១៣៤៖ លោក ចេន បញ្ញា និង ភរិយា ៣០ដុល្លារ
- ៣១៣៥៖ លោក ស៊ឹម សារ៉េន និង ភរិយា ១០០ដុល្លារ
- ៣១៣៦៖ លោក រិត សុភារៈ និង ភរិយា ២៥ដុល្លារ

- ៣១៣៧៖ លោក អ៊ឹម រុំទី ២៥ដុល្លារ
- ៣១៣៨៖ អ្នកស្រី លី វហ្សាន និង ស្វាមី ១០ដុល្លារ
- ៣១៣៩៖ លោក សាយ ស៊ុនឡេង ៥ដុល្លារ
- ៣១៤០៖ Mr Woo Seungchul & Spouse ២០០ដុល្លារ
- ៣១៤១៖ លោក ហាម ហុង ២០ដុល្លារ
- ៣១៤២៖ លោក កែវ គិតថេង ២៥ដុល្លារ
- ៣១៤៣៖ កញ្ញា ច័ន្ទ តារាវលក្ខី ២០ដុល្លារ
- ៣១៤៤៖ លោក ម៉ា រាត្រី និង ភរិយា ៥០ដុល្លារ
- ៣១៤៥៖ លោក ម៉ៅ វ៉ាន់ធា និង ភរិយា ២៥ដុល្លារ
- ៣១៤៦៖ លោក ព្រំ វីរ៉ា និង ភរិយា ៥០ដុល្លារ
- ៣១៤៧៖ លោក ឡេង សុខហេង និង ភរិយា ១០ដុល្លារ
- ៣១៤៨៖ អ្នកស្រី អៀច សុផាត និង ស្វាមី ២០ដុល្លារ
- ៣១៤៩៖ លោក ហេង សេងហ៊ោត និង ភរិយា ២០ដុល្លារ
- ៣១៥០៖ កញ្ញា ហ៊ុន ឡាលីន ២០ដុល្លារ
- ៣១៥១៖ លោក សាំង សំបូរ និង ភរិយា ២០ដុល្លារ
- ៣១៥២៖ អ្នកស្រី ឆាយ សុគន្ធាណែត ២០ដុល្លារ
- ៣១៥៣៖ លោក ហិ ហាប់ និង ភរិយា ២០ដុល្លារ
- ៣១៥៤៖ លោក សុខ វិត្យា និង ភរិយា ២០ដុល្លារ
- ៣១៥៥៖ អ្នកស្រី ប៉ែន សុពិសី និង ស្វាមី ៣០០ដុល្លារ
- ៣១៥៦៖ លោក ស៊ុន សុផេង ១០ដុល្លារ
- ៣១៥៧៖ លោក ស សំណាង និង ភរិយា ២០ដុល្លារ
- ៣១៥៨៖ លោក គួច សាយអូរ និង ភរិយា ១៥ដុល្លារ

- ៣១៥៩៖ លោក អ៊ឹម បូរិន និង ភរិយា ២០ដុល្លារ
- ៣១៦០៖ លោក យោក បញ្ញា និង ភរិយា ២០ដុល្លារ
- ៣១៦១៖ លោក លី សុវណ្ណដារ៉ា និង ភរិយា ២០ដុល្លារ
- ៣១៦២៖ អ្នកស្រី លី ស្រីនាង និង ស្វាមី ២០ដុល្លារ
- ៣១៦៣៖ លោក ណា វណ្ណនី និង ភរិយា ២០ដុល្លារ
- ៣១៦៤៖ លោក កែវ វិសា និង ភរិយា ៣០ដុល្លារ
- ៣១៦៥៖ លោក ប៊ិច មករា និង ភរិយា ១៣ដុល្លារ
- ៣១៦៦៖ លោក យន់ លីណា និង ភរិយា ១៣ដុល្លារ
- ៣១៦៧៖ លោក ជា គីរី និង ភរិយា ២០ដុល្លារ
- ៣១៦៨៖ អ្នកស្រី ហ៊ី ស្រីឡា និង ស្វាមី ២០ដុល្លារ
- ៣១៦៩៖ លោក ជិន ចំណាន និង ភរិយា ២៥ដុល្លារ
- ៣១៧០៖ អ្នកស្រី ឌូ ចាន់រដ្ឋា និង ស្វាមី ១៥ដុល្លារ
- ៣១៧១៖ លោក ឆាយ គង់ជីវ និង ភរិយា ២៥ដុល្លារ
- ៣១៧២៖ Mr Herring Jon Philip & Spouse ៨០ដុល្លារ
- ៣១៧៣៖ លោក ម៉ិល សុភាព ២០ដុល្លារ
- ៣១៧៤៖ លោក ស៊ីវ មុយ និង ភរិយា ២០ដុល្លារ
- ៣១៧៥៖ លោក ឈិត លំអង និង ភរិយា ២០ដុល្លារ
- ៣១៧៦៖ អ្នកស្រី សើ ស៊ីយ៉ា និង ស្វាមី ៣០ដុល្លារ
- ៣១៧៧៖ អ្នកស្រី នូ មេត្តាព្រំសុខជាតិ និង ស្វាមី ២៥ដុល្លារ
- ៣១៧៨៖ លោក ប៉េង សារ៉ុម និង ភរិយា ១០០ដុល្លារ
- ៣១៧៩៖ លោក ហ៊ុន ប៊ុនមី ៤៩ដុល្លារ
- ៣១៨០៖ លោក សុខ ពន្លក និង ភរិយា ២០ដុល្លារ

- ៣១៨១៖ លោក ញឹម សារុដ ១៣ដុល្លារ
- ៣១៨២៖ លោក យុត ឈឿង និង ភរិយា ២០ដុល្លារ
- ៣១៨៣៖ អ្នកស្រី អាង សាលីណា និង ស្វាមី ១០ដុល្លារ
- ៣១៨៤៖ កញ្ញា សាំ រតនា ១ម៉ឺនរៀល
- ៣១៨៥៖ កញ្ញា ពៅ ពនីតា ៥ដុល្លារ
- ៣១៨៦៖ លោក ឈាន់ ការម្យ និង ភរិយា ១០ដុល្លារ
- ៣១៨៧៖ លោក ថុង សុខថៃ ១០ដុល្លារ
- ៣១៨៨៖ លោក ភាព ភិរម្យ ១ម៉ឺនរៀល
- ៣១៨៩៖ អ្នកស្រី អាន សុខរត្ន និង ស្វាមី ៥០០០រៀល
- ៣១៩០៖ កញ្ញា ខាន់ស្រីពេជ្រ ៥០០០រៀល
- ៣១៩១៖ លោក អុល មករា ៥ដុល្លារ
- ៣១៩២៖ កញ្ញា ឡុត សុខលីម ៥០០០រៀល
- ៣១៩៣៖ កញ្ញា ពេជ្រ ហាស់ឡាលីន ៥០០០រៀល
- ៣១៩៤៖ អ្នកស្រី សុខ ចរិយា និង ស្វាមី ២ម៉ឺនរៀល
- ៣១៩៥៖ កញ្ញា យឹម ម៉េងជូ ១ម៉ឺនរៀល
- ៣១៩៦៖ អ្នកស្រី ឆាយ ដានេ និង ស្វាមី ២ម៉ឺនរៀល
- ៣១៩៧៖ កញ្ញា សុន ស៊ីរមី ១ម៉ឺនរៀល
- ៣១៩៨៖ លោក រន រត្ននា ១ម៉ឺនរៀល
- ៣១៩៩៖ លោក អៀង ប្រាក់ ១ម៉ឺនរៀល
- ៣២០០៖ អ្នកស្រី ហៃ ហត្ថារន្ត និង ស្វាមី ២ម៉ឺនរៀល
- ៣២០១៖ លោក យ៉ែម យន ១ម៉ឺនរៀល
- ៣២០២៖ កញ្ញា យ៉ែម សុភណ្ណី ១ម៉ឺនរៀល

៣២០៣៖ កញ្ញា ហ៊ុយ គីមណៃ ៥០០០រៀល

៣២០៤៖ លោក ជឿន បូជា ១ម៉ឺនរៀល

៣២០៥៖ លោក ប៉ុ ស៊ីថន ១ម៉ឺនរៀល

៣២០៦៖ លោក សយ សុភ័ក្ត្រ ៥០០០រៀល

៣២០៧៖ លោក ជី ប៉ូឡែន ១ម៉ឺនរៀល

៣២០៨៖ លោក ជា សុខសុភារិទ្ធ ១ម៉ឺនរៀល

៣២០៩៖ លោក អាន់ ពិសី ២ម៉ឺនរៀល

៣២១០៖ កញ្ញា ង៉ោ សុខយឹម ២ម៉ឺនរៀល

៣២១១៖ កញ្ញា ឈូក ច័ន្ទសុដា ១ម៉ឺនរៀល

៣២១២៖ លោក ជន សីហា ២ម៉ឺនរៀល

៣២១៣៖ លោក យាន ចាន់លៀប ៤ម៉ឺនរៀល

៣២១៤៖ លោក ថៃ សុយី ១ម៉ឺនរៀល

៣២១៥៖ លោក សៀម សុខជា ២០០០រៀល

៣២១៦៖ លោក សុខ ចិន្តា ២០០០រៀល

៣២១៧៖ កញ្ញា ហ៊ឹម ម៉ានី ១ម៉ឺនរៀល

៣២១៨៖ កញ្ញា ឆន សានិត្តា ៥០០០រៀល

៣២១៩៖ កញ្ញា ទេព ជីដា ៤០០០រៀល

៣២២០៖ លោក អៀង ឈុងហាំង ៦០០០រៀល

៣២២១៖ កញ្ញា អ៊ីវ ផាវី ៥០០០រៀល

៣២២២៖ លោក នីមនាង បុព្វត្តា ៥០០០រៀល

៣២២៣៖ លោក ហ៊ឺ តេងហុង ៤០០០រៀល

៣២២៤៖ កញ្ញា ជា ណារី ៤០០០រៀល

៣២២៥៖ លោក នឿន វិទ្ធ ២០០០រៀល

៣២២៦៖ លោក ចាន់ បូរី និង ភរិយា ១០ដុល្លារ

៣២២៧៖ លោក សូរ សុផាន្តា និង ភរិយា ១០ដុល្លារ

៣២២៨៖ លោក ពិន ជូលាង និង ភរិយា ១០ដុល្លារ

៣២២៩៖ លោក នេត រតនៈ និង ភរិយា ២៥ដុល្លារ

៣២៣០៖ លោក សូ សំអឿន និង ភរិយា ១០ដុល្លារ

៣២៣១៖ លោក ណាម រដ្ឋា និង ភរិយា ១០ដុល្លារ

៣២៣២៖ លោក សន វ៉ែងហួរ ១០ដុល្លារ

៣២៣៣៖ លោក ស្រេន ដារ៉ា និង ភរិយា ១០ដុល្លារ

៣២៣៤៖ លោក ថា ធារ៉ា ៥ដុល្លារ

៣២៣៥៖ លោក តឹក តុប ៣០០ដុល្លារ

៣២៣៦៖ លោក ឡោ ធ្វ៉ារ៉ា ៥០ដុល្លារ

៣២៣៧៖ លោក ប៉េង ច័ន្ទប៊ែរណា ៥០ដុល្លារ

៣២៣៨៖ លោក គង់ គា ២៥០ដុល្លារ

៣២៣៩៖ លោក អ៊ុក មុនិន្ទ ១០០ដុល្លារ

៣២៤០៖ ឯកឧត្តម ឆៃ លីឌីន ២៥០ដុល្លារ

៣២៤១៖ ក្រុមអតីតយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ព ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៨៦ ៧៧៥ដុល្លារ

៣២៤២៖ លោក ប្រុក សារុន ១ពាន់ដុល្លារ

៣២៤៣៖ លោក ទិត្យ សុវណ្ណារ៉ា ៣០០ដុល្លារ

៣២៤៤៖ លោក ហង្ស សុផាន្តារ៉ា ៣០០ដុល្លារ

៣២៤៥៖ លោក ដោក សុផា ១០០ដុល្លារ

៣២៤៦៖ លោក ឡៃ ចិន្តា ១០០ដុល្លារ

- ៣២៤៧៖ លោក អ៊ូ បាខាល់ ១០០ដុល្លារ
- ៣២៤៨៖ លោក ញ៉ែម ប៊ុនធឿន ១០០ដុល្លារ
- ៣២៤៩៖ លោក កុល ប៊ុនលី ១០០ដុល្លារ
- ៣២៥០៖ លោក ម៉ក សម្បត្តិ ១០០ដុល្លារ
- ៣២៥១៖ លោក លី សុផា ១០០ដុល្លារ
- ៣២៥២៖ លោក អូន ពិសិដ្ឋ ១០០ដុល្លារ
- ៣២៥៣៖ លោក កូរ វណ្ណារ៉ា ១០០ដុល្លារ
- ៣២៥៤៖ លោក លី សុវណ្ណ ១០០ដុល្លារ
- ៣២៥៥៖ លោក អ៊ុន ភីរម្យ ១០០ដុល្លារ
- ៣២៥៦៖ លោក សោម គង្គា ១០០ដុល្លារ
- ៣២៥៧៖ លោក ស្វាយ រចនា ១០០ដុល្លារ
- ៣២៥៨៖ លោក ស៊ុ ពៅ ២០ដុល្លារ
- ៣២៥៩៖ លោក ប៉ែន ផល្លា ១៥ដុល្លារ
- ៣២៦០៖ លោក វ៉ាន់ លឹម ២៥ដុល្លារ
- ៣២៦១៖ លោក ហួត ចាន់រ៉ាវុធ ២០ដុល្លារ
- ៣២៦២៖ លោក ខាន់ ផុល ២០ដុល្លារ
- ៣២៦៣៖ លោក តន់ សាលី ២៥ដុល្លារ
- ៣២៦៤៖ លោក ចៅ មុន្នីវត្ត ១៥ដុល្លារ
- ៣២៦៥៖ លោក លឹម សុខា ៥០ដុល្លារ
- ៣២៦៦៖ លោក កែវ វិទ្ធា ៥០ដុល្លារ
- ៣២៦៧៖ លោក ហេង វិភូសីម៉ា ៥០ដុល្លារ
- ៣២៦៨៖ លោក សោម ស្នួត ២៥ដុល្លារ

- ៣២៦៩៖ លោក សរ សុខស្រួយ ៧៥ដុល្លារ
- ៣២៧០៖ លោក នី ម៉ូណេ ៧៥ដុល្លារ
- ៣២៧១៖ លោក គង់ ចាន់ដា ៥០ដុល្លារ
- ៣២៧២៖ លោក សឹង្ហ រក្សា ៥០ដុល្លារ
- ៣២៧៣៖ លោក ចាន់ ហេង ៥០ដុល្លារ
- ៣២៧៤៖ លោក ម៉ៅ ផល្លា ៥០ដុល្លារ
- ៣២៧៥៖ លោក សោ សាម៉ាល់ ៥០ដុល្លារ
- ៣២៧៦៖ លោក ស្រី ម៉ាឡាត់ ២០ដុល្លារ
- ៣២៧៧៖ លោក ធុច ឈុនលាប ២០ដុល្លារ
- ៣២៧៨៖ លោក សោម សុផល ២៥ដុល្លារ
- ៣២៧៩៖ លោក សោម ស៊ីធុ ១៥ដុល្លារ
- ៣២៨០៖ លោក ទី វ៉ា ២៥ដុល្លារ
- ៣២៨១៖ លោក គឹម ថាច ២០ដុល្លារ
- ៣២៨២៖ លោក លឹម សុខយ៉េង ២០ដុល្លារ
- ៣២៨៣៖ លោក ទូច សុភិរិន្ទ ២៥ដុល្លារ
- ៣២៨៤៖ លោក កែវ សុខុម ២០ដុល្លារ
- ៣២៨៥៖ លោក វង្ស រុនស្រ៊ុន ២០ដុល្លារ
- ៣២៨៦៖ លោក សុខ ណា ២៥ដុល្លារ
- ៣២៨៧៖ លោក អ៊ុង ចំរើន ១៥ដុល្លារ
- ៣២៨៨៖ លោក ផាត់ ផារិទ្ធ ១៥ដុល្លារ
- ៣២៨៩៖ លោក អ៊ឹម ស៊ីន្ទន ២០ដុល្លារ
- ៣២៩០៖ លោក តុប ដី ១៥ដុល្លារ

៣២៩១៖ លោក ហែល សាម៉ុន ១០ដុល្លារ

៣២៩២៖ លោក ឯម វិទ្ធ ១៥ដុល្លារ

៣២៩៣៖ លោក ហ៊ឺវ សាំង ២០ដុល្លារ

៣២៩៤៖ លោក តោត ដែន ១០ដុល្លារ

៣២៩៥៖ លោក ទុយ សាមុត ២៥ដុល្លារ

៣២៩៦៖ លោក ខឹម ផាន់ណា ១៥ដុល្លារ

៣២៩៧៖ លោក ស៊ឹម យាន ១៥ដុល្លារ

៣២៩៨៖ លោក ស៊ឹង ពិសិដ្ឋ ២០ដុល្លារ

៣២៩៩៖ លោក សាង ដានី ១០ដុល្លារ

៣៣០០៖ លោក យី លីណុល ៥០ដុល្លារ

៣៣០១៖ លោក អ៊ុក សុវណ្ណ ២៥ដុល្លារ

៣៣០២៖ លោក យី សម័យ ២០ដុល្លារ

៣៣០៣៖ លោក វ៉ា មុនី ៥០ដុល្លារ

៣៣០៤៖ ឯកឧត្តម អ៊ឹង អៀង និងលោកជំទាវ ស្រីន សុខា ៥០០ដុល្លារ

៣៣០៥៖ ឯកឧត្តម ម៉ុក ច័ន្ទសុធា និង លោកជំទាវ សុខ មិនា ១លានរៀល

៣៣០៦៖ ឯកឧត្តមបណ្ឌិត យោក សុទ្ធី នាយក NTTI និងជាប្រធានសមាគមបុគ្គលិកសិក្សាវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងមន្ត្រីរាជការ សាស្ត្រាចារ្យ ២លានរៀល

៣៣០៧៖ លោក ឈរ សំអុល ១ពាន់ដុល្លារ

៣៣០៨៖ សិប្បកម្មផលិតមី ហ្គុយ យ្យុង ហេង ២៥០០ដុល្លារ

៣៣០៩៖ លោកស្រី តាំង ឆេងអឹម និង ស្វាមី ៥០ដុល្លារ

៣៣១០៖ ឧត្តមសេនីយ៍ត្រី សេង ពិទ្យុ និង លោកស្រី មាស សុភា រ័ត្ន ៥០០ដុល្លារ

៣៣១១៖ ឯកឧត្តម យឹម សាលិន និងលោកជំទាវ ហាំង ហង្សមណ្ឌិត ១ពាន់ដុល្លារ

៣៣១២៖ លោក សាលីន សុពុទ្ធ ១០០ដុល្លារ

៣៣១៣៖ លោក ម៉ុក ច័ន្ទដារ៉ា និងលោកស្រី ១០០ដុល្លារ

៣៣១៤៖ លោក ហេង សុខស៊ា ២០០ដុល្លារ

៣៣១៥៖ លោក ប្រាក់ ស្រីស ២០០ដុល្លារ

៣៣១៦៖ លោក ហោ ប៉េង ២០០ដុល្លារ

៣៣១៧៖ លោក ជួន ម៉ាឌី ២០០ដុល្លារ

៣៣១៨៖ លោកស្រី ឃ្មុយ សុខអេង ២០ដុល្លារ

៣៣១៩៖ លោក ឡុង ចន្ទា ១០០ដុល្លារ

៣៣២០៖ លោក ប៊ិន ណាឡា ២០ដុល្លារ

៣៣២១៖ លោកស្រី ចឹក ស្រីពៅ ២៥ដុល្លារ

៣៣២២៖ លោក ចេង ប៊ុនចន ៥០ដុល្លារ

៣៣២៣៖ លោក យ៉ាង សុង ២០ដុល្លារ

៣៣២៤៖ លោកស្រី អ៊ិន បូលីន ៥០ដុល្លារ

៣៣២៥៖ លោក ម៉ម សុមន្តី ៣០ដុល្លារ

៣៣២៦៖ លោកតុង ឆុង ៣០ដុល្លារ

៣៣២៧៖ លោក លាង ស្នួត ១០០ដុល្លារ

៣៣២៨៖ លោក អ៊ឹម ឆាយហៀង ៥០ដុល្លារ

៣៣២៩៖ លោក យ៉ុន ប៊ុនហេង ៥០ដុល្លារ

៣៣៣០៖ លោក យ៉ង់ សុខុម ៥០ដុល្លារ

៣៣៣១៖ លោកស្រី ចាន់ ម៉ានី ៥០ដុល្លារ

៣៣៣២៖ លោក ប៉ែន សុទ្ធា ៥០ដុល្លារ

៣៣៣៣៖ លោក ប៉េង ឆុង ២០០ដុល្លារ

៣៣៣៤៖ លោក សាន់ ចាន់ឌី ៥០ដុល្លារ

៣៣៣៥៖ លោក ឯម ស៊ីថារា ១០០ដុល្លារ

៣៣៣៦៖ លោក ងួន សុវណ្ណ ១០០ដុល្លារ

៣៣៣៧៖ លោក សាំង វិយុត្ត ៣០ដុល្លារ

៣៣៣៨៖ លោក ហែម តារា ២០០ដុល្លារ

៣៣៣៩៖ លោក ស៊ិន សុធារ៉ត់ ៣០ដុល្លារ

៣៣៤០៖ លោក ឡោ វណ្ណថារី ៣០ដុល្លារ

៣៣៤១៖ លោក សោម សុគន្ធី ១០០ដុល្លារ

៣៣៤២៖ លោក ឈុន ចាន់ធួ ៥០ដុល្លារ

៣៣៤៣៖ លោកស្រី ទ្រី ច័ន្ទរ៉ាឌី នាយិកា សាលារៀន យឹងយីដ បណ្តុះបណ្តាលស្មារីកុមារអូទីស្ស៊ីម ៥០០ដុល្លារ

៣៣៤៤៖ លោក ជុំ ពន្លក ២០ដុល្លារ

៣៣៤៥៖ លោក សៀ ទិន កងរាជអាវុធហត្ថារាជធានីភ្នំពេញ ៥០០ដុល្លារ

៣៣៤៦៖ លោក ហ៊ិត ពិសិដ្ឋ និងលោកស្រី ថៃ លីយី ទីលំនៅបច្ចុប្បន្ន ភូមិ បុរីកម្មករ សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ បានឧបត្ថម្ភ ម៉ាស់ចំនួន ៥កេស (ស្មើនឹង១ម៉ែនម៉ាស់) ស្រ្តាយអាល់កុល ៥កេស និង ដែលលាងដៃ ៥កេស

៣៣៤៧៖ ក្រុមហ៊ុន មួនឡែប៊ី វ៉ាញ &បេធីរីច ឯ.ក ឧបត្ថម្ភ ភេសជ្ជៈសុខភាព ស៊ុបតើស៊ុប៉ោរ ចំនួន ១០០កេស

៣៣៤៨៖ លោកស្រី ឡៅ លីខេង និងក្រុមគ្រួសារ អាជីវករផ្សារអូរឫស្សី ឧបត្ថម្ភដែលលាងដៃចំនួន ៥០កេស ស្មើនឹង ៤,៨០០ដប

៣៣៤៩៖ ក្រុមហ៊ុន GRAND SUNSET TRAVEL & TOURS ២០ម៉ែនរៀល

៣៣៥០៖ ផ្សារបាយ័ន ១០០ដុល្លារ

៣៣៥១៖ វេសេនីយ៍ត្រី ជិន ចាន់ណា និងលោកស្រី ១០០ដុល្លារ

៣៣៥២៖ លោក ច័ន្ទថេត ថាណារ៉ត្ត អនុប្រធានអង្គភាពលទ្ធកម្មក្រសួងផែនការ ១៥ដុល្លារ

៣៣៥៣៖ អ្នកស្រីឱសថបណ្ឌិត ច័ន្ទថេត សុខាទេវា អនុប្រធាននាយកដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ ១៥ម៉ឺនរៀល

៣៣៥៤៖ លោក ព្រឹក វង្សបណ្ឌិត អនុប្រធាននាយកដ្ឋានរដ្ឋបាលក្រសួងយុត្តិធម៌ ៦០ម៉ឺនរៀល

៣៣៥៥៖ លោកស្រី ថៃ ម៉ាលី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រៀល ខាល អ៊ិនធើវិច និងស្វាមី ព្រមទាំងបុត្រ ៤ លានរៀល

៣៣៥៦៖ ក្លាយប្រុស ហាន ហាំ ១០ម៉ឺនរៀល

៣៣៥៧៖ អនុសេនីយ៍ឯក ជី តូឌូ អនុប្រធានស្នាក់ការប្រឆាំងចារកម្មរាជធានីភ្នំពេញ នៃនាយកដ្ឋានចារកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ៦០ម៉ឺនរៀល

៣៣៥៨៖ លោក ផាន ទូច ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ២០ម៉ឺនរៀល

៣៣៥៩៖ លោក ជា សុខុន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៣០ម៉ឺនរៀល

៣៣៦០៖ វេជ្ជបណ្ឌិត គា ច័ន្ទតុលា ប្រធានសមាគមសហគមន៍គ្រូពេទ្យដើម្បីប្រជាជនខ្មែរ និងសមាជិក៤០ម៉ឺនរៀល

៣៣៦១៖ លោក គង់ ពុទ្ធវិទូ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ៣០ម៉ឺនរៀល

៣៣៦២៖ លោក សេក សំអុន ប្រធានការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស ផ្សព្វផ្សាយកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២០ម៉ឺនរៀល

៣៣៦៣៖ លោកស្រី ហ៊ឺ សុពណ៍ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៣០ម៉ឺនរៀល

៣៣៦៤៖ លោក លី សុភាន ប្រធានការិយាល័យរដ្ឋបាលផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២០ម៉ឺនរៀល

៣៣៦៥៖ លោក ហេង ជូឡុង ប្រធានការិយាល័យប្រព័ន្ធសេវាព័ត៌មានវិទ្យកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២០ម៉ឺនរៀល

៣៣៦៦៖ លោកស្រី មាច សារី ប្រធានការិយាល័យប្រព័ន្ធកសិកម្ម និងសេដ្ឋកិច្ច កសិកម្ម

៣៣៦៧៖ នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២០ម៉ឺនរៀល

៣៣៦៨៖ លោក អូន ពិសាល អគ្គាធិការរង នៃអគ្គាធិការដ្ឋានកិច្ចតុលាការ ក្រសួងយុត្តិធម៌ ៥០ម៉ឺនរៀល

៣៣៦៩៖ លោក ឡុច សុខលៀង អគ្គាធិការរង នៃអគ្គាធិការដ្ឋានកិច្ចតុលាការ ក្រសួងយុត្តិធម៌ ៥០ម៉ឺនរៀល

៣៣៧០៖ លោក សៀ តុង អគ្គាធិការរង នៃអគ្គាធិការដ្ឋានកិច្ចតុលាការ ក្រសួងយុត្តិធម៌ ៥០ម៉ឺនរៀល

៣៣៧១៖ លោក គឹម សោភ័ណ អធិការ នៃអគ្គាធិការដ្ឋានកិច្ចតុលាការ ក្រសួងយុត្តិធម៌ ៤០ម៉ឺនរៀល

៣៣៧២៖ លោក លិន សីលា អធិការ នៃអគ្គាធិការដ្ឋានកិច្ចតុលាការ ក្រសួងយុត្តិធម៌ ២០ម៉ឺនរៀល

៣៣៧៣៖ លោក ឃី ឈិត អធិការ នៃអគ្គាធិការដ្ឋានកិច្ចតុលាការ ក្រសួងយុត្តិធម៌ ៤០ម៉ឺនរៀល

៣៣៧៤៖ លោក ហេង សេង អធិការ នៃអគ្គាធិការដ្ឋានកិច្ចតុលាការ ក្រសួងយុត្តិធម៌ ៤០ម៉ឺនរៀល

៣៣៧៥៖ លោក សុន សិ អធិការ នៃអគ្គាធិការដ្ឋានកិច្ចតុលាការ ក្រសួងយុត្តិធម៌ ៤០ម៉ឺនរៀល

៣៣៧៦៖ លោក សេង សុវណ្ណ អធិការ នៃអគ្គាធិការដ្ឋានកិច្ចតុលាការ ក្រសួងយុត្តិធម៌ ៤០ម៉ឺនរៀល

៣៣៧៧៖ លោក ប៊ុន ច័ន្ទកុម្មៈ អធិការ នៃអគ្គាធិការដ្ឋានកិច្ចតុលាការ ក្រសួងយុត្តិធម៌ ៤០ម៉ឺនរៀល

៣៣៧៨៖ លោកស្រី សុខ វិសាល ព្រះរាជអាជ្ញា ក្រសួងយុត្តិធម៌ ៤០ម៉ឺនរៀល

៣៣៧៩៖ លោក ហៀត ច័ន្ទសុភា អនុប្រធានលេខាធិការដ្ឋាន នៃអគ្គាធិការដ្ឋានកិច្ចតុលាការ ក្រសួងយុត្តិធម៌ ២០ម៉ឺនរៀល

៣៣៨០៖ លោក កែ ឧត្តម ប្រធានការិយាល័យ ក្រសួងយុត្តិធម៌ ១០ម៉ឺនរៀល

៣៣៨១៖ លោក ជន សុផល្លា ប្រធានការិយាល័យ ក្រសួងយុត្តិធម៌ ១០ម៉ឺនរៀល

៣៣៨២៖ លោក ខៀវ ទិស្សវណ្ណៈ ប្រធានការិយាល័យ ក្រសួងយុត្តិធម៌ ១០ម៉ឺនរៀល

៣៣៨៣៖ លោក ងៃ ផេន មន្ត្រី ក្រសួងយុត្តិធម៌ ១០ម៉ឺនរៀល

៣៣៨៤៖ លោក ម៉េង គឹមថេន មន្ត្រី ក្រសួងយុត្តិធម៌ ១០ម៉ឺនរៀល

៣៣៨៥៖ លោក ថាយ សំអូន មន្ត្រី ក្រសួងយុត្តិធម៌ ១០ម៉ឺនរៀល

៣៣៨៦៖ លោកស្រី ឈិន សុផល ៤០ម៉ឺនរៀល

៣៣៨៧៖ ចៅប្រុស សារិន ចេស្តាវិទូ ២០ម៉ឺនរៀល

៣៣៨៨៖ ចៅប្រុស សារិន ពុទ្ធិរ៉ា ២០ម៉ឺនរៀល

៣៣៨៩៖ ចៅស្រី សារិន លីវិជ្ជនី ២០ម៉ឺនរៀល

៣៣៩០៖ ចៅស្រី សារិន លីរចនា ២០ម៉ឺនរៀល

៣៣៩១៖ កញ្ញា ហឹម ប៉ូលីន ១០ម៉ឺនរៀល

៣៣៩២៖ ឯកឧត្តម លី សុវណ្ណា ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ២០ម៉ឺនរៀល

៣៣៩៣៖ មេធាវី យឹម សៀកឡាយ (អត្តលេខ 972 ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា) ៥០ម៉ឺន
រៀល

៣៣៩៤៖ ក្រុមហ៊ុន ងាយ អីម៉ិន ព្រីនធីង ឯ.ក ២លានរៀល

៣៣៩៥៖ លោក លី វ៉ាស៊ី និងលោកស្រី យុន សុវណ្ណនេត្រា ១លានរៀល

៣៣៩៦៖ លោកឧត្តមសេនីយ៍ទោ សុក្រិត្យ ចនឥស្សរ៉ា និងលោកស្រី ណាយ ចរិយា ១០០ដុល្លា

៣៣៩៧៖ លោកវេសេនីយ៍ទោ គុយ យុននី អនុប្រធាននាយកដ្ឋានសវនកម្មទី2 នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
ក្រសួងមហាផ្ទៃ ១០០ដុល្លារ

៣៣៩៨៖ លោក យុន លាងគ្រី ប្រធានក្រុមហ៊ុនអេវីឌី តិចណូឡូជី ៣០ម៉ឺនរៀល

៣៣៩៩៖ កញ្ញា កុច សុដា មន្ត្រីក្រសួងយុត្តិធម៌ ១០ម៉ឺនរៀល

៣៤០០៖ កញ្ញា កុច សុខឌី មន្ត្រីក្រសួងយុត្តិធម៌ ៥០ម៉ឺនរៀល

៣៤០១៖ លោក ហុក វិសិទ្ធ អនុប្រធានអង្គភាពលទ្ធកម្មខេត្តស្ទឹងត្រែង ៦០ម៉ឺនរៀល

៣៤០២៖ លោកវេសេនីយ៍ទោ នី មករា នាយទាហានការិយាល័យទី1 កងទ័ពជើងគោក និងលោកស្រី រស់ រិទ្ធិ ២០
ម៉ឺនរៀល

៣៤០៣៖ ឯកឧត្តម គង់ អ្នក ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ១០០ដុល្លារ

៣៤០៤៖ លោកអនុសេនីយ៍ឯក សួន សុជាតិ (នារី) ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ១០ម៉ឺនរៀល

៣៤០៥៖ អនុសេនីយ៍ទោ ឯម អូរ៉ាល់ ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ១០ម៉ឺនរៀល

- ៣៤០៦៖ អនុសេនីយ៍ត្រី ខុន សុផល ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ១០ម៉ឺនរៀល
- ៣៤០៧៖ អនុសេនីយ៍ត្រី តាំង ខេវិន ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ៥ម៉ឺនរៀល
- ៣៤០៨៖ អនុសេនីយ៍ត្រី សារឹម ច័ន្ទពិសិទ្ធិ ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ៥ម៉ឺនរៀល
- ៣៤០៩៖ អនុសេនីយ៍ត្រី សិត តុលា ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ៥ម៉ឺនរៀល
- ៣៤១០៖ អនុសេនីយ៍ត្រី ស៊ឹម សីលា ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ៥ម៉ឺនរៀល
- ៣៤១១៖ អនុសេនីយ៍ត្រី សៃត តេង ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ៥ម៉ឺនរៀល
- ៣៤១២៖ នាយចំណង់ សែម ទិត្យា ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ១០ម៉ឺនរៀល
- ៣៤១៣៖ នាយចំណង់ ម៉ៅ ស្រីពៅ (នារី) ជំនួយការខុទ្ទកាល័យសម្តេចពិជ័យសេនា ១០ម៉ឺនរៀល
- ៣៤១៤៖ លោក ហ៊ុម រីជា អគ្គលេខាធិការរងសហព័ន្ធតេក្លាន់ដូ ITF កម្ពុជា ១០ម៉ឺនរៀល
- ៣៤១៥៖ លោក ប៉ាល់ ជីវ៉ន កីឡាករជម្រើសជាតិតេក្លាន់ដូ ITF ២០ម៉ឺនរៀល
- ៣៤១៦៖ លោក តាំង សៀសុង កីឡាករជម្រើសជាតិតេក្លាន់ដូ ITF ១០ម៉ឺនរៀល
- ៣៤១៧៖ លោក ស៊ុ គង់ហោង កីឡាករជម្រើសជាតិតេក្លាន់ដូ ITF ១០ម៉ឺនរៀល
- ៣៤១៨៖ លោក ឃឿន ប៊ុនឡុង កីឡាករជម្រើសជាតិតេក្លាន់ដូ ITF ១០ម៉ឺនរៀល
- ៣៤១៩៖ លោក នេត្រ ហាក់លី កីឡាករជម្រើសជាតិតេក្លាន់ដូ ITF ១០ម៉ឺនរៀល
- ៣៤២០៖ លោក បួន ចាន់ថារ៉ាត់ កីឡាករថ្នាលតេក្លាន់ដូ ITF ១០ម៉ឺនរៀល
- ៣៤២១៖ លោក សុភ័ក្រ្ត ចន្ទឧត្តម កីឡាករថ្នាលតេក្លាន់ដូ ITF ១០ម៉ឺនរៀល
- ៣៤២២៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ក្រសួងអភិវឌ្ឍន៍ជនបទ ២,៤០០,០០០ម៉ឺនរៀល
- ៣៤២៣៖ លោក ឈូក បណ្ឌិត និងលោកស្រី ២,០០០ដុល្លារ
- ៣៤២៤៖ លោក ងួន សុផល ១០០ដុល្លារ
- ៣៤២៥៖ លោក ឈឹម បញ្ញា អគ្គនាយកប្តី ច័ន្ទខាល់សល ១លានរៀល
- ៣៤២៦៖ កញ្ញា ខៀវ សុងច័ន្ទសុវណ្ណគីរីនកា ២០០ដុល្លារ
- ៣៤២៧៖ គណបក្សបំណងពលរដ្ឋ ១,០៣០,០០០រៀល

៣៤២៨៖ ក្រុមហ៊ុន វីវី អិល សារិន ឌីវឡូបម៉ិន ១,០០០ដុល្លារ

៣៤២៩៖ ឯកឧត្តម ខែក ម៉ាណារ៉ា និងលោកជំទាវ ជា ប៉ូលីកា ១លានរៀល

៣៤៣០៖ លោក ភូ មី មុន្និវិទ្ធ អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ១
លានរៀល

៣៤៣១៖ លោក លឹម ឈាងហាក់ និងលោកស្រី ឡៅ ឈីវសៀម ១ម៉ឺនដុល្លារ

៣៤៣២៖ លោក ហោ សេង និងអ្នកស្រី លឹម ប៉ៅសៀក ៥ពាន់ដុល្លារ

៣៤៣៣៖ លោក លឹម ប៉ៅនាង និងលោកស្រី ជឹង មុយទៀង អគ្គនាយក និងអគ្គនាយិកា នៃក្រុមហ៊ុន កាដាវិនដេ
វឡូបមិន ខូអិលធីឌី ៥ពាន់ដុល្លារ

៣៤៣៤៖ លោក ជុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ៣លានរៀល

៣៤៣៥៖ លោកគ្រូ យ៉ឹម ម៉េងហុង និងលោកស្រី ជឿង សុធារ៉ា ៥ម៉ឺនរៀល

គិតត្រឹមម៉ោង ១៦:០០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០.

=====

ខាងក្រោមជាបញ្ជីឈ្មោះអ្នកឧបត្ថម្ភ តាមរយៈក្រសួងសុខាភិបាល៖

១៖ ឯកឧត្តម ហ៊ុន ម៉ានិត ឧបត្ថម្ភ១ម៉ឺនដុល្លារ

២៖ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ និងលោកជំទាវ ឧបត្ថម្ភ១ម៉ឺនដុល្លារ

៣៖ ឯកឧត្តម ឈុន គឹមស្រីន និងលោកជំទាវ ហ៊ុន សុភា ឧបត្ថម្ភ១ម៉ឺនដុល្លារ

៤៖ លោកឧកញ៉ា គួច សុខលី ឧបត្ថម្ភ៦,២២២.០៦ដុល្លារ

៥៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ និងឯកឧត្តម ឧបត្ថម្ភ២ពាន់ដុល្លារ

៦៖ ឯកឧត្តម សុគន្ធ វិសាល ឧបត្ថម្ភ១ពាន់ដុល្លារ

- ៧៖ ឯកឧត្តម លាង សៀមលក្ខស័ក ឧបត្តម្ភ១ពាន់ដុល្លារ
- ៨៖ ឯកឧត្តម ខុយ យុនហួរ និងលោកជំទាវ ឧបត្តម្ភ១ពាន់ដុល្លារ
- ៩៖ ឯកឧត្តម ខៀវ សុខា ឧបត្តម្ភ១ពាន់ដុល្លារ
- ១០៖ ឯកឧត្តម នឹម ច័ត្ត និងលោកជំទាវ គឹម ចន្ទ ឧបត្តម្ភ១ពាន់ដុល្លារ
- ១១៖ គ្មានឈ្មោះ ឧបត្តម្ភ៥០០ដុល្លារ
- ១២ ៖ ឯកឧត្តម លី ស៊ីដែន ឧបត្តម្ភ១០០ដុល្លារ
- ១៣៖ លោក វង្ស សុខា ឧបត្តម្ភ៥០ដុល្លារ
- ១៤៖ លោក គឹម ម៉ុង ឧបត្តម្ភ១០ដុល្លារ
- ១៥៖ លោក គុយ ណារ៉ា ឧបត្តម្ភ១០ដុល្លារ
- ១៦៖ លោក យ៉ាំង ជាហ្វា ឧបត្តម្ភ១០ដុល្លារ
- ១៧៖ លោក ចាំង ឌី ឧបត្តម្ភ១០ដុល្លារ
- ១៨៖ លោក ចាង សំណាង ឧបត្តម្ភ១០ដុល្លារ
- ១៩៖ លោក លី លាង ឧបត្តម្ភ១០ដុល្លារ
- ២០៖ លោក ឆាយ ខែហង្ស ឧបត្តម្ភ១០ដុល្លារ
- ២១៖ លោក វេង ស៊ីសេង ឧបត្តម្ភ១០ដុល្លារ
- ២២៖ លោក ហង្ស ចិន្តា ឧបត្តម្ភ១០ដុល្លារ
- ២៣៖ លោក ចាន់ ឡេង ឧបត្តម្ភ៦.៨០ដុល្លារ
- ២៤៖ លោក ជា ងួនស័ក ឧបត្តម្ភ ៤ដុល្លារ
- ២៥៖ លោក ផន សុធី ឧបត្តម្ភ១០ដុល្លារ
- ២៦៖ លោក គី វណ្ណារិទ្ធិ ឧបត្តម្ភ៥ដុល្លារ
- ២៧៖ កាំង ណៃហ្វាយ និង នៅ សុភាព ឧបត្តម្ភ១៦៨ដុល្លារ
- ២៨៖ ឯកឧត្តម សៅ សុខណា ឧបត្តម្ភ១ដុល្លារ

២៩៖ លោកឧកញ៉ា គួច សុខលី ឧបត្ថម្ភ២,០២២,៥០០រៀល

៣០៖ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុន ១០លានរៀល

៣១៖ លោក ប៉ា ដារ៉ា ១ដុល្លារ

៣២៖ ស្វាង សុផានី ៥ដុល្លារ

៣៣៖ សេន សុខគៀ ៥ដុល្លារ

៣៤៖ ប៊ុនណា សុខច័ន្ទទេវី ១០០០ដុល្លារ

៣៥៖ អ៊ុំ សុវណ្ណគីរីដ្ឋា ៥ដុល្លារ

៣៦៖ លី ច័ន្ទតុលា ៥០០ដុល្លារ

៣៧៖ អ៊ុក ប៊ុនីន ១០០ដុល្លារ

៣៨៖ លី ច័ន្ទធី ១០០ដុល្លារ

៣៩៖ សួស សំរឿន ៥០ដុល្លារ

៤០៖ ឡុង ខេមរិទ្ធ ៨ដុល្លារ

៤១៖ ឌី សុភ័ក្របញ្ញា ៣០០០ដុល្លារ

៤២៖ សារី បុត្រចរិយា ១០០ដុល្លារ

៤៣៖ វង្ស ប៊ុនហួត ៥ដុល្លារ

៤៤៖ ចរិយា ពិសិទ្ធ ១០ដុល្លារ

៤៥៖ អ៊ុន សុខពេជ្រ ៥០ដុល្លារ

៤៦៖ មាស ស៊ីថន ៥០ដុល្លារ

៤៧៖ វន សុធា ១០០ដុល្លារ

៤៨៖ តៃ សិទ្ធិការ ៣០ដុល្លារ

៤៩៖ ថន វិច្ឆិការ ១០០ដុល្លារ

៥០៖ លុន ដារី ១០០ដុល្លារ

៥១៖ ហិ វី ២៥ដុល្លារ

៥២៖ ម៉េង សុវណ្ណ ១០០ដុល្លារ

៥៣៖ ប៊ុន ជីវន្តមុន្នីរក្ស ១០ដុល្លារ

៥៤៖ ឡេង សុវណ្ណគុជ ២០ដុល្លារ

៥៥៖ សិម ច័ន្ទី ៥០០ដុល្លារ

៥៦៖ ខេង វណ្ណថា ២៥ដុល្លារ

៥៧៖ ប្រាក់ គឹមស៊ីញ ៥០ដុល្លារ

៥៨៖ សាន្ត សេង ១០ដុល្លារ

៥៩៖ លី រចនា ១ដុល្លារ

៦០៖ មាយ សាភារិទ្ធ ២ដុល្លារ

៦១៖ ប៊ុន គឹមហេង ១០០០ដុល្លារ

៦២៖ ឈាន វេងហ្គត ១០០០ដុល្លារ

៦៣៖ ក្រាយ គឹមឡេង ១០ដុល្លារ

៦៤៖ ខូវ ឈីវហុង ១០ដុល្លារ

៦៥៖ ឈីវ ស៊ុនហេង ១០ដុល្លារ

៦៦៖ ប៊ូ មេសា ៥ដុល្លារ

៦៧៖ កែវ ស័កភិរម្យ ៧ដុល្លារ

៦៨៖ ច័ន្ទ សម្បត្តិ ៥.៩៦ដុល្លារ

៦៩៖ ព្រហ្ម វិចិត្ត ១០ដុល្លារ

៧០៖ ឆាន់ សុផល ១០០០ដុល្លារ

៧១៖ សេង អី ៥.៥៥ដុល្លារ

៧២៖ រុន សុវណ្ណ ២០ដុល្លារ

៧៣៖ ម៉ុក ប៉ូរ ១ដុល្លារ

៧៤៖ ប្រាក់ សុវណ្ណវិទ្ធិ ៦.៩៥ដុល្លារ

៧៥៖ ឯកឧត្តម គួច វែងស្រីន ១០០ដុល្លារ

៧៦៖ លោក ហុង មុន្នីប្ញទ្ធិ ៣០០ដុល្លារ

៧៧៖ ឯកឧត្តម អិត ប្រាំង និងលោកជំទាវ ញ៉ែម សេដ្ឋា ៥០០០ដុល្លារ

៧៨៖ ឧកញ៉ា អ៊ុល ចំណាន និងលោកជំទាវ (មូហ្សានប័ត្រ) ២ម៉ឺនដុល្លារ

៧៩៖ លោក ឡាយ សារ៉ូ ៥០ដុល្លារ

៨០៖ លោក កៅ ធារ៉ា ៩០ដុល្លារ

៨១៖ លោក ពៅ សំណាង ១០០ដុល្លារ

៨២៖ ក្រុមហ៊ុន Home Master Group National Concrete & National Development ២៥០០ដុល្លារ

៨៣៖ លោក ងៃ គឹមហ៊ាន់ ១០០ដុល្លារ

៨៤៖ ឡាយ ផ្លុក ២ម៉ឺនរៀល

៨៥៖ អ៊ុង បូរីតនៈ ៤០,៤៥០,០០០ រៀល

៨៦៖ ស្រីន ស្រីនាង ២,០២២,៥០០ រៀល

៨៧៖ ឯកឧត្តម នាយកឧត្តមសេនីយ៍ បាយ សាំងយុន ១លានរៀល

៨៨៖ ក្រុម ស.ស.យ.ក ខេត្តកំពង់ស្ពឺ យុវជនខ្មែរនៅកាណាដា និងសមាគមចិនប្រចាំខេត្តព្រះសីហនុ ១២លានរៀល

៨៩៖ ឧបាសក អ៊ិន វ៉ាន់នី ២០ម៉ឺនរៀល

៩០៖ លោក ហ៊ុន ភមរា ៥០ម៉ឺនរៀល

៩១៖ លោក តាំង ណាំចាំង ២០ម៉ឺនរៀល

៩២៖ លោក កៅ ប៊ុណ្ណារឿន ៥ម៉ឺនរៀល

៩៣៖ លោក កេង ថា ៤០ម៉ឺនរៀល

៩៤៖ លី ទិត្យបូណាមី ៥០ដុល្លារ

៩៥៖ អ៊ា តុលា ១ដុល្លារ

៩៦៖ ប៉ុក ផាន់ណែត ៥០០ដុល្លារ

៩៧៖ ជីវ លីនណា ១០ដុល្លារ

៩៨៖ ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ ១០០០ដុល្លារ

៩៩៖ សរ សុប៉ុនណា ៥ដុល្លារ

១០០៖ Yotsoeun Molyka and Foidl Michael Alexander ៥០ដុល្លារ

១០១៖ ឡេង សុបញ្ញា ៥០ដុល្លារ

១០២៖ សំ ស្រីលក្ខ ១០ដុល្លារ

១០៣៖ អ៊ុត ចាន់ថា ១០០ដុល្លារ

១០៤៖ នួន ចំរើន ១០០ដុល្លារ

១០៥៖ ឈី វ៉ាន់ឌី ២៥០ដុល្លារ

១០៦៖ ខៀវ មាលា ៤០០ដុល្លារ

១០៧៖ ហេង គ្រី ១៥០ដុល្លារ

១០៨៖ លៀង ភួងសម្បស្ស ២០ដុល្លារ

១០៩៖ យាង សៀងលីម ២០ដុល្លារ

១១០៖ អ៊ុក រចនា ៥០ដុល្លារ

១១១៖ ស៊ឹម ចាន់ជួន និង យូ ផាន់ណារិទ្ធិ ១០០០ដុល្លារ

១១២៖ លោក សំរិទ្ធ សុវណ្ណ ១០០ដុល្លារ

១១៣៖ អ៊ឹង សំនីដា ២០ដុល្លារ

១១៤៖ ឯកឧត្តម តាំង រតនា ២០០ដុល្លារ

១១៥៖ ម៉ី ថារីសុជាតា ២០ដុល្លារ

១១៦៖ សៅ សុចិត្តា ១០ដុល្លារ

- ១១៧៖ យី សៅនី ១០ដុល្លារ
- ១១៨៖ គី វាសនា ២៥ដុល្លារ
- ១១៩៖ ជួន ធានី ៥ដុល្លារ
- ១២០៖ ត្រាក់ សុរី៖ ១០ដុល្លារ
- ១២១៖ ហ្សឺន គីមហេង ០.៥០ដុល្លារ
- ១២២៖ ឈិន ឆាយា ១០ដុល្លារ
- ១២៣៖ ឈី វណ្ណារ៉ា ១០ដុល្លារ
- ១២៤៖ កសិដ្ឋានអមតៈ ១លានរៀល
- ១២៥៖ រមណីដ្ឋាន ភូមិដំណាក់ដំរី ៦លានរៀល
- ១២៦៖ ភោជនីយដ្ឋាន គ្រួសារត្បាល់ខ្មែរ ៤លានរៀល
- ១២៧៖ រដ្ឋបាល ខ័ណ្ឌទួលគោក ១០០០ដុល្លារ
- ១២៨៖ លោក នួន ផាវត្ត ៥០០ដុល្លារ
- ១២៩៖ ឯកឧត្តម សាន វិសាល ៥០ម៉ឺនរៀល
- ១៣០៖ មេឃុំ មេភូមិ និងប្រជាជន ៩០ម៉ឺនរៀល
- ១៣១៖ កញ្ញា សួន វត្តី ២០ដុល្លារ
- ១៣២៖ លោក ខ្នង រដ្ឋា និងភរិយា ១០០ដុល្លារ
- ១៣៣៖ លោក លី វណ្ណៈ ១០០ដុល្លារ
- ១៣៤៖ លោក នៅ សុវត្តិសិរីវឌ្ឍន៍ និងភរិយា ព្រមទាំងបុត្រ ៥០ដុល្លារ
- ១៣៥៖ លោក ខុន មន្ត្រីឧត្តម និងភរិយា ព្រមទាំងបុត្រ ៥០ដុល្លារ
- ១៣៦៖ លោក ធុក សុវត្តា និងភរិយា ៥០ដុល្លារ
- ១៣៧៖ លោក អ៊ឹង ស៊ីហេង ៥០ដុល្លារ
- ១៣៨៖ លោក ហេង ប៉េង លីម ១០០ដុល្លារ

១៣៩៖ លោក ហេង ពិឡូស្យកាន ១០០ដុល្លារ

១៤០៖ លោក ឡាយ បញ្ញារិទ្ធិ ១០០ដុល្លារ

១៤១៖ លោក ប៊ឹង ហេង និង ភរិយា ២០ដុល្លារ

១៤២៖ លោក ជីវ ប៊ុនលី និងភរិយា ៣០ដុល្លារ

១៤៣៖ លោក សែ ផេង ២០ដុល្លារ

១៤៤៖ លោកស្រី ហាំង ប៉ោសាន និងស្វាមី ១០ដុល្លារ

១៤៥៖ លោកស្រី ស្រី លក្ខណ៍ ២០ដុល្លារ

១៤៦៖ លោក គឹម ពិឡូ ២៥ដុល្លារ

១៤៧៖ លោក ឈុន សុខុន និងភរិយា ២០ដុល្លារ

១៤៨៖ លោក លី គានប៊ុន និងភរិយា ២០ដុល្លារ

១៤៩៖ ភោជនីយ៍ដ្ឋាន បាយ័ន ២០ដុល្លារ

១៥០៖ ឯកឧត្តមបណ្ឌិត ភាវ សុវណ្ណី និងលោកជំទាវ ១លានរៀល

១៥១៖ លោក ភាវ សួរ និងអ្នកស្រី ហួរ ទៀង ព្រមទាំងគ្រួសារ ៥០ម៉ឺនរៀល

១៥២៖ លោក ឡេង ចាន់ណាត ១០០ដុល្លារ

១៥៣៖ លោក ហាក់ ណូដូណា និង ភរិយា ៥០ដុល្លារ

១៥៤៖ លោក ហូ សុវណ្ណារ៉ា និង ភរិយា ៣០ដុល្លារ

១៥៥៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បាយ សាំងយុន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ១លានរៀល

១៥៦៖ លោកឧកញ៉ា វិញ ហួរ និងលោកជំទាវ ព្រមទាំងគ្រួសារ ឧបត្ថម្ភអារក្សការពារចំនួន ១០០០ឈុត និងក្រម៉ា ចំនួន ១០០០, ៥ម៉ឺនដុល្លារ

១៥៧៖ លោកជំទាវ ប៉ាយ វ៉ា គង់សំអុល ប្រធានមន្ទីរពេទ្យ សម្តេចបញ្ញា ៥០០០ដុល្លារ

១៥៨៖ ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ ១០០០ដុល្លារ

១៥៩៖ ក្រុមហ៊ុន វ៉ាង រ៉ុច ១០០០ដុល្លារ

១៦០៖ ឯកឧត្តម គឹម ប៉ុណ្ណា និងលោកជំទាវ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ៣០០ដុល្លារ

១៦១៖ លោក លន់ ច័ន្ទរស្មី អគ្គនាយករងបច្ចេកទេសសុខាភិបាល ១០០០ដុល្លារ

១៦២៖ លោក ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល ១០០ដុល្លារ

១៦៣៖ ឧបាសិកា ឡុង បូ អាយុ៨១ឆ្នាំ ១០០ដុល្លារ

១៦៤៖ ហេង សុភាព ១០០ដុល្លារ

១៦៥៖ ជា ឈៀង ១០០ដុល្លារ

១៦៦៖ សុបត្រ សារីត្ថ ២០ដុល្លារ

១៦៧៖ លោកស្រី ចំរើន សារីនណា ៥ដុល្លារ

១៦៨៖ ហេង សុភ័ក្ត្រ ២០ដុល្លារ

១៦៩៖ លោក ហេង សារី និងអ្នកស្រី ហួរឡាង ១០ដុល្លារ

១៧០៖ ឧបាសក ជីវ ស៊ុនហួរ និងឧបាសិកា តែ យីហេង ១០ដុល្លារ

១៧១៖ ឧបាសក ហេង ស្រ៊ុន និងឧបាសិកា ស៊ុយ ឡាំងហួយ ១០ដុល្លារ

១៧២៖ កុមារី ហេង សុបុត្ររតនា និងកុមារា ហេង សុបុត្ររតនៈ ១០ដុល្លារ

១៧៣៖ នួន វណ្ណៈ ១ដុល្លារ

១៧៤៖ ទឹម លត ២ដុល្លារ

១៧៥៖ ហួត លីហេង ៥ដុល្លារ

១៧៦៖ ឡុង ហេង ២០ដុល្លារ

១៧៧៖ ចាង ឈូហេង ៥ដុល្លារ

១៧៨៖ ឱត ផាន់ណា ៣០ដុល្លារ

១៧៩៖ អាន សារី ៥០ដុល្លារ

១៨០៖ ឈឹម វាសនាដាណេ ៥០ដុល្លារ

១៨១៖ អ៊ុក ណាន និង ខេង ៣០ដុល្លារ

- ១៨២៖ សាន់ ពិសិដ្ឋ ២០ដុល្លារ
- ១៨៣៖ សេង រតនា ៥ដុល្លារ
- ១៨៤៖ ការិយាល័យមេធាវី សិទ្ធិស័ក ៥០០ដុល្លារ
- ១៨៥៖ លោក អ៊ឹង រស្មីរតនា ២០០ដុល្លារ
- ១៨៦៖ លោក ផល សុភ័ណ្ណ និងភរិយា ២០០ដុល្លារ
- ១៨៧៖ លោក កែ កុសល ១០ដុល្លារ
- ១៨៨៖ លោក សាន ពុទ្ធិវិទូ និងភរិយា ២០ដុល្លារ
- ១៨៩៖ លោក តូ សុភ័ណ្ណ ១០០ដុល្លារ
- ១៩០៖ លោក ពេជ្រ វឌ្ឍនា ធនាគារអេស៊ីលីដា ៥០ដុល្លារ
- ១៩១៖ កញ្ញា ចំរើន សុជាតា ធនាគារ Maybank ៥០ដុល្លារ
- ១៩២៖ លោក ហោ សំណាង មន្ទីរសម្រាកព្យាបាលកម្ពុជា ១០០ដុល្លារ
- ១៩៣៖ លោក លីវ សម្បត្តិ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៥០ដុល្លារ
- ១៩៤៖ លោក ជា សុវណ្ណ បុគ្គលិកគម្រោងមូលនិធិសកល ៤០ដុល្លារ
- ១៩៥៖ លោក អាន សាបិណ្ណ បុគ្គលិកគម្រោងមូលនិធិសកល ១០ដុល្លារ
- ១៩៦៖ លោក វ៉ែន ស៊ីខាន អតីតបុគ្គលិកគម្រោងមូលនិធិសកល ២០ដុល្លារ
- ១៩៧៖ លោកស្រី កុល ស័ក្តិគ្រីយ៉ា អតីតបុគ្គលិកគម្រោងមូលនិធិសកល ២០ដុល្លារ
- ១៩៨៖ លោក សុខ វ៉ាតុលា អតីតបុគ្គលិកគម្រោងមូលនិធិសកល ២០ដុល្លារ
- ១៩៩៖ លោកស្រី សុខុន លីនដេ អតីតបុគ្គលិកគម្រោងមូលនិធិសកល ១០ដុល្លារ
- ២០០៖ លោក ទូច វីរៈ បុគ្គលិកគម្រោងមូលនិធិសកល ១០ដុល្លារ
- ២០១៖ លោកស្រី ហាម គន្ធា អតីតបុគ្គលិកគម្រោងមូលនិធិសកល ២០ដុល្លារ
- ២០២៖ កញ្ញា ទិត ណារី គម្រោងមូលនិធិសកល ១០ដុល្លារ
- ២០៣៖ លោក ខាន់ គង់ គម្រោងមូលនិធិសកល ១០ដុល្លារ

- ២០៤៖ លោក ម៉ុក វិចិត្រ គម្រោងមូលនិធិសកល ២០ដុល្លារ
- ២០៥៖ លោក ប៊ុន ហុង គម្រោងមូលនិធិសកល ១០ដុល្លារ
- ២០៦៖ លោកស្រី អ៊ុ សុធាវី គម្រោងមូលនិធិសកល ១០ដុល្លារ
- ២០៧៖ លោក កាវ លាភ គម្រោងមូលនិធិសកល ១៥ដុល្លារ
- ២០៨៖ លោកស្រី ចក់ សុលីណែត ក្រសួងសុខាភិបាល ២០ដុល្លារ
- ២០៩៖ លោក គឹម បញ្ញា មន្ទីរមន្ទីរសុខាភិបាលខេត្តកំពត ១០ដុល្លារ
- ២១០៖ លោក វ៉ៃ ដាយ៉ា ប្រធានគណនេយ្យ មន្ទីរសុខាភិបាលខេត្តកោះកុង ៥០ដុល្លារ
- ២១១៖ កុមារ តាំង សុខម៉េង និង កុមារ តាំង សុខស៊ីង ២០ដុល្លារ និង ៦៣០០រៀល
- ២១២៖ ឯកឧត្តម យិន បុណ្ណា និងលោកជំទាវ រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ១,៥០០,០០០ រៀល
- ២១៣៖ ឯកឧត្តម ប៉ែន ជីរុង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១លានរៀល
- ២១៤៖ លោក តាំង ធីចហៀង ម្ចាស់ហាងស៊ុបពតែតាយុន ព្រមទាំងក្រុមគ្រួសារ ១លានរៀល
- ២១៥៖ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាតំណាងរាស្ត្រខេត្តបាត់ដំបង ៤០ម៉ឺន រៀល
- ២១៦៖ ក្រុមសន្ទូចរីករាយ ២លានរៀល
- ២១៧៖ លោក ខន ជានេត អាជ្ញាធរជាតិសវនកម្ម ១០ម៉ឺនរៀល
- ២១៨៖ លោក យួន វីរៈ មន្ត្រីក្រសួងពាណិជ្ជកម្ម ១៥ម៉ឺនរៀល
- ២១៩៖ លោក ប៉ា វ៉ាន់ហាន អគ្គលេខាធិការដ្ឋានរដ្ឋសភា ១០ម៉ឺនរៀល
- ២២០៖ លោក សោម កែវវណ្ណសក្តិ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ពោធិ៍សាត់ ១០ម៉ឺនរៀល
- ២២១៖ លោក សុត រុទ្ធី និងលោកស្រី ផេង រឿន ១០ម៉ឺនរៀល
- ២២២៖ លោកស្រី តាំង សេងនារី និងកូន ១០ម៉ឺនរៀល
- ២២៣៖ លោក នេត ពិសាល និងភរិយា ៤០ម៉ឺនរៀល

- ២២៤៖ តាន់ សោភ័ណដារិទ្ធ ប្រធាននាយកដ្ឋាន ១១ម៉ឺនរៀល
- ២២៥៖ ទឹម តួន អនុប្រធាននាយកដ្ឋាន ៤ម៉ឺនរៀល
- ២២៦៖ អ៊ុល ស៊ីណាត អនុប្រធាននាយកដ្ឋាន ៦ម៉ឺនរៀល
- ២២៧៖ រឿន វណ្ណា អនុប្រធាននាយកដ្ឋាន ១០ម៉ឺនរៀល
- ២២៨៖ យី វុទ្ធី អនុប្រធាននាយកដ្ឋាន ៥ម៉ឺនរៀល
- ២២៩៖ យឹម ម៉េងអៀង អនុប្រធាននាយកដ្ឋាន ៥ម៉ឺនរៀល
- ២៣០៖ ឯម សារ៉ន ប្រធានការិយាល័យ ៥ម៉ឺនរៀល
- ២៣១៖ កែវ ច័ន្ទឧត្តម ប្រធានការិយាល័យ ៥ម៉ឺនរៀល
- ២៣២៖ ឡេង ច័ន្ទឌី ប្រធានការិយាល័យ ៤ម៉ឺនរៀល
- ២៣៣៖ សុខ ដារីសនា ប្រធានការិយាល័យ ៥ម៉ឺនរៀល
- ២៣៤៖ ជាង តុលា អនុការិយាល័យ ៥ម៉ឺនរៀល
- ២៣៥៖ ក្រូច ដែត អនុការិយាល័យ ៥ម៉ឺនរៀល
- ២៣៦៖ លោកស្រី យុន សុខស៊ីណាក់ អនុការិយាល័យ ៤ម៉ឺនរៀល
- ២៣៧៖ ឌីមុ នីរិទ្ធ អនុការិយាល័យ ៥ម៉ឺនរៀល
- ២៣៨៖ ឈួត ស្រីនាង អនុការិយាល័យ ៥ម៉ឺនរៀល
- ២៣៩៖ អេង សំភី មន្ត្រីគ្រប់គ្រងរដ្ឋបាល ៥ម៉ឺនរៀល
- ២៤០៖ ស្រេង ហុងស៊ុន មន្ត្រីគ្រប់គ្រងរដ្ឋបាល ៤ម៉ឺនរៀល
- ២៤១៖ កែវ គឹមសាយ មន្ត្រីគ្រប់គ្រងរដ្ឋបាល ៥ម៉ឺនរៀល
- ២៤២៖ ហែន សុខិតា មន្ត្រីគ្រប់គ្រងរដ្ឋបាល ៥ម៉ឺនរៀល
- ២៤៣៖ យឹម ខេមរា មន្ត្រីគ្រប់គ្រងរដ្ឋបាល ១០ម៉ឺនរៀល
- ២៤៤៖ លោកស្រី នូ ចាន់ប្រស្តារ មន្ត្រីគ្រប់គ្រងរដ្ឋបាល ៥ម៉ឺនរៀល
- ២៤៥៖ ជា លាបភី មន្ត្រីបច្ចេកទេស ៦ម៉ឺនរៀល

២៤៦៖ លោក ម៉ម សារី និង សុខ យ៉ុម ព្រមទាំងកូនៗ ១០ម៉ឺនរៀល

២៤៧៖ ក្រុមហ៊ុន ខ្មែរ ប៊ែរីរីជីស ឧបត្ថម្ភទឹកសុទ្ធ ៣០០០កេស សម្រាប់ខែមីនា មេសា ឧសភា

២៤៨៖ ហៀក មីមី ៥ដុល្លារ

២៤៩៖ ពៅ លីនដា ១០០ដុល្លារ

២៥០៖ លី អេង ២០ដុល្លារ

២៥១៖ ស៊ីន លីវីស អានតូនី មែររិន ១០០ដុល្លារ

២៥២៖ អ៊ុំ ប៊ុនរ៉េត ២០ដុល្លារ

២៥៣៖ លោក ឡុង គីសឹង និងក្រុមគ្រួសារ ២៥០ដុល្លារ

២៥៤៖ យ៉ុក ច័ន្ទរក្ខា និងក្រុមគ្រួសារ ៥០ដុល្លារ

២៥៥៖ ពៅ ដារ៉ា ៥ដុល្លារ

២៥៦៖ ឈុំ ម៉េងឈាន ២៥ដុល្លារ

២៥៧៖ លោក ហោ សំណាង អគ្គនាយកមន្ទីរសម្រាកព្យាបាលកម្ពុជា ម៉ាស ១០,០០០ ស្រោមដៃ ២៥,០០០ អា
ល់កុល ១,៥០០ លីត្រ និងម៉ាស៊ីនបាញ់កំដៅ ១៥ គ្រឿង សរុបជាទឹកប្រាក់ ១០,០៥០ដុល្លារ

២៥៨៖ លោកជំទាវ ពុំ ស៊ីចាន់ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ១០០០ដុល្លារ

២៥៩៖ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន និងលោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
៥០០ដុល្លារ

២៦០៖ លោក ញ៉ែម មឿន និងអ្នកស្រី សែម កុសល ព្រមទាំងកូន ៥០០ដុល្លារ

២៦១៖ លោក អ៊ុយ រ៉ាំងសង់ ៥០០ដុល្លារ

២៦២៖ ឧត្តមសេនីយ៍ឯក ខឹមជា សាយឿន និងលោកជំទាវ សៀក សុគន្ធារី ៣០០ដុល្លារ

២៦៣៖ លោក សុខ រដ្ឋៈ ប្រធានក្រុមហ៊ុន សុខ អិនដាស៍ស្ត្រី ២០០ដុល្លារ

២៦៤៖ លោក មាស បញ្ញាសិទ្ធ និងលោកស្រី ខឹមជា ម៉ានីការ ២០០ដុល្លារ

២៦៥៖ លោក ឡៅ ជី និងលោកស្រី លឹម រត្ននារី ក្រុមហ៊ុនថ្នាំពេទ្យ ដេលីឡាយសាយអិនស៍ ២០០ដុល្លារ

២៦៦៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

២៦៧៖ លោក ម៉ក់ ចំរើន អាជីវករ នៅខណ្ឌព្រែកញ្ជៅ ៥០ដុល្លារ

២៦៨៖ លោក ទន្តបណ្ឌិត ត្រាក់ សំអឿន និងភរិយា នាយកដ្ឋាន អភិវឌ្ឍន៍ធនធានមនុស្ស ២០ដុល្លារ

២៦៩៖ លោក សៃត សុផានិត នាយកដ្ឋាន អភិវឌ្ឍន៍ធនធានមនុស្ស ២០ដុល្លារ

២៧០៖ ឯកឧត្តម ទន្តបណ្ឌិត អឿន បូរាត្នន៍ និងលោកជំទាវ ២លានរៀល

២៧១៖ ឯកឧត្តម ភួង ស៊ីផាន ១លានរៀល

២៧២៖ គណៈកម្មាធិការបក្សខ្ញុំណា ៧ មករា ១លានរៀល

២៧៣៖ លោក អូន ប៊ុនហាក់ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១លានរៀល

២៧៤៖ លោក ប៊ុន រុំ និង ភរិយា ៤០ម៉ឺនរៀល

២៧៥៖ កញ្ញា គឹម សុភ័ក្ត្រា ៤០ម៉ឺនរៀល

២៧៦៖ ស៊ីថន សុមនា ៣០ដុល្លារ

២៧៧៖ ដួង ហេង ១០ដុល្លារ

២៧៨៖ រ៉ាមេស ម៉ាឡេចាន់មី ២០ដុល្លារ

២៧៩៖ វ៉ាន់ សុភារ៉េត ១០ដុល្លារ

២៨០៖ លាំង វិទ្ធិភ្នំ វិភូ ២០ដុល្លារ

២៨១៖ តាក់ ចាន់ថារ៉ា ៥០ដុល្លារ

២៨២៖ សេងលី លីនណា ១០ដុល្លារ

២៨៣៖ ឡេង ច័ន្ទវល័ក្ខ និង សុខ ជិនតារា ១០ដុល្លារ

២៨៤៖ ហៃ សុវ័រី ១០ដុល្លារ

២៨៥៖ ណុប ហួង ២០ដុល្លារ

២៨៦៖ ណាន់ វណ្ណដេត ២៥ដុល្លារ

២៨៧៖ អ៊ុក ផនលក្ខិណា ១០ដុល្លារ

- ២៨៨៖ គង់ គីរីយ៉ា ១ដុល្លារ
- ២៨៩៖ សុវណ្ណ ណារី ៥០ដុល្លារ
- ២៩០៖ ខេម ស៊ីថា និង លី ស៊ីឡឺន ១០០ដុល្លារ
- ២៩១៖ សុខ ស្រីសំរិទ្ធវង្ស ៥ដុល្លារ
- ២៩២៖ មាន ភារម្យ ៥ដុល្លារ
- ២៩៣៖ កែ លីហេង ៥ដុល្លារ
- ២៩៤៖ ឈិន ម៉ៅ ១០ដុល្លារ
- ២៩៥៖ អាន សាបិណ្ណ ២.៥ដុល្លារ
- ២៩៦៖ តឹក លីមឆេង ៥០ដុល្លារ
- ២៩៧៖ ឆេង នីផន ៥០ដុល្លារ
- ២៩៨៖ លីម មួយលៀង ១០០ដុល្លារ
- ២៩៩៖ ស៊ូ ទេពី ១៥ដុល្លារ
- ៣០០៖ សុខ គន្ធា ២០ដុល្លារ
- ៣០១៖ សន សីហាទិត្យ ២ដុល្លារ
- ៣០២៖ ស៊ី វុត្តា ៥០ដុល្លារ
- ៣០៣៖ លោក សាន់ ឌី ៥០.០២ដុល្លារ
- ៣០៤៖ អ្នកនាង ម៉ឺយ ចិន្តា និង ស្វាមី ២០០០ដុល្លារ
- ៣០៥៖ លោក ហ្នឹង ស៊ុនធួន ១០០០ដុល្លារ
- ៣០៦៖ ខូ ចាន់សុវណ្ណ ២ម៉ឺនដុល្លារ
- ៣០៧៖ ហុក វណ្ណី ១០ដុល្លារ
- ៣០៨៖ ឈិន ទេភីរៈ ១០០០ដុល្លារ
- ៣០៩៖ ភិន ណារី ១០ដុល្លារ

៣១០៖ អៀ តិចហេង ២០ដុល្លារ

៣១១៖ កែវ ជេវីត ២៥ដុល្លារ

៣១២៖ ឡាម គឹមឡេង ៥០ដុល្លារ

៣១៣៖ សូផាត ច័ន្ទលក្ខិណា ១០ដុល្លារ

៣១៤៖ អឹម ពិសី ៥០ដុល្លារ

៣១៥៖ ឯកឧត្តម ប៉ែន បុល ទីប្រឹក្សាគណៈរដ្ឋមន្ត្រី ១០០០ដុល្លារ

៣១៦៖ ឯកឧត្តម ធី តាយី និងលោកជំទាវ ១០០០ដុល្លារ

៣១៧៖ លោក នាង ភារី ៥០ដុល្លារ

៣១៨៖ នី សាន់ណាអាសីសា ៥ដុល្លារ និង៦ម៉ឺនរៀល

៣១៩៖ កំពង់ចំលងភ្នំពេញ អរិយក្សត្រ ២០លានរៀល

៣២០៖ លោក ឯក បវរ អនុប្រធានគណនេយ្យមន្ទីរសុខាភិបាលខេត្តតាកែវ ៥០ដុល្លារ

៣២១ ៖ លោកឧត្តម គិត សែនសុវិយ៉ា និងលោកជំទាវ លាង ខេង K Four group LTD ៥០០០ដុល្លារ

៣២២៖ លោកជំទាវ ហង្ស សុកាន ទីប្រឹក្សាសម្តេចចៅហ្វាវាំង ក្រសួងព្រះបរមរាជវាំង ១០០០ដុល្លារ

៣២៣៖ ឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងលោកជំទាវ ១០០ដុល្លារ

៣២៤៖ លោកស្រី ហង្ស បូរ៉ាមី និងស្វាមី ២០ម៉ឺនរៀល

៣២៥៖ លោក ប្រាងហង្ស សេរី ក្រសួងសាធារណៈកាល និងដឹកជញ្ជូន ៤០ម៉ឺនរៀល

៣២៦៖ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ៤លានរៀល

៣២៧៖ ក្រុមហ៊ុន ដួនពេញ តាជាបូគោ ទឹកសុទ្ធផ្ទុក ៥០០កេស

៣២៨៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ១ម៉ឺនដុល្លារ

៣២៩៖ ការិយាល័យទ្រព្យរដ្ឋ និងសំណង់ ក្រសួងសុខាភិបាល ២៤០,០០០រៀល

៣៣០៖ លោក អាំង វណ្ណៈ ៥ម៉ឺនរៀល

៣៣១៖ ក្រុមហ៊ុន Mister Cup ៤លានរៀល

៣៣២៖ លោក ម៉ុក សាគិត ៥០ដុល្លារ

៣៣៣៖ ក្រុមហ៊ុន ដាណាទ្រី ២ម៉ឺនដុល្លារ

៣៣៤៖ នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ រួមទាំងបុត្រា បុត្រី និងចៅស្រី អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ អ.ហ.ផ. ១២,០០០ដុល្លារ

៣៣៥៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ១២,០០០ដុល្លារ

៣៣៦៖ ឯកឧត្តម ឬទ្ធី រស្មី ១២,០០០ដុល្លារ

៣៣៧៖ ឧត្តមសេនីយ៍ទោ តាវ គារី នាយរងសេនាធិការ អ.ហ.ផ.ទ ៦០០០ដុល្លារ

៣៣៨៖ ឧត្តមសេនីយ៍ឯក វត្ត ស្រីង មេបញ្ជាការ អ.ហ រាជធានីភ្នំពេញ ៥០០០ដុល្លារ

៣៣៩៖ ឧត្តមសេនីយ៍ទោ វ៉ាន់ ប៊ុនឆេរ នាយរងសេនាធិការ អ.ហ.ផ.ទ ៥០០០ដុល្លារ

៣៤០៖ ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ អ.ហ ខេត្តព្រះសីហនុ ៥០០០ដុល្លារ

៣៤១៖ ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ ៣០០០ដុល្លារ

៣៤២៖ ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ អ.ហ ខេត្តកណ្តាល ២៥០០ដុល្លារ

៣៤៣៖ ឧត្តមសេនីយ៍ត្រី សៃ រុទ្ធី មេបញ្ជាការ អ.ហ ខេត្តស្វាយរៀង ២០០០ដុល្លារ

៣៤៤៖ លោក សី ធាន ២០០០ដុល្លារ

៣៤៥៖ រសេនីយ៍ទោ ហិត សីហា មេបញ្ជាការ អ.ហ ក្រុងព្រះសីហនុ ២០០០ដុល្លារ

៣៤៦៖ ឧត្តមសេនីយ៍ត្រី សោ សារឿន មេបញ្ជាការ អ.ហ ខេត្តកំពង់ចាម ១២៥០ដុល្លារ

៣៤៧៖ ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង អ.ហ.ផ.ទ ១២០០ដុល្លារ

៣៤៨៖ ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ អ.ហ ខេត្តក្រចេះ ១២០០ដុល្លារ

៣៤៩៖ ឧត្តមសេនីយ៍ត្រី អោក សំណាង នាយករង ខុទ្ទកាល័យ អ.ហ.ផ.ទ ១២០០ដុល្លារ

៣៥០៖ លោកស្រី ហុង គឹមលាង ១២០០ដុល្លារ

៣៥១៖ ឧត្តមសេនីយ៍ត្រី ប៉ៅ វណ្ណនិត មេបញ្ជាការ អ.ហ ខេត្តសៀមរាប ១២០០ដុល្លារ

៣៥២៖ ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ អ.ហ ខេត្តបាត់ដំបង ១២០០ដុល្លារ

៣៥៣៖ លោក ចាន់ ដារ៉ា ១២០០ដុល្លារ

៣៥៤៖ ឧត្តមសេនីយ៍ទោ ង៉ាន់ ច័ន្ទវឌ្ឍនា នាយរងសេនាធិការ អ.ហ.ផ.ទ ១០០០ដុល្លារ

៣៥៥៖ ឧត្តមសេនីយ៍ត្រី ហឹង បូរ៉ា នាយរងការិ.ហិរញ្ញវត្ថុ អ.ហ.ផ.ទ ១០០០ដុល្លារ

៣៥៦៖ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ អ.ហ ខេត្តកំពង់ស្ពឺ ១០០០ដុល្លារ

៣៥៧៖ ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ាល មេបញ្ជាការ អ.ហ ខេត្តមណ្ឌលគិរី ១០០០ដុល្លារ

៣៥៨៖ ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ អ.ហ ខេត្តត្បូងឃ្មុំ ១០០០ដុល្លារ

៣៥៩៖ ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ អ.ហ ខេត្តព្រៃវែង ១០០០ដុល្លារ

៣៦០៖ ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ អ.ហ ខេត្តពោធិ៍សាត់ ១០០០ដុល្លារ

៣៦១៖ ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ អ.ហ ខេត្តពោធិ៍សាត់ ១០០០ដុល្លារ

៣៦២៖ ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ អ.ហ ខេត្តតាកែវ ១០០០ដុល្លារ

៣៦៣៖ ឧត្តមសេនីយ៍ត្រី ថាវ យ៉ែន មេបញ្ជាការ អ.ហ ខេត្តរតនៈគិរី ១០០០ដុល្លារ

៣៦៤៖ ឧត្តមសេនីយ៍ត្រី បុង ណារុង មេបញ្ជាការ អ.ហ ខេត្តកោះកុង ១០០០ដុល្លារ

៣៦៥៖ ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ អ.ហ ខេត្តព្រះវិហារ ១០០០ដុល្លារ

៣៦៦៖ ឧត្តមសេនីយ៍ត្រី ហង្ស បុល មេបញ្ជាការ អ.ហ ខេត្តកំពង់ធំ ១០០០ដុល្លារ

៣៦៧៖ ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន់ មេបញ្ជាការ អ.ហ ខេត្តឧត្តរមានជ័យ ១០០០ដុល្លារ

៣៦៨៖ ឧត្តមសេនីយ៍ទោ ផាន់ វណ្ណវ៉ែត នាយរងសេនាធិការ អ.ហ.ផ.ទ ១០០០ដុល្លារ

៣៦៩៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ ១០០០ដុល្លារ

៣៧០៖ ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ អ.ហ ខេត្តកំពត ១០០០ដុល្លារ

៣៧១៖ ឧត្តមសេនីយ៍ត្រី ង៉ុវ ដូយ៉ិន ១០០០ដុល្លារ

៣៧២៖ លោក ដួង សុវណ្ណ ១០០០ដុល្លារ

៣៧៣៖ ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ អ.ហ ខេត្តស្ទឹងត្រែង ៧០០ដុល្លារ

៣៧៤៖ ឧត្តមសេនីយ៍ត្រី គង់ ច័ន្ទវត្ថុ មេបញ្ជាការរង អ.ហ រាជធានីភ្នំពេញ ១០០ដុល្លារ

៣៧៥៖ ឯកឧត្តម វង់ សណ្តាប់ និងលោកជំទាវ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២លានរៀល

៣៧៦៖ លោកស្រី យុត ថារី ១០០ដុល្លារ

៣៧៧៖ លោកឧកញ៉ា គឹម ហាំង KW Khmer Real Estate ៥លានរៀល

៣៧៨៖ លោក ព្រ័យ សុផា KW Khmer Real Estate ៤០ម៉ឺនរៀល

៣៧៩៖ លោក សំ សុខនឿន KW Sen Sok ១លានរៀល

៣៨០៖ លោក ម៉ាក់ សូនី KW Chroy Changva ១លានរៀល

៣៨១៖ លោក វេជ្ជបណ្ឌិត ស្វាង សូម៉ា KW Dangkor ៤០ម៉ឺនរៀល

៣៨២៖ លោក អ៊ឹង ដារ៉ា KW Battambang ១លានរៀល

៣៨៣៖ លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន គូយ៉ូតា (ខេមបូឌា) រថយន្ត១៦កៅអីម៉ាក Hiace ១គ្រឿង
៦១,៩០០ដុល្លារ

៣៨៤៖ លោក កែវ សុខជាតិ ៦០ម៉ឺនរៀល

៣៨៥៖ លោក ស៊ី ប៉ុនថាយ ៤០ម៉ឺនរៀល

៣៨៦៖ លោក ឆុង គឹមហេង KW Kampong Speu ៤០ម៉ឺនរៀល

៣៨៧៖ លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ឹម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ២លានរៀល

៣៨៨៖ លោកមេធាវី ចេង ប៉េងហាប់ ១០០ដុល្លារ

៣៨៩៖ លោកមេធាវី លី សុវណ្ណបញ្ញា ១០០ដុល្លារ

៣៩០៖ លោកមេធាវី សៅ សម្បត្តិ ១០០ដុល្លារ

៣៩១៖ លោកមេធាវី សុង ម៉ៅ ១០០ដុល្លារ

៣៩២៖ លោកមេធាវី យិច ពុទ្ធិកោសល្យ ៥០ដុល្លារ

៣៩៣៖ លោកមេធាវី សូរ គុជ្យសៀក ៥០ដុល្លារ

៣៩៤៖ លោកមេធាវី មនោ វាសនា ៥០ដុល្លារ

៣៩៥៖ លោកស្រីមេធាវី ឡេង ស្រីណុច ៣០ដុល្លារ

៣៩៦៖ លោកមេធាវី ជួន ចាន់ធារិទ្ធ ៣០ដុល្លារ

៣៩៧៖ កញ្ញាមេធាវី ជា ធីង ៣០ដុល្លារ

៣៩៨៖ លោកមេធាវី ទូច ប៊ុនណា ៣០ដុល្លារ

៣៩៩៖ លោកមេធាវី សួរ ហុកសេង ៣០ដុល្លារ

៤០០៖ លោកមេធាវី ជិន ភារម្យ ៣០ដុល្លារ

៤០១៖ លោកស្រីមេធាវី ប៉ែន សុវណ្ណនី ២០ដុល្លារ

៤០២៖ លោកមេធាវី ចេង តុងអៀង ៣០ដុល្លារ

៤០៣៖ លោកមេធាវី ជួន ពិសិដ្ឋ ៤០ដុល្លារ

៤០៤៖ កញ្ញាមេធាវី ម៉ាលីស កនិកា ២០ដុល្លារ

៤០៥៖ លោកមេធាវី អ៊ិន ទីណាត់ ៣០ដុល្លារ

៤០៦៖ កញ្ញា គាត ចាន់ម៉ារីត្ន ១០ដុល្លារ

៤០៧៖ កញ្ញា មុត សុវត្ថី ២០ដុល្លារ

៤០៨៖ ឯកឧត្តម ឱក តារាវិទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងលោកជំទាវ ១០០០ដុល្លារ

៤០៩៖ ឯកឧត្តម ហួត សារីម និងលោកជំទាវ ក្រសួងអភិវឌ្ឍន៍ជនបទ ១លានរៀល

៤១០៖ លោកជំទាវ យ៉ិន ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ៥០ម៉ឺនរៀល

៤១១៖ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក កោះសូទិន ទទួលបន្ទុកការងារយុវជន ៥០០ដុល្លារ

៤១២៖ វេជ្ជបណ្ឌិត មាជ សាម៉ែ និងភរិយា ២០ម៉ឺនរៀល

៤១៣៖ ឯកឧត្តម ប៊ូ គុយសេង អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ១ម៉ឺនដុល្លារ

៤១៤៖ លោក ហេង ស៊ីវហៀង និង អ្នកស្រី ភី ឆៃហ៊ុន តំណាង HCN Group ១ម៉ឺនដុល្លារ

៤១៥៖ លោក លឹម ហ៊ុយ ហាងថ្នាំចិនសៃ ១៥០០ដុល្លារ

៤១៦៖ ឯកឧត្តម បួន សារៈមុន្នី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ១០០០ដុល្លារ

៤១៧៖ ឧត្តមសេនីយ៍ឯក ទុយ សម្បត្តិ អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ សុខ ហ៊ាន ១០០០

ដុល្លារ

៤១៨៖ ឯកឧត្តម នឹង ចន្ទា ១០០ដុល្លារ

៤១៩៖ ឯកឧត្តម សុខ ដារ៉ា ១០០ដុល្លារ

៤២០៖ លោកស្រី កើត ពេជ្រចិន្តា នាយកទីភ្នាក់ងារបញ្ជាក់ចំណាយសុខាភិបាល ៤០ម៉ឺនរៀល

៤២១៖ លោកស្រី ជា លីណា ១០០ដុល្លារ

៤២២៖ ក្រុមហ៊ុន សេវាកម្មពិធីការយុវមង្គល ២០ម៉ឺនរៀល

៤២៣៖ ក្រុមកាយវិទ្ធិរៀមច្បងរាជធានីភ្នំពេញ ៦៩០,០០០រៀល និង១៤៥ដុល្លារ

៤២៤៖ ក្រុមហ៊ុន Medico Trading (s) Pte LTD Cambodia ៤០លានរៀល

៤២៥៖ លោកជំទាវ តឹកវ៉ែត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ៥លានរៀល

៤២៦៖ មេឃុំ មេភូមិ និងប្រជនជន នៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៦ម៉ឺនរៀល

៤២៧៖ ឯកឧត្តម ស៊ី សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា និងលោកជំទាវ ១០លានរៀល

៤២៨៖ ឯកឧត្តម ឈុន សម្បត្តិ ៥០ដុល្លារ

៤២៩៖ ឯកឧត្តម សៀង ជីវិទ្ធ ៥០ម៉ឺនរៀល

៤៣០៖ លោក យឹម ឧត្តម ៥ម៉ឺនរៀល

៤៣១៖ លោកស្រី អុល សុជាតា ៥ម៉ឺនរៀល

៤៣២៖ លោក ណា ពៅបញ្ញារិទ្ធ ១០ដុល្លារ

៤៣៣៖ កញ្ញា ឈាន សុខារី ៥ម៉ឺនរៀល

៤៣៤៖ លោក ហង្ស សុធារៈ ១០ដុល្លារ

៤៣៥៖ លោកស្រី ធាង សិទ្ធិត ៣ម៉ឺនរៀល

៤៣៦៖ លោក អ៊ុយ សុខហេង ២ម៉ឺនរៀល

៤៣៧៖ លោក វង់ តុលា ១ម៉ឺនរៀល

៤៣៨៖ លោក ហុង សុវ៉ាន ១ម៉ឺនរៀល

- ៤៣៩៖ លោក ហ្គ វ៉ាសនា ៣ម៉ឺនរៀល
- ៤៤០៖ លោកស្រី ជីវ សុខហេង ២ម៉ឺនរៀល
- ៤៤១៖ លោក ស្រីន ប៊ុនស៊ីម ៤ម៉ឺនរៀល
- ៤៤២៖ លោក យុន សុហ៊ុរ ៥ម៉ឺនរៀល
- ៤៤៣៖ លោក សាយ សារឿន ១ម៉ឺនរៀល
- ៤៤៤៖ លោក ថន សំណាង ៤ម៉ឺនរៀល
- ៤៤៥៖ លោក កែប សំភី ៥០ដុល្លារ
- ៤៤៦៖ លោកស្រី ជា សុខទៀង ២ម៉ឺនរៀល
- ៤៤៧៖ លោកស្រី តេង ចាន់តារ៉ា ៥ម៉ឺនរៀល
- ៤៤៨៖ លោក ប៉ុន ឧត្តមបញ្ញា ៣ម៉ឺនរៀល
- ៤៤៩៖ លោក ទូច សុវាភ្យា ៥ដុល្លារ
- ៤៥០៖ លោកស្រី ហិត សុវណ្ណារី ៣ម៉ឺនរៀល
- ៤៥១៖ លោក នួន សំរតនា ១០ម៉ឺនរៀល
- ៤៥២៖ លោក លីហូ សេងហ៊ាង ៥ម៉ឺនរៀល
- ៤៥៣៖ លោក អ៊ុន រិទ្ធី ២ដុល្លារ
- ៤៥៤៖ លោកស្រី ហិ លីតា ៥០ដុល្លារ
- ៤៥៥៖ លោកម៉ុក វ៉ាឌី ៥០ដុល្លារ
- ៤៥៦៖ កញ្ញា សៀន កណ្តិកា ៥ដុល្លារ
- ៤៥៧៖ លោក យុន វ៉ាសនា ២០ដុល្លារ
- ៤៥៨៖ លោក ហេង សំអុល ៥ដុល្លារ
- ៤៥៩៖ លោក ពេជ្រ មេសា ១០ដុល្លារ
- ៤៦០៖ លោក រតនា វ៉ាឌី ១៥ដុល្លារ

- ៤៦១៖ លោក យី ពុជ្ជី ១៥ដុល្លារ
- ៤៦២៖ លោកស្រី សេង សៀកលីន ៥ដុល្លារ
- ៤៦៣៖ កញ្ញា អៀង ច័ន្ទសិទ្ធិលីហ្សា ៥ដុល្លារ
- ៤៦៤៖ កញ្ញា លីម សុពិសី ៥ដុល្លារ
- ៤៦៥៖ លោកស្រី ឆាយ យុនណារី ១០ដុល្លារ
- ៤៦៦៖ កញ្ញា សំ លក្ខិណា ១៥ដុល្លារ
- ៤៦៧៖ លោក ហាយ សុវណ្ណា ១០ដុល្លារ
- ៤៦៨៖ កញ្ញា ឌីស៊ី នរិន ៥ដុល្លារ
- ៤៦៩៖ លោក លេខា វិចិត្រ ៥ម៉ឺនរៀល
- ៤៧០៖ លោក សុិន សុខា ៥ម៉ឺនរៀល
- ៤៧១៖ កញ្ញា សុខ សម្បស្ស ៥ម៉ឺនរៀល
- ៤៧២៖ លោក សុខ មករា ៥ម៉ឺនរៀល
- ៤៧៣៖ លោក យឹម វីរៈ ៥ម៉ឺនរៀល
- ៤៧៤៖ លោក កែន រដ្ឋា ៥ម៉ឺនរៀល
- ៤៧៥៖ លោក ឆាយ សុវណ្ណតី ៥ម៉ឺនរៀល
- ៤៧៦៖ លោក ជី គន់នី ៥ម៉ឺនរៀល
- ៤៧៧៖ កញ្ញា សុិន សុខហ៊ុរ ៥ម៉ឺនរៀល
- ៤៧៨៖ លោក ប៊ុន ហ៊ុច ៥ម៉ឺនរៀល
- ៤៧៩៖ លោក កែម បញ្ញា ២ម៉ឺនរៀល
- ៤៨០៖ លោក សេង សៀកលីន ២ម៉ឺនរៀល
- ៤៨១៖ កញ្ញា ឆេង សុភក្រា ៣ម៉ឺនរៀល
- ៤៨២៖ លោក ថៅ គឹមរុង ២ម៉ឺនរៀល

- ៤៨៣៖ កញ្ញា សុជាតិ ឆេងលី ២ម៉ឺនរៀល
- ៤៨៤៖ កញ្ញា រិន សុវណ្ណនីតា ៣ម៉ឺនរៀល
- ៤៨៥៖ លោក សរ វាសនា ៥ម៉ឺនរៀល
- ៤៨៦៖ លោក លុយ ហុក ២០ដុល្លារ
- ៤៨៧៖ លោកស្រី ថៃ សុខផល្លិន ២០ម៉ឺនរៀល
- ៤៨៨៖ កញ្ញា ងួន សុជា ២០ដុល្លារ
- ៤៨៩៖ លោក លឹម ចាន់ណា ២០ដុល្លារ
- ៤៩០៖ លោកស្រី ហុង សុជាតា ៥ម៉ឺនរៀល
- ៤៩១៖ លោកស្រី ប្រេង រតនា ៨ម៉ឺនរៀល
- ៤៩២៖ កញ្ញា ជា យ៉ាអឹម ៨ម៉ឺនរៀល
- ៤៩៣៖ លោក សៀង ធានហុង និងលោកស្រី មុន្នី ច័ន្ទឌុរ៉ា ៨ម៉ឺនរៀល
- ៤៩៤៖ លោក តាន់ ចាន់តារ៉ា ៤ម៉ឺនរៀល
- ៤៩៥៖ លោកស្រី ពេជ ច័ន្ទដារ៉ា ៤ម៉ឺនរៀល
- ៤៩៦៖ លោកស្រី ហាក់ គន្ធា ៤ម៉ឺនរៀល
- ៤៩៧៖ លោក ឆាយ វណ្ណវិទូ ៤ម៉ឺនរៀល
- ៤៩៨៖ កញ្ញា ពៅ ម៉ាឡែន ៤ម៉ឺនរៀល
- ៤៩៩៖ កញ្ញា គី រចនី ៥ម៉ឺនរៀល
- ៥០០៖ កញ្ញា ប៉ុន ពេជ្រនារី ៤ម៉ឺនរៀល
- ៥០១៖ កញ្ញា ហម ច័ន្ទនិមល ៥ម៉ឺនរៀល
- ៥០២៖ កញ្ញា កប ជីតា ៤ម៉ឺនរៀល
- ៥០៣៖ លោកស្រី កែប សិរីបុត្រ ៤ម៉ឺនរៀល
- ៥០៤៖ លោក សេង ឈាងឡាយ ៤ម៉ឺនរៀល

- ៥០៥៖ លោក សុខ ចិត្រា ៤ម៉ឺនរៀល
- ៥០៦៖ កញ្ញា ប្រាក់ រស្មី ៤ម៉ឺនរៀល
- ៥០៧៖ កញ្ញា ស៊ុន សុនីតា ៤ម៉ឺនរៀល
- ៥០៨៖ លោក រឿន គុយអេង ៤ម៉ឺនរៀល
- ៥០៩៖ លោកបណ្ឌិត វិន ភក្តី ២០ម៉ឺនរៀល
- ៥១០៖ លោក ជា បុណ្យិកា ៤ម៉ឺនរៀល
- ៥១១៖ លោក ស្រីន ចន្ទសិក្ខា ២ម៉ឺនរៀល
- ៥១២៖ កញ្ញា ទឹម ចាន់តារាភ័ក្តី ២ម៉ឺនរៀល
- ៥១៣៖ លោកស្រី ស្តើង យូលីម ១០ដុល្លារ
- ៥១៤៖ លោក ផាត់ សុជាតិ ២ម៉ឺនរៀល
- ៥១៥៖ លោក លឹម ហៀង ២ដុល្លារ
- ៥១៦៖ លោក វិន រដ្ឋា ១ម៉ឺនរៀល
- ៥១៧៖ លោកស្រី គឹម ស៊ីដេត ១ម៉ឺនរៀល
- ៥១៨៖ លោក ឆយ ច័ន្ទមករា ១ម៉ឺនរៀល
- ៥១៩៖ លោក ស៊ីង សុភាស ១ម៉ឺនរៀល
- ៥២០៖ កញ្ញា សាយ សិរាន ២ម៉ឺនរៀល
- ៥២១៖ លោក ពេជ្រ វិទ្ធី ២ដុល្លារ
- ៥២២៖ លោក ហ៊ិន ផានិត ១ម៉ឺនរៀល
- ៥២៣៖ លោក ស៊ឹម ណារីកិត្យា ២ម៉ឺនរៀល
- ៥២៤៖ លោក ឈុំ សេរីវុធិ ៥ម៉ឺនរៀល
- ៥២៥៖ លោក អ៊ឹម សុផល ៤ម៉ឺនរៀល
- ៥២៦៖ លោក វណ្ណី មេសា ៤ម៉ឺនរៀល

៥២៧៖ លោក ទេព សុភ័ក្ត្រ ១០ដុល្លារ

៥២៨៖ លោក គឹម ណារ៉េន អនុប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ៤០ម៉ឺនរៀល

៥២៩៖ លោក ម៉ៅ សាកល អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី ២០ម៉ឺនរៀល

៥៣០៖ ភោជនីយដ្ឋាន បាយ័ន្ត ២០ម៉ឺនរៀល

៥៣១៖ ឯកឧត្តម យ៉ិន សូផល និង លោកជំទាវ ជិន ចាន់លី ៥០០ដុល្លារ

៥៣២៖ អេង រតនៈវិសាល ១៥ដុល្លារ

៥៣៣៖ ឈី សីហា ៥ដុល្លារ

៥៣៤៖ វ៉ារី ធួ ១ដុល្លារ

៥៣៥៖ កែវ សុថាវត្ត ១.១៤ដុល្លារ

៥៣៦៖ សារ៉េត មិនា ២០ដុល្លារ

៥៣៧៖ ខឹម ចន្រ្ទា ១ដុល្លារ

៥៣៨៖ ស្រី សុផា ១ដុល្លារ

៥៣៩៖ ជា និស្សិត ១ដុល្លារ

៥៤០៖ កៅ ឡុង ១ដុល្លារ

៥៤១៖ សំណាង សូនី ១ដុល្លារ

៥៤២៖ យិន ពិសិដ្ឋ ២ដុល្លារ

៥៤៣៖ យុន វិជ្ជា ២ដុល្លារ

៥៤៤៖ ស្រីន វត្តថា ២ដុល្លារ

៥៤៥៖ អ៊ុំ ពន្លក និងគង់ សៀមមិត ១០ដុល្លារ

៥៤៦៖ ឆួន សម្បត្តិ ១ដុល្លារ

៥៤៧៖ ណុប វិទ្ធី ២០ដុល្លារ

៥៤៨៖ ឈាង មួយលី ១០ដុល្លារ

៥៤៩៖ គង់ សុភត្រា ១០ដុល្លារ

៥៥០៖ លោកឧកញ៉ា អ៊ុច សម្បត្តិ និងលោកជំទាវ ២០លានរៀល

៥៥១៖ ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន និងលោកជំទាវ ទី ម៉ារ៉ា ២ពាន់ដុល្លារ

៥៥២៖ កញ្ញា ស្នង ចាន់មករា ៤ម៉ឺនរៀល

៥៥៣៖ លោក ទៀ ឆាយវេង និងសប្បុរសជនសរុប ១៨ នាក់ ៥០០ដុល្លារ

៥៥៤៖ លោក ឡាយ រតន៍សីមា ១០ម៉ឺនរៀល

៥៥៥៖ កញ្ញា ឡាយ រតន៍មណ្ឌិកា ១០ម៉ឺនរៀល

៥៥៦៖ លោកស្រី កែម ធារី និងស្វាមី ២០ម៉ឺនរៀល

៥៥៧៖ ក្រុមហ៊ុន J&T Express ឧបត្ថម្ភម៉ាស ១៤០ប្រអប់, អាស់កុល ៨កាន, ឯកសណ្ឋានការពារ ១៦០ឈុត, ស្រោមដៃ ១៦០ប្រអប់ សរុបជាទឹកប្រាក់ចំនួន ២១,២០០,០០០រៀលគត់

៥៥៨៖ លោកឧកញ៉ា វិញ ហ្ន៎ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភបន្ថែមរ៉ែនតា ៨០, ស្រោមដៃ ១០០០គូរ

៥៥៩៖ លោក វ៉ា សេរីវឌ្ឍី ក្រុមហ៊ុន មាស ចាន់នី ឧបត្ថម្ភមី ២២០កេស, ម៉ាស ១០កេស សរុបជាទឹកប្រាក់ ៣០ លានរៀល

៥៦០៖ លោក ជឹម ង៉ែត អគ្គនាយកនៃក្រុមហ៊ុនសន្តិសុខ ស៊ី អេស អេម ៤លានរៀល

៥៦១៖ ឯកឧត្តម ញឹក សុមេធា អនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល និងលោកជំទាវ ១លានរៀល

៥៦២៖ FAMOUS HAIR & NAIL SPA ព្រមទាំងបុគ្គលិក ១២៥០ដុល្លារ

៥៦៣៖ លោក គឹម វិចិត្រ និងលោក ស្រី ហោ សុខនី ៥០០ដុល្លារ

៥៦៤៖ លោក ស៊ីង សាឡុន និងអ្នកស្រី ហុង ណាវ៉ែត ៣០០ដុល្លារ

៥៦៥៖ លោក រ៉ុង មករា និងលោកស្រី លី សុធានី ១០០ដុល្លារ

៥៦៦៖ លោកជំទាវ ពៅ វលក្សណ៍ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ១០០ដុល្លារ

- ៥៦៧៖ ឯកឧត្តម ឆេង សារ៉េន រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ១០០ដុល្លារ
- ៥៦៨៖ លោកស្រី ថៃ សិរីយ៉ាម៉ាវ៉ា អតីតនិស្សិត សាកលវិទ្យាល័យ Friend of NZ Alumni ១០០ដុល្លារ
- ៥៦៩៖ លោក វង់ ស៊ីឡុង តួនាទី Founder នៅ Value Advertising (Digital & Mobility) Company Limited អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni 2013 (Auckland) ៥០ដុល្លារ
- ៥៧០៖ លោក អ៊ុក រី សាកលវិទ្យាល័យ តួនាទី Co-Founder នៅ BNO Law Firm អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (Otago) ៥០ដុល្លារ
- ៥៧១៖ លោកស្រី ម៉េង ចន្ទី តួនាទី Lecturer នៅ Phnom Penh International University អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni 2018 (Auckland) ៣៥ដុល្លារ
- ៥៧២៖ លោក ខៀវ វុទ្ធជួន តួនាទី Civic Engagement Advisor នៅ Pact អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (Wellington) ២០ដុល្លារ
- ៥៧៣៖ លោក ហេង ពន្លី អតីតនិស្សិតសាកលវិទ្យាល័យ NZ Alumni 2019 (Wellington) ៣០ដុល្លារ
- ៥៧៤៖ លោក ឡាយ សុផានិត អតីតនិស្សិតសាកលវិទ្យាល័យ NZ Alumni 2019 (Lincoln) ២៥ដុល្លារ
- ៥៧៥៖ លោកស្រី រស់ ស្រីទូច អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (Auckland) ២០ដុល្លារ
- ៥៧៦៖ លោក អេង វ៉ាម៉ិន អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (Wellington) ១០ម៉ឺនរៀល
- ៥៧៧៖ លោកស្រី សូត្រ សុភក្រឹបញ្ញា អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (Auckland) ៨ម៉ឺនរៀល
- ៥៧៨៖ លោក ជៀប សុបាវន្ត្រា អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni ៥០ដុល្លារ
- ៥៧៩៖ លោកស្រី ហុង ស្រីយ៉ា អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (Wellington) ៣០ដុល្លារ
- ៥៨០៖ លោក ស្ថិត វិចិត្រ អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni ៥០ដុល្លារ
- ៥៨១៖ លោក អ៊ុត ហេវ៉ូ អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni 2010 (Massey Uni, Palmerston North) ៥០ដុល្លារ
- ៥៨២៖ លោក តូ ឡឿត អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (Wellington) ៣០ដុល្លារ
- ៥៨៣៖ លោក កុយ ពន្លី អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (AUT) ២០ដុល្លារ

- ៥៨៤៖ លោក ប៊ុន ប៉ែនហ៊ុយ អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (Wellington) ២០ដុល្លារ
- ៥៨៥៖ លោកស្រី អែម ស្រីមុំ អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (Wellington) ២០ដុល្លារ
- ៥៨៦៖ លោក គឹម សាន អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (Wellington) ៣០ដុល្លារ
- ៥៨៧៖ លោកស្រី មឿង សុវណ្ណដែន អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (Wellington) ៥០ដុល្លារ
- ៥៨៨៖ លោកស្រី កុយ សុគន្ធា អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (Wellington) ២៥ដុល្លារ
- ៥៨៩៖ លោកស្រី យី សូលីដា អតីតនិស្សិត សាកលវិទ្យាល័យ NZ Alumni (Wellington) ១០ម៉ឺនរៀល
- ៥៩០៖ ឯកឧត្តម កែវ គង់ និងលោកជំទាវ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ១០ម៉ឺនរៀល
- ៥៩១៖ លោកស្រី សុណារ៉េន ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ២០ម៉ឺនរៀល
- ៥៩២៖ ឯកឧត្តម លី គឹមសី និងលោកជំទាវ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ១០ម៉ឺនរៀល
- ៥៩៣៖ ឯកឧត្តម អ៊ុក បុន និងលោកជំទាវ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ៥ម៉ឺនរៀល
- ៥៩៤៖ លោកស្រី បេទូច សីហា ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ៥ម៉ឺនរៀល
- ៥៩៥៖ លោក សាយ គឹមឡេង និងលោកស្រី ហួង លាង ខេត្តព្រៃវែង ១០ម៉ឺនរៀល
- ៥៩៦៖ លោកជំទាវខកញ៉ា ដុង ចាន់សោភា ប្រធានមូលនិធិអប្សរា និង អប្សរាធូរហ្មប់ ៣០០០ដុល្លារ
- ៥៩៧៖ សាន់ វីរីដ ២៥ដុល្លារ
- ៥៩៨៖ ក្រុមហ៊ុន សោម៉ា គ្រុប ៤០២៩.២៥ដុល្លារ
- ៥៩៩៖ លោក ង៉ោ ខេវិន ២០០ដុល្លារ
- ៦០០៖ អ្នកស្រី អ៊ុង ណារី និងស្វាមី ៩០ដុល្លារ
- ៦០១៖ ក្រុមហ៊ុន សោ ម៉ា ហ្វាម ៥៥៧.៥០ដុល្លារ
- ៦០២៖ លោក លី ដារ៉ុដ ១០០ដុល្លារ
- ៦០៣៖ អ្នកស្រី សៅ សុភាព និងស្វាមី ២០ដុល្លារ
- ៦០៤៖ លោក គឹម សាង និងភរិយា ១០០ដុល្លារ
- ៦០៥៖ លោក វ៉ាត រុត្តា និងភរិយា ៧៥ដុល្លារ

៦០៦៖ លោក សេង ពិសិដ្ឋ ១២.៥០ដុល្លារ

៦០៧៖ លោក ជឹង ទូច ១០ដុល្លារ

៦០៨៖ កញ្ញា គិត សេរីវត្ត ១០ដុល្លារ

៦០៩៖ អ្នកស្រី លី ច័ន្ទសុនីតា ១០ដុល្លារ

៦១០៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៥០០ដុល្លារ

៦១១៖ ក្រុមហ៊ុន សោម៉ា អេនឺជី ៣០០ដុល្លារ

៦១២៖ អ្នកស្រី ផល ធានី និងស្វាមី ៤០ដុល្លារ

៦១៣៖ កញ្ញា ស្រីស ហួច ៥ដុល្លារ

៦១៤៖ ក្រុមហ៊ុន (ខេមបូឌា) ជេវ៉ែរ ទ្រែនមីសិន ឡាញ (CPTL) ៥០០ដុល្លារ

៦១៥៖ លោក ខេង ពិសិដ្ឋ និងភរិយា ៥០ដុល្លារ

៦១៦៖ កញ្ញា សៀក ស្រីពេជ្រ ១០ដុល្លារ

៦១៧៖ លោក នួន ជីវ័ន្ត និងភរិយា ២០ដុល្លារ

៦១៨៖ លោក ឈុន យ៉ាវត្ត និងភរិយា ១០ដុល្លារ

៦១៩៖ លោក ចាន់ ណាត និងភរិយា ២៥ដុល្លារ

៦២០៖ លោក នេត ខឹមណុង ២០ដុល្លារ

៦២១៖ ក្រុមហ៊ុន សោម៉ា ខនស្ត្រាក់សិន អេនឌីវឡូមិន ២០០០ដុល្លារ

៦២២៖ លោក គុជ សុខពៅ ៥០ដុល្លារ

៦២៣៖ លោក អំ មករា ៥ដុល្លារ

៦២៤៖ លោក ហុក សៀវប៊ី ២.៥០

៦២៥៖ លោក បាំង ចិន្តា ១២.៥០ដុល្លារ

៦២៦៖ លោក យុន រីទ្វី ១២.៥០ដុល្លារ

៦២៧៖ អ្នកស្រី តឹក គុណកណ្តិកា ២.៥០ដុល្លារ

៦២៨៖ កញ្ញា ប៉ាង ចាន់សុផីណា ១ដុល្លារ

៦២៩៖ អ្នកស្រី ផាង សារ៉ា ១ដុល្លារ

៦៣០៖ លោក សុខ វ័យ ២.៥០ដុល្លារ

៦៣១៖ លោក មុយ ពេជ្រសុវណ្ណ ១.២៥ដុល្លារ

៦៣២៖ លោក នី ភក្រា ១.២៥ដុល្លារ

៦៣៣៖ អ្នកស្រី ចាង គឹមរៀង ២.៥០ដុល្លារ

៦៣៤៖ អ្នកស្រី ហង្ស ដាលីន ១.២៥ដុល្លារ

៦៣៥៖ លោក ប៊ិន ហ្វឺត ២.៥០ដុល្លារ

៦៣៦៖ កញ្ញា គឹម ម៉ារីយ៉ា ២.៥០ដុល្លារ

៦៣៧៖ លោក ខាន់ រុទ្ធី ១០ដុល្លារ

៦៣៨៖ លោក អ៊ុក សាកុល ១០០ដុល្លារ

៦៣៩៖ លោក ទេព ភក្រា ១២.៥០ដុល្លារ

៦៤០៖ លោក លី សុផី ២០ដុល្លារ

៦៤១៖ លោក ជុំ ជឿត ១៥ដុល្លារ

៦៤២៖ លោក ញឹក ចាន់ពិសិដ្ឋ ១២.៥០ដុល្លារ

៦៤៣៖ លោក ហុង ចាន់ដា ២៥ដុល្លារ

៦៤៤៖ លោក គង់ វិចិត្រ ១២.៥០ដុល្លារ

៦៤៥៖ លោក ហួត ផល្លា ១០ដុល្លារ

៦៤៦៖ លោក ពា ពិសិដ្ឋ ១០ដុល្លារ

៦៤៧៖ លោក ឈិត ឌីសារ៉ាត ១០ដុល្លារ

៦៤៨៖ លោក ហុច ចន្ទ ១០ដុល្លារ

៦៤៩៖ លោក រស់ ឆៃ ១០ដុល្លារ

- ៦៥០៖ លោក សៅ សុវណ្ណារ៉ា ១៥ដុល្លារ
- ៦៥១៖ លោក ជា សារុធ ៧.៥០ដុល្លារ
- ៦៥២៖ លោក ណឺប សារ៉ាត់ ១០ដុល្លារ
- ៦៥៣៖ អ្នកស្រី យ៉ែម សុធារី ១០ដុល្លារ
- ៦៥៤៖ លោក ចន វីរៈ ១០ដុល្លារ
- ៦៥៥៖ លោក ស៊ីវ គឹមលី ៧.៥០ដុល្លារ
- ៦៥៦៖ លោក ឆាំង សុឈឿត ៧.៥០ដុល្លារ
- ៦៥៧៖ លោក សន ឆេងហាន ៥ដុល្លារ
- ៦៥៨៖ លោក សិត ខេមរ៉ា ១០ដុល្លារ
- ៦៥៩៖ លោក Adisorn Masaw ១០ដុល្លារ
- ៦៦០៖ លោក អ៊ុ សារ៉ាត់ ២៥ដុល្លារ
- ៦៦១៖ លោក ភៀន សុខា ៥ដុល្លារ
- ៦៦២៖ លោក ឆាយ ប៊ុនធឿន ២.៥០ដុល្លារ
- ៦៦៣៖ លោក ប្រាក់ សំណាង ៥ដុល្លារ
- ៦៦៤៖ កញ្ញា វ៉ាន់ ស្រីលក្ខី ៥ដុល្លារ
- ៦៦៥៖ លោក ភួង វិចិត្រ ៥ដុល្លារ
- ៦៦៦៖ លោក ជុំ ច័ន្ទរស្មី ២.៥០ដុល្លារ
- ៦៦៧៖ លោក រីនី អាតាំ ១០ដុល្លារ
- ៦៦៨៖ លោក សៅ សុខន ១០ដុល្លារ
- ៦៦៩៖ ក្រុមហ៊ុន សោម៉ា ខ្ញុំប៊ែលកូ រំធើ សីបង្ហាយ ៣៨០ដុល្លារ
- ៦៧០៖ លោក ជា ភិណុច ១០ដុល្លារ
- ៦៧១៖ លោក ក្រៃ ថារ៉ា ៣៧.៥០ដុល្លារ

៦៧២៖ លោក អាល់ហ្វ្រេដូ ទូឡូដ ២០ដុល្លារ

៦៧៣៖ លោក ញាន ផល្លា ១០ដុល្លារ

៦៧៤៖ លោក ឈុំ សំអុល ២.៥០ដុល្លារ

៦៧៥៖ លោក ឡាំ សុផល ៧.៥០ដុល្លារ

៦៧៦៖ លោក ហិត វ៉ាន់ទាន ៥ដុល្លារ

៦៧៧៖ លោក វ៉ត់ ព្រិច ៥ដុល្លារ

៦៧៨៖ លោក ញីល គុយម៉ឹង ៥ដុល្លារ

៦៧៩៖ លោកស្រី សុខ ស្រីទុច ៥ដុល្លារ

៦៨០៖ លោក ប៉ុង វិច្ឆិកា ៥ដុល្លារ

៦៨១៖ លោក កែវ សានី ៥ដុល្លារ

៦៨២៖ លោក ឈៀង ឡាត់ ៥ដុល្លារ

៦៨៣៖ លោក សុក ចន្ទ ៧.៥០ដុល្លារ

៦៨៤៖ លោក យ៉ាន សុភាត ៧.៥០ដុល្លារ

៦៨៥៖ លោក មុនីរម្យ វរវឌ្ឍន៍ ១០ដុល្លារ

៦៨៦៖ លោក ថា ស៊ីឈុន ៧.៥០ដុល្លារ

៦៨៧៖ លោក អុង សាណុស ១០ដុល្លារ

៦៨៨៖ លោក ងួន ជា ៥ដុល្លារ

៦៨៩៖ លោក ភឹម ហេង ១០ដុល្លារ

៦៩០៖ លោក គី គឹមឡេង ៥ដុល្លារ

៦៩១៖ លោក មិញ ណាវត ១០ដុល្លារ

៦៩២៖ លោក រ៉ិត សាវឿត ៥ដុល្លារ

៦៩៣៖ លោក ទេព សុភាព ៥ដុល្លារ

- ៦៩៤៖ លោក កៀង វិទ្ធីយ៉ា ១០ដុល្លារ
- ៦៩៥៖ លោក ព្រហ្ម ជឹង ៥ដុល្លារ
- ៦៩៦៖ លោក ម៉ែន សុវិជ្ជា ៥ដុល្លារ
- ៦៩៧៖ លោក បៅ សំអូន ៥ដុល្លារ
- ៦៩៨៖ លោក ជួន និពល ៥ដុល្លារ
- ៦៩៩៖ លោក ញ៉ែម ថាមករា ៥ដុល្លារ
- ៧០០៖ លោក ជា សំណាង ៧.៥០ដុល្លារ
- ៧០១៖ លោក អឿន បូរ៉ាក់ ២.៥០ដុល្លារ
- ៧០២៖ លោក យឿប រុទ្ធី ២.៥០ដុល្លារ
- ៧០៣៖ លោក វ៉ាញ រស្មី ២.៥០ដុល្លារ
- ៧០៤៖ លោក លី សុគុណ ២.៥០ដុល្លារ
- ៧០៥៖ លោក ខុន ដារ៉ា ៧.៥០ដុល្លារ
- ៧០៦៖ លោក ប៉ក់ សុផា ២.៥០ដុល្លារ
- ៧០៧៖ លោក យុន គឹមហ៊ាត់ ៧.៥០ដុល្លារ
- ៧០៨៖ លោក ថាន់ សុវណ្ណឌី ៥ដុល្លារ
- ៧០៩៖ លោក ភឿន ដៀប ៥ដុល្លារ
- ៧១០៖ លោក ទូច សុភា ៤០ដុល្លារ
- ៧១១៖ លោក អឺង ប៊ុនសាយ ២០ដុល្លារ
- ៧១២៖ លោក សុខ ប៊ុនសុង ១០ដុល្លារ
- ៧១៣៖ លោក រ៉ែន សុគន្ធ ១០ដុល្លារ
- ៧១៤៖ កញ្ញា បញ្ញា ឌីណេត ៥ដុល្លារ
- ៧១៥៖ អ្នកស្រី លេខ កញ្ញានីហ្សា ៥ដុល្លារ

៧១៦៖ អ្នកស្រី ជឿន សុខជាតា ៥ដុល្លារ

៧១៧៖ អ្នកស្រី សេង វណ្ណធី ៥ដុល្លារ

៧១៨៖ អ្នកស្រី ចេង ណារ៉ាត់ ៥ដុល្លារ

៧១៩៖ លោក ជុយ ចាប ៥ដុល្លារ

៧២០៖ លោក ហុង ចាន់រិទ្ធី ៥ដុល្លារ

៧២១៖ កញ្ញា ប្រាក់ សូលីដា ៥ដុល្លារ

៧២២៖ Golden West Humanitarian Foundation (Mr Allen Dodgson Tan) ឧបត្ថម្ភ ម៉ាស់ ១០០
(Shiel Mass)

៧២៣៖ លោកស្រី ឡាយ មុន្នីវត្ត និងស្វាមី ៤០ដុល្លារ

៧២៤ ៖ THOU CHAKTODARASOVANN ៥០ដុល្លារ

៧២៥៖ KEO PICHSEYROTH ១០ដុល្លារ

៧២៦៖ CHHANN HAVLING ៥ដុល្លារ

៧២៧៖ NEOU SOKRIDA ១០ដុល្លារ

៧២៨៖ YOURNG PAKK ២៥ដុល្លារ

៧២៩៖ Mrss. Ly ៥ដុល្លារ

៧៣០៖ VA CHANSOPHANMAI ១០ដុល្លារ

៧៣១៖ KONG SOTHA ២០ដុល្លារ

៧៣២៖ KHEANG SUKEANG ១០ដុល្លារ

៧៣៣៖ LY LEAKHENA ២០ដុល្លារ

៧៣៤៖ NINLY CHHAILEAP ៥ដុល្លារ

៧៣៥៖ VONG CHAKRIYA ១០ដុល្លារ

៧៣៦៖ CHUM CHINITH ១០ដុល្លារ

- ៧៣៧៖ RETH DARA ១០ដុល្លារ
- ៧៣៨៖ LEAN CHANTHDY ២០ដុល្លារ
- ៧៣៩៖ PRING NARITH ១៥ដុល្លារ
- ៧៤០៖ LOCH BOEURN ១០ដុល្លារ
- ៧៤១៖ HOM SOK SOKHOM ៣០ដុល្លារ
- ៧៤២៖ MEAS CHANTHEA ១០ដុល្លារ
- ៧៤៣៖ ROS KANIKA ១០ដុល្លារ
- ៧៤៤៖ MEAS MAOSOTHEARY ១០ដុល្លារ
- ៧៤៥៖ CHEA THAVY ១០ដុល្លារ
- ៧៤៦៖ HEAN SOPHEAK ២៥ដុល្លារ
- ៧៤៧៖ CHHAY SOKCHEAT ៥ដុល្លារ
- ៧៤៨៖ NHEK SREYLEAK ១០ដុល្លារ
- ៧៤៩៖ PHEAK PAILIN ១០ដុល្លារ
- ៧៥០៖ EUNG SOKUNVEARY ១០ដុល្លារ
- ៧៥១៖ HIM CHANTHIDA ៥ដុល្លារ
- ៧៥២៖ YUTHNY LIVANN ២០ដុល្លារ
- ៧៥៣៖ TOUCH SOPHORN ១០ដុល្លារ
- ៧៥៤៖ THONG VANNITA ៥ដុល្លារ
- ៧៥៥៖ KHLORK LEHEANG ៥ដុល្លារ
- ៧៥៦៖ EOUNG LY HORNG ២០ដុល្លារ
- ៧៥៧៖ CHEA CHAN ២០ដុល្លារ
- ៧៥៨៖ KIM SOVANNARETH ២៧ដុល្លារ

- ៧៥៩៖ SIN SOKOLTHYDA ២០ដុល្លារ
- ៧៦០៖ CHHIN LEANG SIM ១០ដុល្លារ
- ៧៦១៖ HENG TEANG ១៥០ដុល្លារ
- ៧៦២៖ TEN SREY NEANG ៥៧៨ដុល្លារ
- ៧៦៣៖ EANG SALINNA ២០ដុល្លារ
- ៧៦៤៖ PHEAK SOVANLITA ១៥ដុល្លារ
- ៧៦៥៖ CHEN SOPHEARY ១០ដុល្លារ
- ៧៦៦៖ MEAS THIDA ២០ដុល្លារ
- ៧៦៧៖ KIM SREYNOCH ១០ដុល្លារ
- ៧៦៨៖ TAING SOKLY ១០ដុល្លារ
- ៧៦៩៖ HUY CHANRAKSMEY ៣០ដុល្លារ
- ៧៧០៖ PENG PHANITH ៥ដុល្លារ
- ៧៧១៖ CHHAY KIMHOUR ១០ដុល្លារ
- ៧៧២៖ EANG SAINNA ១០ដុល្លារ
- ៧៧៣៖ KHUN CHANPOLIN ១៥ដុល្លារ
- ៧៧៤៖ PRAK MONYSOHEAP (Bong Pheap) ២០ដុល្លារ
- ៧៧៥៖ HENG SOKTHAIR ៥០ដុល្លារ
- ៧៧៦៖ UL SEREY RAKSA ១០ដុល្លារ
- ៧៧៧៖ HUN RINTETH ៥ដុល្លារ
- ៧៧៨៖ HORT LYLY ២០ដុល្លារ
- ៧៧៩៖ BE KHAKEANG ១៥ដុល្លារ
- ៧៨០៖ VONG SINA ១០ដុល្លារ

៧៨១៖ KIN SREAN ១៥ដុល្លារ

៧៨២៖ THUM SIEKY ១០ដុល្លារ

៧៨៣៖ SAY VISAL ១៩ដុល្លារ

៧៨៤៖ UK SOTHA ៥០ដុល្លារ

៧៨៥៖ SEAN SREY MOM ១០ដុល្លារ

៧៨៦៖ SUN SODETH ១០ដុល្លារ

៧៨៧៖ REOEUN CHEAVIRAK ២០ដុល្លារ

៧៨៨៖ CHAN SOPHA ២០ដុល្លារ

៧៨៩៖ NGOV CHEKPHANG ៣០ដុល្លារ

៧៩០៖ UK BUN HENG ១០ដុល្លារ

៧៩១៖ CHHEUNG YUKKAIM ២០ដុល្លារ

៧៩២៖ BUNSRUN KUCHSOTHIPICH ១០ដុល្លារ

៧៩៣៖ DOUNG VANITH ឧបត្ថម្ភទឹកសុទ្ធ ៥០០ យួរ

៧៩៤៖ លោកវេជ្ជបណ្ឌិត អ៊ូ ច័ន្ទតារាមុន្នី និងលោកស្រី យ៉ានូ កល្យាណី ប្រធានការិ.សុខាភិបាល ស្រុកប្រតិបត្តិល្វា
ឯម ខេត្តកណ្តាល ៥០ម៉ឺនរៀល

៧៩៥៖ លោកវេជ្ជបណ្ឌិត ស្រុង លឹម ប្រធានការិ.សុខាភិបាល ស្រុកប្រតិបត្តិអង្គស្នួល ខេត្តកណ្តាល ៥០ម៉ឺនរៀល

៧៩៦៖ ក្រុមហ៊ុន Elite Maison Co., LTD ១០០០ដុល្លារ

៧៩៧៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំង
មន្ត្រីក្រោមឱវាទ ៣លានរៀល

៧៩៨៖ មន្ទីរសម្រាកព្យាបាល មូលមិត្ត ដើមរការ ១០ម៉ឺនរៀល

៧៩៩៖ ក្រុមហ៊ុន MGA ASIA INSURANCE BROKERS Co.,LTD ១០០០ដុល្លារ

៨០០៖ លោក លឹម យាង តំណាងសិប្បកម្មផលិតម៉ាស់ DENG RONG ឧបត្ថម្ភម៉ាសចំនួន ៥០,០០០ ម៉ាស

៨០១៖ ក្រុមហ៊ុន គំនិតខ្មែរ អ៊ីមផត ខូអិលធីឌី ឧបត្ថម្ភ ដែលលាងដៃម៉ាក LONKOOB ចំណុះ ៥០០ML ចំនួន

១២០ ដប, ម៉ាក WEFEN 80g ចំនួន ១២០ ទីប, WEFEN 200ML ចំនួន ១២០ ដប

៨០២៖ ប៊ុន ថាវីកាឆារ៉ា ២៥ដុល្លារ

៨០៣៖ លោកឧកញ៉ា លាង សាំង និងលោកជំទាវ ខ្លឹង ផល្លី អគ្គនាយកក្រុមហ៊ុន អេស អិល ហាយ ធិប ឧបត្ថម្ភ

ទឹកសុទ្ធ Hi Tech 2000 កេស (គិតជាទឹកប្រាក់ ៦០០០ដុល្លារ)

៨០៤៖ ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា ១ម៉ឺនដុល្លារ

៨០៥៖ លោកឧកញ៉ា អ៊ុំ សានី អគ្គនាយក ក្រុមហ៊ុន អ៊ុំសានី ត្រេឌីង ឯ.ក និងអគ្គនាយកគម្រោងអភិវឌ្ឍន៍ដីឡូត៍

ខេត្តកំពង់ឆ្នាំង ១០០០ដុល្លារ

៨០៦៖ សាកលវិទ្យាល័យអន្តរជាតិ ៥០០ដុល្លារ

៨០៧៖ លោក អ៊ាត ម៉េងឆាយ និងលោកស្រី ហេង សុធារី ១០០ដុល្លារ

៨០៨៖ ឯកឧត្តម ទុន មានប៊ុន និងលោកជំទាវ ៤០០ដុល្លារ

៨០៩៖ កញ្ញា ស៊ី រ៉ានី ១០ដុល្លារ

៨១០៖ OEUR VANDY ១០ដុល្លារ

៨១១៖ ឆន សំណាង ១០ដុល្លារ

៨១២៖ DEVID DEVID ១០ដុល្លារ

៨១៣៖ CHUM KOEUN ៥ដុល្លារ

៨១៤៖ គ្រឹះស្ថានមីក្រូ ប៊ី អេន ខេ ស៊ី (ខេមបូឌា) ភី អិល ស៊ី ៤លានរៀល

៨១៥៖ អង្គភាពព័ត៌មាន ភ្នំពេញដេលី (PHNOM PENH DAILY MEDIA) ៨០ម៉ឺនរៀល

៨១៦៖ លោក ខេម ប៊ុនឈាន និងលោកស្រី ៥០ម៉ឺនរៀល

៨១៧៖ លោកព្រឹទ្ធក្រុមង្វាល ងួន សំ ប្រធានសមាគមព្រះគម្ពីរបឺកកម្ពុជា ៤០ម៉ឺនរៀល

៨១៨៖ អេង សុជាតិ ៥ដុល្លារ

៨១៩៖ ឡាន មីដូ ៥ដុល្លារ

៨២០៖ ម៉ម បូរី ៥ដុល្លារ

៨២១៖ សៀង សោម៉ា ១០ដុល្លារ

៨២២៖ គង់ មេត្តា ៥ដុល្លារ

៨២៣៖ មី ចារីសូលីដា ១០ដុល្លារ

៨២៤៖ លោកឧកញ៉ា ងូរ លាងហ្គិត អគ្គនាយកក្រុមហ៊ុន អេច ជី ប៊ី គ្រុប ៥ម៉ឺនដុល្លារ

៨២៥៖ ឯកឧត្តមសាស្ត្រាចារ្យ យួន ពិជិត និងលោកជំទាវវេជ្ជ. ឈឹម តាវ៉ែនណា ១០០០ដុល្លារ

៨២៦៖ លោកវេជ្ជបណ្ឌិត អុន ស៊ីផាន់ និងភរិយា អនុប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ១០០
ដុល្លារ

៨២៧៖ ក្រុមហ៊ុន អចលនទ្រព្យ អាយ អ តំណាងដោយលោក យូសុះ អៀវសាត ២០លានរៀល

៨២៨៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ៣លានរៀល

៨២៩៖ លោកជំទាវបណ្ឌិត សៀន សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ២លានរៀល

៨៣០៖ ឯកឧត្តម ហាក់ សុខហេង និងលោកជំទាវ (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ២០០ដុល្លារ

៨៣១៖ ឯកឧត្តម ញាន វណ្ណៈ និងលោកជំទាវ (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៥០០ដុល្លារ

៨៣២៖ លោក ស៊ូ សុខជា និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ២៥០ដុល្លារ

៨៣៣៖ លោក បុក សម្បត្តិ និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ២៥០ដុល្លារ

៨៣៤៖ លោក ទៀង សំណាង (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ១០០ដុល្លារ

៨៣៥៖ លោកស្រី លី សុដាណែត និងស្វាមី (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ១០០ដុល្លារ

៨៣៦៖ លោក ហេង ហុងលីម និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ១០០ដុល្លារ

៨៣៧៖ លោកស្រី ណុប ស៊ីវីនៀរ និងស្វាមី (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ១០០ដុល្លារ

៨៣៨៖ លោកស្រី ណុប គន្ធា និងស្វាមី (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ១០០ដុល្លារ

៨៣៩៖ លោកស្រី សុខ រដ្ឋា និងស្វាមី (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ១០០ដុល្លារ

៨៤០៖ លោកស្រី កែវ កណ្តិកា និងស្វាមី (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៧៧ដុល្លារ

- ៨៤១៖ លោកស្រី គង់ លៀងជូ និងស្វាមី (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៥០ដុល្លារ
- ៨៤២៖ លោក តុប បញ្ញា និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៥០ដុល្លារ
- ៨៤៣៖ លោក ទាង ឆាយហៀង និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៥០ដុល្លារ
- ៨៤៤៖ ហាង សួនបន្លែមនោរម្យ (បន្លែធម្មជាតិ-អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៥០ដុល្លារ
- ៨៤៥៖ លោក គឹម ចាន់វិបុល និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៥០ដុល្លារ
- ៨៤៦៖ លោក និល រតនៈ និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៥០ដុល្លារ
- ៨៤៧៖ លោក តាន់ ចាន់ថុល និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៣០ដុល្លារ
- ៨៤៨៖ លោកស្រី ចាន់ សុបាណីកា និងស្វាមី (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៣០ដុល្លារ
- ៨៤៩៖ កញ្ញា ទ្រី មួយហុង (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៣០ដុល្លារ
- ៨៥០៖ លោក អាន ឌីសាន (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៣០ដុល្លារ
- ៨៥១៖ លោក អេត វណ្ណៈ និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៧០ដុល្លារ
- ៨៥២៖ លោក ថាច់ សុផាន់និត និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៥០ដុល្លារ
- ៨៥៣៖ លោកស្រី ទិត្យ ជាឡែន និងស្វាមី (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៥០ដុល្លារ
- ៨៥៤៖ លោក ខេន សុវត្ថាវ៉ា និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៥០ដុល្លារ
- ៨៥៥៖ លោក សេង ហៃ និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៥០ដុល្លារ
- ៨៥៦៖ លោក ឡុង យ៉ាដេត (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ២០ដុល្លារ
- ៨៥៧៖ លោក ខឹម សុភាមុន្នី និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ២០ដុល្លារ
- ៨៥៨៖ លោក អ៊ុក ដូនីវត្ត (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ២០ដុល្លារ
- ៨៥៩៖ កញ្ញា សែន ពិសិដ្ឋដានីតា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៥០ដុល្លារ
- ៨៦០៖ លោកស្រី ឌឹម សុតិ និងស្វាមី (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ២០ដុល្លារ
- ៨៦១៖ លោក ង៉ែត ព្រុំ និងភរិយា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ២០ដុល្លារ
- ៨៦២៖ កញ្ញា យី សុគន្ធា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ១០ដុល្លារ

- ៨៦៣៖ លោក អ៊ូ ភីឡុត (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ១០ដុល្លារ
- ៨៦៤៖ លោក ណែ សធានីវត្ត (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ១០ដុល្លារ
- ៨៦៥៖ កញ្ញា ខេ កញ្ញា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ១០ដុល្លារ
- ៨៦៦៖ លោក សៀង វាសនា (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ៥ដុល្លារ
- ៨៦៧៖ លោក វិត ម៉ារ៉ាឌី (អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០) ១០ដុល្លារ
- ៨៦៨៖ ថវិការួមរបស់ក្រុមនិស្សិត (សល់ពីការរៀបចំកម្មវិធីអាហារសាមគ្គី របស់អតីតក្រុមនិស្សិតច្បាប់ជំនាន់ទី១០)
- នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ៣២៨ដុល្លារ
- ៨៦៩៖ សហគ្រាសចិននៅកម្ពុជា/ជនរួមជាតិចិន ៣៥២ដុល្លារ
- ៨៧០៖ CAMBODIA AIR TRAFFIC SERVICES CO LTD ១០ម៉ឺនដុល្លារ
- ៨៧១៖ ណាម ណាវន ៤៨.៩០ដុល្លារ
- ៨៧២៖ យូស ពន្លឺ ៥ដុល្លារ
- ៨៧៣៖ គ្រី សុណ្ណារី ៥០ដុល្លារ
- ៨៧៤៖ ងាយ ចាន់ដេន ៥ដុល្លារ
- ៨៧៥៖ សារឿន សកល ២០០ដុល្លារ
- ៨៧៦៖ ពេជ្រ ស្រីណេត ៣០ដុល្លារ
- ៨៧៧៖ លី ម៉ាលីដា ១០ដុល្លារ
- ៨៧៨៖ គឹម ហួរ ១០ដុល្លារ
- ៨៧៩៖ លោកស្រី គឹម ចំរើន និងស្វាមី ១លានរៀល
- ៨៨០៖ លោក ជា ដូល្លា ក្រសួងរ៉ែ និងថាមពល ៨ម៉ឺនរៀល
- ៨៨១៖ លោក ឈុន អ៊ុហ្សា មន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ៤ម៉ឺនរៀល
- ៨៨២៖ លោក ឆាយ បូរ៉ា និងលោកស្រី ហាវ ភីរម្យ ៥០០ដុល្លារ
- ៨៨៣៖ លោក ហេង ៥០ដុល្លារ

៨៨៤៖ ឃ្លៀង រុំជីតា ២៥ដុល្លារ

៨៨៥៖ វ៉ា វិចិត្រ (VAR VICHETH) ១ដុល្លារ

៨៨៦៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកជំទាវ ១០០០ដុល្លារ

៨៨៧៖ លោក គិត នាគសែន និង អ្នកស្រី ស៊ីង ម៉ាណាត ២០ម៉ឺនរៀល

៨៨៨៖ ឯកឧត្តម វណ្ណ សុខខេង និងលោកជំទាវ ១០០០ដុល្លារ

៨៨៩៖ ឯកឧត្តមបណ្ឌិត សៀង ម៉ូរ៉ាវិទ្ធី និងលោកជំទាវ លី ផុស្សតី ៨០ម៉ឺនរៀល

៨៩០៖ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះ
បរមរាជវាំង និងលោកជំទាវ ៣លានរៀល

៨៩១៖ ឯកឧត្តម ម៉ែន រុទ្ធី ទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ឋានៈស្មើរដ្ឋលេខាធិការ និងលោកជំទាវ ១០០
ដុល្លារ

៨៩២៖ ឯកឧត្តម ហូ ឌីណូ ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង ឋានៈស្មើអនុរដ្ឋលេខាធិការ និងលោកជំទាវ ២០ម៉ឺនរៀល

៨៩៣៖ ឯកឧត្តម ផលរី ឌីណា ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង ឋានៈស្មើអនុរដ្ឋលេខាធិការ និងលោកជំទាវ ២៥
ដុល្លារ

៨៩៤៖ ឯកឧត្តម ឃៀង ចំរើន ជំនួយការក្រសួងព្រះបរមរាជវាំង ឋានៈស្មើអគ្គនាយក និងលោកជំទាវ ២០ម៉ឺនរៀល

៨៩៥៖ ឯកឧត្តម ផូ សុផា និងលោកជំទាវ ចាន់ នី ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ
កិច្ច ៥០ម៉ឺនរៀល

៨៩៦៖ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន អាជ្ញាធរទន្លេសាប និងលោកជំទាវ ១០០ដុល្លារ

៨៩៧៖ ឯកឧត្តម ស៊ុន វិសិទ្ធ អគ្គលេខាធិការ អាជ្ញាធរទន្លេសាប និងលោកជំទាវ ៤០ម៉ឺនរៀល

៨៩៨៖ ឯកឧត្តមបណ្ឌិត អិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៣០លានរៀល

៨៩៩៖ ឯកឧត្តម ឈី សុខា និងលោកជំទាវ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៥០០ដុល្លារ

៩០០៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ៥០លានរៀល

៩០១៖ សម្តេចព្រះពោធិវង្ស អំ លីមហេង សង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា ១០លានរៀល

៩០២៖ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅវី ចន្ទបុល្ល ព្រះរាជាគណៈថ្នាក់ឯក និងជាឧត្តមប្រឹក្សាគណៈ មហានិកាយនៃ

ព្រះរាជាណាចក្រកម្ពុជា ១២៥០ដុល្លារ

៩០៣៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៣៣,០០៥,០០០រៀល

៩០៤៖ លី សុខណា ១០ដុល្លារ

៩០៥៖ សរ សុផុនណា ៥ដុល្លារ

៩០៦៖ ក្រុមការងារ Chip Mong Land គម្រោង PLSOM ៨៣ដុល្លារ ៦២ម៉ឺនរៀល

៩០៧៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance ១ម៉ឺនដុល្លារ

៩០៨៖ បណ្ឌិត នង សុវណ្ណមុនី ប្រធានសមាគមគាំពារសង្គមកិច្ច ឧបត្ថម្ភទឹកសុទ្ធ ១០០កេះ ម៉ាស ៤០០០ម៉ាស

និងថវិកា ៧០០ដុល្លារ ៩០៩៖ លោក ចេរ សុខេន ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសាធារណៈការ និងដឹកជញ្ជូន ៥០០ដុល្លារ

៩១០៖ ឯកឧត្តម ផែង សុវិជ្ជានៅ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកជំទាវ ១០០០ដុល្លារ

៩១១៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា និងលោកជំទាវ ណែ ហួន មេបញ្ជាការរងកងទ័ពជើងគោក ១០០០ដុល្លារ

៩១២៖ ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ឱម ខន្តី ១០០ដុល្លារ

៩១៣៖ លោក ហ៊ុន រុទ្ធី និងភរិយា ៥០ដុល្លារ

៩១៤៖ លោក ជន សុធាវី និងភរិយា ២០ដុល្លារ

៩១៥៖ លោក ម៉ន ម៉ានិត និងភរិយា ២០ដុល្លារ

៩១៦៖ កុមារា ម៉ន បញ្ញារ៉ុង ៥ដុល្លារ

៩១៧៖ កុមារា ម៉ន មុនីនាគ ៥ដុល្លារ

៩១៨៖ កុមារា ឡេង វង្សវិស្សត ៥ដុល្លារ

៩១៩៖ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ២០០ដុល្លារ

៩២០៖ ឯកឧត្តម វ៉ាស៊ីម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកជំទាវ ៨០ម៉ឺន រៀល

៩២១៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ១លានរៀល

៩២២៖ លោក លី ពិទ្ធា មន្ត្រីនគរបាលជាតិ ៧០ដុល្លារ

៩២៣៖ លោកជំទាវ ឡាក់ អូន ទីប្រឹក្សា សម្តេចប្រធានព្រឹទ្ធសភា ៣លានរៀល

៩២៤៖ ឯកឧត្តម កុល ប៊ុនលី និងលោកជំទាវ រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ១លានរៀល

៩២៥៖ ឯកឧត្តម ព្រំ សុភមង្គល និងលោកជំទាវ អគ្គលេខាធិការ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពម៉ឺន និងសង្គ្រោះ ជនពិការដោយសារម៉ឺន ៥លានរៀល

៩២៦៖ នាយឧត្តមសេនីយ៍ បាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ ១០០០ដុល្លារ

៩២៧៖ លោក ច្រៀង ផល្ល័ក្ខ អគ្គនាយករង នៃអគ្គនាយដ្ឋានផែនការគោលនយោបាយ ១០០ដុល្លារ

៩២៨៖ ហូរ សូដារីដ ១ដុល្លារ

៩២៩៖ ក្រុមហ៊ុន MORAKOT ឧបត្ថម្ភ Gel 500ml ១៨០ដប, Gel 300ml ១២០ដប, Gel 100ml ២៥០ដប, Gel 60ml ៤០០ដប, Spray 100ml ៣០០ដប គិតជាទឹកប្រាក់ ៥,៤៤០ដុល្លារ

៩៣០៖ ហាងផ្លែឈើ ឡោ ម៉ុយសេង ៣លានរៀល

៩៣១៖ ឯកឧត្តម អេង យ៉ាន និងលោកជំទាវ ឡឿង ស៊ីណា ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភាជាតិ ១០០០ដុល្លារ

៩៣២៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ២៥០០ដុល្លារ

៩៣៣៖ ក្រុមហ៊ុន ហូមដេខរ សិនធើរ (COTTO) លោក ឡាយ ជិន ៥០០០ដុល្លារ

៩៣៤៖ លោក ហ៊ុយ វ៉ាថារ៉ូ ១០០ដុល្លារ

៩៣៥៖ លោក រត្នី វ៉ាសនា ១០០ដុល្លារ

៩៣៦៖ លោក ឈ ឡុងសម្បត្តិ ២០ដុល្លារ

- ៩៣៧៖ លោកស្រី ម៉ី ចាន់ដានាថ ១០ដុល្លារ
- ៩៣៨៖ លោកស្រី ប្រាក់ មរកត ១៥ដុល្លារ
- ៩៣៩៖ លោក ឡុយ រួចអៀង ១៥ដុល្លារ
- ៩៤០៖ លោក គឹម កន ១០ដុល្លារ
- ៩៤១៖ លោក ឡែ លឹម ២០ដុល្លារ
- ៩៤២៖ លោក ឈុន វិត្តា ១០ដុល្លារ
- ៩៤៣៖ លោក វ៉ាន់ ច័ន្ទស៊ីណា ១០ដុល្លារ
- ៩៤៤៖ កញ្ញា ហ៊ុយ ពិសី ១០ដុល្លារ
- ៩៤៥៖ លោកស្រី ជូ សុរម្យនាថ ២០ដុល្លារ
- ៩៤៦៖ លោក ហ៊ិន សេងនឿន ៥ដុល្លារ
- ៩៤៧៖ លោក ឈឹម សុខលី ៣០ដុល្លារ
- ៩៤៨៖ លោកស្រី ណាយ សុវណ្ណារី ២០ដុល្លារ
- ៩៤៩៖ Mr. Bun Haypheng ៣០ដុល្លារ
- ៩៥០៖ លោក ផ្លូវ ឡេង ៥០ដុល្លារ
- ៩៥១៖ លោក ស៊ាង សុភក្តិ ២០ដុល្លារ
- ៩៥២៖ លោក ខាត់ វិរាជ ២០ដុល្លារ
- ៩៥៣៖ លោក ង៉ែត ប៊ុនធឿន ២០ដុល្លារ
- ៩៥៤៖ លោក អៀង ប៉ូលីន ២០ដុល្លារ
- ៩៥៥៖ លោក ហុង ប៊ុនហួ ៣០ដុល្លារ
- ៩៥៦៖ Mr. Seang Kimvisal ២០ដុល្លារ
- ៩៥៧៖ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) ១០០ដុល្លារ
- ៩៥៨៖ លោកស្រី ជា សុក្រកញ្ញា ៥០ដុល្លារ

៩៥៩៖ លោកស្រី ឆេង សៀកឡា ២០ដុល្លារ

៩៦០៖ Mr. Heang Bunhay ១០ដុល្លារ

៩៦១៖ លោក ខេង ស៊ុនទី ៣០ដុល្លារ

៩៦២៖ លោកស្រី ជុំ ភិរម្យ ៥០ដុល្លារ

៩៦៣៖ Mr. Yun Socheat ៥០ដុល្លារ

៩៦៤៖ Ms. Lin Chia Chen ២០ដុល្លារ

៩៦៥៖ CB General Insurance Plc ២០០ដុល្លារ

៩៦៦៖ CB General Insurance Plc's staffs ១៦០ដុល្លារ ២៦ម៉ឺនរៀល

៩៦៧៖ People and Partners Insurance Plc's staff ២០០ដុល្លារ

៩៦៨៖ East Insurance Plc ៥០០ដុល្លារ

៩៦៩៖ Mr.Huang You Feng (Simon Huang) ៥០ដុល្លារ

៩៧០៖ Mr.Zhang DI ៥០ដុល្លារ

៩៧១៖ Mr.Savuth Ezekiel ៥ដុល្លារ

៩៧២៖ Ms. Bou Mary ៥ដុល្លារ

៩៧៣៖ Ms. Yon You Teang ៥ដុល្លារ

៩៧៤៖ Ms. Sok Cheadalin ៥ដុល្លារ

៩៧៥៖ Mrs. Chheav Davina ៥ដុល្លារ

៩៧៦៖ Ms. Du Yang ១០ដុល្លារ

៩៧៧៖ Ms. Li ling ១០ដុល្លារ

៩៧៨៖ Mr.Fang Hongpeng ៥ដុល្លារ

៩៧៩៖ Mrs. Xie Limei ៥ដុល្លារ

៩៨០៖ លោកស្រី ប៉ក់ សុផាន ៥០ដុល្លារ

៩៨១៖ លោក ឌី ស៊ីឡែន ២០ដុល្លារ

៩៨២៖ Mr. Or Akara ១០ដុល្លារ

៩៨៣៖ លោកស្រី ស្រី អូន ៥ដុល្លារ

៩៨៤៖ កញ្ញា គង់ ជា ៥ដុល្លារ

៩៨៥៖ លោក យឹម ដុង ១០ដុល្លារ

៩៨៦៖ Mr. Pin Nirorn ៥០ដុល្លារ

៩៨៧៖ Dr. Ly Rith ១០០ដុល្លារ

៩៨៨៖ Cambodia Vietnam Insurance PLC ២០០ដុល្លារ

៩៨៩៖ នាយឧត្តមសេនីយ៍ ប៊ុន សេង រដ្ឋលេខាធិការ ក្រសួងការពារជាតិ ៥០០ដុល្លារ

៩៩០៖ ឯកឧត្តម អ៊ុក គឹមសិទ្ធ អគ្គព្រះរាជអាជ្ញារងនៃ មហាអយ្យការអមតុលាការកំពូល ២០០ដុល្លារ

៩៩១៖ លោក អឿន សៀង ចៅក្រមតុលាការកំពូល ២០០ដុល្លារ

៩៩២៖ លោក គង់ តារាធាត ចៅក្រមតុលាការកំពូល ២០០ដុល្លារ

៩៩៣៖ លោក ថៃ សេរីវុឌ្ឍ (និស្សិត) ១ម៉ឺនរៀល

៩៩៤៖ កញ្ញា ទា មុយយឹម (បុគ្គលិកក្រុមហ៊ុន) ១ម៉ឺនរៀល

៩៩៥៖ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ១លាន រៀល

៩៩៦៖ លោក រង់ ឈួម ប្រធាននាយកដ្ឋាន ផែនការ និងគោលនយោបាយ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ១០០ដុល្លារ

៩៩៧៖ លោក សាំង ណន អនុការិយាល័យគយ និងរដ្ឋករខេត្តសៀមរាប ១លានរៀល

៩៩៨៖ លោកស្រី ពិន វុទ្ធា ប្រធាននាយកដ្ឋាន ICD ក្រសួងសាធារណៈការ និងដឹកជញ្ជូន ១លានរៀល

៩៩៩៖ ឯកឧត្តម ម៉ៅ ឡាំង អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ១០០ដុល្លារ

១០០០៖ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកជំទាវ គ្រួច វ៉ាយ៉ូណៃ ត ២លានរៀល

១០០១៖ ឯកឧត្តម ឡាក់ គី ទីប្រឹក្សាសម្តេចចៅហ្វាវ៉ាង រវៀងជ័យ អធិបតីស្រីង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជាជម្រកស្រីក្រសួងព្រះបរមរាជវាំង ១លានរៀល

១០០២៖ ឯកឧត្តម ប៉ែន សុជាតិ ជំនួយការក្រសួងព្រះបរមរាជវាំង ២០ម៉ឺនរៀល

១០០៣៖ ឧត្តមសេនីយ៍ត្រី អ៊ុយ មុនីរ៉ា ស្នងការរង នៃស្នងការដ្ឋានហ្វឹកហ្វឺន និងយោសនាព័ត៌មាននៃបញ្ជាការដ្ឋាន កងទ័ពជើងអាកាស ២លានរៀល

១០០៤៖ ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរង កងទ័ពជើងអាកាស អគ្គបញ្ជាការដ្ឋាន ២លានរៀល

១០០៥៖ ឧត្តមសេនីយ៍ឯក យិន សុខា មេបញ្ជាការរង កងទ័ពជើងអាកាស អគ្គបញ្ជាការដ្ឋាន ២លានរៀល

១០០៦៖ ឯកឧត្តម ផេង ភីរុណ និងលោកជំទាវ ១លានរៀល

១០០៧៖ YET KEAV ៤០ម៉ឺនរៀល

១០០៨៖ PHAT SOPHEA ១លានរៀល

១០០៩៖ PECH KIMKHUN ២០ដុល្លារ

១០១០៖ HENG THEANY ៥០ដុល្លារ

១០១១៖ HUN SOTHARORTH ២ដុល្លារ

១០១២៖ CHHAY HY ១០០ដុល្លារ

១០១៣៖ PHAT SOPHEA ២០ដុល្លារ

១០១៤៖ CHAP RATANA AND HANG SREYMACH ៥ដុល្លារ

១០១៥៖ លោក គង់ សារុទ្ធ អណិកជនខ្មែរ រស់នៅទីក្រុងស៊ីជីនី ប្រទេសអូស្ត្រាលី ៥០០ដុល្លារ

វេសេនីទោ ចាំង សែនឿន ជំនួយការឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពអាកាស និងនាយផ្នែកសុខាភិបាលមូលដ្ឋានទ័ពអាកាស PCT ៦លានរៀល

១០១៦៖ លោកស្រី នុត សុភារតី អង្គភាព PCA ៤ម៉ឺនរៀល

១០១៧៖ លោកស្រី សូសិរី អង្គភាព PCA ២០ដុល្លារ

១០១៨៖ ឧត្តមសេនីយ៍ទោ សុខ ភុនសំបូរ នាយសេនាធិការរង នាយការិយាល័យ ហិរញ្ញវត្ថុកងទ័ពជើងគោក ១
លាន៥សែនរៀល

១០១៩៖ វរសេនីយ៍ត្រី នេត ប៊ុនធឿន នាយផ្នែកលេខាធិការដ្ឋាន ការិយាល័យ ហិរញ្ញវត្ថុ កងទ័ពជើងគោក ១០ម៉ឺន
រៀល

១០២០៖ វរសេនីយ៍ត្រី រិន ចាន់រដ្ឋា នាយរងផ្នែកគ្រប់គ្រងបែងចែកការិយាល័យហិរញ្ញវត្ថុកងទ័ពជើងគោក ៥ម៉ឺន
រៀល

១០២១៖ វរសេនីយ៍ត្រី អឿក អូន នាយរងការិយាល័យហិរញ្ញវត្ថុកងទ័ពជើងគោក ១០ម៉ឺនរៀល

១០២២៖ អនុសេនីយ៍ទោ សូ សំណាង ជំនួយការផ្នែកលេខាធិការដ្ឋាន ការិយាល័យហិរញ្ញវត្ថុកងទ័ពជើងគោក ៣
ម៉ឺនរៀល

១០២៣៖ បុគ្គលិកអបរំ នាយដ្ឋានរដ្ឋបាល នៃក្រសួងអបរំយុវជន និងកីឡា ២,១៥០,០០០រៀល

១០២៤៖ ឧបាសក ជិន ស៊ុនហុង និងឧបាសិការ ម៉េង រួចលីម ២០០០ដុល្លារ

១០២៥៖ ឯកឧត្តម សុខ ឫទ្ធិ អគ្គនាយកគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ នៃក្រសួងអបរំយុវជន និងកីឡា ៤លាន
រៀល

១០២៦៖ លោក ប៊ុន ទូច អគ្គនាយករង នៃ (គ ប ច) ២០ម៉ឺនរៀល

១០២៧៖ លោក ស៊ឹម ចាន់ធី អគ្គនាយករងនៃ (គ ប ច) ១០ម៉ឺនរៀល

១០២៨៖ លោកស្រី អ៊ុក ធឿន អគ្គនាយករងនៃ (គ ប ច) ១០ម៉ឺនរៀល

១០២៩៖ លោក ជា ម៉េងឆាយ អគ្គនាយករងនៃ (គ ប ច) ១០ម៉ឺនរៀល

១០៣០៖ លោក ម៉ឹង ឈន់ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ (គ ប ច) ១០ម៉ឺនរៀល

១០៣១៖ លោក ប៊ុន ហៃ អនុប្រធាននាយកដ្ឋាននៃ (គ ប ច) ១០ម៉ឺនរៀល

១០៣២៖ លោក រ៉ុ ប៊ុន្តី អនុប្រធាននាយកដ្ឋាននៃ (គ ប ច) ១០ម៉ឺនរៀល

១០៣៣៖ លោក ស៊ឹង សំរេច អនុប្រធាននាយកដ្ឋាននៃ (គ ប ច) ១៥ម៉ឺនរៀល

- ១០៣៤៖ លោក ឡឹក ឬទ្ធី ប្រធានការិយាល័យរដ្ឋបាល នៃ (គ ប ច) ១៥ម៉ឺនរៀល
- ១០៣៥៖ លោក ស៊ីម មួយហៀង ប្រធានការិយាល័យលទ្ធកម្មនៃ (គ ប ជ) ៥០ម៉ឺនរៀល
- ១០៣៦៖ លោក សែន ប៉ុន ប្រធានការិយាល័យ ផែនការ នៃ គ ប ជ ១០ម៉ឺនរៀល
- ១០៣៧៖ លោក ជុំ សត្យា ប្រធានការិយាល័យ វិចិត្រកម្ម នៃ (គ ប ជ) ១០ម៉ឺនរៀល
- ១០៣៨៖ លោក ជិន វិសាល ប្រធានការិយាល័យគណនេយ្យ កាល់ម៉ែត្រ ៨០ម៉ឺនរៀល
- ១០៣៩៖ លោកស្រី ទួន សុខចេត្តា ក្រសួងទំនាក់ទំនង ជាមួយព្រឹទ្ធសភា និងអធិការកិច្ច ៤ម៉ឺនរៀល
- ១០៤០៖ លោកស្រី មាស ឧត្តម អនុប្រធាននាយកដ្ឋាន (ទ.រ.ព.អ) ៥ម៉ឺនរៀល
- ១០៤១៖ លោកស្រី ប្លង់ ចាន់ប៊ូរី អនុការិ. (ទ.រ.ព.អ) ៤ម៉ឺនរៀល
- ១០៤២៖ លោក សេខ ឧត្តម មន្ត្រី (ទ.រ.ព.អ) ៤ម៉ឺនរៀល
- ១០៤៣៖ វេសេនីយ៍ឯក រង់ វិសាល អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្មនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ៥០ម៉ឺនរៀល
- ១០៤៤៖ ឯកឧត្តម ង៉េត ចង្ការី សមាជិកក្រុមប្រឹក្សារាជធានី ១០០ដុល្លារ
- ១០៤៥៖ ឯកឧត្តម ប៊ី ប្រេម សមាជិកក្រុមប្រឹក្សារាជធានី ៤០ម៉ឺនរៀល
- ១០៤៦៖ ឯកឧត្តម សមូហកបណ្ឌិត ឡឺ សុភាព សមាជិកក្រុមប្រឹក្សារាជធានី ៤០ម៉ឺនរៀល
- ១០៤៧៖ លោក យុត សុខខា ប្រធានក្រុមហ្វេសប៊ុក នៃគណៈកម្មាធិការគណបក្ស ប្រជាជនរាជធានី ភ្នំពេញ ១០០ដុល្លារ
- ១០៤៨៖ លោក រ៉ុង រតនៈ ជាជំនួយការ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ៥០ម៉ឺនរៀល
- ១០៤៩៖ នាយឧត្តមសេនីយ៍ សំ វណ្ណចន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ ៦លានរៀល
- ១០៥០៖ នាយឧត្តមសេនីយ៍ អ៊ុំ បុត្រ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ១លានរៀល
- ១០៥១៖ នាយចំណង់ គង់ ប៊ុន សុពុទ្ធិ ជាសិក្ខាកាមសាលានាយទាហានកាំភ្លើងធំ កាំជ្រួចប្រតិកម្មទីក្រុងហាណូយ

៤០ម៉ឺនរៀល

១០៥២៖ ឯកឧត្តម ម៉ូវ ចរិយា ប្រធាន និយ័តករទូរគមនាគមន៍កម្ពុជាក្រសួងប្រៃសណីយ៍ និងគមនាគមន៍ ២០០០

ដុល្លារ

១០៥៣៖ លោកអនុសេនីយ៍ទោ ឈៀវ ឆាណា កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១០៥៤៖ លោកអនុសេនីយឯក ខឹង សុជាតិ កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១០៥៥៖ លោក ប្រុក នូវីដា មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ៨ម៉ឺនរៀល

១០៥៦៖ លោកអនុសេនីយឯក គង់ សាក់ កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១០៥៧៖ លោកអនុសេនីយឯក ញឹម សាខន កម្លាំងវិស្វកម្មកងទ័ពជើងគោក ៤ម៉ឺនរៀល

១០៥៨៖ លោកអនុសេនីយ៍ទោ តេង ពៅ កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១០៥៩៖ លោកអនុសេនីទោ អ៊ុក កក្កដា កម្លាំងវិស្វកម្មកងទ័ពជើងគោក ៤ម៉ឺនរៀល

១០៦០៖ លោកអនុសេនីយ៍ត្រី ពេជ្រ ជឿន កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១០៦១៖ លោកអនុសេនីយ៍ត្រី ភោគ ម៉ាប់ កម្លាំងវិស្វកម្មកងទ័ពជើងគោក ៦ម៉ឺនរៀល

១០៦២៖ លោកនាយចំណង់ អាត ចំរិន កម្លាំងវិស្វកម្មកងទ័ពជើងគោក ៣ម៉ឺនរៀល

១០៦៣៖ លោកនាយចំណង់ សៅ ស៊ីណូ កម្លាំងវិស្វកម្មកងទ័ពជើងគោក ៤ម៉ឺនរៀល

១០៦៤៖ លោកអនុសេនីយ៍ត្រី អ៊ូច វិបុល កម្លាំងវិស្វកម្មកងទ័ពជើងគោក ៤ម៉ឺនរៀល

១០៦៥៖ លោកព្រិនបាលទោ សេង សុខរ៉ា កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១០៦៦៖ លោកព្រិនបាលទោ វ៉ន សុខវណ្ណនិច្ច កម្លាំងវិស្វកម្មកងទ័ពជើងគោក ៤ម៉ឺនរៀល

១០៦៧៖ លោកពលបាលទោ ហាន ហាន់ កម្លាំងវិស្វកម្មកងទ័ពជើងគោក ៦ម៉ឺនរៀល

១០៦៨៖ លោកនាយឯក ដុង អណ្តែត កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១០៦៩៖ លោកវេសេនីយ៍ទោ យឹម ប៊ុនណារុំ កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១០៧០៖ ឧត្តមសេនីយ៍ទោ សូ វណ្ណដារា កម្លាំងវិស្វកម្មកងទ័ពជើងគោក ២០ម៉ឺនរៀល

១០៧១៖ លោកវេសេនីយ៍ឯក ទិត ឈុំ កម្លាំងវិស្វកម្មកងទ័ពជើងគោក ១០ម៉ឺនរៀល

- ១០៧២៖ លោកវរសេនីយ៍ទោ ហង្ស សុខន កម្លាំងវិស្វកម្មកងទ័ពជើងគោក ១០ម៉ឺនរៀល
- ១០៧៣៖ លោកអនុសេនីយ៍ឯក ចាន់ សីលា កម្លាំងវិស្វកម្មកងទ័ពជើងគោក ១០ម៉ឺនរៀល
- ១០៧៤៖ លោកវរសេនីយ៍ឯក យ៉ាន គារ កម្លាំងវិស្វកម្មកងទ័ពជើងគោក ១០ម៉ឺនរៀល
- ១០៧៥៖ លោកវរសេនីយ៍ត្រី អ៊ុច ហង កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល
- ១០៧៦៖ លោកវរសេនីយ៍ត្រី កែវ សាមាន កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល
- ១០៧៧៖ លោកអនុសេនីយ៍ត្រី ភួង សុភ័ណ្ណ កម្លាំងវិស្វកម្មកងទ័ពជើងគោក ១០ម៉ឺនរៀល
- ១០៧៨៖ លោកវរសេនីយ៍ត្រី ញឹក សារឿន កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល
- ១០៧៩៖ លោកអនុសេនីយ៍ត្រី ផាន់ ដារិទ្ធ កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១០៨០៖ លោកអនុសេនីយ៍ទោ និង សកុវ័យ កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល
- ១០៨១៖ លោកនាយចំណង់ ម៉ៅ ណុល កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល
- ១០៨២៖ លោកនាយចំណង់ ប៊ុន ជឿន កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល
- ១០៨៣៖ លោកពលបាលឯក វ៉ាន់ សាយឿន កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល
- ១០៨៤៖ លោកនាយចំណង់ តេង ខុម កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល
- ១០៨៥៖ លោកអនុសេនីយ៍ទោ ទឹម កាក់ កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល
- ១០៨៦៖ លោកអនុសេនីយ៍ឯក អឿន សុដាឡុច កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល
- ១០៨៧៖ លោកវរសេនីយ៍ត្រី សាន វីវន្តី កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១០៨៨៖ លោកវរសេនីយ៍ត្រី សុខ សារឿន កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល
- ១០៨៩៖ លោកវរសេនីយ៍ឯក អ៊ុច ប៊ុណ្ណា កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល
- ១០៩០៖ លោកព្រិនបាលទោ ខន សារិទ្ធ កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល
- ១០៩១៖ លោកអនុសេនីយ៍ត្រី ចាន់ នីវ៉ា កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១០៩២៖ លោកអនុសេនីយ៍ត្រី និង សកុដា កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល
- ១០៩៣៖ លោកនាយចំណង់ អូន ផាត កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១០៩៤៖ លោកអនុសេនីយ៍ត្រី ហេង កក្កដា កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១០៩៥៖ លោកអនុសេនីយ៍ត្រី ចាន់ សុវណ្ណារិទ្ធ កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១០៩៦៖ លោកវរសេនីយ៍ទោ ម៉ើ ប៊ុមធឿន កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១០៩៧៖ លោកវរសេនីយ៍ទោ សាង យឿន កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១០៩៨៖ លោកវរសេនីយ៍ទោ គឹម ខុន កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១០៩៩៖ លោកវរសេនីយ៍ត្រី កែវ សាន់ឌី កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១១០០៖ លោកវរសេនីយ៍ត្រី ផ្លុំ សុភាព កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១១០១៖ លោកអនុសេនីយ៍ឯក លឹម ឡោម កម្លាំងវិស្វកម្មកងទ័ពជើងគោក ៣ម៉ឺនរៀល

១១០២៖ លោកអនុសេនីយ៍ឯក សនី ទិត្យ យ៉ាដេត កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១១០៣៖ លោកអនុសេនីយ៍ឯក សនី ទិត្យ អាជ្ជែន កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១១០៤៖ លោកអនុសេនីយ៍ឯក ជួប សុភ័ណ្ណ កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១១០៥៖ លោកអនុសេនីយ៍ត្រី សួន កែវ កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១១០៦៖ លោក មាស ចាន់ថេង កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១១០៧៖ លោក ភឿន សុផានីត កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១១០៨៖ លោកអនុសេនីយ៍ត្រី ខុន ផល្លីន កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១១០៩៖ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និង

លោកជំទាវ ១០០០ដុល្លារ

១១១០៖ លោកជំទាវ សុខ សុផៃ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យសម្តេចព្រះមហាក្សត្រត្រីនរោត្តមមុនីនាថសីហនុ

១០០០ដុល្លារ

១១១១៖ លោកជំទាវ សុខ គឹមលៀង ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យសម្តេចព្រះមហាក្សត្រត្រីនរោត្តមមុនី

នាថសីហនុ ២០០ដុល្លារ

១១១២៖ ឯកឧត្តម សូ ស៊ីនួន អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ៦០០ដុល្លារ

- ១១១៣៖ លោកអនុសេនីយ៍ទោ អៀង គយ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១១៤៖ លោកអនុសេនីយ៍ទោ សយ វិសាល កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១១៥៖ លោកអនុសេនីយ៍ត្រី ខឹង សំណង កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៣ម៉ឺនរៀល
- ១១១៦៖ លោកវរសេនីយ៍ទោ ផន ចន្ទ ជំនួយការអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ ១លាន៤សែនរៀល
- ១១១៧៖ លោកអនុសេនីយ៍ត្រី និង ស្រីណែត កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៣ម៉ឺនរៀល
- ១១១៨៖ លោកព្រិន្ទបាលឯក ខឹក សីហា កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១១៩៖ លោកអនុសេនីយ៍ត្រី ម៉ុក វណ្ណធី កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២០ម៉ឺនរៀល
- ១១២០៖ ឧត្តមសេនីយ៍ត្រី សៅ សារី និងលោកជំទាវ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១០ម៉ឺនរៀល
- ១១២១៖ លោក មាស កែសិរីដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ ៣០ម៉ឺនរៀល
- ១១២២៖ លោក មាស ធីក និងអ្នកស្រី កែវ រួច ១២៥ដុល្លារ
- ១១២៣៖ លោកអនុសេនីយ៍ត្រី អៀន ប៊ុច និងលោកជំទាវ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១០ម៉ឺនរៀល
- ១១២៤៖ លោកវរសេនីយ៍ឯក ជាង សុខុម កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល
- ១១២៥៖ លោកវរសេនីយ៍ទោ ជឿន ជឿត កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១០ម៉ឺនរៀល
- ១១២៦៖ លោកអនុសេនីយ៍ឯក អូន សល់ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល
- ១១២៧៖ លោកអនុសេនីយ៍ទោ នុត សារុធ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល
- ១១២៨៖ លោកអនុសេនីយ៍ត្រី សៅ វិទ្ធ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៤ម៉ឺនរៀល
- ១១២៩៖ សមាគមនាយកប្រតិបត្តិវិយក្មេង ឧបត្ថម្ភជាម៉ាស់ ២៥កេស (១០០០ប្រអប់=50,000 ម៉ាស)
- ១១៣០៖ ឧត្តមសេនីយ៍ទោ គង់ ណារិន និងលោកជំទាវ នាយករងមហាវិទ្យាល័យអប់រំចិត្តសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា ២០ម៉ឺនរៀល
- ១១៣១៖ លោកអនុសេនីយ៍ត្រី ហា តូម៉ា កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល
- ១១៣២៖ លោកអនុសេនីយ៍ត្រី សួន ថេងកុំ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១១៣៣៖ លោកនាយចំណង់ ឱក សាញ់ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១១៣៤៖ លោកនាយចំណង់ ពោត សំនាង កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១១៣៥៖ លោកនាយចំណង់ ស៊ាន លាប កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១១៣៦៖ លោកនាយចំណង់ ប៊ាត រឹត កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១១៣៧៖ លោកនាយចំណង់ ប្រាក់ សុវណ្ណា កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១១៣៨៖ លោកព្រឹទ្ធបាលឯក នូ ផានិត កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១១៣៩៖ លោកពលបាលត្រី ខឿន វឌ្ឍនៈ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១១៤០៖ លោកពលបាលត្រី ឋាន តារ៉ា កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១១៤១៖ លោកនាយឯក ពៀក ប៉ក់ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១១៤២៖ លោកវរសេនីយ៍ទោ សេង សាវេត កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១១៤៣៖ លោកវរសេនីយ៍ទោ ប៉ុល កែន កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១១៤៤៖ លោកអនុសេនីយ៍ឯក ខៀប វិស្ស័យ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៣ម៉ឺនរៀល

១១៤៥៖ លោកអនុសេនីយ៍ឯក កែវ ពៅ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១១៤៦៖ លោកអនុសេនីយ៍ឯក លី អៀមឡាក់ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១១៤៧៖ លោកអនុសេនីយ៍ទោ កុយ វីរៈ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១១៤៨៖ លោកព្រឹទ្ធបាលឯក ព្រៃម សាម៉ុន កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១១៤៩៖ លោកអនុសេនីយ៍ឯក ហ៊ុន វណ្ណារ៉ា កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១១៥០៖ លោកអនុសេនីយ៍ត្រី បាន រដ្ឋា កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១១៥១៖ លោកព្រឹទ្ធបាលឯក កង តុលា កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១១៥២៖ លោកព្រឹទ្ធបាលឯក កី ស៊ីនា កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១១៥៣៖ លោកព្រឹទ្ធបាលឯក ស៊ុន ផានិត កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

១១៥៤៖ លោកពលបាលទោ ស្តើង ចក់ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល

- ១១៥៥៖ លោកនាយឯក អ៊ុយ វុធ កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល
- ១១៥៦៖ លោកអនុសេនីយ៍ឯក ហោ វ៉ាដេ កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល
- ១១៥៧៖ លោកអនុសេនីយ៍ត្រី តូច មុន្នីវត្ត កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១៥៨៖ លោកពលបាលឯក ផា គឹមសន្ត កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១៥៩៖ លោកពលបាលឯក ងន ធីម កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល
- ១១៦០៖ លោកនាយឯក ឈឹម លាង កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១៦១៖ លោកនាយចំណង់ ហ៊ុន ដាង កម្លាំងវិស្វកម្មកងទ័ពជើងគោក ១ម៉ឺនរៀល
- ១១៦២៖ លោកវរសេនីយ៍ឯក ហាំង សុយឿន កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល
- ១១៦៣៖ លោកវរសេនីយ៍ទោ ប៉ុល កែន កម្លាំងវិស្វកម្មកងទ័ពជើងគោក ៣ម៉ឺនរៀល
- ១១៦៤៖ លោកវរសេនីយ៍ត្រី ប៉ោង រតនៈ កម្លាំងវិស្វកម្មកងទ័ពជើងគោក ៣ម៉ឺនរៀល
- ១១៦៥៖ លោកស្រីអនុសេនីយ៍ទោ ធុ សារ៉ន កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល
- ១១៦៦៖ លោកស្រីអនុសេនីយ៍ទោ ញឹម វន កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១៦៧៖ លោកអនុសេនីយ៍ត្រី ជុំ ពិសិដ្ឋ កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១៦៨៖ លោកអនុសេនីយ៍ត្រី ប៉ែន ឡុងឌី កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១៦៩៖ លោកវរសេនីយ៍ទោ ចាន់ ឈឹម កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១៧០៖ លោកអនុសេនីយ៍ត្រី ខឹម រដ្ឋា កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១៧១៖ លោកអនុសេនីយ៍ត្រី ឡេង បូរ៉ា កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១៧២៖ លោកព្រឹបាលឯក ពិល វិចិត្រ កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១៧៣៖ លោកនាយឯក ខឿន ខន កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១៧៤៖ លោកនាយឯក តុលា ដារវិទូ កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១៧៥៖ លោកនាយចំណង់ មឿន ចន្ទី កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល
- ១១៧៦៖ លោកស្រីអនុសេនីយ៍ត្រី ឈិន សៀរង្គន កម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១១៧៧៖ លោកវរសេនីយ៍ត្រី ជិន លៀម កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១១៧៨៖ លោកវរសេនីយ៍ឯក សៀក ស៊ីណុប កម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១១៧៩៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា ៤លានរៀល

១១៨០៖ សម្តេចព្រះឧត្តមករិយាបណ្ឌិត ឈឹម ប៊ុនឈា ៤លានរៀល

១១៨១៖ លោក ខាត់ វ៉ាសនា (NAA) ១៦ម៉ឺនរៀល

១១៨២៖ លោក ឆាយ វណ្ណវិសិទ្ធិ (NAA) ១៦ម៉ឺនរៀល

១១៨៣៖ លោក ឈូក សុខសាន្ត (NAA) ១៦ម៉ឺនរៀល

១១៨៤៖ លោកស្រី ឈីវ រដ្ឋា (NAA) ១៦ម៉ឺនរៀល

១១៨៥៖ លោកស្រី ប៉ុក ចាន់ដារ៉ា (NAA) ៤០ម៉ឺនរៀល

១១៨៦៖ លោក ជឿន សុភាព (NAA) ៨ម៉ឺនរៀល

១១៨៧៖ លោក សុខាំ សុទ្ធារ៉ា (NAA) ៨ម៉ឺនរៀល

១១៨៨៖ លោក ហុង សុភារៈ (NAA) ៨ម៉ឺនរៀល

១១៨៩៖ លោក ឆាយ វណ្ណារ៉ា (NAA) ២០ម៉ឺនរៀល

១១៩០៖ បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ៥៥លានរៀល

១១៩១៖ លោក ប៊ុន ណារិន សមាជិកក្រុមប្រឹក្សាក្រុងកំពត ២០ម៉ឺនរៀល

១១៩២៖ លោក ឈឹម ញីល សមាជិកក្រុមប្រឹក្សាក្រុងកំពត ២០ម៉ឺនរៀល

១១៩៣៖ លោក ម៉ៅ ផេង សមាជិកក្រុមប្រឹក្សាក្រុងកំពត ២០ម៉ឺនរៀល

១១៩៤៖ លោក មួង ធី សមាជិកក្រុមប្រឹក្សាក្រុងកំពត ២០ម៉ឺនរៀល

១១៩៥៖ លោក កែវ កក់ សមាជិកក្រុមប្រឹក្សាក្រុងកំពត ២៥ម៉ឺនរៀល

១១៩៦៖ លោកស្រី តុប ស៊ីបន សមាជិកក្រុមប្រឹក្សាក្រុងកំពត ២០ម៉ឺនរៀល

១១៩៧៖ លោក ធម្ម ភឿង សមាជិកក្រុមប្រឹក្សាក្រុងកំពត ២០ម៉ឺនរៀល

១១៩៨៖ លោក ម៉ាន ស្នួត សមាជិកក្រុមប្រឹក្សាក្រុងកំពត ២០ម៉ឺនរៀល

- ១១៩៩៖ លោក ហេង សំបូរ សមាជិកក្រុមប្រឹក្សាក្រុងកំពត ២០ម៉ឺនរៀល
- ១២០០៖ លោកស្រី អ៊ុ ច័ន្ទារ៉ុនី សមាជិកក្រុមប្រឹក្សាក្រុងកំពត ២០ម៉ឺនរៀល
- ១២០១៖ លោក ស្រីន ហុង សមាជិកក្រុមប្រឹក្សាក្រុងកំពត ២០ម៉ឺនរៀល
- ១២០២៖ លោក ពែក យ៉ានីន សមាជិកក្រុមប្រឹក្សាក្រុងកំពត ២០ម៉ឺនរៀល
- ១២០៣៖ លោក ជួប សំណាង សមាជិកក្រុមប្រឹក្សាក្រុងកំពត ២០ម៉ឺនរៀល
- ១២០៤៖ លោក សន សាលីម សមាជិកក្រុមប្រឹក្សាក្រុងកំពត ២០ម៉ឺនរៀល
- ១២០៥៖ លោក ហុង យូយ មន្ត្រីស្នាក់ការគណបក្សក្រុងកំពត ៥ម៉ឺនរៀល
- ១២០៦៖ លោកពវសេនីយ៍ឯក មី រដ្ឋា នាយករងការិយាល័យហិរញ្ញវត្ថុកងទ័ពជើងគោក ១០ម៉ឺនរៀល
- ១២០៧៖ លោកឧត្តមសេនីយ៍ត្រី មិន នី នាយករងការិយាល័យហិរញ្ញវត្ថុកងទ័ពជើងគោក ២០ម៉ឺនរៀល
- ១២០៨៖ លោកវេជ្ជ. មុយ ស៊ាងហ៊ិន អនុប្រធាននាយកដ្ឋានការពារសុខភាពក្រសួងសុខាភិបាល ១០ម៉ឺនរៀល
- ១២០៩៖ លោកស្រី ឌុក សុំ ហៅម៉ាក់អាស្រី និងស្វាមី លក់ខោអាវនៅផ្សារពោធិបិនតុងតូបលេខ២០ ២០ម៉ឺនរៀល
- ១២១០៖ លោកស្រី យី វណ្ណារ៉ុនី អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃនិយ័តករទូរគមនាគមន៍កម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ៤០ម៉ឺនរៀល
- ១២១១៖ លោក សូ អិត អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃនិយ័តករទូរគមនាគមន៍កម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ៥០ម៉ឺនរៀល
- ១២១២៖ លោក វ៉ែន ទីន អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃនិយ័តករទូរគមនាគមន៍កម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ១លានរៀល
- ១២១៣៖ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ១លានរៀល
- ១២១៤៖ ឯកឧត្តម សំអឿន គឹមហឿន សមាជិកទី២នៃអាជ្ញាធរអគ្គិសនីកម្ពុជា ៨០ម៉ឺនរៀល
- ១២១៥៖ បុគ្គលិកអប់រំនៃនាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន ២លាន៦ម៉ឺនរៀល
- ១២១៦៖ លោកជំទាវ យួន គឹមនី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ១០០ដុល្លារ
- ១២១៧៖ ឯកឧត្តម ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ១០០ដុល្លារ

- ១២១៨៖ ឯកឧត្តម គឹម សាវុធ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ១០០ដុល្លារ
- ១២១៩៖ ឯកឧត្តម ម៉ម យុធី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ១០០ដុល្លារ
- ១២២០៖ លោក ចិន វិបុល សមាជិកក្រុមប្រឹក្សាខណ្ឌបឹងកេងកង ២០ម៉ឺនរៀល
- ១២២១៖ ឯកឧត្តម តេង ឡៅ និងលោកជំទាវ យ៉ាង នាង ៣០០ដុល្លារ
- ១២២២៖ លោកវេសេនីយ៍ឯក គង់ សំអាត អង្គភាពកងកម្លាំងវិស្វកម្មកងទ័ពជើងគោក ១០ម៉ឺនរៀល
- ១២២៣៖ ឯកឧត្តមឧត្តមសេនីយ៍ទោ គង់ ប៉ក់ អង្គភាពកងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៥០ម៉ឺនរៀល
- ១២២៤៖ លោកឧតមសេនីយ៍ត្រី គន់ វត្តមុនី ទីប្រឹក្សាគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១លានរៀល
- ១២២៥៖ ឯកឧត្តម យិន ច័ន្ទវាសនា ទីប្រឹក្សាគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៦០ម៉ឺនរៀល
- ១២២៦៖ ឯកឧត្តម ចយ សុភាព ទីប្រឹក្សាគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៦០ម៉ឺនរៀល
- ១២២៧៖ ឯកឧត្តម ឈឹម សារ៉េត ទីប្រឹក្សាគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៩០ម៉ឺនរៀល
- ១២២៨៖ លោកជំទាវ ឃី ម៉ានី ទីប្រឹក្សាគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១លានរៀល
- ១២២៩៖ លោក ផៃ សុភាព អនុប្រធាននាយកដ្ឋាននៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១លានរៀល
- ១២៣០៖ លោក ពៅ សុភាព អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៣០ម៉ឺនរៀល
- ១២៣១៖ លោក សម ពៅ អនុប្រធាននាយកដ្ឋានផែនការ និងស្រាវជ្រាវនៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៨០ម៉ឺនរៀល
- ១២៣២៖ លោក កែវ សុវណ្ណរិ អនុប្រធាននាយកដ្ឋានអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលនៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១០ម៉ឺនរៀល
- ១២៣៣៖ លោក អែម សំណាង ប្រធានការិយាល័យ នៃអគ្គលេខាធិការដ្ឋាន ១២៣៤៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃទីស្តីការគណៈរដ្ឋមន្ត្រី ២០ម៉ឺនរៀល
- ១២៣៥៖ លោក ហួន ស៊ីន ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក នៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គ

លេខាធិការដ្ឋាន

១២៣៦៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃទិស្តីការគណៈរដ្ឋមន្ត្រី ២០ម៉ឺនរៀល

១២៣៧៖ លោក ម៉ែន ផល្លា មន្ត្រី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៦០ម៉ឺនរៀល

១២៣៨៖ អង្គការចិត្តសង្គម អន្តរវប្បធម៌កម្ពុជា ៤លានរៀល

១២៣៩៖ លោក លន់ ទ្រព្យ មន្ត្រី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១០ម៉ឺនរៀល

១២៤០៖ លោក ធីន ភារុណ មន្ត្រី នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ២០ម៉ឺនរៀល

១២៤១៖ លោក ស៊ាន សុទ្ធា មន្ត្រី នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៤០ម៉ឺនរៀល

១២៤២៖ លោក មាស រស្មី មន្ត្រី នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៥០ម៉ឺនរៀល

១២៤៣៖ លោកស្រី ដូរ សារ៉ុម មន្ត្រី នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១០ម៉ឺនរៀល

១២៤៤៖ លោក សាំង រុត្តា មន្ត្រី នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ២៥ម៉ឺនរៀល

១២៤៥៖ លោក គុណ វិរៈ អនុនាយកដ្ឋាន នៃមន្ត្រី នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១០ម៉ឺនរៀល

១២៤៦៖ លោក ម៉ៅ សៅហាន ប្រធានការិយាល័យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១០ម៉ឺនរៀល

១២៤៧៖ លោក មាស រឺយ៉ា (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាវត្តភ្នំ) ៦ម៉ឺនរៀល

១២៤៨៖ កញ្ញា ឃី ស្រីវិន (ក្រុមហ៊ុនអឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាវត្តភ្នំ) ៤ម៉ឺនរៀល

១២៤៩៖ លោក អៀម ដារ៉ុត (ក្រុមហ៊ុនអឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាវត្តភ្នំ) ១ម៉ឺនរៀល

១២៥០៖ លោក វ៉ែន វាសនា (ក្រុមហ៊ុនអឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាវត្តភ្នំ) ១ម៉ឺនរៀល

១២៥១៖ លោក អុល រស្មី (ក្រុមហ៊ុនអឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាវត្តភ្នំ) ៥០០០រៀល

១២៥២៖ អ្នកនាង មាស សូលីដា (ក្រុមហ៊ុនអឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាវត្តភ្នំ) ១ម៉ឺនរៀល

១២៥៣៖ កញ្ញា ជី ស្រីនិច្ច (ក្រុមហ៊ុនអឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាវត្តភ្នំ) ១ម៉ឺនរៀល

១២៥៤៖ កញ្ញា ស្រីន ស្រីជំ (ក្រុមហ៊ុនអឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាវត្តភ្នំ) ១ម៉ឺនរៀល

- ១២៥៥៖ អ្នកស្រី យោន នឿន (ក្រុមហ៊ុនអឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាវត្តភ្នំ) ៥០០០រៀល
- ១២៥៦៖ លោក ណេន វេនឈុន (ក្រុមហ៊ុនអឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាវត្តភ្នំ) ៥០០០រៀល
- ១២៥៧៖ លោក មឿន ធារី (ក្រុមហ៊ុនអឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាវត្តភ្នំ) ១ម៉ឺនរៀល
- ១២៥៨៖ កញ្ញា យុត ស្រីណា (ក្រុមហ៊ុនអឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាវត្តភ្នំ) ១ម៉ឺនរៀល
- ១២៥៩៖ កញ្ញា សន សុភក្រ (ក្រុមហ៊ុនអឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាវត្តភ្នំ) ១ម៉ឺនរៀល
- ១២៦០៖ លោក សាន សំរឹងឌី (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ៨ម៉ឺនរៀល
- ១២៦១៖ លោក ឈួន គឹមសៃ (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ៤ម៉ឺនរៀល
- ១២៦២៖ លោក កែវ វិបាន (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១០ម៉ឺនរៀល
- ១២៦៣៖ កញ្ញា ស៊ុន ម៉ូឡាឌី (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ៦ម៉ឺនរៀល
- ១២៦៤៖ កញ្ញា សុខ ព្រីយ៉ានុត (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ២ម៉ឺនរៀល
- ១២៦៥៖ លោក លន់ សុវណ្ណារ៉ា (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៦៦៖ លោក តេង គឹមសេង (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ៤ម៉ឺនរៀល
- ១២៦៧៖ កញ្ញា សន ចរិយា (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៦៨៖ លោក ចិត្ត ឆាណាន់ (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ៤ម៉ឺនរៀល
- ១២៦៩៖ លោក លី ស៊ីថេ (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៧០៖ កញ្ញា វ៉េម សុធារី (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៧១៖ លោក ចយ ចំរើន (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៧២៖ លោក នូ វង្ស (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៧៣៖ កញ្ញា សាក់ វិមាណរតនា (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៧៤៖ លោក អ៊ុក រតនា (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៧៥៖ លោក ចាន់ ជីចយ (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៧៦៖ លោក អ៊ុក ចំរើន (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល

- ១២៧៧៖ លោក សួន នាង (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៧៨៖ លោក ហេង កែវ (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៧៩៖ អ្នកនាង សា ស៊ីលហ្សានី (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៨០៖ កញ្ញា ផន ស្រីលាប (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ២ម៉ឺនរៀល
- ១២៨១៖ លោក គុន ផាន់យ៉ា (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៨២៖ លោក ចាន់ សៀវធាន (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៨៣៖ កញ្ញា សុរិន ស្រីតូច (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៨៤៖ អ្នកនាង តេង ឡែហេង (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៨៥៖ លោក ងឹម ឡាច (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៨៦៖ លោក ហេង សុផាត (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៨៧៖ លោក ហាក់ ពិសិទ្ធជណ (ក្រុមហ៊ុន អឹម ស៊ី លក្សី អិន វេស មិន ឯ.ក សាខាប៉ាស្ទ័រ) ១ម៉ឺនរៀល
- ១២៨៨៖ ធាន សុភា (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ៥ម៉ឺនរៀល
- ១២៨៩៖ តិច សុភ័ក្រ (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ៤ម៉ឺនរៀល
- ១២៩០៖ សាំង សារិន (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១ម៉ឺនរៀល
- ១២៩១៖ សំ ម៉ាលីស (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១ម៉ឺនរៀល
- ១២៩២៖ មុត សាមៀន (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ២ម៉ឺនរៀល
- ១២៩៣៖ ទូច ជីនណា (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១ម៉ឺនរៀល
- ១២៩៤៖ ទូច ដាណែត (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១ម៉ឺនរៀល
- ១២៩៥៖ ឡុង សៅលី (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១ម៉ឺនរៀល
- ១២៩៦៖ ពុធ ច័ន្ទដារ៉ាត្ត (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ២ម៉ឺនរៀល
- ១២៩៧៖ យឹម សុភាព (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ៨០០០រៀល
- ១២៩៨៖ ដុះ ដុឡា (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ៥០០០រៀល

- ១២៩៩៖ មាស យ៉ាបូណា (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ៥០០០រៀល
- ១៣០០៖ ចៃត ល័ក្ខ (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១៥០០រៀល
- ១៣០១៖ ហេង មិថុនា (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១ម៉ឺនរៀល
- ១៣០២៖ ហេង ស្រីហុង (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១ម៉ឺនរៀល
- ១៣០៣៖ ហ៊្វិរ គីមហាក់ (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១ម៉ឺន២ពាន់រៀល
- ១៣០៤៖ សិន ពិសិទ្ធ (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១ម៉ឺនរៀល
- ១៣០៥៖ រឿន ពិសី (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១ម៉ឺនរៀល
- ១៣០៦៖ ហ៊ាន តុងអី (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១ម៉ឺនរៀល
- ១៣០៧៖ សំអាង ស្រីមាន (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១ម៉ឺនរៀល
- ១៣០៨៖ បុង ភៅជា (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ២ម៉ឺនរៀល
- ១៣០៩៖ បុង ភៅតារា (ស្ថានីយ៍ប្រេង PTT មុន្នីឧត្តម) ១ម៉ឺនរៀល
- ១៣១០៖ លោក ខាន់ សុវឌ្ឍនា (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ៨ម៉ឺនរៀល
- ១៣១១៖ កញ្ញា គាំ គុណ (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ២ម៉ឺនរៀល
- ១៣១២៖ កញ្ញា ខន គា (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ១ម៉ឺនរៀល
- ១៣១៣៖ លោក ហេង មករា (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ១ម៉ឺនរៀល
- ១៣១៤៖ កញ្ញា ព្រហ្មពេជ្រនីតា (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ១ម៉ឺនរៀល
- ១៣១៥៖ អ្នកនាង បាន ចិត្រា (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ៥០០០រៀល
- ១៣១៦៖ លោក មិន ដូរី (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ៥០០០រៀល
- ១៣១៧៖ លោក ស៊ី បញ្ញា (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ៥០០០រៀល
- ១៣១៨៖ លោក លីន មករា (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ៥០០០រៀល
- ១៣១៩៖ លោកស្រី អ៊ុន គីមសុន (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ៥០០០រៀល
- ១៣២០៖ លោកស្រី អ៊ុន ចំរើន (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ៥០០០រៀល

- ១៣២១៖ អ្នកនាង ប៊ុន ស្រីតូច (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ៥០០០រៀល
- ១៣២២៖ លោក អ៊ុន ផល្លា (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ៥០០០រៀល
- ១៣២៣៖ លោក គង់ ប៊ុនឡាយ (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ២ម៉ឺនរៀល
- ១៣២៤៖ លោក ហ៊ុន រ៉ាតី (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ៤ម៉ឺនរៀល
- ១៣២៥៖ លោក ចន ឧត្តម (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ៥០០០រៀល
- ១៣២៦៖ លោក គឹម ធារ៉ាត (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ៥០០០រៀល
- ១៣២៧៖ លោក សាំង រដ្ឋា (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ១ម៉ឺនរៀល
- ១៣២៨៖ លោក វណ្ណដារ៉ូ (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ២ម៉ឺនរៀល
- ១៣២៩៖ លោក សុន សុខកង និងភរិយា (ស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១) ១លានរៀល
- ១៣៣០៖ MR CHEA DARA ២លានរៀល
- ១៣៣១៖ HAK SOVYRANY ១០ម៉ឺនរៀល
- ១៣៣២៖ OUN CHANTHA ៥ម៉ឺនរៀល
- ១៣៣៣៖ SON SOVANNY ៤០ម៉ឺនរៀល
- ១៣៣៤៖ EAM PHAKDEY AND CHRIN TEVY ១០ម៉ឺនរៀល
- ១៣៣៥៖ TOL SOPHEA ១០១,៥០០រៀល
- ១៣៣៦៖ CHHANG DANY ១០១,៥០០រៀល
- ១៣៣៧៖ LATH VANNAK ៥ម៉ឺនរៀល
- ១៣៣៨៖ KHLOT CHANDA ៥០ម៉ឺនរៀល
- ១៣៣៩៖ KLOT SINA ៥ម៉ឺនរៀល
- ១៣៤០៖ LY SIDA ៥ម៉ឺនរៀល
- ១៣៤១៖ KLOT PHARY ៥ម៉ឺនរៀល
- ១៣៤២៖ ទឹកប្រាក់ទទួលតាមរយៈ វីង (Wing Wallet) ៤,១១០,០០០រៀល

១៣៤៣៖ VENG BUNNGET ២៥ដុល្លារ

១៣៤៤៖ SEAK SEIHA ១០ដុល្លារ

១៣៤៥៖ KOUR SOCHEAT ១០ដុល្លារ

១៣៤៦៖ VEN SINUON AND IECH SETHA ៥០ដុល្លារ

១៣៤៧៖ ORM SONCHANPISEY ១០ដុល្លារ

១៣៤៨៖ HANG PISETH ៣ដុល្លារ

១៣៤៩៖ SIV BORA 101,500រៀល

១៣៥០៖ CHEA KANNIKA ២០៣,០០០រៀល

១៣៥១៖ MR. SONG SAO BORA (DEPARTMENT OF COMMERCE TAKEO PROVINCE)

2,120,000រៀល

១៣៥២៖ លោកស្រី រស់ សុផល ប្រធានអង្គភាព ទិន្នន័យ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មិន និងសង្គ្រោះជនពិការ ១០០ដុល្លារ

១៣៥៣៖ ឯកឧត្តម ប្រាក់ សុភាព អគ្គលេខាធិការរង អាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាព កំចាត់មិន និងសង្គ្រោះជនពិការដោយសារមិន ២០ម៉ឺនរៀល

១៣៥៤៖ លោកស្រី ទៀង រដ្ឋា អាជ្ញាធរមិន ១០ដុល្លារ

១៣៥៥៖ កញ្ញា ឡាយ លីម៉េង អាជ្ញាធរមិន ៤ម៉ឺនរៀល

១៣៥៦៖ លោកស្រី រ៉េន ផល្លា អាជ្ញាធរមិន ៤ម៉ឺនរៀល

១៣៥៧៖ លោក កាន់ យី អាជ្ញាធរមិន ៤ម៉ឺនរៀល

១៣៥៨៖ លោក ចាន់ សោភ័ណ្ណ អាជ្ញាធរមិន ៥ម៉ឺនរៀល

១៣៥៩៖ លោក លូ រីតា អាជ្ញាធរមិន ១០ដុល្លារ

១៣៦០៖ កញ្ញា ហ៊ានង ដាលីន អាជ្ញាធរមិន ១០ដុល្លារ

១៣៦១៖ លោក កាំ ពិសេស អាជ្ញាធរមិន ១០ដុល្លារ

១៣៦២៖ លោក អ៊ិន សុភាព អាជ្ញាធរមិន ១៥ដុល្លារ

១៣៦៣៖ លោក វង់ វិឡុង អាជ្ញាធរមិន ៤ម៉ឺនរៀល

១៣៦៤៖ លោក ប៉ែន វិះ អាជ្ញាធរមិន ៤ម៉ឺនរៀល

១៣៦៥៖ លោក ភួង ម៉ាល័យ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ១០០ដុល្លារ

១៣៦៦៖ លោកស្រី ផល គុជ្ជឌី អគ្គនាយិកា ក្រុមហ៊ុនសាមនខេមៈអភិវឌ្ឍន៍ ១,០០០ដុល្លារ

១៣៦៧៖ ឯកឧត្តម សូវិសុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ៤លានរៀល

១៣៦៨៖ អនុសេនីយ៍ឯក ទេព ត្រ្រា បញ្ជាការដ្ឋានវិស្វកម្មកហទ័ពជើងគោក កងពលលេខ៧០ ៣៥ម៉ឺនរៀល

១៣៦៩៖ លោកស្រី សៅ សុភាព ៥ម៉ឺនរៀល

១៣៧០៖ នាយឧត្តមសេនីយ៍ ពិន ណារិទ្ធ មេបញ្ជាការរង កងទ័ពជើងអាកាស មេបញ្ជាការកងកងយន្តហោះដឹក ជញ្ជូនប្រតិភូជាន់ខ្ពស់ ២លានរៀល

១៣៧១៖ ឧត្តមសេនីយ៍ឯក ញឹម សុវណ្ណ មេបញ្ជាការកងទ័ពជើងអាកាស ១លានរៀល

១៣៧២៖ លោកស្រី គឹម ញឹម អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ១លានរៀល

១៣៧៣៖ លោកជំទាវ ឧត្តមសេនីយ៍ទោ ស៊ី ណា អនុប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្នែកសន្តិ សុខសាធារណៈ ៦លានរៀល

១៣៧៤៖ លោក មារ យ៉ារិទ្ធ នាយកកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ៣០០ ដុល្លារ

១៣៧៥៖ សាលាអាមេរិកកាំងហ្គោលឌិនហ្គេត ៨លានរៀល

១៣៧៦៖ ឧត្តមសេនីយ៍ឯក ប៊ូ សុខគឹម អគ្គលេខាធិការរងក្រសួងការពារជាតិ ៦លានរៀល

១៣៧៧៖ ក្រុមការងារយុវជនបក្សប្រចាំប្រទេសស្វីស ទីក្រុងលីយ៉ុង និងទីក្រុងសំបេរី នៃប្រទេសបារាំង ១ម៉ឺនដុល្លារ

១៣៧៨៖ ឯកឧត្តម សន នរិន្ទ ទីប្រឹក្សាសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ២លានរៀល

១៣៧៩៖ ឯកឧត្តម សេន ស៊ីហ៊ីត់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ២លានរៀល

១៣៨០៖ ឯកឧត្តម ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ២លានរៀល

១៣៨១៖ លោក ឆុង សេដ្ឋា ប្រធាននាយកដ្ឋានរដ្ឋបាល នៃអង្គជំនុំជម្រះវិហារ ១៥ម៉ឺនរៀល

១៣៨២៖ ឯកឧត្តម ហាក់ សៀកលី មេធាវីប្រចាំក្រសួងមហាផ្ទៃ ១លានរៀល

១៣៨៣៖ ឯកឧត្តម ពេជ្រ សុរិយា មេធាវីប្រចាំក្រសួងមហាផ្ទៃ ១លានរៀល

១៣៨៤៖ ឯកឧត្តម ចៅ ប៊ុនហួន មេធាវីប្រចាំក្រសួងមហាផ្ទៃ ១លានរៀល

១៣៨៥៖ ឯកឧត្តម សេង ឈុនលី មេធាវីប្រចាំក្រសួងមហាផ្ទៃ ១លានរៀល

១៣៨៦៖ លោកជំទាវ និត នីតិយ៉ាណា មេធាវីប្រចាំក្រសួងមហាផ្ទៃ ១លានរៀល

១៣៨៧៖ លោក ខូ គឹមឈាង ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ២០ម៉ឺនរៀល

១៣៨៨៖ លោក តិច ប៊ុនថា ក្រឡាបញ្ជីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ២០ម៉ឺនរៀល

១៣៨៩៖ លោក រ៉ែន សំអាត ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ១០ម៉ឺនរៀល

១៣៩០៖ លោក វ៉ាត់ ម៉ុនសុផារី ក្រឡាបញ្ជីសាលាដំបូងខេត្តកណ្តាល ២០ម៉ឺនរៀល

១៣៩១៖ លោក សាត ប៊ុនធឿន ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ៦ម៉ឺនរៀល

១៣៩២៖ លោក ថន ផល ក្រឡាបញ្ជីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ២០ម៉ឺនរៀល

១៣៩៣៖ លោក ឈុន សុវណ្ណ ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ២០ម៉ឺនរៀល

១៣៩៤៖ លោកជំទាវ ឧកញ៉ា ចាន់ សុទ្ធា អនុប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ប្រធានក្រុមហ៊ុន Century Group ឧបត្ថម្ភម៉ាស់ចំនួន ១០០០ ម៉ាស់

១៣៩៥៖ ឧត្តមសេនីយ៍ត្រី យង់ សុផុន នាយរងការិយាល័យហិរញ្ញវត្ថុជើងគោក ៥០ម៉ឺនរៀល

១៣៩៦៖ វរសេនីយ៍ទោ ពេជ្រ មុន្នី នាយរងផ្នែកលេខាធិការដ្ឋាន ការិយាល័យហិរញ្ញវត្ថុកងទ័ពជើងគោក ៥ម៉ឺនរៀល

១៣៩៧៖ វរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ នាយរងការិយាល័យហិរញ្ញវត្ថុកងទ័ពជើងគោក ១០ម៉ឺនរៀល

១៣៩៨៖ ឧត្តមសេនីយ៍ត្រី ម៉ៅ ផលរិន នាយរងការិយាល័យហិរញ្ញវត្ថុកងទ័ពជើងគោក ២០ម៉ឺនរៀល

១៣៩៩៖ ក្រុមហ៊ុន Huawei Technologies Cambodia ឧបត្ថម្ភម៉ាស់ ១០០,០០០ ម៉ាស់

១៤០០៖ លោក នៅ ស៊ាងហ៊ិន និងភរិយា ១ពាន់ដុល្លារ

១៤០១៖ ព្រះសេរី វិសិទ្ធិ សុខភាព ព្រះរាជាគណៈថ្នាក់ចត្វា ប្រធានផ្នែក ពុទ្ធិកបបមសិក្សា និងធម្មវិន័យនៃអគ្គាធិ

ការដ្ឋានពុទ្ធិកសិក្សាជាតិ ១លានរៀល

១៤០២៖ លោក ជា ចិន្ត្រា និង លោកស្រី អ៊ុត សារ៉ានី ១លានរៀល

១៤០៣៖ កងកម្លាំងវិស្វកម្ម កងទ័ពជើងគោក ប្រចាំនៅការដ្ឋានយូធូ ២០ដុល្លារ ៦៩៥,០០០រៀល

១៤០៤៖ គ្រឹះស្ថានអេស៊ាវែស អិចប្រេស ហៅអាស៊ីវេលុយ ១,២០០ដុល្លារ

១៤០៥៖ ស្យាមគូបូតា ខបភើវេសិន Siam Kubota Corporation Co.Ltd ១ម៉ឺនដុល្លារ

១៤០៦៖ លោក សេង សុភារដ្ឋ អនុប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ៤០ម៉ឺនរៀល

១៤០៧៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ និងប្រជាជនកម្ពុជា ១៨,០០០ដុល្លារ

១៤០៨៖ លោក ពិន រដ្ឋាណា អនុប្រធានការិ.សវនកម្មផ្ទៃក្នុងនៃបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ ៦០ម៉ឺន
រៀល

១៤០៩៖ ព្រះអង្គម្ចាស់នរោត្តម ប្រិយសោភ័ណ្ណ សមាជិកព្រឹទ្ធសភា ១,២០០,០០០រៀល

១៤១០៖ ក្រុមសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ ៧០ ៨៧ម៉ឺនរៀល

១៤១១៖ កងពលតូចលេខ ៧០ កងអនុសេនាជំបន្ទាយស្រី ១,៥៨០,០០០រៀល

១៤១២៖ លោក ឈន ម៉ៅ គ្រូល្បក្កតោប្រចាំកងពលតូចលេខ ៧០ ៤ម៉ឺនរៀល

១៤១៣៖ លោក ចេង ឌីន គ្រូល្បក្កតោប្រចាំកងពលតូចលេខ ៧០ ២ម៉ឺនរៀល

១៤១៤៖ កងពលតូចលេខ ៧០ កងពន្លត់អគ្គិភ័យ ៧១១ ១,៩០០,០០០រៀល

១៤១៥៖ កងពលតូចលេខ ៧០ ការិ.ទី៥ ៥៧ម៉ឺនរៀល

១៤១៦៖ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ៥លានរៀល

១៤១៧៖ កងពលតូចលេខ ៧០ ការិ.ទី១ ៨៤ម៉ឺនរៀល

១៤១៨៖ យោធិនក្នុងវរសេនាតូចពិសេសប្រឆាំងភេរវកម្មកងពលតូច ៧០ ៤,១៨០,០០០រៀល

១៤១៩៖ លោកស្រី ញ៉ែម លីអេង អនុប្រធាននាយកដ្ឋានផែនការនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ៥០ម៉ឺន
រៀល

១៤២០៖ លោក ពៅ ឡាជី អគ្គនាយករងផែនការ និងគោលនយោបាយនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន

១០០ដុល្លារ

១៤២១៖ ជួរមេបញ្ជាការកងពលតូចលេខ ៧០ ៣៧លានរៀល

១៤២២៖ រងសេនាធិការកងពលតូចលេខ ៧០ ៣,៦០០,០០០រៀល

១៤២៣៖ ជំនួយការមេបញ្ជាការកងពលតូចលេខ ៧០ ២,៣០០,០០០រៀល

១៤២៤៖ រងសេនាតូចលេខ ២ កងពលតូចលេខ ៧០ ២,៩៣៥,០០០រៀល

១៤២៥៖ ការិ.សុខាភិបាលកងពលតូចលេខ ៧០១,២៨០,០០០រៀល

១៤២៦៖ កងពលតូចលេខ ៧០ ការិ.ប្រឆាំងភេរវកម្មកងពលតូច ៧០ ៣៣០,០០០រៀល

១៤២៧៖ កងពលតូចលេខ ៧០ រងសេនាតូចលេខ ៣ ៣,១៨០,០០០រៀល

១៤២៨៖ លោក ពីង សុផា និវត្តន៍ជនអតីតនាយកវិទ្យាល័យហ៊ុនសែន រ៉ូតាខ្សាច់កណ្តាល ២០ម៉ឺនរៀល

១៤២៩៖ លោករងសេនីយ៍ឯក សុខ សំណាង ជំនួយការឯកឧត្តមខៀវ សុភក្តិ ២០ម៉ឺនរៀល

១៤៣០៖ ឯកឧត្តម សុខ ឥសាន្ត ប្រធានគណកម្មការមហាផ្ទៃ ការពារជាតិទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការ
កិច្ច និងមុខងារសាធារណៈនៃព្រឹទ្ធសភា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ១លានរៀល

១៤៣១៖ ឯកឧត្តមឧត្តមសេនីយ៍ឯក មាស ម៉ារឌី នាយរងលេខាធិការចម្រុះអគ្គបញ្ជាការ ២លានរៀល

១៤៣២៖ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុំ វណ្ណី នាយរងលេខាធិការចម្រុះអគ្គបញ្ជាការ ១លានរៀល

១៤៣៣៖ ឯកឧត្តមឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ នាយរងលេខាធិការចម្រុះនាយទីចាត់ការបំភ័ន្តអក្ខរៈ អគ្គ
បញ្ជាការ ៤,៨០០,០០០រៀល

១៤៣៤៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជា សុវណ្ណឌុម នាយរងលេខាធិការចម្រុះនាយទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ
១,៥០០,០០០រៀល

១៤៣៥៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងលេខាធិការចម្រុះអគ្គបញ្ជាការ ៦លានរៀល

១៤៣៦៖ ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ៥០
ម៉ឺនរៀល

១៤៣៧៖ ឯកឧត្តម នុត ជា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ១០០ដុល្លារ

១៤៣៨៖ ឯកឧត្តម ជន ដារី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ១០០ដុល្លារ

១៤៣៩៖ លោកជំទាវ ជា សុគន្ធ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ១០០ដុល្លារ

១៤៤០៖ លោកជំទាវ ម៉ម សុធី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ១០០ដុល្លារ

១៤៤១៖ ក្រុមហ៊ុន Holiday Palace ម៉ាស៊ីនវ៉ាស់កំដៅ ៣កេស(១៥០គ្រឿង)និងប្រដាប់តេស្តរកមេរោគ២កេស (៨០០តេស្ត)

១៤៤២៖ លោកជំទាវ ចាន់ នីឡា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ១០០ដុល្លារ

១៤៤៣៖ លោកវេសេនីយ៍ទោ ទុត សុគន្ធារ៉ា នាយផ្នែកគណនេយ្យការិ.ហិរញ្ញវត្ថុកងទ័ពជើងគោក ២០ម៉ឺនរៀល

១៤៤៤៖ លោកស្រី ហង់ សុធីរី អគ្គនាយករងនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ៦០ម៉ឺនរៀល

១៤៤៥៖ លោកវេសេនីយ៍ឯក សៅ សីហា នាយកការិ.ប្រវត្តិសាស្ត្រយោធាអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ១០ម៉ឺនរៀល

១៤៤៦៖ លោកវេសេនីយ៍ទោ យួន គឹមសែ នាយករងការិ.ប្រវត្តិសាស្ត្រយោធា ៥ម៉ឺនរៀល

១៤៤៧៖ លោកវេសេនីយ៍ត្រី ជួន ប៊ុនថា ជំនួយការការិ.ប្រវត្តិសាស្ត្រយោធាអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ៨ម៉ឺនរៀល

១៤៤៨៖ លោកវេសេនីយ៍ឯក កែវ ច័ន្ទពិសិដ្ឋ ជំនួយការការិ.ប្រវត្តិសាស្ត្រយោធាអគ្គលេខាធិការដ្ឋានក្រសួងការពារ ជាតិ ៥ម៉ឺនរៀល

១៤៤៩៖ លោកវេសេនីយ៍ទោ កែវ ច័ន្ទពិសិដ្ឋ ជំនួយការការិ.ប្រវត្តិសាស្ត្រយោធាអគ្គលេខាធិការដ្ឋានក្រសួងការពារ ជាតិ ៥ម៉ឺនរៀល

១៤៥០៖ លោក កែវ វិបុល នាយកក្រុមហ៊ុនមិត្តគ្រុប ខូអិលជីឌី (Met Group Co., Ltd) ២លានរៀល

១៤៥១៖ លោក សាឡា អេអិសា ជំនួយការឯកឧត្តមទេសរដ្ឋមន្ត្រីអនុប្រធានទី១អាជ្ញាធរមិន ៥០០ដុល្លារ

១៤៥២៖ លោក អិន វ៉ាសនា អនុប្រធាននាយកដ្ឋានទីចាត់ការពន្ធដាររាជធានីភ្នំពេញក្នុងអគ្គនាយកដ្ឋានពន្ធដារនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២លានរៀល

១៤៥៣៖ ឯកឧត្តមឧត្តមសេនីយ៍ទោ ប៉ែន សុក្រីត្សិវិទ្យា នាយរងលេខាធិការចម្រុះអគ្គបញ្ជាការ ៣លានរៀល

១៤៥៤៖ ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ឹម យូហុង នាយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ៥០ ម៉ឺនរៀល

១៤៥៥៖ ឯកឧត្តមឧត្តមសេនីយ៍ទោ លឹម សេង នាយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ៥០ ម៉ឺនរៀល

១៤៥៦៖ ឯកឧត្តមឧត្តមសេនីយ៍ទោ ទេព ប៉ា នាយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ៥០ម៉ឺន រៀល

១៤៥៧៖ ឯកឧត្តមឧត្តមសេនីយ៍ទោ មិន សោភ័ណ្ណ នាយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ៥០ម៉ឺនរៀល

១៤៥៨៖ វរសេនីយ៍ត្រី យាន នៅ នាយរងការស្រាវជ្រាវយុទ្ធសាស្ត្រជើងគោក ម.ស.យ ២០ម៉ឺនរៀល

១៤៥៩៖ ឯកឧត្តមឧត្តមសេនីយ៍ទោ លី ភក្ដី នាយរងទីចាត់ការហិរញ្ញវត្ថុ អគ្គបញ្ជាការ ៦០ម៉ឺនរៀល

១៤៦០៖ ឯកឧត្តមឧត្តមសេនីយ៍ទោ រត្ន លឿត នាយរងទីចាត់ការហិរញ្ញវត្ថុ អគ្គបញ្ជាការ ៦០ម៉ឺនរៀល

១៤៦២៖ ឯកឧត្តមឧត្តមសេនីយ៍ទោ គឹម សារ៉ាន់ នាយរងទីចាត់ការហិរញ្ញវត្ថុ អគ្គបញ្ជាការ ៦០ម៉ឺនរៀល

១៤៦៣៖ ឯកឧត្តមឧត្តមសេនីយ៍ទោ នៅ សារឿន នាយរងទីចាត់ការហិរញ្ញវត្ថុ អគ្គបញ្ជាការ ៦០ម៉ឺនរៀល

១៤៦៤៖ ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុក ណារុយ នាយរងទីចាត់ការហិរញ្ញវត្ថុ អគ្គបញ្ជាការ ៦០ម៉ឺនរៀល

១៤៦៥៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី សម សុវណ្ណ នាយរងទីចាត់ការហិរញ្ញវត្ថុ អគ្គបញ្ជាការ ១៥ម៉ឺនរៀល

១៤៦៦៖ លោក ឯម មាយ ១៥ម៉ឺនរៀល

១៤៦៧៖ លោក មែន ហ្វូដដាវីឌ សញ្ជាតិអាមេរិក ជានាយកនៃអង្គការស៊ី អែន អឹម អ កម្ពុជា ១លានរៀល

១៤៦៨៖ វរសេនីយ៍ឯក សុខ ឧត្តម ជាជំនួយការឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ី គឹមស៊ុន កងពលតូចថ្មើរជើងលេខ ៧០ ៤០ម៉ឺនរៀន

១៤៦៩៖ ឧត្តមសេនីយ៍ត្រី ឡេ ស្រីន ជាជំនួយការឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ី គឹមស៊ុន កងពលតូចថ្មើរជើង លេខ ៧០ ៤០ម៉ឺនរៀន

១៤៧០៖ លោកវេ:សេនីយ៍ត្រី រាយ សារី កងយោធពលខេមរភូមិន្ទ ៥ម៉ឺនរៀល

១៤៧១៖ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ៥,១៥៨,៨០០រៀល

១៤៧២៖ លោកជំទាវ ខៀវ ឆលិកា ឯកអគ្គរាជទូតអមព្រះរាជខ្មែរកាល័យ សម្តេចព្រះនរោត្តម មុនីនាថសីហនុព្រះវរ រាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លែង និងសុភមង្គល មានឋាន:ស្មើអនុរដ្ឋលេខាធិការ ៥០ម៉ឺនរៀល

១៤៧៣៖ ឯកឧត្តម លីម សាឡុងឌី និងលោកជំទាវ ព្រមទាំងបុគ្គលិកនៅមជ្ឈមណ្ឌលថែរក្សាសម្ផស្ស Liz House of Beauty ១លានរៀល

១៤៧៤៖ ឧត្តមសេនីយ៍ឯក សំរេន សុភ័ក្ត្រា អគ្គលេខាធិការរងក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានតម្កល់ ឯកសារ ៤លានរៀល

១៤៧៥៖ លោកអនុសេនីយ៍ទោ ប៊ុនធឿន សិរីតន: ជំនួយការអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ២០ម៉ឺនរៀល

១៤៧៦៖ លោកឧត្តមសេនីយ៍ទោ សួន ពេជ្រពិឡ្យ នាយរង នាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋានក្រសួង ការពារជាតិ ២០ម៉ឺនរៀល

១៤៧៧៖ លោកឧត្តមសេនីយ៍ទោ គឹម និត នាយរង នាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋានក្រសួងការពារ ជាតិ ៥០ម៉ឺនរៀល

១៤៧៨៖ ឯកឧត្តម មូល សារីន ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង ៨០ម៉ឺនរៀល

១៤៧៩៖ ឧត្តមសេនីយ៍ទោ លាង វិសាល អនុប្រធាននាយកដ្ឋានច្រកទ្វារទី២នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ១,១០០,០០០រៀល

១៤៨០៖ ថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជា ៨០ដុល្លារ ១៥,៨៦០,៥០០រៀល

១៤៨១៖ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ៣,២៨០,០០០រៀល

១៤៨២៖ ឧត្តមសេនីយ៍ទោ ហ៊ុម សុធី នាយសេនាធិការរងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ២លានរៀល

១៤៨៣៖ ឧត្តមសេនីយ៍ត្រី កែវ វណ្ណណូ នាយការិ:ហិរញ្ញវត្ថុនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ៦០ម៉ឺនរៀល

១៤៨៤៖ ឯកឧត្តម ច័ន្ទ សុវណ្ណវេត អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ២លានរៀល

១៤៨៥៖ លោកវេ:សេនីយ៍ឯក ទិន សិរិន្ទ នាយរង ការិ:ហិរញ្ញវត្ថុនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ២០ម៉ឺនរៀល

១៤៨៦៖ មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ៦៧ម៉ឺន រៀល

១៤៨៧៖ លោកវៈសេនីយ៍ឯក ប្រាក់ ស៊ីផ្សុយ នាយរងសេនាធិការបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ១០ម៉ឺនរៀល

១៤៨៨៖ នាយកដ្ឋានកិច្ចការបុរស្ថិតិរបស់នគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៤,៥០០,០០០រៀល

១៤៨៩៖ លោកឧត្តមសេនីយ៍ត្រី ព្រី ស៊ីវត្តា ស្នងការរង ស្នងការដ្ឋានភស្តុតាងនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ១,០០០,០០០រៀល

១៤៩០៖ ក្រុមហ៊ុន Colgate Palmolive Thailand and CP&A Trading International ឧបត្ថម្ភ សាប៊ូដុំ Protex ចំនួន ១,០០០,០០៨ដុំ ស្មើនឹងទឹកប្រាក់ ៥១២,៦៩៩ដុល្លារ

១៤៩១៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុផល អនុប្រធាននាយកដ្ឋានអង្គរក្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ៤០ម៉ឺនរៀល

១៤៩២៖ លោកឧត្តមសេនីយ៍ឯក សេង ចាន់ថន អនុប្រធាននាយកដ្ឋានអង្គរក្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ៤០ម៉ឺនរៀល

១៤៩៣៖ លោកឧត្តមសេនីយ៍ឯក ភេម ឌីម៉ង់ អនុប្រធាននាយកដ្ឋានអង្គរក្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ១០ម៉ឺនរៀល

១៤៩៤៖ លោកឧត្តមសេនីយ៍ត្រី គិត ឆៃអ៊ឹម នាយរងការិ.នាយកដ្ឋានអង្គរក្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ៤០ម៉ឺនរៀល

១៤៩៥៖ លោកវៈសេនីយ៍ឯក ប៉ោ សុផា ប្រធានអង្គភាពឥស្សរជននាយកដ្ឋានអង្គរក្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ៤០ម៉ឺនរៀល

១៤៩៦៖ លោកវៈសេនីយ៍ឯក យឹម សុលីដា អនុប្រធានអង្គភាពឥស្សរជន នាយកដ្ឋានអង្គរក្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ៣០ម៉ឺនរៀល

១៤៩៧៖ លោកឧត្តមសេនីយ៍ត្រី វ័ត្ត ឆាយ នាយការិ.នាយកដ្ឋានអង្គរក្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួង

មហាផ្ទៃ ៤០ម៉ឺនរៀល

១៤៩៨៖ លោកឧត្តមសេនីយ៍ទោ នាង សារី ប្រធានអង្គភាពការពារព្រឹទ្ធសភានាយកដ្ឋាន អង្គរក្សនៃអគ្គស្នងការដ្ឋាន
នគរបាលជាតិក្រសួងមហាផ្ទៃ ៦០ម៉ឺនរៀល

១៤៩៩៖ ក្រុមហ៊ុន ហ្វីស យូណាយ ណេតវើក អេនធើធិនមិន ឯ.ក (Fun Entertainment) ឧបត្ថម្ភម៉ាស់ចំនួន
១៧,៥០០ម៉ាស

១៥០០៖ លោកអនុសេនីយ៍ទោ ប្រាក់ អានន្ទ នាយរងផ្នែកបែបបទប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ
ខេត្តព្រះសីហនុ នាយកដ្ឋានច្រកទ្វារទី១នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ៥០ម៉ឺនរៀល

១៥០១៖ លោកវរសេនីយ៍ត្រី មុនី វឌ្ឍនៈ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាយកដ្ឋានច្រក
ទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ២០ម៉ឺនរៀល

១៥០២៖ លោកអនុសេនីយ៍ត្រី លី វណ្ណវិទ្ធ មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាយកដ្ឋានច្រកទ្វារ
ទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ២៥ម៉ឺនរៀល

១៥០៣៖ លោក ណូ ម៉ាត់សាត ហាកឹម(ចៅអធិការ)គណៈកម្មការវិហារជំពូកស្នាមគីឡូម៉ែតលេខ៩ / ៤លានរៀល

១៥០៤៖ លោកវរសេនីយ៍ទោ នាយ ឆោលី នាយរងលេខាធិការដ្ឋានបញ្ជាការដ្ឋានកាំភ្លើងធំនៃបញ្ជាការដ្ឋានកងទ័ព
ជើងគោក ១២ម៉ឺនរៀល

១៥០៥៖ លោកឧត្តមសេនីយ៍ឯក ហាន់ សុវណ្ណ នាយកនាយកដ្ឋានស្រាវជ្រាវចារកិច្ចអគ្គបញ្ជាការ ៣លានរៀល

១៥០៦៖ លោកឧត្តមសេនីយ៍ទោ ឡូ វិបុល អនុប្រធានអង្គភាពការពារព្រះបរមរាជវាំង នាយកដ្ឋានអង្គរក្សក្រសួង
មហាផ្ទៃ ១០ម៉ឺនរៀល

១៥០៧៖ លោកឧត្តមសេនីយ៍ទោ កែវ ប្រិទ្ធ អនុប្រធានអង្គភាពការពារព្រះបរមរាជវាំង នាយកដ្ឋានអង្គរក្សក្រសួង
មហាផ្ទៃ ១០ម៉ឺនរៀល

១៥០៨៖ លោកឧត្តមសេនីយ៍ទោ ប៊ិន សារ៉ាត អនុប្រធានអង្គភាពការពារព្រះបរមរាជវាំង នាយកដ្ឋានអង្គរក្សក្រសួង
មហាផ្ទៃ ១០ម៉ឺនរៀល

១៥០៩៖ លោកឧត្តមសេនីយ៍ត្រី ទួន រដ្ឋា អនុប្រធានអង្គភាពការពារព្រះបរមរាជវាំង នាយកដ្ឋានអង្គរក្សក្រសួង

មហាផ្ទៃ ១០ម៉ឺនរៀល

១៥១០៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ សារឹម នាយផ្នែករដ្ឋបាលសរុបអង្គភាពការពារព្រះបរមរាជវាំង នាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ១០ម៉ឺនរៀល

១៥១១៖ លោកឧត្តមសេនីយ៍ត្រី ឡោ លីវង្ស នាយរងផ្នែករដ្ឋបាលសរុបអង្គភាពការពារព្រះបរមរាជវាំង នាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ១០ម៉ឺនរៀល

១៥១២៖ លោកឧត្តមសេនីយ៍ត្រី តែម សារ៉ុន អនុប្រធានអង្គភាពការពារព្រះបរមរាជវាំង នាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ១០ម៉ឺនរៀល

១៥១៣៖ លោកឧត្តមសេនីយ៍ត្រី សៅ សារឹម អនុប្រធានអង្គភាពការពារព្រះបរមរាជវាំង នាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ១០ម៉ឺនរៀល

១៥១៤៖ លោកវរសេនីយ៍ត្រី យុន វណ្ណ នាយរងផ្នែកអង្គភាពការពារព្រះបរមរាជវាំង នាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ៥ម៉ឺនរៀល

១៥១៥៖ លោកអនុសេនីយ៍ឯក គឹម សុគន្ធារី នាយរងផ្នែកអង្គភាពការពារព្រះបរមរាជវាំង នាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ៥ម៉ឺនរៀល

១៥១៦៖ ព្រឹទ្ធបាលទោ សុខ ចំណាន មន្ត្រីនគរបាលជាតិអង្គភាពការពារព្រះបរមរាជវាំង នាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ៥ម៉ឺនរៀល

១៥១៧៖ លោកឧត្តមសេនីយ៍ត្រី អ៊ឹម លាង អនុប្រធានអង្គភាពការពារព្រះបរមរាជវាំង នាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ១០ម៉ឺនរៀល

១៥១៨៖ លោកឧត្តមសេនីយ៍ឯក ចៅ យុត្តិបុត្រ នាយកទីចាត់ការផែនការអគ្គបញ្ជាការដ្ឋាន ៤,៣២០,០០០រៀល

១៥១៩៖ លោកឧត្តមសេនីយ៍ទោ ហេង គង់ នាយកទីចាត់ការផែនការអគ្គបញ្ជាការដ្ឋាន ៥,១៩០,០០០រៀល

១៥២០៖ លោកឧត្តមសេនីយ៍ទោ យ៉ែម រចនា នាយកទីចាត់ការផែនការអគ្គបញ្ជាការដ្ឋាន ៦លានរៀល

១៥២១៖ លោកឧត្តមសេនីយ៍ទោ ឯម សុខពៅ នាយកទីចាត់ការផែនការអគ្គបញ្ជាការដ្ឋាន ៥លាន៧សែនរៀល

១៥២២៖ លោកឧត្តមសេនីយ៍ទោ គឹម ម៉ុង នាយកទីចាត់ការផែនការអគ្គបញ្ជាការដ្ឋាន ៦លាន២៧ម៉ឺនរៀល

- ១៥២៣៖ ឯកឧត្តមសេនីយ៍ទោ នាង សុវណ្ណា នាយកទីបាត់ការផែនការអគ្គបញ្ជាការដ្ឋាន ៦០ម៉ឺនរៀល
- ១៥២៤៖ លោកឧត្តមសេនីយ៍ទោ ឈុំ សារ៉ាត់ នាយកទីបាត់ការផែនការអគ្គបញ្ជាការដ្ឋាន ៦០ម៉ឺនរៀល
- ១៥២៥៖ លោកឧត្តមសេនីយ៍ទោ ភាវ ពិសិដ្ឋ នាយកទីបាត់ការផែនការអគ្គបញ្ជាការដ្ឋាន ៦០ម៉ឺនរៀល
- ១៥២៦៖ លោកឧត្តមសេនីយ៍ទោ ម៉ី ចាន់វីរៈ នាយកទីបាត់ការផែនការអគ្គបញ្ជាការដ្ឋាន ៦០ម៉ឺនរៀល
- ១៥២៧៖ លោកឧត្តមសេនីយ៍ទោ ក្រូច ណារិទ្ធ នាយកទីបាត់ការផែនការអគ្គបញ្ជាការដ្ឋាន ២លានរៀល
- ១៥២៨៖ លោកឧត្តមសេនីយ៍ទោ ឡៅ ឈីរី នាយកទីបាត់ការផែនការអគ្គបញ្ជាការដ្ឋាន ៤លានរៀល
- ១៥២៩៖ លោកឧត្តមសេនីយ៍ត្រី ផេង ហុង នាយកទីបាត់ការផែនការអគ្គបញ្ជាការដ្ឋាន ៦០ម៉ឺនរៀល
- ១៥៣០៖ លោកឧត្តមសេនីយ៍ត្រី ប៉ែន ណារ៉ុង នាយកទីបាត់ការផែនការអគ្គបញ្ជាការដ្ឋាន ១លាន៩៣ម៉ឺនរៀល
- ១៥៣១៖ លោក គិន សុជាតិ អគ្គនាយកក្រុមហ៊ុន SJ Shipping Co.,Ltd និងជាសមាជិកក្រុមការងារ អង្គការចាត់តាំងក្រុម យុវជនគណបក្សប្រជាជនកម្ពុជាប្រាំរដ្ឋ Oregon សហរដ្ឋអាមេរិក ២លានរៀល
- ១៥៣២៖ ក្រុមហ៊ុនថ្នាំសម្លាប់សត្វល្អិតម៉ាកស្តុប (STOP) ៤លានរៀល
- ១៥៣៣៖ ព្រះធម្មវង្សាធិបតី សុខ ថាន ព្រះប្រធានសាខាព្រមទាំង គណៈគ្រប់គ្រងមន្ត្រីរាជការបុគ្គលិក នៃនៃសាលាពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង ១លានរៀល
- ១៥៣៤៖ លោកឧត្តមសេនីយ៍ទោ ងួន ឌី នាយរងទីបាត់ការហិរញ្ញវត្ថុ ៦០ម៉ឺនរៀល
- ១៥៣៥៖ លោកឧត្តមសេនីយ៍ត្រី សុខ ប៉ូលី នាយរងនាយកដ្ឋានការពារគីមីសាស្ត្រ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ ៥៥ម៉ឺនរៀល
- ១៥៣៦៖ លោកវរសេនីយ៍ឯក សូ សារឹម នាយកការិយាល័យសរុប នាយកដ្ឋានប្រកួតប្រជែងទី១ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ៤០ម៉ឺនរៀល
- ១៥៣៧៖ លោកអនុសេនីយ៍ឯក សូ សែល នាយរងផ្នែកប៉ុស្តិ៍នគរបាលប្រកួតប្រជែងទី១ ផែនអន្តរជាតិចាំយាមការិ.ប្រកួតប្រជែងទី១ ផែនអន្តរជាតិ នាយកដ្ឋានប្រកួតប្រជែងទី១នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ៣០ម៉ឺនរៀល
- ១៥៣៨៖ លោកអនុសេនីយ៍ឯក សោម សុណារ៉ា នាយរងការិ.ប្រវត្តិសាស្ត្រយោធាអគ្គលេខាធិការក្រសួងការពារជាតិ ១០ម៉ឺនរៀល

១៥៣៩៖ លោកវេ:សេនីយ៍ឯក ជឹម ភិរម្យ នាយការិ:ប្រកាសព្រំដែនអន្តរជាតិ នាយកដ្ឋានប្រកាសព្រំដែនទី១ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ៤០ម៉ឺនរៀល

១៥៤០៖ លោកវេ:សេនីយ៍ត្រី ស៊ា សុភ័ក្រ នាយរងប៉ុស្ដិ៍គរបាលប្រកាសព្រំដែនអន្តរជាតិចាំយាម នាយកដ្ឋានប្រកាសព្រំដែនទី១ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ៤០ម៉ឺនរៀល

១៥៤១៖ លោកវេ:សេនីយ៍ទោ គឹម រតនៈ នាយរងលេខាធិការដ្ឋានការិ:ហិរញ្ញវត្ថុកងទ័ពជើងគោក ៣ម៉ឺនរៀល

១៥៤២៖ លោកវេ:សេនីយ៍ឯក សាយ គឹមអន នាយរងការិ:ហិរញ្ញវត្ថុកងទ័ពជើងគោក ៥០ម៉ឺនរៀល

១៥៤៣៖ លោក យឹម សាមេត មន្ត្រីការិ:ហិរញ្ញកិច្ច និងថវិកានៃនាយកដ្ឋានហិរញ្ញវត្ថុក្រសួងសាធារណៈការ និងដឹកជញ្ជូន ១០ម៉ឺនរៀល

១៥៤៤៖ លោក ខែក សុភ័ក្រណា មន្ត្រីការិ:គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសហគ្រាសសាធារណៈនៃនាយកដ្ឋានហិរញ្ញវត្ថុក្រសួង សាធារណៈការ និងដឹកជញ្ជូន ១០ម៉ឺនរៀល

១៥៤៥៖ លោកវេ:សេនីយ៍ទោ នូវ សុផល នាយរងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១៥៤៦៖ លោកវេ:សេនីយ៍ឯក ប៊ិន រចនា ជំនួយការហ្វឹកហ្វឺនកងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១៥៤៧៖ លោក អ៊ុំ សំណាង ឧបត្ថម្ភ ថ្នាំ ២ កេស និងជេលលាងដៃ ៣ កេស ១០០ដុល្លារ

១៥៤៨៖ លោកឧត្តមសេនីយ៍ត្រី វត្ត កុសល មេបញ្ជាការរងកងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៤០ម៉ឺនរៀល

១៥៤៩៖ មន្ត្រីនៅមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ១លាន១៥ម៉ឺនរៀល

១៥៥០៖ លោកអនុសេនីយ៍ឯក ម៉ា កែវ ជំនួយការហ្វឹកហ្វឺនកងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១៥៥១៖ លោកវេ:សេនីយ៍ទោ សន វ៉ា នាយការិ:បញ្ជូនសារកងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១៥៥២៖ លោកអនុសេនីយ៍ត្រី សៀក ឡេង ជំនួយការបញ្ជូនសារកងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១៥៥៣៖ ព្រឹទ្ធបាលឯក សន យុនកុណា ២ម៉ឺនរៀល

១៥៥៤៖ លោកអនុសេនីយ៍ឯក សួន សុផល ២ម៉ឺនរៀល

១៥៥៥៖ លោកអនុសេនីយ៍ឯក ទិត្យ ធារី បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៥ម៉ឺនរៀល

១៥៥៦៖ លោកអនុសេនីយ៍ឯក ប្រាក់ សុផល បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាជ្ញាធរ ៥

ម៉ឺនរៀល

១៥៥៧៖ លោកអនុសេនីយ៍ទោ ម៉ឺម សុជាតិ បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាវ៉ែង ៥ម៉ឺនរៀល

១៥៥៨៖ លោកអនុសេនីយ៍ត្រី ចាប សុភាព បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាវ៉ែង ៥ម៉ឺនរៀល

១៥៥៩៖ លោកអនុសេនីយ៍ត្រី ចាន់ សុវណ្ណ បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាវ៉ែង ៥ម៉ឺនរៀល

១៥៦០៖ លោកអនុសេនីយ៍ត្រី ឆើត វ៉ាក់ បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាវ៉ែង ៥ម៉ឺនរៀល

១៥៦១៖ នាយចំណង់ ពៀន ភី បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាវ៉ែង ៥ម៉ឺនរៀល

១៥៦២៖ នាយចំណង់ តាំង គឹមហុង បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាវ៉ែង ៥ម៉ឺនរៀល

១៥៦៣៖ នាយចំណង់ គង់ ភាន់ បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាវ៉ែង ៥ម៉ឺនរៀល

១៥៦៤៖ អតីតនិស្សិតវគ្គបណ្តុះបណ្តាលបញ្ជាការសេនាធិការជំនាន់ទី ១៧ ឆ្នាំសិក្សា ២០១៨ នៃសាកលវិទ្យាល័យ ការពារជាតិ ពលានរៀល

១៥៦៥៖ ព្រឹទ្ធបាលឯក ស៊ុន សុខា បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាវ៉ែង ៥ម៉ឺនរៀល

១៥៦៦៖ ព្រឹទ្ធបាលឯក សៀង ខឿន បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាវ៉ែង ៥ម៉ឺនរៀល

១៥៦៧៖ ព្រឹទ្ធបាលឯក ធីន សុខា បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាវ៉ែង ៥ម៉ឺនរៀល

១៥៦៨៖ ព្រឹទ្ធបាលទោ គូរ ភ័ព បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាវ៉ែង ៥ម៉ឺនរៀល

១៥៦៩៖ ព្រឹទ្ធបាលទោ ផន ជីវី បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាវ៉ែង ៤ម៉ឺនរៀល

១៥៧០៖ ពលបាលទោ សុខ តុលា បញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មកងទ័ពជើងគោកការដ្ឋានអាវ៉ែង ៥ម៉ឺនរៀល

១៥៧១៖ លោក ជួ ចិន្តា ១ម៉ឺនរៀល

១៥៧២៖ លោកវរសេនីយ៍ទោ ឆោម សារ៉ាម កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៣ម៉ឺនរៀល

១៥៧៣៖ លោកវរសេនីយ៍ទោ មាស ឡៃ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ២ម៉ឺនរៀល

១៥៧៤៖ លោកអនុសេនីយ៍ឯក ជុំ ជ័យ កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៥០០០រៀល

១៥៧៥៖ នាយចំណង់ ឆៃ សេង កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៥០០០រៀល

១៥៧៦៖ នាយចំណង់ ស៊ឹម សុផាត កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ៥០០០រៀល

១៥៧៧៖ លោកវរសេនីយ៍ឯក កៅ សាមឌី នាយទាហានរងកងពលលេខ៧០ ៤០ម៉ឺនរៀល

១៥៧៨៖ លោកវរសេនីយ៍ឯក សំរិត សំអាត យោធិនកងពលលេខ៧០ ២០ម៉ឺនរៀល

១៥៧៩៖ ឯកឧត្តម រស់ នឹមសារុន និងលោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃមានឋានៈស្មើរដ្ឋលេខាធិការ ២លានរៀល

១៥៨០៖ ក្រុមការងារគណៈពង្រឹងក្រុមប្រឹក្សា និងប្រជាពលរដ្ឋយុំស្មាងភ្នំ ៣,៩០៣,៥០០រៀល

១៥៨១៖ ក្រុមកីឡាបាល់ទាត់បុរសនារីយុំស្មាងភ្នំ ៥ម៉ឺនរៀល

១៥៨២៖ លោកស្រី វរសេនីយ៍ឯក សៀង សុភាព នាយរងសេនាធិការវិស្វកម្មកងទ័ពជើងគោក ២០០០ដុល្លារ ៤០ម៉ឺនរៀល

១៥៨៣៖ លោកវរសេនីយ៍ឯក ពៅ សារុធ អនុព័ន្ធយោធា(នៅម៉ាឡេស៊ី) ២លាន៥សែនរៀល

១៥៨៤៖ អនុប្រធានមន្ទីរប្រធានការិ. អនុប្រធានការិ. និងមន្ត្រីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ៣លាន៥២ម៉ឺនរៀល

១៥៨៥៖ លោក យោគ សុធន និងលោកស្រី ឯម សុផានី ព្រមទាំងបុត្រ ជាមន្ត្រីស្នូលនិវត្តន៍ ១០០ដុល្លារ

១៥៨៦៖ មន្ត្រីក្នុងនាយកដ្ឋានការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់នៃនិយ័តករទូរគមនាគមន៍កម្ពុជា(TRC) ១លានរៀល

១៥៨៧៖ ផ្នែកគ្រប់គ្រងអចលនទ្រព្យទីក្រុងអូឡាំព្យា ៦៥៦,៤០០រៀល

១៥៨៨៖ លោក រតនា សុបុត្រា អនុប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃនិយ័តករទូរគមនាគមន៍កម្ពុជា ២០ម៉ឺនរៀល

១៥៨៩៖ លោកស្រី យស់ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃនិយ័តករទូរគមនាគមន៍កម្ពុជា ២០ម៉ឺនរៀល

១៥៩០៖ លោកស្រី ហួង ភីណា ប្រធានការិ.គ្រប់គ្រងចំណាយនៃនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃនិយ័តករទូរគមនាគមន៍កម្ពុជា ១០ម៉ឺនរៀល

១៥៩១៖ លោក ស្រេង វិថ្លីយ ប្រធានការិយាល័យនៃនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃនិយ័តករទូរគមនាគមន៍កម្ពុជា ១០ម៉ឺនរៀល

១៥៩២៖ លោកស្រី គី ទេវី ប្រធានការិយាល័យគ្រប់គ្រងចំណូលនៃនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃនិយ័តករទូរគមនាគមន៍កម្ពុជា ១០ម៉ឺនរៀល

១៥៩៣៖ លោកស្រី យី វណ្ណវត្ថុ ប្រធានការិយាល័យវិភាគនៃនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃនិយ័តករទូរគមនាគមន៍កម្ពុជា ១២ម៉ឺនរៀល

១៥៩៤៖ លោកស្រី ខឹម ចាន់នី អនុប្រធានការិយាល័យនៃនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃនិយ័តករទូរគមនាគមន៍កម្ពុជា ១០ម៉ឺនរៀល

១៥៩៥៖ កញ្ញា សរ លក្ខិណា អនុប្រធានការិយាល័យគ្រប់គ្រងចំណូលនៃនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃនិយ័តករទូរគមនាគមន៍កម្ពុជា ១០ម៉ឺនរៀល

១៥៩៦៖ លោកស្រី ខុម រតនា មន្ត្រីការិយាល័យនៃនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃនិយ័តករទូរគមនាគមន៍កម្ពុជា ១០ម៉ឺនរៀល

១៥៩៧៖ លោក ចាន់ សុំណាត មន្ត្រីការិយាល័យនៃនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃនិយ័តករទូរគមនាគមន៍កម្ពុជា ៥ម៉ឺនរៀល

១៥៩៨៖ លោកស្រី ចេង ស្រីនាង មន្ត្រីការិយាល័យគ្រប់គ្រងចំណូលនៃនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃនិយ័តករទូរគមនាគមន៍កម្ពុជា ៥ម៉ឺនរៀល

១៥៩៩៖ លោក ស៊ីង សក្កុជា មន្ត្រីការិយាល័យគ្រប់គ្រងចំណាយនៃនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃនិយ័តករទូរគមនាគមន៍កម្ពុជា ៤ម៉ឺនរៀល

១៦០០៖ វិន ណាដាលីន ៥០ដុល្លារ

១៦០១៖ ហូ ឡារ៉ូ ៧៥ដុល្លារ

១៦០២៖ ណេម ផាន់នី និង ធឿន ចាន់ថា ៥០,០៣៦.៤០រៀល

គិតត្រឹមម៉ោង ១៦:០០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០.